

DTY-EBOOK.COM

NHẤT GIANG

thanh
long
giao
chủ



Mục lục

- Chương 1: Niềm hận ngút trời
- Chương 2: Lão quái rừng hoang
- Chương 3: Cái tâm dã thú
- Chương 4: Giúp người có hiếu
- Chương 5: Tia sáng dẫn đường
- Chương 6: Sóng gió Lâm Ba hiền
- Chương 7: Họa từ thiên giáng
- Chương 8: Xuất phái đại quy mô
- Chương 9: Thực hư, hư thực
- Chương 10: Tiếp nối âm mưu
- Chương 11: Những lượn sóng dồn
- Chương 12: Mong ước không thành
- Chương 13: Mãnh lực kim tiên
- Chương 14: Tránh đâu khỏi số
- Chương 15: Âm hồn bất tán
- Chương 16: Chưa nắm được gì
- Chương 17: Chỉ đường
- Chương 18: Khó phân chân giả
- Chương 19: Châu đại thủ não
- Chương 20: Chân tướng hiện lộ
- Chương 21: Máu rửa hận thù
- Chương 22: Nhân hiền, quả lành
- Chương 23: Đại Sum phủ
- Chương 24: Khéo đối xử
- Chương 25: Bước đầu dò dẫm
- Chương 26: Một gã si tình
- Chương 27: Mây giăng, sấm chớp
- Chương 28: Một cuộc thất tung
- Chương 29: Một lần sơ hở
- Chương 30: Gậy trúc nhuộm máu hồng
- Chương 31: Đáy biển mò kim
- Chương 32: Tiếp tục thị oai
- Chương 33: Con tim rung động
- Chương 34: Gan sắt song dạ mềm
- Chương 35: Sắc tỵ mê nhân
- Chương 36: Chỉ còn sớm muộn
- Chương 37: Chơi trò ly gián
- Chương 38: Long tranh hổ đấu
- Chương 39: Anh hùng lộ diện
- Chương 40: Thương tâm nhân
- Chương 41: Những cái bất ngờ
- Chương 42: Một cuộc âm mưu
- Chương 43: Mắt mờ kiếm sáng

Chương 44: Tam yêu tác quái

Chương 45: Lão Yêu tốt bụng

Chương 46: Trên đường thoát hiểm

Chương 47: Một điểm thiên lương

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 1: Niềm hận ngút trời

Chân trời

Chân trời
Chân trời

Chân trời
Chân trời
Chân trời

, 16

Tên người
tên người
kết

Chân trời
Chân

Tên người
Chân trời
Chân trời
Chân trời

Tên người
Chân

Chân trời
Chân

Chân trời
Chân trời
Chân

អង្គការយូណេស្កូ
ស្ថាប័នអន្តរជាតិ
ស្នើសុំបោះ

ព័ត៌មានបន្ថែម

ស្ថាប័ន
ស្ថាប័នអន្តរជាតិ
ស្នើសុំបោះ

,ស្នើសុំ

ស្ថាប័ន
ស្នើសុំបោះ

,ស្នើសុំ

ព័ត៌មានបន្ថែម
ស្នើសុំបោះ

ស្នើសុំ
ស្នើសុំ

,ស្នើសុំ

ស្នើសុំ

ស្នើសុំ

ស្នើសុំបោះ
ស្នើសុំបោះ
ស្នើសុំ

ស្នើសុំ

,ស្នើសុំ

ស្នើសុំបោះ
ស្នើសុំបោះ

ស្នើសុំបោះ
ស្នើសុំ

ស្នើសុំបោះ
ស្នើសុំបោះ
ស្នើសុំ

ស្រីក្រមុំ
ស្រីក្រមុំ
ស្រីក្រមុំ

ស្រីក្រមុំ
ស្រីក្រមុំ

ស្រីក្រមុំ
ស្រីក្រមុំ

ស្រីក្រមុំ
ស្រីក្រមុំ
ស្រីក្រមុំ
ស្រីក្រមុំ
ស្រីក្រមុំ

ស្រីក្រមុំ
ស្រីក្រមុំ
ស្រីក្រមុំ
ស្រីក្រមុំ
ស្រីក្រមុំ

ស្រីក្រមុំ
ស្រីក្រមុំ

ស្រីក្រមុំ
ស្រីក្រមុំ
ស្រីក្រមុំ
ស្រីក្រមុំ

ស្រីក្រមុំ
ស្រីក្រមុំ
ស្រីក្រមុំ
ស្រីក្រមុំ
ស្រីក្រមុំ
ស្រីក្រមុំ
ស្រីក្រមុំ

Ngày 11/09/2019
Đã được chấp thuận
và phê duyệt

Tổng Giám đốc

Nguyễn Văn

Đã được chấp thuận
và phê duyệt

, và

Đã được chấp thuận

, và

Đã được chấp thuận
và phê duyệt
và phê duyệt

Đã được chấp thuận
và phê duyệt
và phê duyệt
và phê duyệt

Tổng Giám đốc
Đã được chấp thuận

Ngày 11/09/2019
Đã được chấp thuận

Đã được chấp thuận
và phê duyệt
và phê duyệt

, và
, và

Đã được chấp thuận
và phê duyệt

Đã được chấp thuận
và phê duyệt

អង្គការសហប្រតិបត្តិការ
អន្តរជាតិ
សហភាពអឺរ៉ុប
សហភាពអាស៊ី
សហភាពអាហ្វ្រិក

សហភាពអាស៊ី
សហភាពអាហ្វ្រិក

សហភាពអាហ្វ្រិក
សហភាពអាស៊ី
សហភាពអាហ្វ្រិក
សហភាពអាស៊ី
សហភាពអាហ្វ្រិក

សហភាពអាស៊ី
សហភាពអាហ្វ្រិក

សហភាពអាស៊ី

សហភាពអាហ្វ្រិក

-T អង្គការសហប្រតិបត្តិការ
អន្តរជាតិ
សហភាពអឺរ៉ុប
សហភាពអាស៊ី
សហភាពអាហ្វ្រិក
សហភាពអាស៊ី
សហភាពអាហ្វ្រិក
សហភាពអាស៊ី
សហភាពអាហ្វ្រិក
សហភាពអាស៊ី
សហភាពអាហ្វ្រិក
សហភាពអាស៊ី
សហភាពអាហ្វ្រិក

សហភាពអាស៊ី
សហភាពអាហ្វ្រិក

-V អង្គការសហប្រតិបត្តិការ
អន្តរជាតិ
សហភាពអឺរ៉ុប
សហភាពអាស៊ី
សហភាពអាហ្វ្រិក

၆၁

အထွေထွေ

အထွေထွေ

အထွေထွေ

အထွေထွေ

အထွေထွေ

အထွေထွေ

၆

အထွေထွေ

အထွေထွေ

အထွေထွေ

အထွေထွေ

အထွေထွေ

အထွေထွေ

အထွေထွေ

အထွေထွေ

, ၆၀

အထွေထွေ

အထွေထွေ

အထွေထွေ

အထွေထွေ

အထွေထွေ

အထွေထွေ

အထွေထွေ

အထွေထွေ

. ၆၁

အထွေထွေ

အထွေထွေ

အထွေထွေ

အထွေထွေ

အထွေထွေ

အထွေထွေ

အထွေထွေ

- ផ្កាដាច់ផ្កា

ផ្កាដាច់ផ្កា

ផ្កាដាច់ផ្កា

ផ្កាដាច់ផ្កា

ផ្កាដាច់ផ្កា

ផ្កា

ផ្កា

- ផ្កាដាច់ផ្កា

ផ្កាដាច់ផ្កា

ផ្កា

ផ្កា

- ផ្កាដាច់ផ្កា

ផ្កា

ផ្កាដាច់ផ្កា

ផ្កា

ផ្កាដាច់ផ្កា

ផ្កា

ផ្កាដាច់ផ្កា

- ផ្កាដាច់ផ្កា

ផ្កាដាច់ផ្កា

ផ្កា

ផ្កាដាច់ផ្កា

ផ្កាដាច់ផ្កា

- ផ្កាដាច់ផ្កា

ផ្កា

ផ្កាដាច់ផ្កា

ផ្កា

- ផ្កា

វិញ្ញាណ

តន្ត្រីស្រីស្រី

ឡើយ

, ប្រាស

ប្រាស

ស្រី

- ឡើយ

ប្រាស

ស្រី

- ឡើយ

ប្រាស

ស្រី

ស្រីស្រី

ស្រី

ស្រី

ស្រី

- ឡើយ

ស្រី

ស្រី

ស្រី

- ឡើយ

ស្រី

đồng nghĩa
đồng nghĩa
đồng nghĩa
đồng nghĩa
đồng nghĩa

-đồng nghĩa

đồng nghĩa
đồng nghĩa

-đồng

đồng nghĩa

-đồng nghĩa
đồng nghĩa

đồng

-đồng

đồng

-V đồng nghĩa, đồng
đồng nghĩa
đồng nghĩa
đồng nghĩa

đồng

-V đồng, đồng
đồng, đồng
đồng

đồng nghĩa
đồng nghĩa
đồng nghĩa

đồng nghĩa
đồng nghĩa

đến đây, người
đang đứng

đang đứng
đang

đang
đang y, đang

đang
đang

đang
đang y.

đang
đang

đang
đang y, đang

đang

đang
đang

đang
đang

đang
đang

đang
đang
đang

đang
đang

ស្រុកស្រែចម្ការ
សង្កាត់ស្រែចម្ការ
សង្កាត់ស្រែចម្ការ

ស្រុកស្រែចម្ការ

ស្រុកស្រែចម្ការ
សង្កាត់ស្រែចម្ការ
សង្កាត់ស្រែចម្ការ
សង្កាត់ស្រែចម្ការ

ស្រុកស្រែចម្ការ
សង្កាត់ស្រែចម្ការ

ស្រុកស្រែចម្ការ
សង្កាត់ស្រែចម្ការ

ស្រុកស្រែចម្ការ
សង្កាត់ស្រែចម្ការ
សង្កាត់ស្រែចម្ការ

, ៤

ស្រុកស្រែចម្ការ
សង្កាត់ស្រែចម្ការ
សង្កាត់ស្រែចម្ការ

ស្រុកស្រែចម្ការ
សង្កាត់ស្រែចម្ការ
សង្កាត់ស្រែចម្ការ

ស្រុកស្រែចម្ការ
សង្កាត់ស្រែចម្ការ

ស្រុកស្រែចម្ការ
សង្កាត់ស្រែចម្ការ

ស្រុកស្រែចម្ការ
សង្កាត់ស្រែចម្ការ

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ

.D

၁၀၂

, ၁၀၂၀၂၀၂၀

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ

၁၀၂

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ

- ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ

၁၀၂

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ

- ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ

- ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ

, ၅

~~Điền~~
điền

, điền

~~Điền~~
điền, điền

điền

~~Điền~~
điền

~~Điền~~
điền

điền

điền

~~Điền~~
điền

~~Điền~~
điền

, điền

~~Điền~~
điền

~~Điền~~
điền

, điền

~~Điền~~
điền, điền
điền

~~Điền~~
điền

~~Điền~~
điền, điền
điền

អង្គការសហប្រតិបត្តិការ
អន្តរជាតិ
រ៉ែ

ស្ថាប័ន

- ការងារស្រាវជ្រាវ
ការងារស្រាវជ្រាវ
ស្រាវជ្រាវ
ស្រាវជ្រាវ

ការងារស្រាវជ្រាវ
ការងារស្រាវជ្រាវ
ការងារស្រាវជ្រាវ

ស្ថាប័ន

ស្ថាប័ន

- ការងារស្រាវជ្រាវ
ការងារស្រាវជ្រាវ
ការងារស្រាវជ្រាវ

ការងារស្រាវជ្រាវ

ស្ថាប័ន

- ការងារស្រាវជ្រាវ
ការងារស្រាវជ្រាវ

ការងារស្រាវជ្រាវ

ស្ថាប័ន

- ការងារស្រាវជ្រាវ
ការងារស្រាវជ្រាវ
ការងារស្រាវជ្រាវ
ការងារស្រាវជ្រាវ

, ការងារស្រាវជ្រាវ

, ការងារស្រាវជ្រាវ

THE UNIVERSITY OF CHICAGO

पुणे

鹽

-Guthrie

Engh



—అంతఃసముద్రము
అంతః

English

Nàng trộm ngọc
sang nhà

YIN CHU CHIA

၂၀၁၁

पुणे

鹽池

Đã được cấp bằng

Ennēt

𩚑

- អ្នកប្រឹក្សា
អ្នកប្រឹក្សា
អ្នកប្រឹក្សា
អ្នកប្រឹក្សា
អ

ប្រឹក្សា

អ្នកប្រឹក្សា

- អ្នកប្រឹក្សា អ្នកប្រឹក្សា

ប្រឹក្សា

អ្នកប្រឹក្សា

អ្នកប្រឹក្សា

- អ្នកប្រឹក្សា

ប្រឹក្សា

ប្រឹក្សា ប្រឹក្សា

- អ្នកប្រឹក្សា
អ្នកប្រឹក្សា
អ្នកប្រឹក្សា
អ្នកប្រឹក្សា
អ្នកប្រឹក្សា
អ្នកប្រឹក្សា
អ្នកប្រឹក្សា

អ្នកប្រឹក្សា

- អ្នកប្រឹក្សា

ប្រឹក្សា ប្រឹក្សា

- ၅၀၀၀၀၀
၀၀၀၀၀၀၀၀
၀၀၀၀၀၀၀

၀၀၀၀

- ၅၀

၀၀၀၀

- ၅၀၀၀၀၀၀၀
၀၀၀၀၀၀၀၀

၀၀၀၀၀၀၀၀
၀၀၀၀၀၀၀၀
၀၀၀၀

၀၀

- ၅၀၀၀၀၀၀၀
၀၀၀၀၀၀၀၀
၀၀၀၀

၀၀၀၀

၀၀၀၀၀၀

၀၀၀၀

- ၀၀၀၀၀၀၀
၀၀၀၀၀၀၀
၀၀၀

၀၀၀

၀၀၀၀၀၀၀၀
၀၀၀၀

●

~~SECRET~~

**ĐẠI HỌC QUỐC GIA
HÀNG KIỆT**

 $\hat{a}$

~~Tea~~

yāo 妖

-संक्षेप-

a

YĀN YUǎN

~~SECRET~~

BIẾT

BAI

ĐỀ THI

~~SECRET~~

WÁS

Dr. G. G. G.

Ngày 11/09/2019
Thứ 2

編

-संक्षेपः-

— ୧୫୫ —

Đang tải...

,lôày

Y^hg^hg^h

h^h ,T g^h y^hg^h

-h^hg^hg^h

h^hg^h

-h^hg^hg^h

Tg^h y^h

-h^hg^hg^h

h^hg^hg^h

h^hg^hg^h

h^hg^hg^h

h^hg^hg^h

h^hg^h

-T h^hg^hg^h

h^hg^hg^h

h^hg^hg^h

g^hg^h

Tg^h y^h

-h^hg^h

h^hg^h

-h^hg^h

y, h^h

h^h

b^h

h^hg^hg^h

-h^hg^hg^h

h^hg^h

-T ấấấấấ

lyda

-ấấấấ

ấấ

-ấấ

ấấ

lyda

-ấấ

.ấấ

ấấấấ
ấấấấ
ấấấấ
ấấấấ
ấấấấ
ấấấấ
ấấấấ
ấấấấ
ấấấấ
ấấấấ

ấấ

-ấ

lyda

-ấấ

ấ

ấ

-ấ

lyda

-ស្បែកក្រចក

ស្បែកក្រចក

ស្បែកក្រចក

ស្បែកក្រចក

ស្បែកក្រចក

ស្បែកក្រចក

ស្បែកក្រចក

ស្បែកក្រចក

ស្បែកក្រចក

ស្បែកក្រចក

ម៉

ក្រចក

-ស្បែកក្រចក

ស្បែកក្រចក

ស្បែកក្រចក

ស្បែកក្រចក

ស្បែកក្រចក

ស្បែកក្រចក

ស្បែកក្រចក

ស្បែកក្រចក

ស្បែក

-ស្បែកក្រចក

ស្បែកក្រចក

ម៉

ស្បែកក្រចក

ក្រចក

-ស្បែក

ស្បែកក្រចក

ស្បែកក្រចក

ម៉

đến đây

đến đây

đến

đến

, đến đây

đến

- đến đây

đến đây

đến đây

đến

đến đây

đến

đến đây

đến đây

Về đây

đến

đến

đến

đến đây

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 2: Lão quái rừng hoang

Đang đi thì
thấy
đường

, không

đường
đường

đường
đường
đường

đường
đường

đường

đường
đường

đường
đường

đường
đường
đường

đường
đường

អង្គជំនុំជម្រះ
សាលាដំបូង
រាជធានីភ្នំពេញ

, ថ្ងៃទី

សាលាដំបូងរាជធានី
ភ្នំពេញ
សាលាដំបូងរាជធានី
ភ្នំពេញ

សាលាដំបូងរាជធានី
ភ្នំពេញ

សាលាដំបូងរាជធានី
ភ្នំពេញ

, ថ្ងៃទី

សាលាដំបូងរាជធានី
ភ្នំពេញ
សាលាដំបូងរាជធានី
ភ្នំពេញ

៩

សាលាដំបូងរាជធានី
ភ្នំពេញ
សាលាដំបូងរាជធានី
ភ្នំពេញ

៩

- សាលាដំបូងរាជធានី
ភ្នំពេញ

សាលាដំបូងរាជធានី
ភ្នំពេញ

- សាលាដំបូងរាជធានី
ភ្នំពេញ

សាលា

- សាលាដំបូងរាជធានី
ភ្នំពេញ

សាលា

សំណុំរឿង

- ឈ្មោះ

, ឈ្មោះ

ចំនួន

សំណុំរឿង

សំណុំរឿង

សំណុំរឿង

សំណុំរឿង

សំណុំរឿង

សំណុំរឿង

សំណុំរឿង

សំណុំរឿង

សំណុំរឿង

សំណុំរឿង

- ឈ្មោះ

សំណុំរឿង

សំណុំរឿង

- ឈ្មោះ

សំណុំរឿង

សំណុំរឿង

- ឈ្មោះ

សំណុំរឿង

សំណុំរឿង

សំណុំរឿង

- ឈ្មោះ

សំណុំរឿង

- ឈ្មោះ

សំណុំរឿង

សំណុំរឿង

-T 1999, 1999
1999

1999

-1999

1999
1999
1999

1999

1999

1999
1999

1999

1999

1999
1999

1999
1999
1999
1999

1999

1999
b

1999
1999

1999
1999

1999
1999

၀၀၀၀၀၀

-၀၀၀၀

၀၀၀၀

-၀၀၀၀၀၀၀၀

၀၀၀၀

-၀၀၀၀၀၀၀၀

၀၀

၀၀၀၀

-၀၀၀၀၀၀၀၀

၀၀၀၀

-၀၀၀၀၀၀၀၀၀၀

၀၀

၀၀၀၀

-၀၀၀၀၀၀၀၀၀

၀၀၀၀

,၀၀၀၀

၀၀၀၀

-၀၀၀၀၀၀၀၀

၀၀၀၀

၀၀၀၀၀၀၀၀

-၀၀၀၀၀၀၀၀

၀၀၀၀၀၀၀၀၀

၀၀

၅၅၈

-၅၅၈၈၈၈၈၈

၈၅

၈၅၈၈၈၈၈၈

၈၅၈၈၈၈၈၈

၈၅၈၈၈၈၈၈

၈၅၈၈၈၈

၈၅၈၈၈၈၈၈

၈၅၈၈

၈၅၈၈

-၈၅၈၈၈၈၈၈

၈၅၈၈၈၈၈

၈၅

၈၅၈၈

-၈၅၈၈၈၈၈၈

၈၅၈၈၈၈၈

၈၅၈၈၈၈၈

၈၅

၈၅၈၈

-၈၅၈၈၈၈၈၈

၈၅၈

၈၅၈၈

-၈၅၈၈၈၈၈၈

၈၅၈၈၈၈၈

၈၅

អង្គ

- ក្រុមប្រឹក្សា

៣

ស្ថាប័ន

- ក្រុមប្រឹក្សា

៧

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

- ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

.T ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

, ក្រុមប្រឹក្សា

-T ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

៧

ក្រុមប្រឹក្សា

- ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

, ក្រុមប្រឹក្សា

၅၅

-၆၀၀၀၀၀၀

၅၅၀၀၀၀၀

၅၅၀၀၀၀၀

၅၅၀၀၀၀၀

၅၅၀

-၇၀၀၀၀၀၀

၅၅၀၀

-၆၀၀၀၀၀၀

၅၅၀၀၀၀၀

၅၅

၅၅၀

၅၅၀၀

-၆၀၀၀၀

၅၅၀၀၀

-၆၀၀၀

၅၅၀၀၀၀

၅

၅၅၀၀၀၀

၅၅၀၀၀၀

၅၅၀၀၀

၅၅၀၀၀

၅

,၅၅

ទំនៀម

ទំនៀមទម្លាប់

ទំនៀម

ទំនៀម

ទំនៀម

-/៨

ទំនៀម

-ទំនៀមទម្លាប់

ទំនៀម

ទំនៀម

ទំនៀម

ទំនៀម

ទំនៀម

-ទំនៀម

ទំនៀម

-ទំនៀមទម្លាប់

ទំនៀម

ទំនៀម

ទំនៀម

ទំនៀម

-ទំនៀមទម្លាប់

ទំនៀម

៩

ទំនៀម

-៩

ស្រី

-ស្រី

ស្រី
ស្រី
ស្រី
ស្រី
ស្រី

ស្រី

ស្រី

៩

-ស្រី

ស្រី

ស្រី

-ស្រី

ស្រី
ស្រី
ស្រី
ស្រី
ស្រី

ស្រី

-ស្រី

ស្រី

-ស្រី

ស្រី
ស្រី
ស្រី
ស្រី
ស្រី

ឧបត្ថម្ភសេដ្ឋកិច្ច
ស្រូវស្រែស្រែ
ចំណូលសេដ្ឋកិច្ច
សេដ្ឋកិច្ចសេដ្ឋកិច្ច
សេដ្ឋកិច្ចសេដ្ឋកិច្ច
សេដ្ឋកិច្ចសេដ្ឋកិច្ច
សេដ្ឋកិច្ចសេដ្ឋកិច្ច
សេដ្ឋកិច្ចសេដ្ឋកិច្ច

សេដ្ឋកិច្ច

-សេដ្ឋកិច្ច
សេដ្ឋកិច្ចសេដ្ឋកិច្ច
សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

-សេដ្ឋកិច្ច

សេដ្ឋកិច្ច

-សេដ្ឋកិច្ច

សេដ្ឋកិច្ចសេដ្ឋកិច្ច

សេដ្ឋកិច្ចសេដ្ឋកិច្ច
សេដ្ឋកិច្ចសេដ្ឋកិច្ច

សេដ្ឋកិច្ចសេដ្ឋកិច្ច
សេដ្ឋកិច្ច

-សេដ្ឋកិច្ចសេដ្ឋកិច្ច
សេដ្ឋកិច្ចសេដ្ឋកិច្ច
សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

-T អ្នកប្រឹក្សា
នៃ

អង្គការ
ស្រុក

-ស្រុក

ស្រុក

ស្រុក

-ស្រុក
ស្រុក
ស្រុក

ស្រុក

ស្រុក
ស្រុក

ស្រុក

, ១

-ស្រុក
ស្រុក
ស្រុក
ស្រុក

, ស្រុក

, ២

ស្រុក

-ស្រុក

ស្រុក

-ស្រុក
ស្រុក
ស្រុក
ស្រុក
ស្រុក

, ៣

អង្គការសហប្រតិបត្តិការ
អន្តរជាតិ
សហប្រតិបត្តិការ

សហប្រតិបត្តិការ

- ក្រុមប្រឹក្សា
អង្គការសហប្រតិបត្តិការ
សហប្រតិបត្តិការ
សហប្រតិបត្តិការ

សហប្រតិបត្តិការ

- អង្គការសហប្រតិបត្តិការ
សហប្រតិបត្តិការ

សហប្រតិបត្តិការ

សហប្រតិបត្តិការ

- V ក្រុមប្រឹក្សា

សហប្រតិបត្តិការ

- អង្គការសហប្រតិបត្តិការ
អង្គការសហប្រតិបត្តិការ
អង្គការសហប្រតិបត្តិការ
អង្គការសហប្រតិបត្តិការ
អង្គការសហប្រតិបត្តិការ

សហប្រតិបត្តិការ

- T ក្រុមប្រឹក្សា

សហប្រតិបត្តិការ

- ក្រុមប្រឹក្សា
អង្គការសហប្រតិបត្តិការ

អង្គការសហប្រជាជាតិ
ក្រសួងសេដ្ឋកិច្ច
អគ្គនាយកដ្ឋានសេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ច

ស្តាប់

-T ស្តាប់
ឲ្យ

ស្តាប់

ស្តាប់

-ស្តាប់ស្តាប់

ស្តាប់

-ស្តាប់

ឲ្យ ស្តាប់

-ស្តាប់ស្តាប់

T ស្តាប់ ,ស្តាប់ស្តាប់

ស្តាប់ស្តាប់

ស្តាប់ស្តាប់

ស្តាប់ស្តាប់

ស្តាប់ស្តាប់

ស្តាប់ស្តាប់

,ស្តាប់

ស្តាប់ស្តាប់

ស្តាប់

,ស្តាប់

,ស្តាប់

ស្តាប់ស្តាប់

ស្តាប់ស្តាប់

-ស្តាប់ស្តាប់

ស្តាប់ស្តាប់

ស្តាប់

- អង្គជំនុំជម្រះ
សាលាដំបូង
សាលាដំបូង
សាលាដំបូង

សាលា

ទី ១ ២

- អង្គជំនុំជម្រះ
សាលាដំបូង
សាលាដំបូង
សាលាដំបូង

សាលា

- អង្គជំនុំជម្រះ

ទី ១ ២

- អង្គជំនុំជម្រះ
សាលា

សាលា

- អង្គជំនុំជម្រះ
សាលា

ទី ១ ២

- អង្គជំនុំជម្រះ

សាលា
សាលា

- អង្គជំនុំជម្រះ
សាលា

សាលា

-~~ក្រុងកោះ~~

ឱ គំន

-~~១៩~~

គំន

-~~ក្រុង~~

ឱ គំន

-~~ក្រុងកោះ~~

គំន

គំន

-~~ក្រុងកោះ~~

គំន

គំន

-~~ក្រុង~~

ឱ គំន

-~~ក្រុងកោះ~~

គំន

គំន

-~~ក្រុងកោះ~~

គំន

, ឱ

គំន

-~~ក្រុងកោះ~~

Đ 1000

-Đ 1000

Đ 1000

-Đ 1000

Đ 1000

-Đ 1000

Đ 1000

Đ 1000

-Đ 1000

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 3: Cái tâm dã thú

Đất

Đất

-Đất

Đất

Đất

-Đất

Đất

,Đất

Đất

Đất

Đất

Đất

TĐ

Đất

-Đất

Đất

Đất

Đất

Đất

Đất

Đất

Đất

Đất

Đất

Đất

ក្រុមប្រឹក្សា
ស្ថាប័ន
ស្ថាប័ន

ក្រុម

ស្ថាប័ន

-T ស្ថាប័ន

ក្រុម ស្ថាប័ន

-ស្ថាប័ន

ស្ថាប័ន

ក្រុមប្រឹក្សា
ស្ថាប័ន
ស្ថាប័ន

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា
ស្ថាប័ន

ក្រុម

ក្រុម ស្ថាប័ន
ស្ថាប័ន

-ស្ថាប័ន

ស្ថាប័ន

-ក្រុមប្រឹក្សា
ក្រុមប្រឹក្សា

ឈ្មោះ

សម្បត្តិ
កម្មសិទ្ធិ

សម្បត្តិ
កម្មសិទ្ធិ
សិទ្ធិ

សម្បត្តិ

សម្បត្តិ/ សម្បត្តិ
កម្មសិទ្ធិ

ឲ្យ សម្បត្តិ

សម្បត្តិ

-T សម្បត្តិ
សម្បត្តិ
សម្បត្តិ, សម្បត្តិ

សម្បត្តិ

-សម្បត្តិ

ឲ្យ សម្បត្តិ

-សម្បត្តិ
សម្បត្តិ
សម្បត្តិ
សម្បត្តិ
សម្បត្តិ, សម្បត្តិ

សម្បត្តិ
សម្បត្តិ

-~~ស្រុកស្រែក~~
~~ស្រុកស្រែក~~
~~ស្រុកស្រែក~~

~~ស្រុក~~

-~~ស្រុកស្រែក~~
~~ស្រុក~~

~~ស្រុក~~

~~ស្រុក~~

-~~ស្រុកស្រែក~~
~~ស្រុក~~

~~ស្រុក~~ ~~ស្រុក~~

-~~ស្រុក~~

~~ស្រុក~~

~~ស្រុក~~

-~~ស្រុក~~ ~~ស្រុក~~ ~~ស្រុក~~
~~ស្រុក~~ ~~ស្រុក~~

~~ស្រុក~~

-~~ស្រុកស្រែក~~
~~ស្រុក~~

~~ស្រុក~~

-~~ស្រុក~~

~~ស្រុកស្រែក~~
~~ស្រុក~~ ~~ស្រុក~~

-~~Chợ đầu mối~~

Tân Cảng

-~~Chợ đầu mối~~

9

~~Chợ đầu mối~~

8

8

-~~Chợ đầu mối~~

~~Chợ đầu mối~~

~~Chợ đầu mối~~

~~Chợ đầu mối~~

~~Chợ đầu mối~~

~~Chợ đầu mối~~

~~Chợ đầu mối~~

8

-~~Chợ đầu mối~~

~~Chợ đầu mối~~

~~Chợ đầu mối~~

9

8

-~~Chợ đầu mối~~

~~Chợ đầu mối~~

~~Chợ đầu mối~~

8

Tân Cảng

-~~Chợ đầu mối~~

8

ទ្រ ឥណ្ឌូប្បត្តិ
ឥណ្ឌូ

ឆ

-ឥណ្ឌូប្បត្តិ
ឥណ្ឌូប្បត្តិ
ឥណ្ឌូប្បត្តិ
ឥណ្ឌូប្បត្តិ
ឥណ្ឌូប្បត្តិ
ឥណ្ឌូប្បត្តិ
ឥណ្ឌូប្បត្តិ
ឥណ្ឌូប្បត្តិ
ឥណ្ឌូប្បត្តិ

ឥណ្ឌូប្បត្តិ
ឥណ្ឌូប្បត្តិ

ឆ

ឥណ្ឌូប្បត្តិ

-ឥណ្ឌូប្បត្តិ
ឥណ្ឌូប្បត្តិ

ទ្រ ឥណ្ឌូប្បត្តិ

-ឥណ្ឌូប្បត្តិ
ឥណ្ឌូប្បត្តិ
ឥណ្ឌូប្បត្តិ
ឥណ្ឌូប្បត្តិ

Tឥណ្ឌូប្បត្តិ

ទ្រ ឥណ្ឌូប្បត្តិ

Tឥណ្ឌូប្បត្តិ
ឥណ្ឌូប្បត្តិ

ឆ

ឥណ្ឌូប្បត្តិ

-ឥណ្ឌូប្បត្តិ

Tà^hng K^hng^h
K^h

-K^hng^h

K^hng^h

-K^hng^h

Tà^hng

-K^h

K^hng^h

-K^hng^h

K^hng^h K^hng^h

-K^hng^h

K^hng^h

-K^hng^h

K^hng^h K^hng^h K^hng^h
K^hng^h K^hng^h K^hng^h

Tà^hng

-K^hng^h

K^hng^h

-K^hng^h

K^hng^h K^hng^h K^hng^h
K^hng^h K^hng^h K^hng^h
K^hng^h K^hng^h K^hng^h
K^hng^h K^hng^h K^hng^h

K^hng^h

Tànnh

-~~hngngng~~

hngng

-~~hngngngng~~

hngngngng

hngngngng

hngngngng

Tànnh

-~~hngngngng~~

hngng

hngngngng

hngngngngng

hngng

hngng

-~~hngngngngngng~~

hngng

Tànnh

-6

hngng

-~~hngngng~~

Tànnh

-~~hngngngngngng~~

hngngngngngng

hngngngngngng

hngng

-~~ស្រុកស្រែ~~

T~~ស្រែ~~

-~~ស្រុកស្រែ~~

~~ស្រុកស្រែ~~

~~ស្រុកស្រែ~~

~~ស្រែ~~

~~ស្រែ~~

-~~ស្រុកស្រែ~~

~~ស្រែ~~

T~~ស្រែ~~

-~~ស្រុកស្រែ~~

~~ស្រែ~~

-~~ស្រុកស្រែ~~

~~ស្រុកស្រែ~~

~~ស្រុកស្រែ~~

~~ស្រុកស្រែ~~

~~ស្រុកស្រែ~~

~~ស្រែ~~

-~~ស្រុកស្រែ~~

~~ស្រុកស្រែ~~

~~ស្រែ~~

T~~ស្រែ~~

-~~ស្រែ~~

~~ស្រុកស្រែ~~

-**Điểm 1**
Điểm

Tài liệu
Điểm

-**Điểm**

Điểm

-**Điểm 2**
Điểm

Tài liệu

-**Điểm 3**

Điểm

-**Điểm 4**
Điểm
Điểm
Điểm
Điểm

Điểm

Tài liệu

-**Điểm 5**
Điểm

Điểm

-**Điểm 6**
Điểm
Điểm
Điểm

Tài liệu

,**Điểm**

Điểm

~~Điền vào chỗ trống~~
~~Điền vào chỗ trống~~
~~Điền vào chỗ trống~~
b

â

Điền vào chỗ trống

~~Điền vào chỗ trống~~
~~Điền vào chỗ trống~~
~~Điền vào chỗ trống~~
b

, điền vào chỗ trống

Tiền vào chỗ trống

Điền vào chỗ trống

-Tiền vào chỗ trống

Điền vào chỗ trống

-Điền vào chỗ trống

Tiền vào chỗ trống

Điền vào chỗ trống

-Điền vào chỗ trống

Điền vào chỗ trống

â

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 4: Giúp người có hiếu

Tên

Đ

Đ

Đ

M

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

-~~အိမ်~~

မိ ~~အိမ်~~

-~~အိမ်~~

အိမ်

-~~အိမ်~~

မိ ~~အိမ်~~

-~~အိမ်~~

မိ

မိ

မိ

-~~အိမ်~~

မိ ~~အိမ်~~

-~~အိမ်~~

မိ

အိမ်

, အိမ်

အိမ်

အိမ်

အိမ်

အိမ်

မိ ~~အိမ်~~

မိ

မိ

အိမ်

အိမ်

မိ

မိ

đặt
đặt
đặt

đặt
đặt

đặt

đặt
đặt

đặt
đặt

đặt
đặt

đặt
đặt

đặt

đặt
đặt

đặt
đặt

đặt
đặt

đặt

đặt
đặt
đặt

đặt
đặt

Tànniánn

पंजाब
प्रदेश

āāāāā

5

Sinh viên

Đ

Từ điển
Bách khoa
Quảng Nam
Quảng Ngãi
Quảng Trị
Đ

ET ~~à l'Assemblée~~

~~Điền~~

Tên họ: Trần Văn Hùng
 Ngày: 15/05/2000

ॐ नमो भगवते वासुदेवाय

12

ÉRTÉKELŐ

Chợ Hầm

English

5

编辑

အုပ်စုတစ်ခု
စု

အုပ်စု

, ၁၉၆၆

-T အုပ်စု

အုပ်စုတစ်ခု
စု

အုပ်စု

အုပ်စု
အုပ်စုတစ်ခု

, ၁၉၆၇

အုပ်စု

အုပ်စုတစ်ခု
အုပ်စု

အုပ်စု
စု

-အုပ်စု အုပ်စု
စု

အုပ်စု

-အုပ်စု
စု အုပ်စု
အုပ်စု

အုပ်စု

အုပ်စု

-အုပ်စု အုပ်စု
အုပ်စု/ အုပ်စု
စု

အုပ်စု

T အုပ်စု
စု

-អ្នកបង្កើន

h

អ្នក

-អ្នកបង្កើន

អ្នកបង្កើន

អ្នក

T អ្នកបង្កើន

អ្នក អ្នកបង្កើន

អ្នក

à

-អ្នកបង្កើន

អ្នកបង្កើន

អ្នកបង្កើន

T អ្នកបង្កើន

អ្នក

អ្នក

អ្នកបង្កើន

អ្នកបង្កើន

អ្នកបង្កើន

អ្នកបង្កើន

អ្នកបង្កើន

អ្នកបង្កើន

អ្នកបង្កើន

អ្នក

អ្នក

-អ្នក

, អ្នក

អ្នកបង្កើន

អ្នកបង្កើន

Tài liệu tham
khảo

1. ~~Đang~~
2. ~~Đang~~

, ~~Đang~~

~~Đang~~ ~~Đang~~

- ~~Đang~~

Đang ~~Đang~~

- ~~Đang~~
Tài liệu tham
khảo

Tài liệu tham
khảo

~~Đang~~

A

Ngày
tháng năm

~~Đang~~

- ~~Đang~~

~~Đang~~

~~Đang~~

~~Đang~~

- ~~Đang~~

~~Đang~~

- ~~Đang~~

Đang ~~Đang~~

- ~~Đang~~

សំណាម

-សំណាមសំណាម

ឆ្ង

ឆ្ង សំណាម

-T សំណាមសំណាម

សំណាមសំណាម

សំណាមសំណាម

សំណាមសំណាម

សំណាមសំណាម

សំណាមសំណាម

សំណាមសំណាម

សំណាម

សំណាម

-សំណាមសំណាម

សំណាមសំណាម

សំណាម

ឆ្ង សំណាម

-សំណាមសំណាម

សំណាមសំណាម

សំណាមសំណាម

សំណាមសំណាម

សំណាម

សំណាម

-សំណាម

ឆ្ង សំណាម

a

-~~၅၅၅၅၅၅၅၅~~
~~၅၅၅၅၅၅~~

၅၅၅၅

-~~T ၅၅၅၅၅၅၅၅~~
~~၅၅၅၅၅၅၅၅၅၅~~

၅၅ ၅၅၅

-~~၅၅~~ ,~~၅၅၅,၅၅၅၅~~
~~၅၅၅၅~~ ~~၅၅၅၅၅~~

၅၅၅၅

-~~၅၅၅၅၅၅၅၅~~
~~၅၅၅~~ .~~T ၅၅၅၅၅၅~~
~~၅~~

၅၅ ၅၅၅

-~~၅၅၅~~ ,~~၅၅၅၅၅၅~~

၅၅၅

-~~T ၅၅၅၅၅~~

၅၅ ၅၅၅

-~~၅၅၅၅၅၅၅၅~~

၅၅၅

-~~၅၅၅~~

၅၅ ၅၅

-~~၅၅~~ ~~၅၅၅၅၅၅၅၅~~

အိတ်

-အိတ်

အိတ်

အိတ်

အိတ်

-အိတ်

အိတ်

-အိတ်

,အိတ်

အိတ်

အိတ်

အိတ်

အိတ်

အိတ်

အိတ်

အိတ်

-အိတ်

အိတ်

အိတ်

-အိတ်

အိတ်

အိတ်

-အိတ်

အိတ်

-အိတ်

,အိတ်

အိတ်

၇၇၇၇၇၇
၇၇၇၇၇၇၇
၇၇၇၇၇၇၇၇
၇၇၇

,၇၇၇၇

၇၇ ၇၇၇၇၇

-၇၇၇၇၇၇၇
၇၇၇၇၇၇၇
၇၇ ၇၇၇၇၇

၇၇၇

-၇၇၇၇၇၇
၇၇

၇၇ ၇၇၇၇၇

-၇၇၇၇

၇၇၇

-၇၇၇

၇၇ ၇၇၇

-၇၇

၇၇၇

-၇၇၇

၇၇ ၇၇၇၇၇၇
၇၇

၇၇၇၇၇၇
၇၇/

ស្រីក្រមុំ
ស្រីក្រមុំ
ស្រីក្រមុំ
ស្រីក្រមុំ
ស្រីក្រមុំ
ស្រីក្រមុំ

ស្រីក្រមុំ

ស្រីក្រមុំ
ស្រី

ស្រីក្រមុំ
ស្រីក្រមុំ

ស្រីក្រមុំ
ស្រីក្រមុំ

ស្រី

ស្រីក្រមុំ
ស្រីក្រមុំ
ស្រីក្រមុំ

ស្រី

ស្រីក្រមុំ
ស្រីក្រមុំ
ស្រី

ស្រីក្រមុំ
ស្រីក្រមុំ
ស្រីក្រមុំ
ស្រីក្រមុំ
ស្រី

ស្រីក្រមុំ
ស្រី

Đầu tiên
đầu tiên

th

Đầu tiên
Đầu tiên
Đầu tiên
Đầu tiên
Đầu tiên
Đầu tiên
Đầu tiên

Đầu tiên
Đầu tiên
Đầu tiên
Đầu tiên
Đầu tiên

,th

Đầu tiên

Đầu tiên
Đầu tiên

Đầu tiên

-Đầu tiên

Đầu tiên
Đầu tiên

-Đầu tiên
Đầu tiên

Đầu tiên

-Đầu tiên
Đầu tiên
Đầu tiên

Đầu tiên

-Đầu tiên

အိမ်

-အိမ်အိမ်

,အိမ်

ဂါး

ဂါး

ဧ

အိမ်အိမ်

အိမ်အိမ်

အိမ်အိမ်

အိမ်

အိမ်

-အိမ်အိမ်

အိမ်အိမ်

အိမ်

-အိမ်အိမ်

ဧ

အိမ်

-အိမ်

အိမ်အိမ်

အိမ်အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်အိမ်

အိမ်

အိမ်အိမ်

,အိမ်

အိမ်

អង្គការសហប្រតិបត្តិការ
ពិភពលោក, ប្រជាជន
នៃ

សហប្រតិបត្តិការ
នៃ

សហប្រតិបត្តិការ
នៃ

៩

សហប្រតិបត្តិការ

-សហប្រតិបត្តិការ

សហប្រតិបត្តិការ

-T សហប្រតិបត្តិការ

សហប្រតិបត្តិការ សហប្រតិបត្តិការ

-សហប្រតិបត្តិការ
សហប្រតិបត្តិការ

សហប្រតិបត្តិការ

-សហប្រតិបត្តិការ
សហប្រតិបត្តិការ
សហប្រតិបត្តិការ
សហប្រតិបត្តិការ
សហប្រតិបត្តិការ
សហប្រតិបត្តិការ

សហប្រតិបត្តិការ សហប្រតិបត្តិការ

-សហប្រតិបត្តិការ

សហប្រតិបត្តិការ

-Mangroba
sangg

ga ang

-T ada

sang

-T sang

sang

sang

-Mangroba
sang
sang
sang

sang

-ga

ga ang

-sang

sang

-sang

ga ang

-T sang
sang
sang
sang
sang

sang

- ព្រះបាទសីហនុ
ព្រះបាទសីហនុ
ស្រីព្រះបាទសីហនុ
ព្រះ

ព្រះ ព្រះ

- ព្រះបាទសីហនុ
ព្រះ

ព្រះ

- ព្រះបាទសីហនុ
ព្រះ

ព្រះ
ព្រះបាទសីហនុ
ព្រះបាទសីហនុ

ព្រះបាទ

- ព្រះបាទសីហនុ
ព្រះ

ព្រះ

- ព្រះ

ព្រះ ព្រះ
ព្រះ, ព្រះ

ព្រះ

ព្រះបាទសីហនុ
ព្រះ, ព្រះ

ព្រះ

- ព្រះបាទសីហនុ

អង្គជំនុំជម្រះ
ធំ

សាលាដំបូង, សាលាដំបូង

-សាលាដំបូង

ទីសាលាដំបូង

-សាលាដំបូង
សាលាដំបូង
សាលាដំបូង
សាលាដំបូង
សាលាដំបូង

សាលាដំបូង

សាលាដំបូង

-សាលាដំបូង
សាលាដំបូង
សាលាដំបូង
សាលាដំបូង
សាលាដំបូង

សាលាដំបូង

សាលាដំបូង

សាលាដំបូង

-សាលាដំបូង
សាលាដំបូង

សាលាដំបូង

-សាលាដំបូង

សាលាដំបូង
សាលាដំបូង
សាលាដំបូង

-សាលាដំបូង
សាលាដំបូង
សាលាដំបូង

សាលាដំបូង

- ၀၀၀၀၀၀၀၀

၀၀၀၀

-T ၀၀၀၀၀၀၀၀

၀၀ ၀၀

- ၀၀၀၀၀၀၀

၀၀

၀၀၀၀၀၀၀၀

၀၀၀

၀၀၀၀

၀၀၀၀၀၀၀၀

၀

၀၀

၀၀၀၀၀၀၀

၀၀၀၀၀၀၀

၀၀

-T ၀၀၀၀

၀၀

-T ၀၀၀၀၀၀

၀၀ ၀၀

- ၀၀၀၀၀

၀

၀၀

၀၀၀၀

၀၀

၀၀၀၀၀၀

၀၀

, ၀၀၀၀၀

၀၀၀

ᄃᄂᄃᄂ

ᄃᄂᄃᄂ

ᄃᄂᄃᄂ ᄃᄂᄃᄂ
ᄃᄂᄃᄂ

-ᄃᄂ

ᄃᄂᄃᄂ

-ᄃᄂ

ᄃᄂᄃᄂ

ᄃᄂᄃᄂᄃᄂ

-ᄃᄂ

ᄃᄂᄃᄂ

-ᄃᄂᄃᄂ

ᄃᄂᄃᄂᄃᄂ
ᄃᄂᄃᄂᄃᄂ
ᄃᄂᄃᄂ

ᄃᄂᄃᄂᄃᄂ

ᄃᄂᄃᄂ
ᄃᄂᄃᄂᄃᄂ
ᄃᄂᄃᄂᄃᄂ

ᄃᄂᄃᄂᄃᄂ
ᄃᄂᄃᄂᄃᄂ

ᄃᄂᄃᄂᄃᄂ
ᄃᄂᄃᄂᄃᄂ

ᄃᄂᄃᄂᄃᄂ

ᄃᄂᄃᄂᄃᄂ
ᄃᄂᄃᄂᄃᄂ

សំបុត្រប្រជុំ

១

ស្រុក

ស្រុក

សំបុត្រប្រជុំ

សំបុត្រ

សំបុត្រប្រជុំ

សំបុត្រប្រជុំ

សំបុត្រ

សំបុត្រ

សំបុត្រប្រជុំ

សំបុត្រប្រជុំ

,សំបុត្រ

សំបុត្រប្រជុំ

សំបុត្រប្រជុំ

សំបុត្រប្រជុំ

សំបុត្រ

សំបុត្រប្រជុំ

-T សំបុត្រ

សំបុត្រ

-សំបុត្រប្រជុំ

៨

សំបុត្រ សំបុត្រ

-សំបុត្រ

សំបុត្រប្រជុំ

-~~အိမ်ထောင်~~

မှ ~~အိမ်~~

-~~အိမ်ထောင်~~

~~အိမ်~~

~~အိမ်ထောင်~~

~~အိမ်ထောင်~~

~~အိမ်~~

~~အိမ်~~

-~~အိမ်~~

မှ ~~အိမ်~~

-~~အိမ်~~

~~အိမ်~~

-~~အိမ်~~

~~အိမ်~~

-~~အိမ်~~

~~အိမ်~~

မှ ~~အိမ်~~

-~~အိမ်~~

~~အိမ်~~

-~~အိမ်~~

မှ ~~အိမ်~~

-~~အိမ်~~

၁၈၆

-၁၈၆၆၆၆၆၆

၁၈၆၆၆၆၆၆

၁၈၆၆၆၆၆၆

၁၈

၁၈

-၁၈၆၆

၁၈၆

-၁၈၆၆၆၆၆၆

၁၈၆၆၆၆၆၆

၁၈၆

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 5: Tia sáng dẫn đường

Đất Giang

Đất Giang

Đ

Đất Giang

Đất Giang

Đ

Đất Giang

Đ

Đất Giang

Đ

Đất Giang

Đ

Đất Giang

Đ

Đ

Đất Giang

Đ

Đ

Đất Giang

Đ

ព្រះបាទសីហនុ ៧^០ ឆ្នាំ ១៩៥៥
ឆ្នាំ

ព្រះបាទសីហនុ ៧^០ ឆ្នាំ

ឆ្នាំ

- ឆ្នាំ ១៩៥៥

ឆ្នាំ

- ឆ្នាំ ១៩៥៥

.T ឆ្នាំ ១៩៥៥

ព្រះបាទសីហនុ ៧^០ ឆ្នាំ

ព្រះបាទសីហនុ ៧^០ ឆ្នាំ

ព្រះបាទសីហនុ ៧^០ ឆ្នាំ

ឆ្នាំ ឆ្នាំ ១៩៥៥
ព្រះបាទសីហនុ ៧^០ ឆ្នាំ

ព្រះបាទសីហនុ ៧^០ ឆ្នាំ
ព្រះបាទសីហនុ ៧^០ ឆ្នាំ

ឆ្នាំ

- ឆ្នាំ ១៩៥៥
ឆ្នាំ ឆ្នាំ ១៩៥៥

ឆ្នាំ

ឆ្នាំ

- ឆ្នាំ ១៩៥៥
ព្រះបាទសីហនុ ៧^០ ឆ្នាំ
ព្រះបាទសីហនុ ៧^០ ឆ្នាំ
ព្រះបាទសីហនុ ៧^០ ឆ្នាំ
ព្រះបាទសីហនុ ៧^០ ឆ្នាំ

ឆ្នាំ

ព្រះបាទសីហនុ ៧^០ ឆ្នាំ
ឆ្នាំ

ឆ្នាំ

- អង្គការកម្ពុជា
ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

អង្គការ
សហប្រតិបត្តិការ

ស្រុក

- ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ
អង្គការកម្ពុជា
ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ
អង្គការកម្ពុជា
ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

ក្រសួង ស្រុក

- ក្រសួង

ស្រុក

- ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ
អង្គការកម្ពុជា
ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

ក្រសួង ស្រុក

- ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ
ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

ស្រុក

- ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ
ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

ស្រុក

ស្រុក

၎င်းတို့သည်
၈

၅ နှစ်

-၆၀၀၀

၆၀၀

-၆၀၀၀

၆၀၀၀

၆၀၀၀

၆၀၀၀

၆၀၀

၅ နှစ်

-၆၀၀၀

၆

၆၀၀၀

၆၀၀

၆၀၀၀

၆

-၆၀၀၀

၆၀၀၀

၆

၆၀၀

-၆၀၀

၆၀၀

၆၀၀၀

၆၀၀

၆၀၀

-၆၀၀၀

ច្បាប់ស្តីពី
ច្បាប់

ច្បាប់ស្តីពី
ច្បាប់ស្តីពី

ច្បាប់ស្តីពី

ច្បាប់

-T ច្បាប់

ច្បាប់, ច្បាប់

ច្បាប់

ច្បាប់

-ច្បាប់

T ច្បាប់

ច្បាប់

-ច្បាប់

a

T ច្បាប់

-ច្បាប់

ច្បាប់

ច្បាប់

. ច្បាប់

ច្បាប់

ច្បាប់

ច្បាប់

ច្បាប់

ច្បាប់

ច្បាប់

ច្បាប់

ស្រែ

- ប្រើប្រាស់

ដើម

ក្រដាស

- ប្រើប្រាស់

ប្រើប្រាស់

៩

ស្រែ

- ប្រើប្រាស់

ប្រើប្រាស់

ប្រើប្រាស់

ស្រែ

- ប្រើប្រាស់

ក្រដាស

- ប្រើប្រាស់

ស្រែ

- ប្រើប្រាស់

ក្រដាស

- ប្រើប្រាស់

ប្រើប្រាស់

ស្រែ

- ប្រើប្រាស់

ប្រើប្រាស់

~~၅၅၀၀၀၀~~

-၈၇ ၈၅၅

၈၈၆

~~-၈၈၈၈၈၈၈၈~~

~~၅၅၀၀၀၀၀၀~~

၉၁

~~-၈၈၈၈၈၈၈၇~~

၈၉

T၈၅၅

~~-၈၈၈၈၈၈၈၈~~

၈၇၈၇

၈၅၈၈၇၇

၈၈၅၈

~~-၈၈၈၈၈၈၈၈~~

~~၈၈၈၈၈၈၈၈၈~~

၈၅၈၈

၈၇ ၈၅၅

၈၅၈၈

T၈၈၈

~~-၈၈၈၈~~

၈၈၆

~~-၈၈၈၈~~

T၈၈၈

၈

~~អំណាចតុលាការ~~

អំណាច

ស្ថាប័ន

,អំណាច

ក្រសួងស្ថាប័ន

-T អំណាចផ្សេងៗ

អំណាច

T អំណាច

-T អំណាច

យុត្តិធម៌

អំណាច

អំណាច

អំណាច

អំណាច

T អំណាច

~~អំណាចតុលាការ~~

អំណាច

អំណាច

អំណាច

អំណាច

~~អំណាចតុលាការ~~

អំណាច

អំណាច

អំណាច

T អំណាច

~~អំណាចតុលាការ~~

អំណាច

អំណាច

,អំណាច

អំណាច

ស្រី

-ក

តាង

-ត ឆ្នាំ

ស្រី

-ស្រី ឆ្នាំ

ឆ្នាំ ឆ្នាំ

ឆ្នាំ

ឆ្នាំ ឆ្នាំ

ឆ្នាំ ឆ្នាំ

ឆ្នាំ ឆ្នាំ

ឆ្នាំ ឆ្នាំ

ឆ្នាំ

តាង

-ស្រី ឆ្នាំ

ឆ្នាំ ឆ្នាំ

ឆ្នាំ ឆ្នាំ

ឆ្នាំ ឆ្នាំ

ឆ្នាំ ឆ្នាំ

ឆ្នាំ

ស្រី

-ស្រី ឆ្នាំ

ឆ្នាំ ឆ្នាំ

ឆ្នាំ ឆ្នាំ

ឆ្នាំ ឆ្នាំ

ឆ្នាំ ឆ្នាំ

ឆ្នាំ

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

-~~ក្រសួង~~

T~~ក្រសួង~~

-~~ក្រសួង~~

ក្រសួងក្រសួង

ក្រសួង

, ក្រសួង

ក្រសួងក្រសួង

ក្រសួងក្រសួង

ក្រសួងក្រសួង

ក្រសួងក្រសួង

ក្រសួងក្រសួង

ក្រសួង

ក្រសួង

ក្រសួង

-~~ក្រសួង~~

T~~ក្រសួង~~

-~~ក្រសួង~~

ក្រសួងក្រសួង

ក្រសួងក្រសួង

ក្រសួងក្រសួង

ក្រសួងក្រសួង

ក្រសួង

-~~ក្រសួង~~

ក្រសួង

T~~ក្រសួង~~

ក្រសួង

ក្រសួង

ក្រសួង

ស្រែកស្រែក

ឆ្មា ឆ្មា ឆ្មា ឆ្មា
ឆ្មា ឆ្មា ឆ្មា ឆ្មា

ស្រែកស្រែក
ស្រែកស្រែក

ស្រែកស្រែក
ស្រែកស្រែក

ស្រែកស្រែក

ស្រែកស្រែក
ស្រែកស្រែក

ស្រែកស្រែក
ស្រែកស្រែក
ស្រែកស្រែក
ស្រែកស្រែក

ស្រែកស្រែក
ស្រែកស្រែក

ស្រែកស្រែក
ស្រែកស្រែក
ស្រែកស្រែក

ស្រែកស្រែក
ស្រែកស្រែក

ស្រែកស្រែក
ស្រែកស្រែក

ស្រែកស្រែក

ស្រែកស្រែក
ស្រែកស្រែក

၅၅၈၈၈၈၈

၅၅၅၅၅

၈၇ အိမ်ကွက်အိမ်
၅၅၅၅၅၅၅၅

အိမ်ကွက်အိမ်
၅၅၅၅၅

အိမ်ကွက်အိမ်
၅၅၅၅၅

၅၅၅၅၅၅၅၅
၅၅၅

အိမ်ကွက်အိမ်
၅၅၅၅၅၅၅၅
၅၅၅၅၅၅၅၅
၅၅၅

၅၅၅၅၅၅၅၅
၅၅၅၅၅၅၅၅
၅၅၅

၆

-၅၅၅၅

၅၅၅၅၅

-၅၅၅၅၅

၅၅၅၅၅

၅၅၅၅၅

-၅၅၅၅၅၅

၆၉

-၆၉၆၆

.၆၉၆

၆၉၆

,၆၉၆၆

-၆၉၆၆၆၆

၆၉၆၆၆

-၆၉၆၆၆၆

၆၉၆၆၆၆၆

၆၉၆၆၆၆၆၆

၆၉၆၆၆၆၆၆

၆၉၆၆၆၆၆၆

၆၉

၆၉၆၆၆

-၆၉၆၆၆

၆၉၆

-၆၉၆၆၆၆၆

၆၉၆၆

၆၉၆

-၆၉

၆၉၆

-၆၉၆၆၆၆

၆၉

၆၉၆

-၆၉၆၆

အမည်

-အမည်အုပ်စု

မိမိ, အမည်

မိမိ

-အမည်

အမည်

-အမည်

မိမိ

မိမိ

မိမိ

-အမည်အုပ်စု

မိမိ, အမည်

မိမိ, အမည်

အမည်

-အမည်အုပ်စု

မိမိ

မိမိ

အမည်

-အမည်အုပ်စု

မိမိ, အမည်

မိမိ, အမည်

မိမိ, အမည်

အမည်

-အမည်အုပ်စု

မိမိ

မိမိ

~~Đường~~
Đ

~~Đường~~

~~Đ~~

~~Đường~~
Đ

~~Đường~~
Đ

~~Đ~~

~~Đường~~
Đ

~~Đ~~

~~Đ~~

~~Đ~~

~~T đường~~

~~Đ~~

~~Đường~~
Đ

~~Đ~~

~~Đ~~

~~Đ~~

~~Đường~~

Yammya
၄၅

၁၈၈၈

-၁၈၈၈

၁၈၈၈

-၁၈၈၈

၁၈၈၈

-၁၈၈၈

၁၈၈၈

၁၈၈၈

-၁၈၈၈

၁၈၈၈

h

၁၈၈၈
၁၈၈၈

၁၈၈၈

-၁၈၈၈

၁၈၈၈

-၁၈၈၈

၁၈၈၈
၁၈၈၈

ស្រាប់តែ

-V ឲ្យ ,ឲ្យ

ស្រាប់តែ

-ឲ្យ

ឲ្យ

-ឲ្យ

ឲ្យ

ឲ្យ

ឲ្យ

ឲ្យ

-ឲ្យ

ឲ្យ

-ឲ្យ

,ឲ្យ

ឲ្យ

ឲ្យ

-ឲ្យ

ឲ្យ

ឲ្យ

-ឲ្យ

ឲ្យ

-ឲ្យ

ឲ្យ

-**అట్** **అట**

အိမ်ထောင်ရေးနှင့်
အိမ်ထောင်ရေး

~~NOT~~ ~~amò~~ à

~~CONFIDENTIAL~~

本館

-T ၁၅၅၆

YANZEN

အိန္ဒိယနိုင်ငံ
တရားရုံးချုပ်

**Get the Big Deal
Every Day**

ĐỀ THI

-V **uv** **uv** **uv**

Gỏi gỏi hủ dế **gỏi hủ dế**

Món này

鹽池

-Esgutito

Điền vào chỗ trống

အိမ်ထောင်ရေး

-အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်ထောင်ရေး

-အိမ်ထောင်ရေး

၂၀/ ၆၀, အိမ်ထောင်ရေး

အိမ်ထောင်ရေး

-အိမ်ထောင်ရေး

၂၀/ ၆၀, အိမ်ထောင်ရေး

အိမ်ထောင်ရေး

-အိမ်ထောင်ရေး

အိမ်ထောင်ရေး

-အိမ်ထောင်ရေး

၂၀/ ၆၀, အိမ်ထောင်ရေး

အိမ်ထောင်ရေး

-အိမ်ထောင်ရေး

၂၀/ ၆၀, အိမ်ထောင်ရေး

အိမ်ထောင်ရေး

-အိမ်ထောင်ရေး

၂၀/ ၆၀, အိမ်ထောင်ရေး

đầu tiên
hàng đầu tiên
by , hàng đầu
sản phẩm

. Sản phẩm

thông

- by , hàng đầu

hàng đầu

- hàng đầu
hàng đầu

thông

- T hàng đầu
hàng đầu

hàng đầu

- B

hàng đầu

hàng đầu

thông

- hàng đầu
hàng đầu
hàng đầu
hàng đầu
hàng đầu
hàng đầu

, by

hàng đầu

,

hàng đầu

- ၅၅၅၅၅၅၅၅
၅၅၅၅၅၅၅၅

၅၅၅

၅၅၅

- ၅၅၅၅၅

၅၅၅

- ၅၅ ၅၅၅၅၅

၅၅၅

- ၅၅၅၅၅၅

၅

၅၅၅

- ၅

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 6: Sóng gió Lâm Ba hiền

Đất

Đất

Đất
Đất

-T Đất Đất

Đất

-Đất

Đất

-Đất Đất

Đất

Đất
Đất
Đất
Đất
Đất

Đất

-Đất

Đất

-Đất Đất

Đất

- អ្នកស្រាវជ្រាវ

ង

អ្នកស្រាវ

- អ្នកស្រាវជ្រាវ

ង

អ្នកស្រាវ

- អ្នកស្រាវ

អ្នកស្រាវ

អ្នកស្រាវ

- អ្នកស្រាវជ្រាវ

ង

អ្នកស្រាវ

- អ្នកស្រាវ

អ្នកស្រាវ

អ្នកស្រាវ

អ្នកស្រាវ

អ្នកស្រាវ

អ្នកស្រាវ

អ្នកស្រាវ

អ្នកស្រាវ

ង

អ្នកស្រាវ

- អ្នកស្រាវ

អ្នកស្រាវ

អ្នកស្រាវ

- អ្នកស្រាវ

អ្នកស្រាវ

ង

អ័រ

-ប្រាសាទ

អ័រ

-T អ័រ

អ័រ

អ័រ

អ័រ

អ័រ

-ប្រាសាទ

៩

អ័រ

អ័រ

អ័រ

-ប្រាសាទ

អ័រ

អ័រ

អ័រ

-៩

អ័រ

អ័រ

អ័រ

អ័រ

Đi lại
đi lại
đi lại
đi lại

Đi lại
đi lại

Đi

Đi

Đi

Đ

Đi

Đi

Đi

Đi lại
đi lại
đi lại

Đi

Đi lại
đi lại

Đi

Đi

Đi

Đi lại
đi lại
đi lại

Đi lại

ပျော်ရွှင်စရာ

ဝဲ

ပျော်ရွှင်စရာ

ပျော်ရွှင်စရာ

ပျော်ရွှင်စရာ

-ပျော်ရွှင်စရာ

ပျော်ရွှင်စရာ

-ပျော်ရွှင်စရာ

ပျော်ရွှင်စရာ

, ပျော်ရွှင်စရာ

ဝဲ

ပျော်ရွှင်စရာ

ပျော်ရွှင်စရာ

ပျော်ရွှင်စရာ

-ဝဲ ပျော်ရွှင်စရာ

ပျော်ရွှင်စရာ

-ဝဲ

ပျော်ရွှင်စရာ

-ပျော်ရွှင်စရာ

ပျော်ရွှင်စရာ

-ပျော်ရွှင်စရာ

ပျော်ရွှင်စရာ

-ပျော်ရွှင်စရာ

ပျော်ရွှင်စရာ

-ပျော်ရွှင်စရာ

ပျော်ရွှင်စရာ

အိမ်

လူတို့
အိမ်ထောင်

အိမ်ထောင်

အိမ်

လူတို့

အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်

အိမ်

, ၅

အိမ်

အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်

အိမ်

အိမ်

အိမ်

အိမ်ထောင်

အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

-T ၁၅၀၀၀၀၀၀
၅၀၀၀၀၀၀၀
၅၀၀၀

၁၅၀၀

-၅၀၀၀၀၀၀၀
၅၀၀၀၀၀၀၀
၅၀၀၀၀၀၀၀

၁၅၀၀

-၁၅၀၀၀၀၀

၁၅၀၀

-၅၀၀၀၀၀၀
၅၀၀၀၀၀၀

၅၀

၁၅၀၀၀၀၀

-၅၀၀၀၀

၁၅၀၀

-၅၀၀၀
၅၀၀၀၀၀၀
၅၀၀၀၀၀၀
၅၀၀၀၀၀၀၀
၅၀၀၀
၅၀၀၀၀၀၀၀
၅၀၀၀၀၀၀၀
၅၀၀၀၀၀၀၀
၅၀၀၀၀၀၀၀
၅၀၀၀၀၀၀၀
၅၀၀၀၀၀၀၀
၅၀၀၀၀၀၀၀
၅၀၀၀

,၅၀၀၀

.၅၀၀၀၀

ស្រី

-ស្រី,ស្រី

ស្រី,ស្រី

ស្រី,ស្រី

ស្រី

ស្រី

-ស្រី,ស្រី

ស្រី,ស្រី

ស្រី

ស្រី

ស្រី

ស្រី

-ស្រី

ស្រី

ស្រី

ស្រី,ស្រី

ស្រី

ស្រី

ស្រី,ស្រី

ស្រី,ស្រី

ស្រី,ស្រី

ស្រី

ស្រី

-ស្រី

ស្រី

- ម៉ែបង្កើត
ក្រុមប្រឹក្សា
ប្រឹក្សា

ក្រុម

- ក្រុមប្រឹក្សា
ប្រឹក្សា

ក្រុម

-V ក្រុមប្រឹក្សា
ប្រឹក្សា

ក្រុម

- ក្រុម

ក្រុម

- ក្រុម ប្រឹក្សា
ក្រុម ប្រឹក្សា

ក្រុម

ក្រុម ប្រឹក្សា ក្រុមប្រឹក្សា
ក្រុមប្រឹក្សា
ក្រុមប្រឹក្សា
ក្រុម

ក្រុម

ក្រុមប្រឹក្សា
ក្រុមប្រឹក្សា

ក្រុមប្រឹក្សា
ក្រុមប្រឹក្សា
ក្រុម

ក្រុម

Đang chờ
00

Đang chờ

Đang chờ
00

Đang chờ

Đang chờ
0

-Đang chờ

Đang chờ

-T đang chờ

Đang chờ

-Đang chờ
00

Đang chờ

-Đang chờ

Đang chờ
Đang chờ
Đang chờ
Đang chờ

Đang chờ

Đang chờ
Đang chờ

Đang chờ
Đang chờ
Đang chờ

ស្រី

ស្រី

ស្រី
ស្រី
ស្រី
ស្រី
ស្រី

ស្រី
ស្រី
ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី
ស្រី

ស្រី

ស្រី
ស្រី
ស្រី
ស្រី
ស្រី
ស្រី

ស្រី

ស្រី

ស្រី

ក្រុមប្រឹក្សា
ក្រសួង

- ក្រុមប្រឹក្សា
ក្រសួង
ក្រុមប្រឹក្សា
ក្រសួង

ក្រសួង

- ក្រុមប្រឹក្សា
ក្រសួង

ក្រុមប្រឹក្សា

- ក្រុមប្រឹក្សា

ក្រសួង

- ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

- ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

- ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

- ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

- ក្រុមប្រឹក្សា

ក្រុមប្រឹក្សា
ក្រសួង

សំបុត្រសំបុត្រ

- ប្រតិបត្តិការ

សំបុត្រ

- ប្រតិបត្តិការ

សំបុត្រ

សំបុត្រ

- ប្រតិបត្តិការ

សំបុត្រសំបុត្រ

សំបុត្រ

- សំបុត្រ

, សំបុត្រ

សំបុត្រសំបុត្រ

សំបុត្រ

, សំបុត្រ

សំបុត្រសំបុត្រ

សំបុត្រសំបុត្រ

សំបុត្រ

- សំបុត្រសំបុត្រ

សំបុត្រ

សំបុត្រ

- សំបុត្រសំបុត្រ

សំបុត្រ

សំបុត្រសំបុត្រ

សំបុត្រសំបុត្រ

សំបុត្រ

- សំបុត្រសំបុត្រ

សំបុត្រ

၅၅၄

-၅၅၄

၅၅၄

-၅၅၄

၅၅၄

၅၅၄

၅၅၄

၅၅၄

၅၅၄

၅၅၄

-၅၅၄

၅၅၄

၅၅၄

-၅၅၄

၅၅၄

၅၅၄

၅၅၄

၅၅၄

၅၅၄

-၅၅၄

၅၅၄

၅၅၄

၅၅၄

,၅၅၄

၅၅၄

-၅၅၄

Điền
vào chỗ trống
rồi

Điền vào chỗ
trống

Điền

-Điền

Điền

-Điền vào chỗ
trống

Điền

-Điền

Điền

-Điền

Điền

-Điền vào chỗ
trống

Điền

Điền

-Điền vào chỗ
trống
Điền

Điền

-ស្រីៗ , ក្មេង

ក្មេង

-T ឯងៗ ឡូត៍ឡូត៍

ក្មេង

-ស្រីៗ

ក្មេង

-T ឡូត៍ឡូត៍

ក្មេងក្មេង

-ក្មេងក្មេង

ក្មេង

ក្មេង

-ក្មេងក្មេង

ក្មេងក្មេង

ក្មេង ក្មេង

ក្មេងក្មេង

ក្មេងក្មេង

ក្មេង

ក្មេងក្មេង

ក្មេងក្មេង

ក្មេងក្មេង

ក្មេង

ក្មេងក្មេង

ក្មេង

ប្រែសម្រួល
ស្រី

ប្រែសម្រួល
ស្រី

, ២៩

ប្រែសម្រួល

ប្រែសម្រួល

ប្រែសម្រួល
ស្រី
ប្រែសម្រួល
ស្រី
ស្រី

, ២៩

ប្រែសម្រួល
ស្រី

ប្រែសម្រួល

â

ប្រែសម្រួល
ស្រី
ប្រែសម្រួល

ស្រី

ប្រែសម្រួល
ស្រី
ស្រី

ប្រែសម្រួល
ស្រី

ប្រែសម្រួល
ស្រី

ប្រែសម្រួល

ប្រែសម្រួល

អង្គ

- អង្គ

អង្គ

អង្គ

អង្គ

- អង្គ

អង្គ

អង្គ

- អង្គ , អង្គ

អង្គ

- អង្គ

អង្គ

- អង្គ

- អង្គ

អង្គ

- អង្គ

អង្គ

អង្គ

- អង្គ

អង្គ

អង្គ

អង្គ

ស្រីស្រី

-ស្រីស្រីស្រីស្រី

ស្រីស្រី

ស្រី

-ស្រីស្រី

ស្រីស្រី

-ស្រីស្រី

ស្រីស្រី

ស្រី

,ស្រី

ស្រី

-ស្រីស្រី

ស្រីស្រី

ស្រីស្រី

ស្រីស្រី

ស្រី

.ស្រី

,ស្រី

,ស្រី

ស្រី

-ស្រីស្រី

ស្រីស្រី

ស្រីស្រី

ស្រីស្រី

ស្រីស្រី

-ស្រីស្រី

ស្រីស្រី

ស្រីស្រី

ស្រី

ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

- ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

ក្រសួង

- ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ
ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ
ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ
ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

ក្រសួង

- ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ
ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

ក្រសួង

- ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

ក្រសួង

- ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

ក្រសួង

- ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

ក្រសួង

ក្រសួង

- ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

အိတ်

-ဒါ အ

အိတ်အိတ်

အိတ်

-အိတ် အိတ်

အိတ်

-အိတ်အိတ်

အိတ်

-V အ

အိတ်

-အိတ်

အိတ်

-အိတ်အိတ်

အိတ်

-အိတ်အိတ်

အိတ်အိတ်

အိတ်အိတ်အိတ်

-အိတ်အိတ်

အိတ်

-အိတ်အိတ်

အိတ်

-~~វិញ្ញាបនបត្រ~~
~~សញ្ញាបត្រ~~

ស័ក្តិ

-~~សញ្ញាបត្រ~~
~~សញ្ញាបត្រ~~
~~សញ្ញាបត្រ~~
~~សញ្ញាបត្រ~~
សញ្ញាបត្រ

សញ្ញា

-~~សញ្ញា~~

ស័ក្តិ

-~~សញ្ញាបត្រ~~

សញ្ញា

-សញ្ញា ឆ័យ

ស័ក្តិ

សញ្ញាបត្រ
សញ្ញាបត្រ
សញ្ញាបត្រ

សញ្ញាបត្រ
សញ្ញាបត្រ
សញ្ញាបត្រ
សញ្ញាបត្រ

សញ្ញា

-សញ្ញា

សញ្ញាបត្រ

ស្រី

- ច្បាប់

២

ស្រី

- ២ ឆ្នាំ

ស្រី

២

ស្រី

- ២ ឆ្នាំ, ស្រី

ស្រី

ស្រី

- ២ ឆ្នាំ

ស្រី

២ ឆ្នាំ

ស្រី

ស្រី

២ ឆ្នាំ

ស្រី

- ២ ឆ្នាំ

i

ស្រី

- ២ ឆ្នាំ

ស្រី

- ២ ឆ្នាំ

ស្រី

- ၀၀၀၀၀၀၀၀

၀၀၀၀၀၀၀၀၀၀

၀၀၀၀၀၀၀၀

၀၀၀၀

၀၀၀၀၀၀၀၀

၀

- ၀၀၀၀၀၀၀၀

၀၀၀၀

၀၀၀၀၀၀၀

၀၀၀၀၀၀၀၀၀

၀၀၀၀၀၀၀

၀၀၀၀

- ၀၀၀၀၀၀

၀၀၀၀

- ၀၀၀၀၀၀၀၀

၀၀၀၀၀၀၀၀

၀၀၀၀

၀၀၀၀၀၀၀၀

၀၀၀၀၀၀၀၀

၀၀၀၀၀၀၀၀

၀၀၀၀၀၀၀၀

၀၀၀၀၀၀၀၀

၀

၀၀၀၀၀၀၀၀

၀၀၀၀၀၀၀၀

၀၀၀၀၀၀၀၀

၀၀၀၀

၀၀၀၀၀၀၀၀

၀၀၀၀၀၀

၀

ស្រុកស្រែក
ស្រុកស្រែក
ស្រុកស្រែក

ស្រុកស្រែក
ស្រុកស្រែក

ស្រុកស្រែក
ស្រុកស្រែក

ស្រុកស្រែក
ស្រុកស្រែក

ស្រុកស្រែក

ស្រុកស្រែក
ស្រុកស្រែក

ស្រុកស្រែក

ស្រុកស្រែក
ស្រុកស្រែក

ស្រុកស្រែក

ស្រុកស្រែក
ស្រុកស្រែក
ស្រុកស្រែក

ស្រុកស្រែក

ស្រុកស្រែក
ស្រុកស្រែក

ស្រុកស្រែក

ស្រុកស្រែក

ស្រុកស្រែក

.6

Ngũgĩ

Ngũgĩ, Ngũgĩ

đầu tiên, Ngũgĩ

Ngũgĩ, Ngũgĩ

đầu tiên

Ngũgĩ, Ngũgĩ

ô

Ngũgĩ, Ngũgĩ

ông

Ngũgĩ, Ngũgĩ

th

Ngũgĩ

Ngũgĩ, Ngũgĩ

đầu tiên

Ngũgĩ, Ngũgĩ

đầu tiên, Ngũgĩ

Ngũgĩ, Ngũgĩ

,b

Ngũgĩ, Ngũgĩ

đầu tiên

Ngũgĩ, Ngũgĩ

Ngũgĩ, Ngũgĩ

ông

, Ngũgĩ

đầu tiên

đầu tiên

Ngũgĩ, Ngũgĩ

ông

Ngũgĩ, Ngũgĩ

- ឆ្នាំរោងចក្រ
អំពីឆ្នាំរោងចក្រ
ឆ្នាំរោងចក្រ

ឆ្នាំរោងចក្រ

- ឆ្នាំរោងចក្រ ឆ្នាំរោងចក្រ
ឆ្នាំរោងចក្រ

ឆ្នាំរោងចក្រ

- ឆ្នាំរោងចក្រ
ឆ្នាំរោងចក្រ
ឆ្នាំរោងចក្រ
ឆ្នាំរោងចក្រ ឆ្នាំរោងចក្រ
ឆ្នាំរោងចក្រ

ឆ្នាំរោងចក្រ

- ឆ្នាំរោងចក្រ
ឆ្នាំរោងចក្រ

- ឆ្នាំរោងចក្រ
ឆ្នាំរោងចក្រ

- ឆ្នាំរោងចក្រ
ឆ្នាំរោងចក្រ

ឆ្នាំរោងចក្រ

ឆ្នាំរោងចក្រ

- ឆ្នាំរោងចក្រ
ឆ្នាំរោងចក្រ

ឆ្នាំរោងចក្រ

အိမ်ထောင်ရေး
အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်ထောင်ရေး
အိမ်ထောင်ရေး
အိမ်ထောင်ရေး

, ၄၈

အိမ်ထောင်ရေး

အိမ်ထောင်ရေး

-၈၄-

အိမ်ထောင်ရေး
အိမ်ထောင်ရေး

အိမ်ထောင်ရေး
အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်ထောင်ရေး
အိမ်ထောင်ရေး

အိမ်ထောင်ရေး
အိမ်ထောင်ရေး
အိမ်ထောင်ရေး

အိမ်ထောင်ရေး

, အိမ်ထောင်ရေး

-၈၄-

ទុក្ខ

ក្បាល

- ក្បាល

ក្បាល

ក្បាល

ក្បាល

ក្បាល

- ក្បាល

ក្បាល

ក្បាល

ក្បាល

ក្បាល

ក្បាល

ក្បាល

ក្បាល

- ក្បាល

ក្បាល

ក្បាល

ក្បាល

ក្បាល

ក្បាល

ក្បាល

ក្បាល

செய்து
கா

ĐỀ THI CHỌN HỌC SINH GIỎI

-T **Ấp**

海印

-T ảnh hưởng

~~SECRET~~

蘇杭

क **ख** **ग** **घ** **ङ**

ඉංග්

— ५ — अतः अतः

Ány, társ

-6T ~~CONFIDENTIAL~~

ॐ नमो भगवते वासुदेवाय

-Gyűlölet

鹽池

— 佛地 —

မြန်မာနိုင်ငံတော်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန

điền

-~~điền~~

điền

-~~điền~~

điền

điền

-~~điền~~

điền

điền

-~~điền~~

điền

điền

điền

-~~điền~~

điền

-~~điền~~

điền

điền

điền

điền

-~~điền~~

điền

-~~điền~~

điền

၅.၅.၅

-၅.၅.၅.၅

၅.၅.၅.၅

၅.၅.၅.၅

၅.၅.၅

,

၅.၅.၅

-၅.၅.၅

,၅.၅.၅

,

၅.၅

၅.၅.၅

-၅.၅

၅.၅.၅

-၅.၅.၅

၅.၅

-၅.၅.၅

၅

-၅

-၅.၅.၅

၅.၅.၅

၅.၅.၅

၅.၅.၅

-၅.၅.၅

၅.၅

၅.၅

—~~မိမိအားလုံး~~
~~ဂရုစိုက်ရမည်~~
 ၉

𪛗 𪛘

-T à gung² p'hié⁶
đồ đồ đờ đờ đờ
phở phở phở
tàng tàng tàng

海生

-Dienstag

Dienstag

Dienstag

Dienstag

Dienstag

Dienstag

b

ॐ ॐ

-T ẩng hủn
đầu hủn B
Khu vực

YEN NŌN

-T ~~ayányò~~

-T ~~đồng ý~~

海印

-ᐃᓂᐱ, ᐅᑦ **ᐃᓂᐱ**

জগদীশ

-T ၁၀၀၀၀၀၀၀
၀၀၀၀၀၀၀၀၀
၀၀၀

၀၀၀

-၀၀၀၀၀၀၀

၀၀၀

-၀၀၀၀၀၀၀၀
၀၀၀၀၀

၀၀၀

-၀၀၀၀

၀၀၀၀၀၀၀၀
၀၀၀

၀၀၀၀

-၀၀၀၀၀၀
၀

၀၀၀

-၀၀၀၀

၀၀၀

-T ၀၀၀၀၀၀၀
၀၀၀၀၀
၀၀၀၀၀၀၀၀
၀၀၀၀၀၀၀
၀

၀၀၀

၀၀၀

- ត្រង់

ស្រី

- ត្រង់

ស្រី

- ត្រង់

ស្រី

- ត្រង់

ស្រី

ស្រី

ស្រី

- ត្រង់

ត្រង់

ត្រង់

ត្រង់

ស្រី

ស្រី

ស្រី

ស្រី

ស្រី

- ត្រង់

ស្រី

- អំណាចក្រសួង
សេដ្ឋកិច្ច

ស្រុក

- ក្រសួងសេដ្ឋកិច្ច

ឆា

ចំ ឆា

- ក្រសួងសេដ្ឋកិច្ច

អំណាច

- ក្រសួងសេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ច, ក្រសួងសេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ច

a

ក្រសួង

- ឆា

ចំ ឆា

- ក្រសួងសេដ្ឋកិច្ច, ក្រសួង
ក្រសួងសេដ្ឋកិច្ច

ក្រសួង

- ឆា

ក្រសួង

- ក្រសួងសេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ច

ចា ឡើងវិញ
ដំណា

ចា ឡើង

ឡើងវិញ
ឡើង

ចា ឡើង
ឡើង

ឡើងវិញ

ឡើងវិញ
ឡើងវិញ
ឡើងវិញ

ឡើងវិញ

ឡើងវិញ

ឡើង

ឡើងវិញ

ឡើងវិញ

ឡើងវិញ

ឡើងវិញ
ឡើងវិញ

ទា

ឡើងវិញ
ឡើងវិញ
ឡើងវិញ

ឡើងវិញ
ឡើងវិញ

ឡើងវិញ

ខ្ញុំ

ស្រីប្រុស
ស្រីប្រុស
ប្រុស

ស្រីប្រុស
ស្រីប្រុស

ស្រីប្រុស

-T ស្រីប្រុស
ស្រីប្រុស
ស្រីប្រុស
ស្រីប្រុស
ស្រីប្រុស

,ស្រី

ស្រីប្រុស

-T ស្រីប្រុស
ស្រីប្រុស
ស្រីប្រុស

ស្រីប្រុស

ស្រីប្រុស
ស្រីប្រុស

ស្រីប្រុស

ស្រីប្រុស
ស្រីប្រុស

ស្រីប្រុស

ស្រីប្រុស
ស្រីប្រុស

ស្រីប្រុស

ស្រីប្រុស

- ផ្លូវក្រវាត់
ស្រូវក្រវាត់
០

ផ្លូវ

- ផ្លូវក្រវាត់
ស្រូវក្រវាត់
ក្រវាត់

០ ផ្លូវ

- ផ្លូវក្រវាត់
ស្រូវក្រវាត់
០

ផ្លូវ

ផ្លូវ

០ ផ្លូវ

ផ្លូវ ផ្លូវ ផ្លូវ

ផ្លូវ

ផ្លូវ
ផ្លូវ
០

០ ផ្លូវ

ផ្លូវ
ផ្លូវ

ផ្លូវ ផ្លូវ

khả năng
đầu tư

khả năng
tài chính
đầu tư

khả năng
đầu tư

ở đầu tư

khả năng
đầu tư

khả năng

khả năng

khả năng

khả năng

ở

khả năng

khả năng

khả năng

ở

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 7: Họa từ thiên giáng

Đất Giang
Đất Giang
Đất Giang
Đất Giang
Đất Giang

Đất Giang

Đất Giang

Đất Giang
Đất Giang
Đất Giang

Đất Giang
Đất Giang
Đất Giang

Đất Giang

Đất Giang
Đất Giang

Đất Giang
Đất Giang

Đất Giang
Đất Giang
Đất Giang

Đất Giang
Đất Giang

ĐỀ CƯƠNG CHI TIẾT HỌC PHẦN

ĐIỂM ĐỀ THI

കുറിപ്പ്

Bhāgavata

အထူးသဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊
မုတ္တမမြို့၊ ဟင်္သာတမြို့၊ ဝေဟင်မြို့၊
မုတ္တမမြို့၊ ဟင်္သာတမြို့၊ ဝေဟင်မြို့၊

QWANT

Don't miss a thing

ĐỀ THI

Thầy giáo
Đặng Văn
Thầy

گفتار

蘇門答臘
 蘇門答臘
 蘇門答臘
 蘇門答臘
 蘇門答臘
 蘇門答臘
 蘇門答臘

ॐ नमो भगवते वासुदेवाय

1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100. 101. 102. 103. 104. 105. 106. 107. 108. 109. 110. 111. 112. 113. 114. 115. 116. 117. 118. 119. 120. 121. 122. 123. 124. 125. 126. 127. 128. 129. 130. 131. 132. 133. 134. 135. 136. 137. 138. 139. 140. 141. 142. 143. 144. 145. 146. 147. 148. 149. 150. 151. 152. 153. 154. 155. 156. 157. 158. 159. 160. 161. 162. 163. 164. 165. 166. 167. 168. 169. 170. 171. 172. 173. 174. 175. 176. 177. 178. 179. 180. 181. 182. 183. 184. 185. 186. 187. 188. 189. 190. 191. 192. 193. 194. 195. 196. 197. 198. 199. 200. 201. 202. 203. 204. 205. 206. 207. 208. 209. 210. 211. 212. 213. 214. 215. 216. 217. 218. 219. 220. 221. 222. 223. 224. 225. 226. 227. 228. 229. 230. 231. 232. 233. 234. 235. 236. 237. 238. 239. 240. 241. 242. 243. 244. 245. 246. 247. 248. 249. 250. 251. 252. 253. 254. 255. 256. 257. 258. 259. 260. 261. 262. 263. 264. 265. 266. 267. 268. 269. 270. 271. 272. 273. 274. 275. 276. 277. 278. 279. 280. 281. 282. 283. 284. 285. 286. 287. 288. 289. 290. 291. 292. 293. 294. 295. 296. 297. 298. 299. 300. 301. 302. 303. 304. 305. 306. 307. 308. 309. 310. 311. 312. 313. 314. 315. 316. 317. 318. 319. 320. 321. 322. 323. 324. 325. 326. 327. 328. 329. 330. 331. 332. 333. 334. 335. 336. 337. 338. 339. 340. 341. 342. 343. 344. 345. 346. 347. 348. 349. 350. 351. 352. 353. 354. 355. 356. 357. 358. 359. 360. 361. 362. 363. 364. 365. 366. 367. 368. 369. 370. 371. 372. 373. 374. 375. 376. 377. 378. 379. 380. 381. 382. 383. 384. 385. 386. 387. 388. 389. 390. 391. 392. 393. 394. 395. 396. 397. 398. 399. 400. 401. 402. 403. 404. 405. 406. 407. 408. 409. 410. 411. 412. 413. 414. 415. 416. 417. 418. 419. 420. 421. 422. 423. 424. 425. 426. 427. 428. 429. 430. 431. 432. 433. 434. 435. 436. 437. 438. 439. 440. 441. 442. 443. 444. 445. 446. 447. 448. 449. 450. 451. 452. 453. 454. 455. 456. 457. 458. 459. 460. 461. 462. 463. 464. 465. 466. 467. 468. 469. 470. 471. 472. 473. 474. 475. 476. 477. 478. 479. 480. 481. 482. 483. 484. 485. 486. 487. 488. 489. 490. 491. 492. 493. 494. 495. 496. 497. 498. 499. 500. 501. 502. 503. 504. 505. 506. 507. 508. 509. 510. 511. 512. 513. 514. 515. 516. 517. 518. 519. 520. 521. 522. 523. 524. 525. 526. 527. 528. 529. 530. 531. 532. 533. 534. 535. 536. 537. 538. 539. 540. 541. 542. 543. 544. 545. 546. 547. 548. 549. 550. 551. 552. 553. 554. 555. 556. 557. 558. 559. 560. 561. 562. 563. 564. 565. 566. 567. 568. 569. 570. 571. 572. 573. 574. 575. 576. 577. 578. 579. 580. 581. 582. 583. 584. 585. 586. 587. 588. 589. 590. 591. 592. 593. 594. 595. 596. 597. 598. 599. 600. 601. 602. 603. 604. 605. 606. 607. 608. 609. 610. 611. 612. 613. 614. 615. 616. 617. 618. 619. 620. 621. 622. 623. 624. 625. 626. 627. 628. 629. 630. 631. 632. 633. 634. 635. 636. 637. 638. 639. 640. 641. 642. 643. 644. 645. 646. 647. 648. 649. 650. 651. 652. 653. 654. 655. 656. 657. 658. 659. 660. 661. 662. 663. 664. 665. 666. 667. 668. 669. 670. 671. 672. 673. 674. 675. 676. 677. 678. 679. 680. 681. 682. 683. 684. 685. 686. 687. 688. 689. 690. 691. 692. 693. 694. 695. 696. 697. 698. 699. 700. 701. 702. 703. 704. 705. 706. 707. 708. 709. 710. 711. 712. 713. 714. 715. 716. 717. 718. 719. 720. 721. 722. 723. 724. 725. 726. 727. 728. 729. 730. 731. 732. 733. 734. 735. 736. 737. 738. 739. 740. 741. 742. 743. 744. 745. 746. 747. 748. 749. 750. 751. 752. 753. 754. 755. 756. 757. 758. 759. 760. 761. 762. 763. 764. 765. 766. 767. 768. 769. 770. 771. 772. 773. 774. 775. 776. 777. 778. 779. 780. 781. 782. 783. 784. 785. 786. 787. 788. 789. 790. 791. 792. 793. 794. 795. 796. 797. 798. 799. 800. 801. 802. 803. 804. 805. 806. 807. 808. 809. 810. 811. 812. 813. 814. 815. 816. 817. 818. 819. 820. 821. 822. 823. 824. 825. 826. 827. 828. 829. 830. 831. 832. 833. 834. 835. 836. 837. 838. 839. 840.

இருந்தி

鳴謝

QANDIQ

-~~အထွေထွေ~~
အထွေ

၏ ဝဏ္ဏ

-~~အထွေထွေ~~

ဧည့်

-~~အထွေထွေ~~

၏ ဝဏ္ဏ

-~~အထွေထွေ~~

ဧည့်

-~~အထွေထွေ~~

အထွေ

အထွေထွေ/
အထွေထွေ

,ဧည့်

ဧည့်

-~~အထွေထွေ~~

၏ ဝဏ္ဏ
ဧည့်

အထွေ

ဧည့်

အထွေ

ဝဏ္ဏ

-~~အထွေထွေ~~

សំណើ

-សិក្សាស្រាវជ្រាវ

សិក្សាស្រាវជ្រាវ

សិក្សា

សិក្សាស្រាវជ្រាវ

សិក្សាស្រាវជ្រាវ

សិក្សាស្រាវជ្រាវ

សិក្សាស្រាវជ្រាវ

សិក្សា

សិក្សា សិក្សា

សិក្សាស្រាវជ្រាវ

សិក្សា

សិក្សាស្រាវជ្រាវ

:

-V សិក្សាស្រាវជ្រាវ

សិក្សាស្រាវជ្រាវ

សិក្សាស្រាវជ្រាវ

សិក្សា

សិក្សា សិក្សា

-សិក្សាស្រាវជ្រាវ

សិក្សាស្រាវជ្រាវ

សិក្សា

សិក្សា

-សិក្សា

សិក្សាស្រាវជ្រាវ

សិក្សាស្រាវជ្រាវ

សិក្សា

សិក្សា

ប្រាសាទបាវ
ស្រី

ចំ ប្រាសាទ

-ចំ ប្រាសាទ
ប្រាសាទ
ស្រី ប្រាសាទ

ស្រី

-ចំ ប្រាសាទ
ប្រាសាទ

ស្រី

ចំ ប្រាសាទ

-ចំ ប្រាសាទ
ប្រាសាទ
ប្រាសាទ
ប្រាសាទ
ប្រាសាទ
ប្រាសាទ
ប្រាសាទ
ប្រាសាទ
ប្រាសាទ
ប្រាសាទ
ប្រាសាទ
ប្រាសាទ
ប្រាសាទ
ប្រាសាទ
ប្រាសាទ

ស្រី

, ប្រាសាទ

ចំ ប្រាសាទ
ប្រាសាទ

ចំ ប្រាសាទ
ប្រាសាទ

ស្រី

ចំ ប្រាសាទ

-မိမိတို့အား
မိမိတို့အား

မိမိတို့

-မိမိတို့ အား

မိမိတို့ အား

-မိမိတို့အား

မိမိတို့အား

မိမိတို့အား

မိမိတို့အား

မိမိတို့အား

မိမိတို့အား

မိမိတို့အား

မိမိတို့အား

မိမိတို့အား

မိမိတို့အား

မိမိတို့အား

မိမိတို့အား

မိမိတို့အား

မိမိတို့အား

မိမိတို့

-မိမိတို့ အား

မိမိတို့ အား

-မိမိတို့အား

မိမိတို့အား

မိမိတို့အား

မိမိတို့အား

မိမိတို့အား

မိမိတို့အား

,မိမိတို့အား

,မိမိတို့အား

ព្រះអង្គជ្រាប
ស្រាប់តែបង្គាប់
ឲ្យប្រើប្រាស់
ស្រាប់តែបង្គាប់
ឲ្យ

ស្រាប់តែបង្គាប់

- ឲ្យប្រើប្រាស់

ឲ្យ

ចា ឲ្យ

- ឲ្យប្រើប្រាស់

ឲ្យប្រើប្រាស់
ឲ្យប្រើប្រាស់
ឲ្យប្រើប្រាស់
ឲ្យប្រើប្រាស់
ឲ្យប្រើប្រាស់
ឲ្យប្រើប្រាស់
ឲ្យប្រើប្រាស់
ឲ្យប្រើប្រាស់
ឲ្យប្រើប្រាស់
ឲ្យប្រើប្រាស់

, ឲ្យ

, ឲ្យ

ស្រាប់តែបង្គាប់

- ឲ្យប្រើប្រាស់

ឲ្យប្រើប្រាស់
ឲ្យ

, ឲ្យ

ចា ឲ្យ

- ឲ្យប្រើប្រាស់

ឲ្យប្រើប្រាស់
ឲ្យប្រើប្រាស់
ឲ្យប្រើប្រាស់
ឲ្យប្រើប្រាស់
ឲ្យ

ស្រី

- ប្រើប្រាស់

ប្រើប្រាស់
ប្រើប្រាស់
ប្រើប្រាស់
ប្រើប្រាស់
ប្រើប្រាស់
ប្រើប្រាស់
ប្រើប្រាស់

៦ ១២

ប្រើប្រាស់

ស្រីប្រើប្រាស់

- ប្រើប្រាស់

ប្រើប្រាស់
ប្រើប្រាស់
ប្រើប្រាស់
ប្រើប្រាស់

ប្រើប្រាស់

- ប្រើប្រាស់

ប្រើប្រាស់
ប្រើប្រាស់
ប្រើប្រាស់
ប្រើប្រាស់
ប្រើប្រាស់
ប្រើប្រាស់
ប្រើប្រាស់
ប្រើប្រាស់

ប្រើប្រាស់

ប្រើប្រាស់

- ប្រើប្រាស់

ប្រើប្រាស់
ប្រើប្រាស់
ប្រើប្រាស់

[illegible][illegible]

Làng Phố

Đi đến

~~XXXXXXXXXXXX~~

[illegible]

編註

—**學**

Áp dụng

1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100. 101. 102. 103. 104. 105. 106. 107. 108. 109. 110. 111. 112. 113. 114. 115. 116. 117. 118. 119. 120. 121. 122. 123. 124. 125. 126. 127. 128. 129. 130. 131. 132. 133. 134. 135. 136. 137. 138. 139. 140. 141. 142. 143. 144. 145. 146. 147. 148. 149. 150. 151. 152. 153. 154. 155. 156. 157. 158. 159. 160. 161. 162. 163. 164. 165. 166. 167. 168. 169. 170. 171. 172. 173. 174. 175. 176. 177. 178. 179. 180. 181. 182. 183. 184. 185. 186. 187. 188. 189. 190. 191. 192. 193. 194. 195. 196. 197. 198. 199. 200. 201. 202. 203. 204. 205. 206. 207. 208. 209. 210. 211. 212. 213. 214. 215. 216. 217. 218. 219. 220. 221. 222. 223. 224. 225. 226. 227. 228. 229. 230. 231. 232. 233. 234. 235. 236. 237. 238. 239. 240. 241. 242. 243. 244. 245. 246. 247. 248. 249. 250. 251. 252. 253. 254. 255. 256. 257. 258. 259. 260. 261. 262. 263. 264. 265. 266. 267. 268. 269. 270. 271. 272. 273. 274. 275. 276. 277. 278. 279. 280. 281. 282. 283. 284. 285. 286. 287. 288. 289. 290. 291. 292. 293. 294. 295. 296. 297. 298. 299. 300. 301. 302. 303. 304. 305. 306. 307. 308. 309. 310. 311. 312. 313. 314. 315. 316. 317. 318. 319. 320. 321. 322. 323. 324. 325. 326. 327. 328. 329. 330. 331. 332. 333. 334. 335. 336. 337. 338. 339. 340. 341. 342. 343. 344. 345. 346. 347. 348. 349. 350. 351. 352. 353. 354. 355. 356. 357. 358. 359. 360. 361. 362. 363. 364. 365. 366. 367. 368. 369. 370. 371. 372. 373. 374. 375. 376. 377. 378. 379. 380. 381. 382. 383. 384. 385. 386. 387. 388. 389. 390. 391. 392. 393. 394. 395. 396. 397. 398. 399. 400. 401. 402. 403. 404. 405. 406. 407. 408. 409. 410. 411. 412. 413. 414. 415. 416. 417. 418. 419. 420. 421. 422. 423. 424. 425. 426. 427. 428. 429. 430. 431. 432. 433. 434. 435. 436. 437. 438. 439. 440. 441. 442. 443. 444. 445. 446. 447. 448. 449. 450. 451. 452. 453. 454. 455. 456. 457. 458. 459. 460. 461. 462. 463. 464. 465. 466. 467. 468. 469. 470. 471. 472. 473. 474. 475. 476. 477. 478. 479. 480. 481. 482. 483. 484. 485. 486. 487. 488. 489. 490. 491. 492. 493. 494. 495. 496. 497. 498. 499. 500. 501. 502. 503. 504. 505. 506. 507. 508. 509. 510. 511. 512. 513. 514. 515. 516. 517. 518. 519. 520. 521. 522. 523. 524. 525. 526. 527. 528. 529. 530. 531. 532. 533. 534. 535. 536. 537. 538. 539. 540. 541. 542. 543. 544. 545. 546. 547. 548. 549. 550. 551. 552. 553. 554. 555. 556. 557. 558. 559. 560. 561. 562. 563. 564. 565. 566. 567. 568. 569. 570. 571. 572. 573. 574. 575. 576. 577. 578. 579. 580. 581. 582. 583. 584. 585. 586. 587. 588. 589. 590. 591. 592. 593. 594. 595. 596. 597. 598. 599. 600. 601. 602. 603. 604. 605. 606. 607. 608. 609. 610. 611. 612. 613. 614. 615. 616. 617. 618. 619. 620. 621. 622. 623. 624. 625. 626. 627. 628. 629. 630. 631. 632. 633. 634. 635. 636. 637. 638. 639. 640. 641. 642. 643. 644. 645. 646. 647. 648. 649. 650. 651. 652. 653. 654. 655. 656. 657. 658. 659. 660. 661. 662. 663. 664. 665. 666. 667. 668. 669. 670. 671. 672. 673. 674. 675. 676. 677. 678. 679. 680. 681. 682. 683. 684. 685. 686. 687. 688. 689. 690. 691. 692. 693. 694. 695. 696. 697. 698. 699. 700. 701. 702. 703. 704. 705. 706. 707. 708. 709. 710. 711. 712. 713. 714. 715. 716. 717. 718. 719. 720. 721. 722. 723. 724. 725. 726. 727. 728. 729. 730. 731. 732. 733. 734. 735. 736. 737. 738. 739. 740. 741. 742. 743. 744. 745. 746. 747. 748. 749. 750. 751. 752. 753. 754. 755. 756. 757. 758. 759. 760. 761. 762. 763. 764. 765. 766. 767. 768. 769. 770. 771. 772. 773. 774. 775. 776. 777. 778. 779. 780. 781. 782. 783. 784. 785. 786. 787. 788. 789. 790. 791. 792. 793. 794. 795. 796. 797. 798. 799. 800. 801. 802. 803. 804. 805. 806. 807. 808. 809. 810. 811. 812. 813. 814. 815. 816. 817. 818. 819. 820. 821. 822. 823. 824. 825. 826. 827. 828. 829. 830. 831. 832. 833. 834. 835. 836. 837. 838. 839. 840.

ĐIỀU

၆၂ ဂျော့ဂျီ

-എറണാകുളം

gūā

[illegible]

ព័ត៌មានស្រុក
ស្រុក

ស្រុក

-ស្រុក
ស្រុក
ស្រុក
ស្រុក
ស្រុក
ស្រុក

ស្រុក ស្រុក

-ស្រុក
ស្រុក
ស្រុក
ស្រុក
ស្រុក
ស្រុក
ស្រុក
ស្រុក

ស្រុក
ស្រុក

ស្រុក

-ស្រុក
ស្រុក
ស្រុក
ស្រុក
ស្រុក
ស្រុក
ស្រុក

ស្រុក ស្រុក

ស្រុក

- ឆ្នាំ ២០១៩

ឆ្នាំ ២០១៩ , ៩

- ឆ្នាំ ២០២០

ឆ្នាំ ២០២០
ឆ្នាំ ២០២០

ឆ្នាំ ២០២០

- ឆ្នាំ ២០២១

ឆ្នាំ ២០២១
ឆ្នាំ ២០២១
ឆ្នាំ ២០២១
ឆ្នាំ ២០២១
ឆ្នាំ ២០២១
ឆ្នាំ ២០២១
ឆ្នាំ ២០២១
ឆ្នាំ ២០២១
ឆ្នាំ ២០២១
ឆ្នាំ ២០២១
ឆ្នាំ ២០២១

, ៩

, ៩

, T ៩

៩ T ៩

- ឆ្នាំ ២០២២

ឆ្នាំ ២០២២
ឆ្នាំ ២០២២
ឆ្នាំ ២០២២
ឆ្នាំ ២០២២
ឆ្នាំ ២០២២
ឆ្នាំ ២០២២
ឆ្នាំ ២០២២
ឆ្នាំ ២០២២
ឆ្នាំ ២០២២
ឆ្នាំ ២០២២
ឆ្នាំ ២០២២

ឆ្នាំ ២០២២

ឆ្នាំ ២០២២

ឆ្នាំ ២០២២

-ស៊ីវិល

ស៊ីវិល

-ស៊ីវិល

ស៊ីវិល
ស៊ីវិល
ស៊ីវិល
ស៊ីវិល
ស៊ីវិល
ស៊ីវិល
ស៊ីវិល
ស៊ីវិល
ស៊ីវិល

ស៊ីវិល

ស៊ីវិល

-ស៊ីវិល

ស៊ីវិល
ស៊ីវិល
ស៊ីវិល
ស៊ីវិល
ស៊ីវិល
ស៊ីវិល
ស៊ីវិល

ស៊ីវិល

-ស៊ីវិល

ស៊ីវិល
ស៊ីវិល
ស៊ីវិល

ស៊ីវិល

ស៊ីវិល

ស៊ីវិល

-ស៊ីវិល

ស៊ីវិល

ស៊ីវិល

- ឡើងវិញ
ស្វែងរកស្វែងរក
ស្វែងរកស្វែងរក
ស្វែងរកស្វែងរក
ស្វែងរកស្វែងរក
ស្វែងរកស្វែងរក
ស្វែងរកស្វែងរក
ស្វែងរកស្វែងរក

២១ ០២

- ឡើងវិញ

ស្វែងរក

- ឡើងវិញ
ស្វែងរកស្វែងរក
ស្វែងរកស្វែងរក
ស្វែងរកស្វែងរក
ស្វែងរកស្វែងរក
ស្វែងរកស្វែងរក

២១ ០២

- ឡើងវិញ
ស្វែងរកស្វែងរក

ស្វែងរក

- ឡើងវិញ
ស្វែងរកស្វែងរក
ស្វែងរកស្វែងរក

២១ ០២

ស្វែងរក

- ឡើងវិញ

၁၁၄၈

-၁၁၄၈

၁၁၄၈

-T ၁၁၄၈/၁၁၄၈

၁၁၄၈/၁၁၄၈

T ၁၁၄၈/၁၁၄၈

၁၁၄၈/၁၁၄၈

၁၁၄၈

-၁၁၄၈/၁၁၄၈

၁၁၄၈/၁၁၄၈

၁၁၄၈

၁၁၄၈

-၁၁၄၈/၁၁၄၈

၁၁၄၈

၁၁၄၈

-T ၁၁၄၈/၁၁၄၈

၁၁၄၈/၁၁၄၈

၁၁၄၈/၁၁၄၈

၁၁၄၈/၁၁၄၈

၁၁၄၈/၁၁၄၈

၁၁၄၈

၁၁၄၈/၁၁၄၈

၁၁၄၈

၁၁၄၈

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 8: Xuất phái đại quy mô

Đi , không thể
đi

Đi
đi
đi
đi

đi

đi
đi

đi

đi
đi
đi
đi
đi

đi
đi
đi
đi
đi

đi

đi

đi
đi

đi

đi
đi
đi

វា ឲ្យដឹង
អំពីអ្វី
ថ្មីៗ

ឲ្យដឹង
ថា

ស្រាប់

-V ឲ្យដឹង
ស្រាប់តែ
ស្រាប់តែ
ឲ្យដឹង
ថា
ថ្មីៗ
ថ្មីៗ
ថ្មីៗ
ថ្មីៗ
ថ្មីៗ
ថ្មីៗ
ថ្មីៗ

, ឲ្យដឹង

ស្រាប់

ឲ្យដឹង
ថ្មីៗ
ថ្មីៗ
ថ្មីៗ

ស្រាប់

-ឲ្យដឹង

ឲ្យដឹង

-ឲ្យដឹង
ឲ្យដឹង
ឲ្យដឹង
ឲ្យដឹង
ឲ្យដឹង
ឲ្យដឹង

ស្រាប់

-ឲ្យដឹង
ឲ្យដឹង

វា ឆ្លង

- ឆ្លង

ឆ្លង

ឆ្លង

, ឆ្លង

ឆ្លង

- ឆ្លង

ឆ្លង

ឆ្លង

វា ឆ្លង

- ឆ្លង

ឆ្លង

- ឆ្លង

ឆ្លង

ឆ្លង

ឆ្លង

ឆ្លង

ឆ្លង

ឆ្លង

ឆ្លង

ឆ្លង

ឆ្លង

ឆ្លង

- ឆ្លង

ឆ្លង

ឆ្លង

ឆ្លង

ឆ្លង

, ឆ្លង

រូបភាពស្រស់ស្អាត
ល្អ

ស្រស់

ស្រស់

ស្រស់

- រូបភាពស្រស់ស្អាត
រូបភាពស្រស់ស្អាត
រូបភាពស្រស់ស្អាត
រូបភាពស្រស់ស្អាត
រូបភាពស្រស់ស្អាត
រូបភាពស្រស់ស្អាត
រូបភាពស្រស់ស្អាត
រូបភាពស្រស់ស្អាត
រូបភាពស្រស់ស្អាត
រូបភាពស្រស់ស្អាត
រូបភាពស្រស់ស្អាត

ស្រស់

- រូបភាពស្រស់ស្អាត
រូបភាពស្រស់ស្អាត
រូបភាពស្រស់ស្អាត

រូបភាពស្រស់ស្អាត

ស្រស់

ស្រស់

- រូបភាពស្រស់ស្អាត
រូបភាពស្រស់ស្អាត
រូបភាពស្រស់ស្អាត
រូបភាពស្រស់ស្អាត
រូបភាពស្រស់ស្អាត

, រូបភាពស្រស់ស្អាត

ស្រស់

ស្រស់

- រូបភាពស្រស់ស្អាត

ប្រាប់

-ប្រាប់

ប្រាប់

-ប្រាប់

ប្រាប់

-ប្រាប់

ប្រាប់

ប្រាប់

ប្រាប់

ប្រាប់

-ប្រាប់

ប្រាប់

-ប្រាប់

ប្រាប់

ប្រាប់

ប្រាប់

ប្រាប់

ប្រាប់

ប្រាប់

ប្រាប់

ប្រាប់

ប្រាប់

ប្រាប់

-ប្រាប់

ប្រាប់

ប្រាប់

-T 1000000000

1000000000, 1000000000

, 1000000000

1000000000

1000000000

1000000000

-1000000000

1000000000

-1000000000

1000000000

-1000000000

1000000000

1000000000

1000000000

1000000000

1000000000

1000000000

1000000000

1000000000

-1000000000

1000000000

-1000000000

1000000000

1000000000

-1000000000

1000000000

សម្រាប់
សម្រាប់
សម្រាប់

សម្រាប់

សម្រាប់
សម្រាប់
សម្រាប់
សម្រាប់

សម្រាប់
សម្រាប់
សម្រាប់

សម្រាប់

-សម្រាប់

សម្រាប់

-សម្រាប់
សម្រាប់
សម្រាប់

សម្រាប់

-សម្រាប់
សម្រាប់
សម្រាប់
សម្រាប់
សម្រាប់
សម្រាប់

សម្រាប់

.T សម្រាប់

សម្រាប់

-សម្រាប់

សម្រាប់

ក្នុងក្រុង
ក្រុងក្រុង

. ក្រុង

ក្រុង ក្រុង

ក្រុង ក្រុង

ក្រុង

ក្រុង ក្រុង
ក្រុង ក្រុង
ក្រុង ក្រុង
ក្រុង ក្រុង

, ក្រុង

ក្រុង ក្រុង

ក្រុង ក្រុង
ក្រុង ក្រុង

ក្រុង ក្រុង

ក្រុង ក្រុង
ក្រុង ក្រុង

ក្រុង ក្រុង
ក្រុង ក្រុង

ក្រុង ក្រុង
ក្រុង ក្រុង

ក្រុង ក្រុង
ក្រុង ក្រុង
ក្រុង ក្រុង
ក្រុង ក្រុង

ក្រុង ក្រុង
ក្រុង ក្រុង

, ក្រុង

ស្រីស្រីស្រី
ស្រីស្រីស្រី

ស្រីស្រីស្រី
ស្រីស្រីស្រី
ស្រីស្រី

ស្រីស្រីស្រី
ស្រីស្រីស្រី
ស្រីស្រីស្រី
ស្រី

ស្រីស្រីស្រី
ស្រីស្រីស្រី
ស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី
ស្រីស្រីស្រី
ស្រីស្រីស្រី
ស្រីស្រីស្រី
ស្រី

ស្រីស្រីស្រី
ស្រី

ស្រីស្រីស្រី
ស្រី

-ស្រី

ស្រី

ស្រី

- ផ្ទះស្នាក់នៅ
ប្រសិនបើ
ស្ថានភាព
គ្រប់គ្រង
ស្ថានភាព
ស្ថានភាព

ស្ថានភាព

ស្ថានភាព
ស្ថានភាព

- ផ្ទះស្នាក់នៅ
ប្រសិនបើ
ស្ថានភាព
ស្ថានភាព
ស្ថានភាព
ស្ថានភាព
ស្ថានភាព

ស្ថានភាព

ស្ថានភាព

- ផ្ទះស្នាក់នៅ
ប្រសិនបើ
ស្ថានភាព
ស្ថានភាព

ស្ថានភាព

ស្ថានភាព

ស្ថានភាព

- ផ្ទះស្នាក់នៅ

ស្ថានភាព

ស្ថានភាព

- ផ្ទះស្នាក់នៅ
ប្រសិនបើ

ស្ថានភាព

- ផ្ទះស្នាក់នៅ

អ្នក

- អ្នក

អ្នក

អ្នក

- អ្នក

អ្នក

- អ្នក

អ្នក

- អ្នក

អ្នក

អ្នក

។

អ្នក

-V អ្នក

អ្នក

- អ្នក

អ្នក

អ្នក

- អ្នក

អ្នក

- អ្នក

អ្នក

, អ្នក

đang ở trong phòng
Nhà ở đây là
ở đây là phòng
ở đây

ở đây

- ở đây là phòng
ở đây là phòng
ở đây là phòng
ở đây
ở đây

ở đây

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 9: Thực hư, hư thực

Đất

-Đất

Đất

Đất

Đất

Đất

,Đất

,Đất

Đất

Đất

Đất

-Đất

Đất

,Đất

Đất

-Đất

,Đất

Đất

Đất

Đất

,Đất

y.

Đất

-Đất

Đất

Đất

អង្គប្រឹក្សា
ឲ្យ រដ្ឋមន្ត្រី

ស្តីពី

ក្រសួង
ក្រសួង
ក្រសួង
ក្រសួង
ក្រសួង
ក្រសួង
ក្រសួង
ក្រសួង

, ក្រសួង

ស្តីពី

ក្រសួង
ក្រសួង
ក្រសួង

ក្រសួង

ក្រសួង

ស្តីពី

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

, ក្រសួង

ក្រសួង
ក្រសួង
ក្រសួង

ក្រសួង

ក្រសួង

၅။ ဝိသုဒ္ဓိ

Hàng ngày

၆၂၂၂၂၂၂၂

Những bài viết
nổi tiếng của
bài này

ဝဏ္ဏမာရ

Abstract

၆

၆၆၆၆၆၆၆၆

ආර්ථිකය

গণপ্রজাতন্ত্রী বাংলাদেশ
রাষ্ট্রপতি

~~အမည်ရင်း~~

999-999
999

五、六、七、八、九

Đang chờ tải

ស្រី

- ២

ស្រីស្រី

ស្រី

- ស្រីស្រី

ស្រីស្រី

ស្រី

- ស្រីស្រី

ស្រី

ស្រីស្រី

- ស្រីស្រី

ស្រីស្រី

ស្រីស្រី

- ស្រីស្រី

ស្រី

ស្រីស្រី

ស្រីស្រី

ស្រីស្រី

- ស្រីស្រី

ស្រី

, ស្រី

ស្រីស្រី

, ស្រី

ស្រីស្រី

ស្រីស្រី

ស្រីស្រី

ស្រី

សំណុំរឿង

៩

- ប្រធាន

សំណុំរឿង

ប្រធាន

ប្រធាន

៥

, ៥

សំណុំ

- ប្រ

សំណុំ

សំណុំរឿង

សំណុំរឿង

សំណុំ

សំណុំរឿង

៥

សំណុំរឿង

សំណុំរឿង

៥

សំណុំរឿង

សំណុំរឿង

សំណុំរឿង

សំណុំរឿង

សំណុំ

សំណុំ

សំណុំរឿង

សំណុំ

ឈ្មោះ
ស្រី, ឈ្មោះ

ឈ្មោះ
ឈ្មោះ
ឈ្មោះ

ឈ្មោះ
ឈ្មោះ
ឈ្មោះ

ឈ្មោះ, ឈ្មោះ
ឈ្មោះ
ឈ្មោះ

ឈ្មោះ
ឈ្មោះ
ឈ្មោះ

ឈ្មោះ
ឈ្មោះ
ឈ្មោះ
ឈ្មោះ

ឈ្មោះ

ឈ្មោះ, ឈ្មោះ

ឈ្មោះ
ឈ្មោះ

ឈ្មោះ
ឈ្មោះ
ឈ្មោះ

ឈ្មោះ

ស្រីម្នាក់

ស្រីម្នាក់

ស្រីម្នាក់

៦

ស្រីម្នាក់

ស្រី

ស្រីម្នាក់

ស្រីម្នាក់

ស្រីម្នាក់

ស្រីម្នាក់

ស្រីម្នាក់

ស្រីម្នាក់

-ស្រី

ស្រី

ស្រីម្នាក់

ស្រីម្នាក់

-ស្រី

ស្រីម្នាក់

ស្រី

,ស្រីម្នាក់

ស្រីម្នាក់

ស្រីម្នាក់

ស្រីម្នាក់

,ស្រី

៩

ស្រីម្នាក់

ក្នុងក្រុង
ស្រុក

ក្នុង, ក្នុង

- ក្នុង ក្នុង
ក្នុងក្រុង

ក្នុង

- ក្នុងក្រុង
ក្នុងក្រុង
ក្នុងក្រុង

ក្នុងក្រុង
ក្នុងក្រុង

- ក្នុងក្រុង
ក្នុងក្រុង
ក្នុងក្រុង

ក្នុង

- ក្នុងក្រុង
ក្នុងក្រុង

ក្នុង

- ក្នុងក្រុង

ក្នុងក្រុង
ក្នុង

ក្នុង

- ក្នុង ក្នុង ក្នុង
ក្នុងក្រុង

~~phân tích~~
~~phân tích~~

~~phân tích~~
~~phân tích~~

~~phân~~

~~phân~~

~~phân~~

~~phân~~

~~phân~~

~~phân~~
~~phân~~
~~phân~~
~~phân~~

~~phân~~

~~phân~~

~~phân~~

~~phân~~

~~phân~~

~~phân~~

~~phân~~
~~phân~~
~~phân~~
~~phân~~

အသံအသံ

၄

-အသံအသံ

အသံအသံ

အသံအသံ

အသံ

-အသံအသံ

အသံအသံ

အသံအသံ

အသံအသံ

အသံ

-အသံအသံ

အသံအသံ

အသံ

-အသံ

အသံ

-အသံ

အသံ

-အသံ

အသံ

-အသံအသံ

အသံအသံ

အသံအသံ

အသံအသံ

အသံအသံ

បង្កើនការងារ
អន្តរជាតិ
ជា

ការ

- បង្កើនការងារ
បង្កើនការងារ
បង្កើនការងារ , ជា

បង្កើន

- បង្កើនការងារ
បង្កើនការងារ
បង្កើនការងារ

បង្កើនការងារ
បង្កើនការងារ
បង្កើនការងារ
បង្កើនការងារ
បង្កើនការងារ
បង្កើនការងារ
បង្កើនការងារ

ការ

- បង្កើនការងារ

បង្កើនការងារ
ការ

- បង្កើនការងារ
បង្កើនការងារ

ការ

- បង្កើនការងារ

ការ

-~~Đã được~~

~~Đã được~~

~~Đã được~~

~~Đã được~~

~~Đã được~~

~~Đã được~~

~~Đã được~~

~~Đã được~~

-~~Đã được~~

~~Đã được~~

-~~Đã được~~

~~Đã được~~

~~Đã được~~

~~Đã được~~

~~Đã được~~

~~Đã được~~

~~Đã được~~

~~Đã được~~

-~~Đã được~~

~~Đã được~~

~~Đã được~~

-~~Đã được~~

~~Đã được~~

~~Đã được~~

~~Đã được~~

-~~Đã được~~

.6

,tuy

.

.tuy

အိမ်

-ကံ

အိမ်

-အိမ်

အိမ်

, အိမ်

အိမ်

-အိမ်

အိမ်

အိမ်

အိမ်

အိမ်

-အိမ်

အိမ်

အိမ်

, အိမ်

အိမ်

အိမ်

အိမ်

အိမ်

-အိမ်

အိမ်

-အိမ်

အိမ်

အိမ်

အိမ်

-အိမ်

အိပ်

-အိပ်

အိပ်

-အိပ်

အိပ်

-အိပ်

အိပ်

အိပ်
အိပ်

အိပ်

-အိပ်

အိပ်
အိပ်
အိပ်
အိပ်

အိပ်

-အိပ်

အိပ်

-အိပ်

အိပ်
အိပ်
အိပ်
အိပ်
အိပ်
အိပ်
အိပ်
အိပ်

အိပ်

-සැපයීම ,වි

සැපයීම
වි

-සැපයීම

සැපයීම

-සැපයීම

සැපයීම

-V සැපයීම ,වි

සැපයීම

-සැපයීම

සැපයීම

-A

සැපයීම

-සැපයීම

සැපයීම

-සැපයීම

සැපයීම

-සැපයීම

සැපයීම

-සැපයීම

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 10: Tiếp nối âm mưu

Đến

- Đến

Đến

Đến

Đến

Đến

- Đến

Đến

, đến

Đến

- Đến

Đến

Đến

Đến

Đến

Đến

, đến

Đến

Đến

- Đến

Đến

Đến

Đến

-T 2000

2000

-T 2000

2000

2000

2000

2000

-T 2000

2000

-T 2000

2000

2000

-T 2000

2000

2000

-T 2000

2000

2000

2000

2000

2000

-T 2000

2000

2000

, 2000

ឡើងដល់

ក្នុងស្រុក

- ក្នុងស្រុក

ប្រ

ក្នុងស្រុក

ក្នុងស្រុក

ក្នុង

ក្នុង

- ក្នុងស្រុក

ក្នុង

ក្នុងស្រុក

ប

ក្នុងស្រុក

ក្នុង

ក្នុងស្រុក

ក្នុងស្រុក

ក្នុងស្រុក

ក្នុង

ក្នុងស្រុក

ក្នុងស្រុក

ក្នុងស្រុក

ក្នុងស្រុក

ប

ក្នុងស្រុក

Điêu động
điêu

-đi

Tiêu

-tiêu

Điêu động
điêu

điêu

đi

Điêu động
điêu

điêu

-điêu

Điêu động
điêu

điêu

-điêu

điêu

-đi

điêu

-điêu

Điêu động
điêu
điêu
điêu

,ti

Đi học
đi học

Đi học

Đi học
Đi học
Đi học
Đi học
Đi học

Đi học

Đi học
Đi học
Đi học

Đi học
Đi học
Đi học
Đi học
Đi học

Đi học

Đi học
Đi học

Đi học

Đi học
Đi học
Đi học
Đi học
Đi học

Đi học

Đi học
Đi học

Đi học

Àb

-b

Àb

-b

Àb

Àb

Àb

Àb

-T Àb

Àb

, Àb

Àb

Àb

Àb

Àb

Àb

Àb

-b

Àb

Àb

-b

Àb

Àb

, Àb

Àb

Àb

Àb

-T Àb

Àb

Âm

-âm

âm

âm

âm

âm

âm

âm

âm

âm

âm

,âm

âm

âm

-âm

âm

-T âm

âm

âm

Âm

-âm

âm

-âm

âm

Âm

-âm

âm

Ánh sáng

-T ánh sáng

Ánh sáng
Ánh sáng
Ánh sáng
Ánh sáng

Ánh sáng

-Ánh sáng

Ánh sáng
Ánh sáng

Ánh sáng

-T ánh sáng

, ánh sáng

, ánh sáng

Ánh sáng
Ánh sáng
Ánh sáng
Ánh sáng

Ánh sáng

-Ánh sáng

Ánh sáng
Ánh sáng

Ánh sáng

-Ánh sáng

Ánh sáng
Ánh sáng
Ánh sáng

Ánh sáng

-Ánh sáng

Ánh sáng

Bổn

Ân

-Bổn

Bổn

Ân

-Bổn

Bổn

Bổn

Bổn

Ân

-Bổn

Bổn

Bổn

Ân

-Bổn

Bổn

Bổn

Bổn

Bổn

Ân

-Bổn

Bổn

Ân

-Bổn

Ân

gò

-~~ក្រុមប្រឹក្សាភិបាល~~

~~ក្រុមប្រឹក្សាភិបាល~~

-~~សមាជិកក្រុមប្រឹក្សាភិបាល~~

~~ក្រុមប្រឹក្សាភិបាល~~

~~ក្រុមប្រឹក្សាភិបាល~~

~~ក្រុមប្រឹក្សាភិបាល~~

~~សមាជិក~~

សមាជិក

សមាជិក

-~~ក្រុមប្រឹក្សាភិបាល~~

~~សមាជិក~~

-~~T ក្រុមប្រឹក្សាភិបាល~~

~~ក្រុមប្រឹក្សាភិបាល~~

~~ក្រុមប្រឹក្សាភិបាល~~

~~ក្រុមប្រឹក្សាភិបាល~~

T ក្រុមប្រឹក្សាភិបាល

សមាជិក

-~~សមាជិកក្រុមប្រឹក្សាភិបាល~~

~~សមាជិក~~

~~សមាជិក~~

-~~ក្រុមប្រឹក្សាភិបាល~~

~~ក្រុមប្រឹក្សាភិបាល~~

~~ក្រុមប្រឹក្សាភិបាល~~

-~~ក្រុមប្រឹក្សាភិបាល~~

~~ក្រុមប្រឹក្សាភិបាល~~

~~ក្រុមប្រឹក្សាភិបាល~~

đồng nghiệp
đồng nghiệp
à

Âm

- đồng nghiệp

đ

âm

- đồng nghiệp

đồng
đồng

, đồng nghiệp

Âm

- đồng nghiệp

đ, đồng nghiệp

âm

- T đồng

. đồng

, đồng

đồng nghiệp
đồng nghiệp
đồng nghiệp

Âm

- đồng nghiệp

đồng nghiệp

, đồng

đồng nghiệp

T đồng nghiệp

đồng

âm

- អង្គការ
សង្គមស្រី
សង្គមស្រី
សង្គមស្រី
សង្គមស្រី
សង្គមស្រី
សង្គមស្រី
សង្គមស្រី
សង្គមស្រី

, ទី

អាច

- អង្គការ
សង្គមស្រី
សង្គមស្រី

សង្គម

- អង្គ

សង្គម

សង្គម

សង្គម

, ទី

- អង្គ

សង្គម

- អង្គ

សង្គម

, ទី

- អង្គ

សង្គម

-T₁ 1000

1000

-T₂ 1000

1000

1000

-T₃ 1000

1000

-T₄ 1000

T₁ 1000

T₂ 1000

T₃ 1000

T₄ 1000

T₅ 1000

T₆ 1000

T₇ 1000

1000

1000

-T₈ 1000

T₁ 1000

T₂ 1000

T₃ 1000

T₄ 1000

T₅ 1000

T₆ 1000

T₇ 1000

T₈ 1000

T₉ 1000

T₁₀ 1000

1000

1000

၅၅၅

-၆၆၆၆၆၆

၆၆၆၆၆၆

၆၆၆

၆၆၆၆၆၆

၆၆၆၆၆၆

၆၆

,၆၆၆

၆၆၆

-T ၆၆၆၆၆၆၆၆

၆၆

၆၆၆

-၆၆

၆၆၆

-၆၆၆၆၆၆

၆၆၆၆၆၆

၆၆၆၆၆၆၆၆

၆၆၆၆၆၆၆၆

၆၆၆၆၆၆၆၆

၆၆၆၆၆၆၆၆

၆၆၆၆၆၆၆၆

၆၆၆၆၆၆၆၆

၆၆၆၆၆၆၆၆

,၆၆

၆၆၆၆၆၆၆

T ၆၆၆

-၆၆

,၆၆၆၆၆၆

၆၆၆၆၆၆၆

၎င်းတို့သည်
မူလ

အားဖြင့်

-၆-

၆၆၆

-၆၆၆၆၆၆၆၆

၆၆၆၆၆၆၆၆

၆၆၆၆၆၆၆၆

၆၆၆၆၆၆၆၆

၆၆၆၆၆၆၆၆

၆၆၆၆၆၆၆၆

၆၆၆၆

-၆၆၆၆၆၆၆၆

by ၆၆၆၆၆၆၆၆

၆၆၆၆၆၆၆၆

၆၆၆၆၆၆

၆၆၆၆၆၆

၆၆၆၆၆၆၆၆

၆

၆၆၆၆၆၆၆

၆၆၆၆၆၆၆၆

၆၆၆၆၆၆၆၆

၆၆

၆၆

၆၆၆၆၆၆၆၆

၆၆၆၆၆၆၆၆

Đã , được
Đã

Đã
Đã
Đã

Đã

Đã ,
Đã

Đã

-

Đã
Đã

-
Đã
Đã

Đã

Đã

Đã

-
Đã
Đã ,
Đã

Đã

Đã

-
Đã

Đã

ស្រែ

-ស្រែកស្រែ

ស្រែ

ស្រែ

ទ្រ

ស្រែក

ស្រែកស្រែ

ស្រែ

ស្រែក

-ស្រែកស្រែ

ស្រែ

-ស្រែក

ស្រែក

-ស្រែក

ស្រែ

-ស្រែកស្រែ

ស្រែ

ស្រែ

-ស្រែកស្រែ

ស្រែកស្រែ

ស្រែកស្រែ

ស្រែក

,ស្រែ

ស្រែក

ស្រែកស្រែ

- ចង្កៀងក្រហម
ក្រហម, ក្រហម
ក្រហម

ក្រហម

ក្រហម, ក្រហម
ក្រហម

ក្រហម

ក្រហម

- ក្រហម

ក្រហម

- ក្រហម

ក្រហម

- ក្រហម
ក្រហម

ក្រហម

ក្រហម

- ក្រហម

ក្រហម, ក្រហម
ក្រហម

ក្រហម

- ក្រហម
ក្រហម

ក្រហម
ក្រហម

- ၅၀၀၀၀
၅၀၀၀၀၀၀၀
၅၀၀၀၀၀၀၀၀

, ၈၇ ၅၀၀၀

၅၀၀၀၀၀၀၀/၀
၀၀၀၀

- ၈၇ ၅၀၀၀၀၀၀

၀၀

- ၈၇၀၀၀၀

၅၀၀၀

- ၈

၅၀၀၀

- ၈၇၀

၈၇၀၀၀

- ၈၇၀၀၀

၅၀၀၀

- ၈၇၀

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 11: Những lượn sóng dồn

Đất

-T đất

Đất

Đất

b

Đất

Đất

Đất

-Đ Đất

Đất

-V Đất

Đất

Đất

Đất

-Đ Đất

Đất

Đất

Đất

Đất

Đ

-T ၁၅၈
၈၈ ၈၈

၈၈၈၈၈၈

၈၈၈

-၈၈၈

၈၈၈

-၈၈၈၈၈၈၈၈

၈၈၈

၈၈၈၈၈

၈၈၈

-၈၈၈၈၈၈၈၈

၈၈၈၈၈၈၈၈

၈၈

၈၈

.၈၈၈၈

၈၈၈၈

-၈၈၈၈၈

၈၈၈

-၈၈၈၈၈

၈၈

၈၈၈၈၈

၈၈၈

၈၈၈

၈၈၈

၈၈၈၈၈၈

၈၈

၈၈၈၈၈၈၈၈

၈၈

၈၈၈၈၈၈

၈၈၈၈

hỏi

, hỏi

hỏi

hỏi

, hỏi

-hỏi

hỏi

hỏi

hỏi

-hỏi

hỏi

hỏi

hỏi

hỏi

hỏi

hỏi

hỏi

hỏi

hỏi

hỏi

hỏi

hỏi

, hỏi

:

-hỏi

၆၁၁၁

၆၁၁၁

-၇၁၁

၆၁၁၁

-၇၁၁ ၆၁၁၁

၆၁၁၁

၆၁၁၁ ၆၁၁၁

၆၁၁၁

၆၁၁၁

၆၁၁၁

-၇၁၁

၆၁၁၁

၆၁၁၁

၆၁၁၁ ၆၁၁၁ ၆၁၁၁

၆၁၁၁

၆၁၁၁

၆၁၁၁

၆၁၁၁

၆၁၁၁

၆၁၁၁

၆၁၁၁

-၇၁၁

၅၅

-၅၅၅

၅၅၅

၅၅

၅၅၅

၅၅၅

-၅၅၅၅၅

၅၅

၅၅၅၅၅

၅၅

၅၅

-၅၅၅၅၅၅

၅၅

၅၅

၅၅၅

၅၅၅

-၅၅၅၅၅၅

၅၅၅၅၅

၅၅

၅၅၅၅၅၅

၅၅၅၅၅၅

၅၅၅၅၅၅

၅၅

-၅၅၅၅၅

၅၅

၅၅

-၅

၅၅

-၅၅၅

၅၅

Tà³h³h³

-h³h³h³h³

h³h³h³h³h³

h³ , h³

h³h³

-h³h³h³h³h³

h³h³h³h³h³

h³h³h³h³h³

Tà³h³

-h³h³h³h³

h³ , h³h³

h³h³

-h³h³h³

, h³h³h³

h³h³h³h³h³

h³h³

h³h³h³h³

h³h³

Tà³h³

-h³h³h³h³h³

h³h³h³h³h³

h³h³h³h³h³

h³h³h³h³

Tà³h³h³

-h³h³

h³h³h³

- វិស័យកសិកម្ម
កសិកម្មកសិកម្ម
កសិកម្មកសិកម្ម
កសិកម្ម

កសិកម្ម

- កសិកម្ម

កសិកម្ម

- កសិកម្ម

កសិកម្ម
កសិកម្ម

- កសិកម្ម
កសិកម្ម

កសិកម្ម
កសិកម្ម

កសិកម្ម

- កសិកម្ម , កសិកម្ម

កសិកម្ម

- កសិកម្ម

កសិកម្ម

- កសិកម្ម កសិកម្ម

កសិកម្ម កសិកម្ម

- កសិកម្ម

၅၅၅

၅၅၅

၅

-၅

T၅၅

-၅၅၅၅၅၅

၅၅၅၅၅၅၅၅

၅၅၅၅၅၅၅၅

၅

၅၅၅

၅၅၅

၅

-၅၅

.၅၅၅၅၅၅

၅၅၅၅၅၅၅၅

၅၅၅၅၅၅၅၅

၅၅၅၅၅၅

T၅၅

-၅၅၅၅၅၅

၅၅၅၅၅၅၅၅

၅၅

၅၅၅

၅၅၅

-၅၅၅၅၅၅၅

၅၅၅၅၅၅၅၅

၅၅၅

၅၅၅၅၅၅

၅၅၅၅

-T ၅၅၅၅၅၅၅

Tài

- Tài

g

Tài

- Tài

g

g

Tài

- Tài

g

g

g

g

g

Tài

- Tài

Tài

- Tài

Tài

- Tài

g

g

g

Tài

g

g

g

g

Tài

-အင်္ဂလိပ်စာ
အင်္ဂလိပ်စာ
အင်္ဂလိပ်စာ

အင်္ဂလိပ်စာ

-အင်္ဂလိပ်စာ
အင်္ဂလိပ်စာ

အင်္ဂလိပ်စာ

-အင်္ဂလိပ်စာ
အင်္ဂလိပ်စာ
အင်္ဂလိပ်စာ
အင်္ဂလိပ်စာ
အင်္ဂလိပ်စာ
အင်္ဂလိပ်စာ

အင်္ဂလိပ်စာ
အင်္ဂလိပ်စာ
အင်္ဂလိပ်စာ

-အင်္ဂလိပ်စာ
အင်္ဂလိပ်စာ
အင်္ဂလိပ်စာ
အင်္ဂလိပ်စာ
အင်္ဂလိပ်စာ

အင်္ဂလိပ်စာ
အင်္ဂလိပ်စာ
အင်္ဂလိပ်စာ

အင်္ဂလိပ်စာ
အင်္ဂလိပ်စာ

အင်္ဂလိပ်စာ

-အင်္ဂလိပ်စာ
အင်္ဂလိပ်စာ
အင်္ဂလိပ်စာ

အင်္ဂလိပ်စာ

-~~සමාජ~~

~~සමාජ~~
~~සමාජ~~

~~සමාජ~~
~~සමාජ~~

~~සමාජ~~ ~~සමාජ~~

~~සමාජ~~

-~~සමාජ~~ ~~සමාජ~~ ~~සමාජ~~

~~සමාජ~~ ~~සමාජ~~ ~~සමාජ~~
~~සමාජ~~ ~~සමාජ~~ ~~සමාජ~~
~~සමාජ~~ ~~සමාජ~~ ~~සමාජ~~
~~සමාජ~~ ~~සමාජ~~ ~~සමාජ~~

~~සමාජ~~

~~සමාජ~~
~~සමාජ~~

-~~සමාජ~~ ~~සමාජ~~
~~සමාජ~~ ~~සමාජ~~
~~සමාජ~~ ~~සමාජ~~

~~සමාජ~~

-~~සමාජ~~ ~~සමාජ~~
~~සමාජ~~ ~~සමාජ~~

~~සමාජ~~ ~~සමාජ~~

-~~සමාජ~~ ~~සමාජ~~ ~~සමාජ~~
~~සමාජ~~ ~~සමාජ~~ ~~සමාජ~~ ~~සමාජ~~
~~සමාජ~~ ~~සමාජ~~ ~~සමාජ~~ ~~සමාජ~~

၂၄၅၀၀၀

၈၈၈၈

-၈၅

၂၄၅၀၀၀

၈၈ ၈၈

-၈၈၈၈၈၈၈၈

၈၈၈၈၈၈၈၈

၈၈၈

၈၈၈

-၈၈၈၈၈၈၈၈

၈၈၈၈၈၈၈၈

၈၈၈၈၈၈၈၈

၈၈၈၈၈၈၈၈

၈၈၈၈

-၈၅

၂၄၅၀၀၀

၈၈၈၈၈၈၈၈

၈၈၈၈၈၈၈၈

၈၈၈၈

,၈၈၈၈

၈၈၈၈၈၈၈၈

:

-၈၈၈၈၈၈

၈၈ ၈၈

-၈၈၈၈၈၈၈၈

၈၈၈၈၈၈

၈၈၈၈၈၈၈၈

၈၈၈၈၈၈၈၈

၂၄၅

အိမ်

-အိမ်ထောင်

အိမ်ထောင်
အိမ်ထောင်
အိမ်

အိမ်

-အိမ်ထောင်

အိမ်ထောင်

အိမ်

အိမ်

-အိမ်ထောင်

အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်
အိမ်

,အိမ်

,အိမ်

အိမ်

-အိမ်ထောင်

အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်

,အိမ်

,အိမ်ထောင်

အိမ်ထောင်

၁၅၅
၁၆၀

၁၆၁

၁၆၂
၁၆၃

၁၆၄

၁၆၅
၁၆၆
၁၆၇
၁၆၈

၁၆၉

၁၇၀
၁၇၁

၁၇၂

၁၇၄

၁၇၆

၁၇၈

၁၈၀

၁၈၁
၁၈၂

၁၈၃
၁၈၄

၁၈၆

Phân tích
điểm

Tổng hợp
phân tích

Phân tích

-0.9

Tổng

-Phân tích
điểm

Phân

-Phân tích

Tổng

-Phân tích
phân tích

Phân tích

Phân tích
Phân tích
Phân tích

Phân tích
Phân tích
Phân tích
Phân

Phân tích
Phân

Phân

Phân

Đầu tiên
Vấn đề

Thứ hai

- Thứ ba

Thứ tư
Thứ năm

Thứ sáu
Thứ bảy

- Thứ tám
Thứ chín
Thứ mười
Thứ mười một
Thứ mười hai

.T. Thứ mười ba

Thứ mười bốn
Thứ mười lăm
Thứ mười sáu

Thứ mười bảy
Thứ mười tám
Thứ mười chín

Thứ hai mươi

- Thứ hai mươi một
Thứ hai mươi hai
Thứ hai mươi ba
Thứ hai mươi bốn

Thứ hai mươi lăm
Thứ hai mươi sáu
Thứ hai mươi bảy

- Thứ hai mươi tám
Thứ hai mươi chín
Thứ ba mươi
Thứ ba mươi một
Thứ ba mươi hai
Thứ ba mươi ba
Thứ ba mươi bốn
Thứ ba mươi lăm
Thứ ba mươi sáu
Thứ ba mươi bảy
Thứ ba mươi tám
Thứ ba mươi chín
Thứ tư mươi

ចង្កៀងប្រែប្រួល
ឡើង

ក្នុងការប្រែប្រួល
នៃស្ថានភាពសេដ្ឋកិច្ច
ប្រទេសកម្ពុជា
ក្នុងរយៈពេល
ចុងក្រោយ

ឆ្នាំ២០០៩

- ក្នុងការប្រែប្រួល
នៃស្ថានភាពសេដ្ឋកិច្ច
ប្រទេសកម្ពុជា
ក្នុងរយៈពេល
ចុងក្រោយ

ក្នុងការប្រែប្រួល
ឡើង

ឆ្នាំ២០០៩

- ក្នុងការប្រែប្រួល
នៃស្ថានភាពសេដ្ឋកិច្ច
ប្រទេសកម្ពុជា
ក្នុងរយៈពេល
ចុងក្រោយ

ឆ្នាំ២០០៩

- ក្នុងការប្រែប្រួល
នៃស្ថានភាពសេដ្ឋកិច្ច
ប្រទេសកម្ពុជា
ក្នុងរយៈពេល
ចុងក្រោយ

,តាម ,នា

ប្រែប្រួល

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 12: Mộng ước không thành

Đến đây
Đến đây

Đến đây

- Đến đây

Đến đây

- Đến đây

Đến đây

- Đến đây

Đến đây
Đến đây

Đến đây

Đến đây

Đến đây

- Đến đây

Đến đây

Đến đây

Đến đây

Đến đây

Đến đây

- Đến đây

Đến đây

Đến đây

Đến đây

, là

~~phần~~

~~thời~~

~~phần~~

~~thời~~

~~phần~~ ~~thời~~

~~thời~~

~~thời~~

~~phần~~

~~phần~~ ~~thời~~

~~phần~~

~~đ~~

~~phần~~ ~~thời~~

~~phần~~ ~~thời~~

~~phần~~ ~~thời~~

~~phần~~

~~đ~~

.T ~~phần~~

~~phần~~ ~~thời~~

~~phần~~

~~thời~~

~~thời~~

~~phần~~

~~đ~~

ក្នុង
អង្គប្រជុំ
ក

យក

ក្នុង
ប្រជុំ

y

ក្នុង

ក្នុង

-ក្នុង

ក្នុង
ក្នុង
ក្នុង
ក្នុង
ក្នុង
ក្នុង
ក្នុង

at

ក្នុង

យក

-ក្នុង

ក្នុង
ក្នុង
ក្នុង

ក្នុង

-ក្នុង

ក្នុង

ក្នុង
ក្នុង
ក្នុង

ក្នុង

ក្នុង

ក្នុង

.

အသံထွက်မှု
အသံထွက်မှု

အသံထွက်မှု
အသံထွက်မှု

အသံထွက်မှု

အသံထွက်မှု
အသံထွက်မှု
အသံထွက်မှု

အသံထွက်မှု

y

အသံထွက်မှု
အသံထွက်မှု
အသံထွက်မှု
အသံထွက်မှု

အသံထွက်မှု

အသံထွက်မှု

အသံထွက်မှု
အသံထွက်မှု

အသံထွက်မှု
အသံထွက်မှု

အသံထွက်မှု
အသံထွက်မှု

အသံထွက်မှု
အသံထွက်မှု

အသံထွက်မှု
အသံထွက်မှု
အသံထွက်မှု
အသံထွက်မှု

အသံထွက်မှု
အသံထွက်မှု

အသံထွက်မှု
အသံထွက်မှု

အသံထွက်မှု

အသံထွက်မှု

សំណុំ
សំណុំ
សំណុំ

, ឆ្នាំ

២

y

សំណុំ
សំណុំ

, ឆ្នាំ

សំណុំ

សំណុំ

ប

សំណុំ

- សំណុំ

សំណុំ
សំណុំ

, ឆ្នាំ

ឆ្នាំ

សំណុំ

សំណុំ

ឆ្នាំ

សំណុំ

សំណុំ

à

សំណុំ

ឆ្នាំ

សំណុំ

សំណុំ

ឆ្នាំ

ឆ្នាំ

សំណុំ

ឆ្នាំ

សំណុំ

សំណុំ

đi
đi

đi

đi
đi
đi

đi

đi

đi
đi
đi

đi

đi

đi

đi

đi

đi
đi
đi

y

đi
đi

đi
đi

đi

đi
đi

đi

-**oĩV**
oĩV

oĩV

ĩV **oĩV**

ĩV

-**T** **oĩV**
oĩV
oĩV
oĩV
oĩV
oĩV

ĩV **oĩV**
oĩV
oĩV

T **oĩV**

oĩV
oĩV

oĩV

ĩV **oĩV**

-**oĩV**

oĩV

-**oĩV**
oĩV
oĩV

ĩV **oĩV**

-**oĩV**
oĩV

វិញ្ញាណក្ខណៈ
វិញ្ញាណ

វិញ្ញាណក្ខណៈ
វិញ្ញាណ

វិញ្ញាណក្ខណៈ

វិញ្ញាណក្ខណៈ
វិញ្ញាណក្ខណៈ
វិញ្ញាណ

វិញ្ញាណក្ខណៈ
វិញ្ញាណក្ខណៈ
វិញ្ញាណ

វិញ្ញាណក្ខណៈ
វិញ្ញាណ

វិញ្ញាណ

វិញ្ញាណក្ខណៈ
វិញ្ញាណក្ខណៈ
វិញ្ញាណ

វិញ្ញាណក្ខណៈ
វិញ្ញាណក្ខណៈ
វិញ្ញាណ

វិញ្ញាណក្ខណៈ
វិញ្ញាណ

វិញ្ញាណក្ខណៈ
វិញ្ញាណក្ខណៈ

វិញ្ញាណក្ខណៈ

វិញ្ញាណក្ខណៈ
វិញ្ញាណក្ខណៈ

Đến 12h

Đến 12h

Đến 12h

Đến

Đến

Đến

Đến 12h

Đến

Đến 12h

Đến 12h

Đến 12h

Đến

Đến 12h

Đến 12h

Đến 12h

Đến

Đến 12h

Đến 12h

Đến 12h

Đến 12h

Đến 12h

Đến 12h

Đến 12h

Đến 12h

Đến 12h

Đến 12h

Đến

Đến

đồng
tên

-Ningbo

[illegible]

~~SECRET~~

ආර්ථිකය, සෞඛ්‍යය, සහ ස්ත්‍රී භාග්‍යය

~~SECRET~~

Wangren

Introduction

ĐIỀU

၁၀၀၀
 ၁၀၀၀၀
 ၁၀၀၀၀၀
 ၁၀၀၀၀၀၀

白

~~hàg hāg hāg hāg~~
hāg hāg hāg

Đã được
đăng tải

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့

Ngũgĩ
Kũgũ

— 齋 齋 齋

Minister of Education
Đã có mặt

ĐIỂM ĐÓNG

УНИВЕРСИТЕТ

Реклама

၆၆၆၆၆၆၆၆
၆၆၆၆၆၆၆၆
၆၆၆၆
၆၆၆၆၆၆၆၆

ỔNG ĐỊNH

ĐỀ THI
THI

~~Math~~

တရားရုံး

ထိုအခါ

| Year | Weight |
|------|--------|
| 1990 | 100 |
| 1991 | 100 |
| 1992 | 100 |
| 1993 | 100 |
| 1994 | 100 |
| 1995 | 100 |
| 1996 | 100 |
| 1997 | 100 |
| 1998 | 100 |
| 1999 | 100 |
| 2000 | 100 |
| 2001 | 100 |
| 2002 | 100 |
| 2003 | 100 |
| 2004 | 100 |
| 2005 | 100 |
| 2006 | 100 |
| 2007 | 100 |
| 2008 | 100 |
| 2009 | 100 |
| 2010 | 100 |
| 2011 | 100 |
| 2012 | 100 |
| 2013 | 100 |
| 2014 | 100 |
| 2015 | 100 |
| 2016 | 100 |
| 2017 | 100 |
| 2018 | 100 |
| 2019 | 100 |
| 2020 | 100 |
| 2021 | 100 |
| 2022 | 100 |
| 2023 | 100 |
| 2024 | 100 |
| 2025 | 100 |
| 2026 | 100 |
| 2027 | 100 |
| 2028 | 100 |
| 2029 | 100 |
| 2030 | 100 |
| 2031 | 100 |
| 2032 | 100 |
| 2033 | 100 |
| 2034 | 100 |
| 2035 | 100 |
| 2036 | 100 |
| 2037 | 100 |
| 2038 | 100 |
| 2039 | 100 |
| 2040 | 100 |
| 2041 | 100 |
| 2042 | 100 |
| 2043 | 100 |
| 2044 | 100 |
| 2045 | 100 |
| 2046 | 100 |
| 2047 | 100 |
| 2048 | 100 |
| 2049 | 100 |
| 2050 | 100 |
| 2051 | 100 |
| 2052 | 100 |
| 2053 | 100 |
| 2054 | 100 |
| 2055 | 100 |
| 2056 | 100 |
| 2057 | 100 |
| 2058 | 100 |
| 2059 | 100 |
| 2060 | 100 |
| 2061 | 100 |
| 2062 | 100 |
| 2063 | 100 |
| 2064 | 100 |
| 2065 | 100 |
| 2066 | 100 |
| 2067 | 100 |
| 2068 | 100 |
| 2069 | 100 |
| 2070 | 100 |
| 2071 | 100 |
| 2072 | 100 |
| 2073 | 100 |
| 2074 | 100 |
| 2075 | 100 |
| 2076 | 100 |
| 2077 | 100 |
| 2078 | 100 |
| 2079 | 100 |
| 2080 | 100 |
| 2081 | 100 |
| 2082 | 100 |
| 2083 | 100 |
| 2084 | 100 |
| 2085 | 100 |
| 2086 | 100 |
| 2087 | 100 |
| 2088 | 100 |
| 2089 | 100 |
| 2090 | 100 |
| 2091 | 100 |
| 2092 | 100 |
| 2093 | 100 |
| 2094 | 100 |
| 2095 | 100 |
| 2096 | 100 |
| 2097 | 100 |
| 2098 | 100 |
| 2099 | 100 |
| 2100 | 100 |

Đ

Tên người gửi
Số người nhận
Số người nhận

Công ty Cổ phần
Đầu tư và Phát triển Bất động sản

đồng hành
đồng hành
đồng hành
đồng hành

đồng hành
đồng hành

đồng hành
đồng hành
đồng hành, đồng hành
đồng hành

đồng hành, đồng hành
đồng hành, đồng hành
đồng hành
đồng hành

đồng hành đồng hành

đồng hành

đồng hành đồng hành
đồng hành

đồng hành

đồng hành
đồng hành

đồng hành
đồng hành

đồng hành đồng hành
đồng hành

đồng hành đồng hành

-~~động từ~~
~~động từ~~
~~động từ~~

động

động

-~~động~~

động

hỏi, ăn, ăn
~~động từ~~
~~động từ~~
~~động từ~~
~~động từ~~
~~động từ~~
~~động từ~~

động
~~động~~
~~động~~

,~~động~~

y

động

động
động
động
động
động

Từ
động

,~~động~~

-~~động~~
~~động~~

động

động

-~~động~~

động

Từ

,~~động~~

-~~động~~
~~động~~

ឡើយ
ឡើយ
ឡើយ
ឡើយ
ឡើយ
ឡើយ
ឡើយ

ឡើយ

ឡើយ

ឡើយ

ឡើយ
ឡើយ

ឡើយ

ឡើយ
ឡើយ

ឡើយ

ឡើយ

ឡើយ

ឡើយ

ឡើយ
ឡើយ
ឡើយ
ឡើយ
ឡើយ

ឡើយ

ឡើយ
ឡើយ
ឡើយ
ឡើយ
ឡើយ
ឡើយ

ឡើយ

ឡើយ

ក្រុមប្រឹក្សាភិបាល
ស្ថាប័ន ឯកជន

ស្ថាប័ន

- ក្រុមប្រឹក្សាភិបាល, ក្រុមប្រឹក្សា
នាយក, សមាជិកក្រុមប្រឹក្សា
នាយក

ក្រុមប្រឹក្សាភិបាល

- សមាជិក

ស្ថាប័ន

- ក្រុមប្រឹក្សាភិបាល
ក្រុមប្រឹក្សាភិបាល

ស្ថាប័ន ឯកជន

- ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល

- ក្រុមប្រឹក្សាភិបាល
ក្រុមប្រឹក្សាភិបាល
ក្រុមប្រឹក្សាភិបាល
ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល

- ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល

- ក្រុមប្រឹក្សាភិបាល

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 13: Mãnh lực kim tiền

金銀錢

金銀

金銀

金

金

金銀錢

金銀錢

金銀錢

金

金

金銀錢

金銀錢

金

金銀錢

金銀錢

金銀錢

金銀錢

金銀錢

金銀錢

金銀錢

金

金

-~~អ្នកប្រឹក្សា~~

០

Tà~~ង~~ង

-T ឡាង

.ឡាង

ឡាងឡាង

ឡាងឡាង

ឡាង

,ឡាង

ឡាង

ឡាង

-ឡាងឡាង/

ឡាង

Tà~~ង~~ង

-ឡាងឡាង

ឡាង/

ឡាង

Tà~~ង~~ង

-ឡាងឡាង

ឡាងឡាង

ឡាងឡាង

ឡាងឡាង

ឡាង

ឡាង

-ឡាងឡាង

Tà~~ង~~ង

-ឡាង

အိမ်

-အိမ်

အိမ်

-အိမ်

အိမ်

အိမ်

-အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

-အိမ်

အိမ်

အိမ်

-အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

-အိမ်

အိမ်

၃

၁၁၁၁

-၁၁၁၁၁၁၁၁

၅

Tà ၁၁၁၁

-၁၁၁၁၁

၁၁၁

-၁၁၁၁၁၁၁၁

၁၁၁၁၁၁၁၁

Tà ၁၁၁၁

-၁

၁၁၁

-၁၁၁၁၁၁၁၁

၁၁၁၁၁၁၁၁

Tà ၁၁၁၁

-၁၁၁၁၁၁၁၁

၁၁၁၁၁၁၁၁

၁၁၁၁

-၁၁၁၁၁၁၁၁

၁၁၁၁၁၁၁၁၁

၁၁၁၁၁၁၁

၁၁၁၁

- ក្រុមប្រឹក្សា

ក្រុម

- ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុម

- ក្រុមប្រឹក្សា

ក្រុម

- ក្រុម

ក្រុមប្រឹក្សា

- ក្រុម

ក្រុម

- ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

- ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

khôg

-khôg

Tàkhôg

-khôg

khôg

-khôg

khôg

a

khôg

khôg

khôg

khôg

khôg

khôg

khôg

-khôg

khôg

khôg

khôg

khôg

khôg

khôg

-khôg

khôg

khôg

Tàkhôg

-khôg

khôg

khôg

khôg

khôg

khôg

- ក្រុមហ៊ុន
ក្រុមហ៊ុន
ក្រុមហ៊ុន

ក្រុមហ៊ុន

- ក្រុមហ៊ុន

ក្រុមហ៊ុន

ក្រុមហ៊ុន
ក្រុមហ៊ុន

ក្រុមហ៊ុន
ក្រុមហ៊ុន
ក្រុមហ៊ុន
ក្រុមហ៊ុន

ក្រុមហ៊ុន

ក្រុមហ៊ុន
ក្រុមហ៊ុន

ក្រុមហ៊ុន

ក្រុមហ៊ុន
ក្រុមហ៊ុន

ក្រុមហ៊ុន

ក្រុមហ៊ុន

ក្រុមហ៊ុន
ក្រុមហ៊ុន

ក្រុមហ៊ុន

ក្រុមហ៊ុន
ក្រុមហ៊ុន

ក្រុមហ៊ុន

ក្រុមហ៊ុន

ក្រុមហ៊ុន
ក្រុមហ៊ុន

ក្រុមហ៊ុន

àààààààààà
àààààààààà
àààààààààà

àààààààààà
àààààààààà

Tàààààààààà

-àààààààààà
àààààààààà
àààààààààà

àà/ àààààààààà

-àààààààààà

Tàààààààààà

-àààààààààà

àààààààààà

-àààààààààà

Tàààààààààà

-àààààààààà

àààààààààà

-T àààààààààà

Tàààààààààà

-àààààààààà

àààààààààà

-~~អង្គប្រជុំ~~
ផ្គុំ

~~ស្រុក~~

Tàlàng

-~~ក្រុមប្រឹក្សា~~
~~ក្រុមប្រឹក្សា~~
~~ក្រុមប្រឹក្សា~~
~~ក្រុមប្រឹក្សា~~

~~ស្រុក~~

-~~ក្រុម~~

Tàlàng

-~~ស្រុក~~

~~ស្រុក~~

-~~ក្រុមប្រឹក្សា~~
~~ក្រុមប្រឹក្សា~~
~~ក្រុមប្រឹក្សា~~

~~ក្រុមប្រឹក្សា~~
១

Tàlàng

-~~ក្រុមប្រឹក្សា~~
~~ក្រុមប្រឹក្សា~~

~~ស្រុក~~

-~~ក្រុមប្រឹក្សា~~
~~ក្រុមប្រឹក្សា~~

ស្រុក

အိတ်ကုတ်လုပ်
ပျံ့အိတ်

တံဆိပ်

-အိတ်ကုတ်

အိတ်

-အိတ်

တံဆိပ်

-တံဆိပ်

အိတ်

-အိတ်

တံဆိပ်, အိတ်
အိတ်

တံဆိပ်

-အိတ်

အိတ်

-အိတ်

တံဆိပ်

-အိတ်

အိတ်

-အိတ်

အိတ်

-~~đ~~

Tổ chức

ở

-~~đ~~

ở

ở

ở

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 14: Tránh đầu khởi số

Tên

-

hàng
gần

đ

Vũ

Ấp

-

Ấp

Ấp

hàng

,

-

Ấp

Tên

-

Ấp

-T

đ

Tên

-

ក្រុង

-ក្រុងបាត់ដំបង

ក្រុង

-ក្រុង

ក្រុង

ក្រុង

-ក្រុង

ក្រុង

-ក្រុងបាត់ដំបង

ក្រុងបាត់ដំបង

ក្រុងបាត់ដំបង

ក្រុងបាត់ដំបង

ក្រុងបាត់ដំបង

ក្រុង

ក្រុង

-ក្រុងបាត់ដំបង

ក្រុង

-ក្រុងបាត់ដំបង

ក្រុង, ក្រុង

ក្រុង

ក្រុង

-ក្រុងបាត់ដំបង

ក្រុង

-~~၅၅၆~~

T~~၅၅၆~~

-~~၅၅၆~~

၅၅၆

-~~၅၅၆~~

၅၅၆

၅၅၆

၅၅၆

၅၅၆

၅၅၆

T~~၅၅၆~~

-~~၅၅၆~~

၅၅၆

-~~၅၅၆~~

၅၅၆

၅၅၆

၅၅၆

၅၅၆

, ၅၅၆

၅၅၆

-~~၅၅၆~~

၅၅၆

၅၅၆

၅၅၆

-~~၅၅၆~~

၅၅၆

၅၅၆

Tà^hng

-^hng^hng^hng^h
ng^hng^hng^h

ng^hng^h

-^hng^hng^hng^h
ng^hng^h

ng^hng^hng^hng^h
ng^hng^h

T^hng^hng^hng^hng^hng^hng^hng^h
ng^hng^h

ng^hng^hng^hng^hng^hng^hng^h
ng^hng^h

ng^hng^hng^hng^hng^hng^hng^h
ng^hng^h

ng^hng^h

ng^hng^h

-^hng^hng^h

Tà^hng

-T^hng^hng^hng^hng^hng^hng^hng^h
ng^hng^h

ng^hng^hng^hng^hng^hng^hng^h
ng^hng^h

T^hng^hng^hng^hng^hng^hng^hng^h
Tà^hng

Tà^hng

ក្នុងក្រុង
ស្រុក

ខែ

ឆ្នាំ
ស្រុក

ខែ

ស្រុក

ក្នុងក្រុង
ស្រុក
ស្រុក

ខែ

ឆ្នាំ
ស្រុក

ខែ

ស្រុក

ក្នុងក្រុង
ស្រុក
ក្នុងក្រុង
ស្រុក

ក្នុងក្រុង
ស្រុក
ស្រុក

ក្នុងក្រុង
ស្រុក
ស្រុក

ខែ

ក្នុងក្រុង
ស្រុក

ក្នុងក្រុង
ស្រុក
ស្រុក

ខែ

ក្នុងក្រុង
ស្រុក

đang, anh em

đây, chúng ta
đang

đang, anh em

đang

đang, anh em

đang

đang

đang

đang, anh em

Tên của anh em

anh em, anh em

đang

đang

, anh em, anh em

đang

, đang

đang

đang, anh em

đang, anh em

đang, anh em

đang, anh em

đang

đang, anh em

đang, anh em

đang

đang

đang

đang, anh em

អ្នកប្រឹក្សា
អ្នកប្រឹក្សា

អ្នកប្រឹក្សា
អ្នកប្រឹក្សា

អ្នកប្រឹក្សា
អ្នកប្រឹក្សា

អ្នកប្រឹក្សា
អ្នកប្រឹក្សា
អ្នកប្រឹក្សា
អ្នកប្រឹក្សា
អ្នកប្រឹក្សា

អ្នកប្រឹក្សា
អ្នកប្រឹក្សា

អ្នកប្រឹក្សា

អ្នកប្រឹក្សា
អ្នកប្រឹក្សា

អ្នកប្រឹក្សា
អ្នកប្រឹក្សា
អ្នកប្រឹក្សា

អ្នកប្រឹក្សា
អ្នកប្រឹក្សា

អ្នកប្រឹក្សា
អ្នកប្រឹក្សា

អ្នកប្រឹក្សា
អ្នកប្រឹក្សា

đây là một
điều đáng

đáng chú ý
đáng chú ý
đáng

đáng chú ý
đáng chú ý
đáng

đáng chú ý
đáng chú ý
đáng chú ý
đáng

đáng chú ý
đáng chú ý
đáng chú ý
đáng chú ý
đáng

đáng chú ý
đáng chú ý

đáng chú ý
đáng chú ý

đáng chú ý

đáng chú ý
đáng chú ý

đáng chú ý
đáng chú ý

đáng chú ý

đáng

đáng

đáng

đáng

Nhà nghiên cứu
đầu tiên

Đầu tiên
đầu tiên

Tên nhà nghiên cứu

Nhà nghiên cứu
đầu tiên
đầu tiên

Nhà nghiên cứu

Nhà nghiên cứu
đầu tiên
đầu tiên
đầu tiên

Đầu tiên
đầu tiên

Tên nhà nghiên cứu
đầu tiên

Nhà nghiên cứu
đầu tiên
đầu tiên

Nhà nghiên cứu
đầu tiên
đầu tiên

Nhà nghiên cứu
đầu tiên
đầu tiên

Đi tìm người
đang bị mất
h

Hàng
gửi hàng
đến

Đang

Đang
đang
đang
hàng

Đang
đang
đang

Đang

Đang

-T 20

Đang

-Đang
đang
đang
đang
đang

,đang

T 20

-Đang
đang

Đang

-~~အရှေ့တိုင်း~~
~~ပုဂံ~~

ကော အံ

မြောက်ပိုင်း
ပုဂံ

မြောက်

ပုဂံ

-~~ပုဂံ~~

မြောက်

-~~ပုဂံ~~

မြောက်

-~~ပုဂံ~~
ပုဂံ
ပုဂံ
ပုဂံ
ပုဂံ

ပုဂံ , ပုဂံ
ပုဂံ

ပုဂံ

-~~ပုဂံ~~
ပုဂံ

ပုဂံ

မြောက်

-~~ပုဂံ~~
ပုဂံ
ပုဂံ
ပုဂံ

၂၈၆

-၁၃၃၇

၁၃၃၇

၆

၁၃၃၇

၁၃၃၇

၁၃၃၇

-၁၃၃၇

၁၃၃၇

၁၃၃၇

, ၁၃၃၇

၁၃၃၇

-၁၃၃၇

၁၃၃၇

၁၃၃၇

-၁၃၃၇

၁၃၃၇

, ၁၃၃၇

၁၃၃၇

-၁၃၃၇

၁၃၃၇

၁၃၃၇

၁၃၃၇

-၁၃၃၇

၁၃၃၇

၁၃၃၇

၁၃၃၇

၁၃၃၇

-၁၃၃၇

၁၃၃၇

-**đi** đi
đi đi

đi đi

đi

-**đi** đi
đi đi

đi đi

đi

-**đi** đi

đi

-**đi** đi

đi đi
đi đi

đi

đi

đi đi
đi đi
đi

đi đi
đi

đi
đi

đi

đi

-**đi**
đi

đi

đi

đi

đi

đi

-NĐ

Đã

-NĐ

Đã

-Đã

Đã

-Đã

Đã

Đã

-Đã

Đã

-Đã

Đã

Đã

Đã

Đã

-T

Đã

Đã

Đã

Đã

Đã

-Đã

khí

-khí

khí

khí

khí

khí

-khí

khí

-khí

khí

khí

khí

khí

-khí

khí

-khí

khí

khí

khí

-khí

khí

khí

khí

khí

-T khí

khí

khí

khí

khí

khí

khí

khí

-~~hàng~~ ~~đầu~~ ~~đầu~~
hàng

hàng

-~~hàng~~ ~~đầu~~ ~~đầu~~

hàng ~~đầu~~ ~~đầu~~

đầu

đầu

đầu

đầu ~~đầu~~ ~~đầu~~

đầu ~~đầu~~ ~~đầu~~

đầu ~~đầu~~ ~~đầu~~

đầu ~~đầu~~ ~~đầu~~

đầu ~~đầu~~ ~~đầu~~

đầu ~~đầu~~ ~~đầu~~

đầu ~~đầu~~ ~~đầu~~

đầu

đầu ~~đầu~~ ~~đầu~~

đầu

đầu

đầu

đầu ~~đầu~~ ~~đầu~~

đầu

đầu ~~đầu~~ ~~đầu~~

đầu

đầu ~~đầu~~ ~~đầu~~

đầu ~~đầu~~ ~~đầu~~

đầu

đầu

đầu

đầu

đầu

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

၀၁၀၅/၀၁၀၆
၁၅/၀၁/၀၆

၀၁၀၆

-၀၁၀၆

၀၁၀၆

-T ၀၁၀၆
၀၁၀၆

၀၁၀၆

-T ၀၁၀၆
၀၁၀၆
၀၁၀၆
၀၁၀၆
၀၁၀၆
၀၁၀၆

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 15: Âm hồn bất tán

Đất Giang

-Đất Giang

Đất Giang

Đất Giang

Đất

Đất

-Đất Giang

Đất Giang

Đất Giang

Đất

Đất Giang

Đất Giang

Đất Giang

Đất

Đất Giang

Đất Giang

,Đ

-Đất Giang

Đất Giang

Đất Giang

-Đất Giang

Đất Giang

Đất

- ၅၅၅၅၅၅၅၅
၅၅၅၅၅၅၅၅
၅၅၅၅၅၅၅၅

၅၅၅၅၅

၅၅၅၅

- ၅၅၅၅၅၅

၅၅၅၅၅၅၅၅
၅၅

T၅၅၅၅၅၅၅၅

၅၅၅၅၅၅၅၅
၅၅၅၅၅၅၅၅
၅၅၅၅၅၅

၅၅၅၅

၅၅

- ၅၅၅၅၅

၅၅၅၅၅

- T ၅၅၅

၅၅၅

၅၅၅၅

- ၅၅၅၅၅၅
၅၅၅၅၅၅

၅၅၅

၅၅၅၅

- ၅၅၅၅၅၅
၅၅၅၅၅၅၅၅

၅၅၅

ចង់ដឹងអ្វីទៀត
ស្រាប់តែប្រាប់
ប្រាប់អ្នកដទៃ
ប្រាប់អ្នកដទៃ
ស្រាប់តែប្រាប់
ស្រាប់តែប្រាប់
ប្រាប់

ស្រាប់តែ

-ដឹង

ស្រាប់តែ

-ស្រាប់តែប្រាប់
ដឹង ដឹងអ្វីទៀត
ស្រាប់តែប្រាប់
ប្រាប់

ស្រាប់តែប្រាប់
ស្រាប់តែប្រាប់

-ស្រាប់តែ

ស្រាប់តែ

-ស្រាប់តែប្រាប់
ស្រាប់តែប្រាប់

ស្រាប់តែ

-ស្រាប់តែប្រាប់
ស្រាប់តែប្រាប់

ស្រាប់តែ

-ស្រាប់តែ
ស្រាប់តែប្រាប់

ស្រាប់តែ

ស្រាប់តែ

gười
đang
đang
đang
đang
đang
đang
đang
đang

đang

đang

đang

đang

đang

đang

đang

đang

đang

đang

đang

đang

đang

đang

đang

đang

đang

đang

đang

đang

đang

đang

-~~အိမ်~~

၂၀၁၈
၂၀၁၉
၇

၂၀၁၈
၂၀၁၉

၂၀၁၈
၂၀၁၉

၂၀၁၈
၂၀၁၉

၂၀၁၈

-၁၈ ၂၀၁၈

၂၀၁၈
၂၀၁၉

၂၀၁၈

-၂၀၁၈
၂၀၁၉

၂၀၁၈

-၂၀၁၈
၂၀၁၉

၂၀၁၈

၂၀၁၈

-၂၀၁၈
၂၀၁၉
၂၀၁၈

၂၀၁၈

၂၀၁၈

၂၀၁၈

-အိပ်မက်မြင်

ဝမ်းနည်းစရာ
ပိုမိုပျက်စီး
ဆွမ်းပွဲအိပ်မက်
ပျောက်ဆုံးသွား
မို့

.၇

မိမိတို့အား

ဝမ်းနည်း
ပျက်စီးမှု
မိမိတို့အား
မိမိတို့အား
မိမိတို့အား
မိမိတို့အား

ဝမ်းနည်း

အိပ်မက်

-အိပ်

အိပ်

အိပ်

-အိပ်

အိပ်

အိပ်မက်

အိပ်

အိပ်မက်

အိပ်မက်
အိပ်မက်
အိပ်မက်
အိပ်မက်
အိပ်မက်
အိပ်မက်
အိပ်မက်
အိပ်မက်
အိပ်မက်
အိပ်မက်
အိပ်မက်

အိပ်မက်

အိပ်

အိပ်

အိပ်မက်

အိပ်မက်

- ចំណុចទី១៖
ប្រធាន

ស្រី

- ចំណុចទី២៖
ស្រី

នា ឆ្នាំ

- ចំណុចទី៣៖
នា ឆ្នាំ
ស្រី

ស្រី

- ចំណុចទី៤៖

នា ឆ្នាំ

- ចំណុចទី៥៖

ស្រី

- ៨

ចំណុចទី៦៖
នា

ស្រី

នា , ចំណុចទី៧៖
ចំណុចទី៨៖
ស្រី

ចំណុចទី៩៖
ចំណុចទី១០៖
ចំណុចទី១១៖

ស្រី

-T ၁၀၀၀၀၀၀၀
၀၀၀၀၀၀၀၀၀
၀

၈၀ ၀

-၈၀၀၀၀၀၀၀
၀၀၀၀၀

၈၀၀၀၀၀

၈၀၀၀၀၀၀၀
၀

၈၀၀၀၀၀၀၀
၀၀၀၀ ၀၀၀၀ ၀၀၀၀

၈၀၀ ၀၀၀၀ ၀၀၀၀
၀၀၀၀၀၀၀၀

၈၀၀၀၀၀၀၀
၀၀၀၀၀၀၀၀
၀၀၀၀၀၀၀

၈၀၀၀၀၀
၀/ ၀၀၀၀၀၀၀

၈၀၀၀၀

၀

-၀၀၀၀ ၀၀၀၀၀
၀၀၀၀ ၀၀၀၀

၈၀ ၀၀၀

-၀၀၀

၀၀၀

-T auaun

auaun
auaun

auaun
auaun

-auaun

auaun

auaun

auaun

-auaun
auaun
auaun

auaun

-auaun
auaun
auaun

auaun

auaun

-auaun
auaun
auaun
auaun

, auaun

auaun

-auaun
auaun
auaun

auaun

မိမိတို့အား
ပေးအပ်

မိမိတို့အား
ပေးအပ်

မိမိတို့အား
ပေးအပ်

မိမိတို့အား
ပေးအပ်

မိမိတို့အား
ပေးအပ်

မိမိတို့အား
ပေးအပ်

မိမိတို့အား
ပေးအပ်

မိမိတို့အား
ပေးအပ်

မိမိတို့အား
ပေးအပ်

မိမိတို့အား
ပေးအပ်

မိမိတို့အား
ပေးအပ်

မိမိတို့အား
ပေးအပ်

မိမိတို့အား
ပေးအပ်

11/11/19

11/11/19

11/11/19

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 16: Chưa nắm được gì

Đến đây, tôi
đã thấy rõ
vấn đề của
kẻ thù.

, tôi

Đến đây, tôi
đã thấy rõ

Đến đây, tôi
đã thấy rõ

Đến đây, tôi
đã thấy rõ
vấn đề của

Đến đây,

Đến đây,

Đến đây, tôi
đã thấy rõ

Đến đây, tôi
đã thấy rõ

, tôi

Đến đây,

Đến đây, tôi
đã thấy rõ

Đến nay, các địa
phương đã

Đến nay, các địa
phương đã

Đến nay, các địa
phương đã

Đến nay, các địa
phương đã

Đến nay, các địa
phương đã

Đến nay, các địa
phương đã

Đến nay, các địa
phương đã

Đến nay, các địa
phương đã

Đến nay, các địa
phương đã

Đến nay, các địa
phương đã

Đến nay, các địa
phương đã

Đến nay, các địa
phương đã

အထွေထွေ

၂၀၁၈
အထွေထွေ

၂၀၁၈
အထွေထွေ

၂၀၁၈
အထွေထွေ

၂၀၁၈
အထွေထွေ

၂၀၁၈
အထွေထွေ

၂၀၁၈
အထွေထွေ

၂၀၁၈
အထွေထွေ

၂၀၁၈
အထွေထွေ

၂၀၁၈
အထွေထွေ

၂၀၁၈
အထွေထွေ

၂၀၁၈
အထွေထွေ

၂၀၁၈
အထွေထွေ

၂၀၁၈
အထွေထွေ

၂၀၁၈
အထွေထွေ

ឆ្នាំ២០០៦

-ស្តីពី

ក្រសួង

ស្ថាប័នស្រុក

ឬក៏

ស្ថាប័នស្រុក

ស្ថាប័នស្រុក

ស្ថាប័ន

-ស្ថាប័នស្រុក

ស្ថាប័នស្រុក

ឬ

ស្ថាប័ន

-ស្ថាប័នស្រុក

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

-ស្ថាប័នស្រុក

ស្ថាប័នស្រុក

ស្ថាប័នស្រុក

ស្ថាប័នស្រុក

ស្ថាប័នស្រុក

ស្ថាប័នស្រុក

ស្ថាប័នស្រុក

ស្ថាប័នស្រុក

ស្ថាប័នស្រុក

វិស័យសេវា
សេវាសាងសង់

សេវាសាងសង់

សេវាសាងសង់

-សេវាសាងសង់

សេវាសាងសង់

សេវាសាងសង់

-T សេវាសាងសង់, សេវាសាងសង់
សេវាសាងសង់
សេវាសាងសង់

សេវាសាងសង់

សេវាសាងសង់

-សេវាសាងសង់
សេវាសាងសង់
សេវាសាងសង់
សេវាសាងសង់

សេវាសាងសង់

សេវាសាងសង់

-សេវាសាងសង់

សេវាសាងសង់

សេវាសាងសង់

-សេវាសាងសង់
សេវាសាងសង់

ក្រុមប្រឹក្សា
ស្ថាប័ន

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា
ក្រុមប្រឹក្សា
ស្ថាប័ន
ស្ថាប័ន

ក្រុម

ក្រុម
ក្រុមប្រឹក្សា

, ក្រុម

ក្រុម

ក្រុម

- ក្រុមប្រឹក្សា
ក្រុមប្រឹក្សា
ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

- ក្រុម

ក្រុម

- ក្រុម

ក្រុម

- ក្រុមប្រឹក្សា
ក្រុមប្រឹក្សា
ក្រុមប្រឹក្សា

អ័រ

-អ័រអ័រអ័រ

អ័រ

អ័រអ័រ

អ័រអ័រ

អ័រអ័រអ័រ

អ័រ

អ័រ

-អ័រអ័រអ័រ

អ័រអ័រអ័រ

អ័រ

អ័រ

-អ័រ

អ័រ

អ័រ

អ័រ

-អ័រអ័រអ័រ

អ័រអ័រអ័រ

អ័រអ័រអ័រ

អ័រអ័រអ័រ

អ័រ

អ័រអ័រអ័រ

-អ័រ

អ័រអ័រអ័រ

អ័រអ័រអ័រ

អ័រអ័រអ័រ

អ័រ

អ័រ

អ័រ

မိမိတို့အတွက်
မိမိတို့

မိမိတို့

-မိမိတို့

မိမိတို့

မိမိတို့

-မိမိတို့

မိမိတို့

-မိမိတို့

မိမိတို့

-မိမိတို့

မိမိတို့အတွက်
မိမိတို့

မိမိတို့အတွက်
မိမိတို့

-မိမိတို့အတွက်
မိမိတို့အတွက်
မိမိတို့အတွက်
မိမိတို့အတွက်

မိမိတို့

-T မိမိတို့အတွက်

မိမိတို့

- ចង្កូរក្របីដើម
ក្របីដើម
ដើម

ក្របី

- ក្របីដើម
ក្របីដើម
ក្របីដើម
ក្របីដើម
ក្របី

ក្របី

- ក្របីដើម
ក្របីដើម
ក្របីដើម
ក្របីដើម
ក្របីដើម
ក្របីដើម
ក្របីដើម

ក្របីដើម
ក្របីដើម
ក្របីដើម
ក្របីដើម
ក្របីដើម
ក្របីដើម

ក្របី

- ក្របី

ក្របី

- ក្របីដើម
ក្របីដើម

ម៉ែត្រង

ស្តេចប្រាសាទ

ព្រះបាទជ័យវរ្ម័នទី៧

ស្តេចប្រាសាទ

ស្តេចប្រាសាទ

ស្តេចប្រាសាទ

ស្តេចប្រាសាទ

ស្តេចប្រាសាទ

ស្តេចប្រាសាទ

ស្តេច

-ស្តេចប្រាសាទ

ស្តេច

ស្តេច

-ស្តេចប្រាសាទ

ស្តេចប្រាសាទ

ស្តេចប្រាសាទ

ស្តេចប្រាសាទ

ស្តេច

ស្តេច

-ស្តេចប្រាសាទ

ស្តេចប្រាសាទ

ស្តេច

-ស្តេចប្រាសាទ

ស្តេច

-ស្តេចប្រាសាទ

ស្តេច

ស្តេច

ក្រោ

-T ក្រោបក្រោ

ក្រោបក្រោ

ប

ក្រោ

-ក្រ

ក្រោប

ក្រោប

ក្រោ

-ក្រ

ក្រោ

-ក្រោប

ក្រោ

-ក្រោប

ក្រោ

-ក្រោប

ក្រោ

-ក្រោប

ក្រោ

-ក្រោប

ក្រោ

ក្រោ

- វិធានការណ៍
ក្នុងការ

ស្តារ

- ការងារ

ក្នុង

- ការងារ ការងារ

ការងារ

- ការងារ

ក្នុង

- ការងារ

ក្នុងការងារ
ក្នុង

ការងារ
ក្នុង

ការងារ
ក្នុង

ការងារ

ក្នុង

- ការងារ
ការងារ

ក្នុង

-~~Ngũ gia đình~~
~~Đàn ông~~
~~thế~~

~~Đàn ông~~

~~thế~~

-~~Đàn ông~~
~~thế~~

~~Đàn ông~~

~~Đàn ông~~

~~thế~~

-~~Đàn ông~~

~~Đàn ông~~
~~thế~~

~~Đàn ông~~

~~Đàn ông~~
~~thế~~, ~~Đàn ông~~
~~thế~~
~~thế~~

~~Đàn ông~~

-~~Đàn ông~~
~~thế~~
~~thế~~

~~Đàn ông~~

~~Đàn ông~~

~~Đàn ông~~
~~thế~~

ទំព័រ ១២

ទំព័រ ១៣

ទំព័រ

- ទំព័រ ១៤

ទំព័រ ១៥

ទំព័រ ១៦

១៧

ទំព័រ ១៨

ទំព័រ

ទំព័រ ១៩

ទំព័រ ២០

ទំព័រ ២១

ទំព័រ ២២

ទំព័រ

- ទំព័រ ២៣

ទំព័រ ២៤

ទំព័រ ២៥

- ទំព័រ ២៦

ទំព័រ ២៧

- ទំព័រ ២៨

ទំព័រ

~~ក្រុមប្រឹក្សា~~
នា

ក្រុម

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា
ក្រុមប្រឹក្សា

ក្រុមប្រឹក្សា
នា

ក្រុមប្រឹក្សា

ក្រុម

ក្រុម

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុម

~~ក្រុមប្រឹក្សា~~
ក្រុម

ក្រុម

~~ក្រុមប្រឹក្សា~~

ក្រុម

-T ក្រុម
នា

ក្រុម

ក្រុម

~~1000~~

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 17: Chỉ đường

Đến

- Ông

Đến

Đến

- Ông

Đến

- Ông

Đến

Đến

- Ông

Đến

- Ông

Đến

- Ông

- Ông

Đến

Đến

Đến

-~~អង្គការ~~

ហ៊ុន

ស្រី

-~~ក្រុម~~

ស្រី

ស្រី

ស្រី

-~~ក្រុម~~

ស្រី

ស្រី

ស្រី

-~~ក្រុម~~

ស្រី

-~~ក្រុម~~

ស្រី

ស្រី

ស្រី

ស្រី

-~~ក្រុម~~

ស្រី

ស្រី

ស្រី

ស្រី

-~~ក្រុម~~

အိမ်

-T အိမ်

အိမ်

-အိမ်

အိမ်

အိမ်

-ဝ

အိမ်

-ဝ

အိမ်

-အိမ်

အိမ်

a

အိမ်

-အိမ်

အိမ်

အိမ်

-အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

- ၆၃ , ၆၀၇၃
၆၀၇၃
၆၀၇၃
၆၀၇၃

၆၀၇၃

- ၆၀၇၃

၆၀၇၃

- ၆၀၇၃

၆၀၇၃

- T ၆၀၇၃
၆၀၇၃
၆၀၇၃
၆၀၇၃
၆၀၇၃
၆၀၇၃
၆၀၇၃

, ၆

၆၀၇၃

- ၆၃ , ၆၀၇၃

၆၀၇၃

- ၆၀၇၃

၆၀၇၃

- ၆၀၇၃
၆၀၇၃
၆၀၇၃
၆၀၇၃
၆၀၇၃

၆၀၇၃

, ၆

၆၀၇၃

-T မှတ်တမ်း

မိမိ

-Y မှတ်တမ်း

မိမိ

-H မှတ်တမ်း

မိမိ

-R မှတ်တမ်း

မိမိ

မိမိ

-C မှတ်တမ်း

မိမိ

-D မှတ်တမ်း

မိမိ

မိမိ

မိမိ

မိမိ

-E မှတ်တမ်း

မိမိ

မိမိ

မိမိ

မိမိ

, မိမိ

မိမိ

-F မှတ်တမ်း

မိမိ

Đang là một
tổng hợp của
Tâm lý học và
các ngành khác
trong xã hội

đà

đang

-Đang
đang là một

, đang là một

đang

-Đang là một
đang là một
đang

đang

-Đang là một

đang

-Đang là một
đang là một
đang

đang là một

,

đang là một

-Đang là một

đang

-Đang là một
đang là một
đang

, đang là một

đang

-တစ်ခုတည်း

အားလုံး

အားလုံး

-တစ်ခုတည်း

တစ်ခု

, တစ်ခုတည်း

ယ

အားလုံး

အားလုံး

-တစ်ခုတည်း

အားလုံး

အားလုံး

-အားလုံး

အားလုံး

-အားလုံး

အားလုံး

-အားလုံး

အားလုံး

-အားလုံး

အားလုံး

-အားလုံး

. အားလုံး

, အားလုံး

အားလုံး

အားလုံး/

အားလုံး

အားလုံး

- ၅၅

၁၁၁

- ၁၁၁၁၁၁

၁၁၁၁၁၁၁

၅ . ၁၁၁၁၁၁၁

၁

၁၁၁

- ၁၁၁၁၁၁၁

၁

၁၁၁

- ၁၁၁၁၁၁

၁၁၁

- ၅၅

၁၁၁

- ၁၁၁၁၁၁၁

၁၁၁၁၁၁၁

၁၁၁၁၁၁၁

၁၁၁

, ၁၁၁၁

, ၁၁၁

၁၁၁၁၁၁၁

၁၁၁၁၁၁၁

၁၁၁

၁၁၁

- ၁၁၁၁၁၁

၁၁၁

- វិស័យកសិកម្ម
កសិកម្ម

កសិកម្មកសិកម្ម
កសិកម្មកសិកម្ម
កសិកម្មកសិកម្ម

, អត្ថបទ

កសិកម្ម

- កសិកម្ម

កសិកម្ម

- កសិកម្មកសិកម្ម

កសិកម្ម

- វិស័យកសិកម្ម
កសិកម្មកសិកម្ម
កសិកម្មកសិកម្ម
កសិកម្មកសិកម្ម
កសិកម្មកសិកម្ម
កសិកម្មកសិកម្ម
កសិកម្មកសិកម្ម

កសិកម្មកសិកម្ម
កសិកម្ម

កសិកម្ម

- កសិកម្មកសិកម្ម

កសិកម្ម

- កសិកម្មកសិកម្ម

កសិកម្ម

កសិកម្ម

-တစ်ကောင်

အိမ်

-ပျံ့ပျံ့

မိမိ

သွေး

မိ

Lye

တစ်ကောင်

တစ်ကောင်

တစ်ကောင်

တစ်ကောင်

တစ်ကောင်

တစ်ကောင်

မိမိ

မိမိ

-မိမိ

မိမိ သွေး

-မိမိ

မိမိ

မိမိ

-မိမိ

မိမိ

မိမိ

-T 1000000
giao

đá

đi đũa

-đũa

đũa

-đũa

đũa

đũa

đũa

đũa

đũa

đũa

đũa

đá

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 18: Khó phân chân giả

Đất Giang

- Đất Giang

Đất Giang
Đất Giang
Đất Giang
Đất Giang
Đất Giang

Đất Giang

- Đất Giang

Đất Giang
Đất Giang
Đất Giang
Đất Giang
Đất Giang
Đất Giang
Đất Giang

Đất Giang

, đất

Đất Giang

- Đất Giang

Đất Giang
Đất Giang
Đất Giang

- Đất Giang

Đất Giang
Đất Giang
Đất Giang
Đất Giang

អ្នកដឹកនាំ
អ្នកដឹកនាំ

ការដឹកនាំ

អ្នក

ទូរ

-អ្នកដឹកនាំ
អ្នក

អ្នក

-អ្នកដឹកនាំ

អ្នកដឹកនាំ
អ្នកដឹកនាំ
អ្នកដឹកនាំ
អ្នកដឹកនាំ
អ្នកដឹកនាំ
អ្នកដឹកនាំ
អ្នកដឹកនាំ
អ្នកដឹកនាំ

អ្នកដឹកនាំ
អ្នក

-អ្នកដឹកនាំ
អ្នកដឹកនាំ

អ្នក

-V អ្នកដឹកនាំ
អ្នកដឹកនាំ
អ្នក

អ្នក

-អ្នកដឹកនាំ
អ្នក

សំណង

-សំណងប្តូរ

សំណងប្តូរ
សំណងប្តូរ
សំណងប្តូរ
សំណងប្តូរ
សំណងប្តូរ
សំណងប្តូរ
សំណងប្តូរ
សំណងប្តូរ
សំណងប្តូរ

សំណងប្តូរ

សំណងប្តូរ

សំណងប្តូរ

សំណងប្តូរ

សំណងប្តូរ

សំណងប្តូរ

សំណង

-សំណងប្តូរ

សំណង

សំណងប្តូរ

សំណងប្តូរ

សំណង

-សំណងប្តូរ

សំណង

-សំណងប្តូរ

សំណងប្តូរ

សំណងប្តូរ

សំណងប្តូរ

សំណងប្តូរ

សំណង

សំណង

đồng nghiệp
đồng nghiệp
đồng nghiệp
đồng nghiệp

đồng nghiệp

đồng nghiệp

-đồng nghiệp
đồng nghiệp

đồng nghiệp

-đồng nghiệp

Tên đồng nghiệp

-đồng nghiệp
đồng nghiệp

đồng nghiệp

-đồng nghiệp
đồng nghiệp

đồng nghiệp

-đồng nghiệp
đồng nghiệp

đồng nghiệp

-T đồng nghiệp
đồng nghiệp

đồng nghiệp

-đồng nghiệp

အိမ်

-T အိမ်ကွယ်သွား
ပုလဲကွယ်သွား
ပ

ဝါ ဝါ

-ဝါ .အိမ်ကွယ်သွား
အိမ်ကွယ်သွား
အိမ်

T ဝါ ဝါ

-T အိမ်ကွယ်သွား
အိမ်ကွယ်သွား
အိမ်ကွယ်သွား
အိမ်ကွယ်သွား
အိမ်ကွယ်သွား
အိမ်ကွယ်သွား

အိမ်

-အိမ်ကွယ်သွား ဝါ
အိမ်

ဝါ ဝါ

-ဝါ အိမ်ကွယ်သွား
အိမ်ကွယ်သွား
အိမ်ကွယ်သွား
အိမ်ကွယ်သွား

အိမ်

-ဝါ , ဝါ ဝါ
အိမ်ကွယ်သွား
အိမ်ကွယ်သွား

Tên yã

-Mô hình
ảnh hưởng

ảnh

-T động
ảnh hưởng
ảnh hưởng
ảnh hưởng

yaM

ảnh hưởng

ảnh hưởng

-Mô hình
ảnh hưởng

ảnh hưởng

-Mô hình
ảnh hưởng

ảnh hưởng

ảnh hưởng

-Mô hình
ảnh hưởng

ảnh hưởng

-Mô hình
ảnh hưởng

ảnh hưởng

-Mô hình
ảnh hưởng

ảnh hưởng

-~~ចំណង~~

ចំណង ,~~អំពី~~~~អំពី~~

~~អំពី~~~~អំពី~~~~អំពី~~
~~អំពី~~

~~អំពី~~

-~~អំពី~~ ,~~អំពី~~
~~អំពី~~

~~អំពី~~

-~~អំពី~~

~~អំពី~~

-~~អំពី~~~~អំពី~~
~~អំពី~~~~អំពី~~
~~អំពី~~~~អំពី~~
~~អំពី~~~~អំពី~~
~~អំពី~~~~អំពី~~
~~អំពី~~~~អំពី~~
~~អំពី~~~~អំពី~~
~~អំពី~~~~អំពី~~
~~អំពី~~
~~អំពី~~ ,~~អំពី~~

~~អំពី~~

-~~អំពី~~~~អំពី~~
~~អំពី~~

~~អំពី~~

-~~អំពី~~~~អំពី~~
~~អំពី~~

Đ

-Đ

Đ

Đ

-Đ

Đ

,Đ

-Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

.Đ

Đ

-Đ

Đ

Đ

Đ

,Đ

Đ

-Đ

Đ

-Đ

Đ

Đ

,Đ

Kyōka

-သိပ္ပံနည်းကျ

DEBATE

-T ~~CHUGEN~~

◎

गुण

~~ĐỀ THI~~

đi đàng đi đàng
đi đàng đi đàng
đi đàng đi đàng

Âmbito

~~SECRET~~

गुणगण

-KFE

ÂPE

-Hogyan beszéljék

ĐIỀU KIỆN CHẤM

DIFFERENTIAL

QU'EST-CE QUE C'EST ?

[illegible]

9054

Phân tích

ĐỀ BÀI

éy hěi bú tīn tūn

PERFECT COPY

• y_{eff}

-Yaga

Àgàg

-Yaga

Àgàg

Àgàg

Àgàg

Àgàg

Àgàg

Àgàg

-Yaga

Àgàg

-Yaga

Àgàg

Àgàg

Àgàg

-Yaga

Àgàg

-Yaga

Àgàg

-Yaga

Àgàg

Àgàg

Àgàg

-**Đ**

Đ

-**Đ** , **Đ**

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

-**Đ**

Đ

Đ

-**Đ**

Đ

-**Đ**

Đ

Đ

Đ

Đ

Đ

-**Đ**

ស្រា

-ស្រាបៀប្រា

៨

ប្រា

-ប្រាប្រា

ស្រា

-ស្រាបៀប្រា

ស្រាបៀប្រា

ប្រាបៀប្រា

ស្រាបៀប្រា

ស្រាបៀប្រា

៩

ប្រា

-ប្រាប្រា

ស្រា

-ស្រាបៀប្រា

ស្រាបៀប្រា

ស្រា ប្រា

-ស្រាបៀប្រា

ស្រា

ស្រាបៀប្រា

-ស្រាបៀប្រា

ស្រា

ស្រា

- អង្គជំនុំជម្រះ
សាលាដំបូង
រាជធានី
ភ្នំពេញ
ក្រសួងយុត្តិធម៌
ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ
និង
គណៈ

, ឯក

សាលាដំបូង
រាជធានី

សាលាដំបូង
រាជធានី

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 19: Châu đại thủ não

Âm

- Âm

Âm

Âm

Âm

Âm

- Âm

Âm

Âm

Âm

Âm

- Âm

Âm

Âm

Âm

Tâm

Yên

- Âm

Âm

Âm

Âm

Âm

-Bị bắt đầu

đang

đang

đang

đang

đang

đang

-T đang

đang

đang

-đang

đang

đang

đang

đang

đang

đang

T đang

đang

-đang

đang

-đang

đang

đang

đang

đang

đang

đang

đang

đang

đang

đang

đang

အိတ်

-T အိတ်

ဝတ် , ဝတ်

အိတ်အိတ်အိတ်

ဝတ်

-အိတ်

အိတ်အိတ်

အိတ်အိတ်အိတ်

ဝတ်

အိတ်

-အိတ်

အိတ်

-အိတ်

အိတ်

-အိတ်အိတ်

ဝတ်

အိတ်အိတ်

အိတ်

-အိတ်အိတ်အိတ်

အိတ်

အိတ်

Đầu tiên

Thứ hai

Thứ ba

Thứ tư

Thứ năm

Thứ sáu

Thứ bảy

Chủ nhật

Thứ hai

Thứ ba

Thứ tư

Thứ năm

Thứ sáu

Thứ bảy

- ၀၅၅၅၅၅၅၅
၀၅၅၅၅၅၅

၀၅၅

-T ၀၅၅၅၅၅၅၅
၀၅၅၅၅၅၅၅၅
၀၅၅၅၅၅၅၅၅
၀၅၅၅၅၅၅၅၅
၀၅၅၅၅၅၅၅၅

၀၅၅၅၅

၀၅၅၅၅၅

- ၀၅၅၅၅၅၅

၀၅၅၅

-၅

၀၅၅

-၀၅၅၅

၀၅၅၅၅၅၅၅
၀၅၅/ ,၅၅ ၀၅၅၅၅၅၅
၀၅၅

၀၅၅၅၅၅၅၅၅
၀၅၅

၀၅၅၅၅၅၅၅၅
၀၅၅၅၅၅၅၅၅
၀၅

၀၅၅၅၅၅

-~~ស្រី~~ ,~~ស្រី~~
ជា

~~ស្រី~~
ស្រី

~~ស្រី~~

-~~ស្រី~~

ស្រី

-~~ស្រី~~ ,~~ស្រី~~

~~ស្រី~~

-~~ស្រី~~
~~ស្រី~~
~~ស្រី~~

ស្រី

-~~ស្រី~~
~~ស្រី~~
~~ស្រី~~

ស្រី

-~~ស្រី~~
ស្រី ,~~ស្រី~~
~~ស្រី~~
ស្រី

ស្រី

-~~ស្រី~~
~~ស្រី~~

-၅၁

၅၁၁၁၁၁၁၁၁၁
၅၁၁၁၁၁၁၁၁၁
၅၁၁၁၁၁၁၁၁၁

၅၁ ၅၁၁၁

၅၁၁၁၁၁၁၁၁၁
၅၁၁၁၁၁၁၁၁၁
၅၁

၅

၅၁၁၁၁
၅၁၁၁၁၁၁၁၁
၅၁၁၁၁၁၁၁၁
၅၁၁၁၁၁၁၁၁
၅၁၁၁၁၁၁၁၁
၅၁

,၅၁၁၁၁

၅၁၁၁၁၁၁၁
၅၁၁၁၁၁၁၁

၅၁၁

၅၁ ၅၁၁

-၅၁၁၁
၅၁၁၁၁၁၁၁၁

.၅၁၁၁

၅၁၁

-၅၁၁၁၁

၅၁ ၅၁၁

-၅၁၁၁

Ânggânng
nggânng

nggânng
nggânng

nggânng
nggânng

nggânng
nggânng

nggânng
nggânng

nggânng
nggânng

nggânng
nggânng

nggânng
nggânng

nggânng
nggânng

nggânng
nggânng

nggânng
nggânng

nggânng
nggânng

nggânng
nggânng

nggânng
nggânng

nggânng
nggânng

nggânng
nggânng

ស្រី

-ស្រី

ស្រី

ស្រី

ស្រី

-ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

-ស្រី

ស្រី

ស្រី

ស្រី

-ស្រី

,ស្រី

ស្រី

-ស្រី

,ស្រី

ស្រី

ស្រី

,ស្រី

,ស្រី

ស្រី

ស្រី

-ស្រី

ស្រី

ស្រី

ស្រី

Ấp

~~Ấp~~

~~Ấp~~

~~Ấp~~

~~Ấp~~

~~Ấp~~

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 20: Chân tướng hiện lộ

Đến

-Đến

,đếnđến

đếnđếnđếnđến
đếnđếnđếnđến
đếnđếnđếnđến
đếnđếnđếnđến

đến

,đếnđến

đếnđếnđếnđến
đếnđếnđếnđến
đếnđếnđếnđến
đếnđếnđếnđến
đếnđếnđếnđến
đếnđếnđếnđến
đếnđếnđếnđến
đếnđếnđếnđến

đến đến

-đến

đến

-đếnđếnđếnđến

đếnđếnđếnđến
đếnđếnđếnđến
đếnđếnđếnđến
đếnđếnđếnđến
đếnđếnđếnđến

ស្រុកស្រែចម្ការ

ជើង

ស្រែចម្ការ

-ស្រែចម្ការ

ស្រែចម្ការ

ស្រែចម្ការ

ស្រែចម្ការ

ស្រែចម្ការ

ស្រែចម្ការ

ស្រែចម្ការ

-ស្រែចម្ការ

ស្រែចម្ការ

ស្រែចម្ការ

-ស្រែចម្ការ

ស្រែចម្ការ

ស្រែចម្ការ

-ស្រែចម្ការ

ស្រែចម្ការ

-ស្រែចម្ការ

ស្រែចម្ការ

-ស្រែចម្ការ

ស្រែចម្ការ

- ផ្ទាំងប្រាក់

ផ្ទាំងប្រាក់

ផ្ទាំងប្រាក់

ផ្ទាំងប្រាក់

ផ្ទាំងប្រាក់

ផ្ទាំង

ផ្ទាំង

ផ្ទាំង

, ផ្ទាំង

ផ្ទាំង

ផ្ទាំង

- ផ្ទាំងប្រាក់

ផ្ទាំងប្រាក់

ផ្ទាំងប្រាក់

ផ្ទាំងប្រាក់

ផ្ទាំងប្រាក់

ផ្ទាំង

, ផ្ទាំង

ផ្ទាំង

ផ្ទាំង

- ផ្ទាំងប្រាក់

ផ្ទាំង

ផ្ទាំង

ផ្ទាំង

- ផ្ទាំងប្រាក់

ផ្ទាំងប្រាក់

ផ្ទាំងប្រាក់

ផ្ទាំងប្រាក់

ផ្ទាំងប្រាក់

ផ្ទាំង

, ផ្ទាំង

ផ្ទាំង

- អ័រ

អ័រ

- អ័រ អ័រ

អ័រ

- អ័រ អ័រ

អ័រ

- អ័រ អ័រ អ័រ

អ័រ អ័រ អ័រ

អ័រ

, អ័រ អ័រ

អ័រ អ័រ អ័រ

អ័រ

អ័រ

- អ័រ

អ័រ

- អ័រ អ័រ

អ័រ អ័រ

អ័រ អ័រ អ័រ

អ័រ អ័រ អ័រ

អ័រ អ័រ អ័រ

អ័រ អ័រ អ័រ

អ័រ

អ័រ អ័រ អ័រ

អ័រ

အိတ်အိတ်

အိတ်

အိတ်အိတ်

အိတ်

အိတ်အိတ်

အိတ်အိတ်

အိတ်အိတ်

အိတ်

အိတ်

အိတ်အိတ်

အိတ်

အိတ်

အိတ်အိတ်

အိတ်

အိတ်အိတ်

အိတ်အိတ်

အိတ်အိတ်

အိတ်

အိတ်

အိတ်အိတ်

အိတ်

အိတ်

အိတ်အိတ်

အိတ်အိတ်

အိတ်အိတ်

အိတ်အိတ်

အိတ်

အိတ်

အိတ်

đồng nghiệp
đồng nghiệp
đồng nghiệp
đồng nghiệp
đồng nghiệp
đồng nghiệp

, anh

anh

-T anh
đồng nghiệp
đồng nghiệp

anh

-Đồng nghiệp
đồng nghiệp
đồng nghiệp
đồng nghiệp
đồng nghiệp

anh

-Đồng nghiệp
đồng nghiệp
đồng nghiệp
đồng nghiệp
đồng nghiệp
đồng nghiệp

anh

-Đồng nghiệp
đồng nghiệp

anh

-Đồng nghiệp

အိမ်

- အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်

အိမ်

- အိမ်ထောင်ရေး

အိမ်

- အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်

အိမ်ထောင်ရေး

အိမ်

- အိမ်

, အိမ်

အိမ်

- အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်

အိမ်ထောင်ရေး

- အိမ်

, အိမ်

အိမ်

- အိမ်

臨

-Original-

đồ chơi

ငါတို့အားလုံးအတွက်

ᠭᠡᠨᠢᠯᠦᠳᠤᠰᠤᠶ᠋ᠣᠷ᠎ᠠ

গণপ্রজাতন্ত্রী বাংলাদেশ

ကံ့ကံ့ကံ့ကံ့

“**Chàng chàng chàng chàng**”

TUMOR

အိတ်အိတ်အိတ်

b

Yángguāng

-Thị trấn Hải Khẩu

聯合

~~SECRET~~

စစ်ကိုင်းမြို့နယ်

𧸛

È **g**

تەبىئىيەت

॥ श्रीगणेशाय नमः ॥

ഒത്തുപിടിക്കുക

တရားရုံးချုပ်



تو

gymnázium

လိမ္မော်ရောင်အသွယ်

ကုမ္ပဏီများ

ကိစ္စကပ်

អង្គ
ក្រុម

វិទ្យា

ក្រុមការងារ
ស្រាវជ្រាវ
និង

ទី

ក្រុមការងារ
ស្រាវជ្រាវ
និង
ស្រាវជ្រាវ
ស្រាវជ្រាវ
ស្រាវជ្រាវ

ក្រុមការងារ
ស្រាវជ្រាវ

ក្រុមការងារ

ក្រុមការងារ
ស្រាវជ្រាវ

ក្រុមការងារ
ស្រាវជ្រាវ

ក្រុមការងារ
ស្រាវជ្រាវ

ក្រុមការងារ

ក្រុមការងារ
ស្រាវជ្រាវ

ក្រុមការងារ

ក្រុមការងារ

ក្រុមការងារ
ស្រាវជ្រាវ

- ၅၃

၅၃

၅၃

- ၅၃

၅၃

, ၅၃

- ၅၃

၅၃

၅၃

၅၃

၅၃

- ၅၃

၅၃

၅၃

၅၃

၅၃

၅၃

- ၅၃

၅၃

- ၅၃

၅၃

, ၅၃

၅၃

၅၃

၅၃

၅၃

၅၃

, ၅၃

၅၃

၅၃

- ផ្ទៃក្រឡា

ផ្ទៃក្រឡា

ផ្ទៃក្រឡា

ផ្ទៃក្រឡា

ផ្ទៃក្រឡា

ផ្ទៃក្រឡា

- ផ្ទៃក្រឡា

ផ្ទៃក្រឡា

- ផ្ទៃក្រឡា

ផ្ទៃក្រឡា

- ផ្ទៃក្រឡា

ផ្ទៃក្រឡា

- ផ្ទៃក្រឡា

ផ្ទៃក្រឡា

- ផ្ទៃក្រឡា

ផ្ទៃក្រឡា

ផ្ទៃក្រឡា

ផ្ទៃក្រឡា

ផ្ទៃក្រឡា

- ផ្ទៃក្រឡា

ផ្ទៃក្រឡា

ផ្ទៃក្រឡា

ផ្ទៃក្រឡា

ផ្ទៃក្រឡា

-V ,vợ chồng
đàn ông
đ

,quả

ảnh

-Quả
thông minh
gặp mặt
đàn ông
a

,đàn ông

ảnh

-Ph
đàn ông

,quả

ảnh

-Quả

,quả

ảnh

-T đàn ông
ảnh

,quả

ảnh

-ảnh

ảnh

-ảnh
ảnh

,quả

ảnh

-ចង្កៀងអង្កាវ
ស្លាប

ស្លាបអង្កាវ

-ចង្កៀងអង្កាវ

ស្លាបអង្កាវ

ស្លាបអង្កាវ
ស្លាប

ស្លាបអង្កាវ
ស្លាប

ស្លាបអង្កាវ
ស្លាប

ស្លាបអង្កាវ
ស្លាបអង្កាវ
ស្លាប

ស្លាបអង្កាវ
ស្លាប

ស្លាប

-ចង្កៀង

ស្លាបអង្កាវ

ស្លាបអង្កាវ

ស្លាបអង្កាវ
ស្លាប
ស្លាបអង្កាវ
ស្លាប

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 21: Máu rửa hận thù

Đến

Đến

hệ

Ty

Đến

-Đến

Đến

,Đến

Đến

-Đến

Đến

Đến

Đến

Đến

,Đến

Đến

Đến

Đến

Đến

Đến

Đến

ក្រុមប្រឹក្សា
សាលា

ក្រុមប្រឹក្សា
សាលា

សាលា

- ក្រុមប្រឹក្សា
សាលា
សាលា
សាលា
សាលា
សាលា
សាលា

ក្រុមប្រឹក្សា

- ក្រុមប្រឹក្សា

សាលា

- ក្រុមប្រឹក្សា

សាលា

- ក្រុមប្រឹក្សា
សាលា
សាលា
សាលា
សាលា
សាលា

ក្រុមប្រឹក្សា

- ក្រុមប្រឹក្សា
សាលា

សាលា

សាលា

-T ասորի ասոր
նորից ասոր
նորից ասոր
նորից ասոր
նորից ասոր
նորից ասոր
նոր

նոր

-նորից ասոր
նորից ասոր
T ասորի ասոր
նոր

նոր

-T ասորի ասոր
նորից

նոր

-T ասորի ասոր
նորից

նոր

-նորից ասոր
նորից ասոր
նորից ասոր
նորից
նորից ասոր
նոր

,նորից ասոր

նոր

նոր

-նորից

၈၇ သို့မဟုတ်

၈၈၈၈၈

၈၈၈၈၈၈၈

၈၈၈၈၈၈၈

၈၈၈

၈၈၈

၈၈၈၈၈

-၈၈၈၈၈

၈၈၈၈

-၈၈၈၈၈၈၈

၈၈၈

၈၈၈၈၈၈၈၈

၈၈၈၈၈၈၈၈

၈၈၈၈

၈၈၈

၈၈၈

၈၈၈

၈၈၈

-၈၈၈၈

၈၈၈

-၈၈၈၈၈၈၈

၈၈၈၈၈၈၈

၈၈၈၈၈၈၈

၈၈၈၈

၈၈၈၈၈၈၈

,၈၈

၈၈၈၈၈၈၈

၈၈၈၈၈၈၈

၈၈၈၈

វិញ្ញាណក្ខណ៍
ស្រស់ស្អាត
គួប

ស្រស់ស្អាត
ស្រស់ស្អាត
ស្រស់ស្អាត
ស្រស់

ស្រស់

ស្រស់ស្អាត
ស្រស់ស្អាត
ស្រស់

ស្រស់ស្អាត

ស្រស់ស្អាត
ស្រស់ស្អាត

ស្រស់ស្អាត
ស្រស់ស្អាត
ស្រស់

ស្រស់ស្អាត
ស្រស់

ស្រស់ស្អាត
ស្រស់ស្អាត
ស្រស់ស្អាត

ស្រស់ស្អាត
ស្រស់

ស្រស់ស្អាត
ស្រស់

9

Tổng hợp tài liệu
học tập

[illegible]

၆

Trần Hưng Đạo
Thần Phụng
Đền

Đang tải...

廣東省
 廣東省
 廣東省

ĐỀ

藥

-GPE

Âm

-âm

âm

âm

-âm

âm

âm

âm

âm

âm

âm

âm

âm

âm

âm

âm

âm

âm

-âm

âm

âm

âm

âm

âm

âm

âm

,âm

,âm

ព្រះស្រីស្រី
ព្រះស្រីស្រី
ព្រះស្រីស្រី

ព្រះស្រីស្រី

ព្រះស្រីស្រី
ព្រះស្រីស្រី

ព្រះស្រីស្រី
ព្រះស្រីស្រី

ព្រះស្រីស្រី
ព្រះស្រីស្រី
ព្រះស្រីស្រី
ព្រះស្រីស្រី
ព្រះស្រីស្រី
ព្រះស្រីស្រី
ព្រះស្រីស្រី
ព្រះស្រីស្រី

ព្រះស្រីស្រី
ព្រះស្រីស្រី
ព្រះស្រីស្រី

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 22: Nhân hiền, quả lành

Đức Phật dạy
Đức Phật dạy

Đức Phật dạy
Đức Phật dạy

Tổng quát
Đức Phật dạy
Đức Phật dạy
Đức Phật dạy
Đức Phật dạy

Đức Phật dạy
Đức Phật dạy

Đức Phật dạy
Đức Phật dạy
Đức Phật dạy
Đức Phật dạy
Đức Phật dạy
Đức Phật dạy
Đức Phật dạy

Đức Phật dạy
Đức Phật dạy
Đức Phật dạy

Đức Phật dạy

Đức Phật dạy
Đức Phật dạy

အိမ်ထောင်ရေး
ပုံစံ

အိမ်ထောင်ရေး
ပုံစံ

,၇၈

အိမ်ထောင်ရေး
ပုံစံ

အိမ်ထောင်ရေး
ပုံစံ

အိမ်ထောင်ရေး

-အိမ်ထောင်ရေး
ပုံစံ

အိမ်ထောင်ရေး

-အိမ်ထောင်ရေး

အိမ်ထောင်ရေး

-အိမ်ထောင်ရေး

အိမ်ထောင်ရေး

-အိမ်ထောင်ရေး
ပုံစံ

အိမ်ထောင်ရေး

-အိမ်ထောင်ရေး

အိမ်ထောင်ရေး
ပုံစံ

- ၅၀၀၀၀၀၀၀
၁၀၀၀၀၀၀၀၀
၁၀၀၀၀၀၀၀၀

. ၆၀၀၀၀၀၀

၁၀၀၀၀၀၀၀၀
၁၀၀၀၀၀၀၀၀
၁၀၀၀၀၀၀၀၀

၁၀၀၀၀၀၀

၁၀၀၀၀၀၀

- ၁၀၀၀၀၀၀၀၀

၁၀၀၀၀၀၀

, ၆၀၀

- ၁၀၀၀

, ၁၀၀၀

၁၀၀၀၀၀

- ၁၀၀၀၀၀၀၀၀

၁၀၀၀

၁၀၀၀၀၀၀၀၀
၁၀၀၀၀၀၀၀၀

၁၀၀၀၀၀၀၀၀

၁

၁၀၀၀၀၀၀၀
၁၀၀၀၀၀၀၀၀
၁၀၀၀၀၀၀၀၀

၁၀၀၀၀၀၀၀၀
၁၀၀၀၀၀၀၀၀

၁၀၀၀၀၀၀၀၀
၁၀၀၀၀၀၀၀၀

၆၆၆

-၆၆၆၆၆၆

၆၆၆၆၆၆
၆၆

၆၆၆

၆၆၆၆

၆၆၆၆၆၆

၆၆

၆၆၆

-၆၆၆၆၆၆

၆၆၆၆၆၆၆၆
၆၆၆၆၆၆၆၆
၆၆၆၆၆၆၆၆

၆၆၆၆

၆၆ ၆၆

-၆၆၆၆၆၆၆၆၆၆

၆၆၆၆၆၆၆၆
၆၆၆၆၆၆၆၆
၆၆၆၆၆၆၆၆
၆၆၆၆၆၆၆၆
၆၆၆၆၆၆၆၆
၆၆

၆၆၆၆

-၆၆၆၆

၆၆ ၆၆

-၆၆၆၆၆၆၆၆

၆၆၆၆၆၆၆၆
၆၆၆၆၆၆၆၆
၆၆၆၆၆၆၆၆
၆၆၆၆၆၆၆၆
၆၆

၆၆၆၆၆၆

-ပုဂံပြည်
မင်းပြည်
ပြည်
ပြည်
ပြည်
ပြည်
ပြည်

,ပြည်

ပြည်

-ပြည်
ပြည်
ပြည်
ပြည်
ပြည်
ပြည်
ပြည်

ပြည်

,ပြည်

ပြည်

-ပြည်
ပြည်
ပြည်
ပြည်
ပြည်
ပြည်
ပြည်

,ပြည်

ပြည်
ပြည်
ပြည်
ပြည်
ပြည်
ပြည်
ပြည်

ပြည်

ပြည်

ပြည်

-ပြည်
ပြည်
ပြည်
ပြည်
ပြည်
ပြည်
ပြည်

ပြည်

-ပြည်
ပြည်
ပြည်
ပြည်
ပြည်
ပြည်
ပြည်

,ပြည်

မည်သို့သော်လည်း

၇၁ နှစ်အတွက်

၇၁

၇၁

-၇၁

၇၁ ၇၁

-၇၁

၇၁

၇၁

-၇၁

၇၁ ၇၁

-၇၁

၇၁

၇၁

-၇၁

၇၁

၇၁

၇၁ ၇၁

-V ၇၁

၇၁

၇၁

၇၁

၇၁

၇၁

၇၁

-~~အသံအသံအသံ~~
ပုဂ္ဂိုလ်

ကုန် နေ

-~~အသံ~~

အသံ

-~~အသံ~~

အသံ

ကုန် နေ

-~~အသံ~~ အသံ

T
အသံအသံ
အသံအသံ
အသံ
အသံအသံ
အသံအသံ
အသံ

အသံ

အသံ

အသံအသံ
အသံအသံ
အသံအသံ
အသံ

T
အသံအသံ
အသံ

အသံအသံ
အသံအသံ
အသံ

, အသံ

အသံအသံ

အသံအသံ
အသံအသံ

၁၀၀၀၀၀၀၀
၁၀၀၀၀၀၀၀

၁၀၀၀၀၀၀၀
၁၀၀၀၀၀၀၀

၁၀၀၀

၁၀၀၀၀၀၀၀
၁၀၀၀၀၀၀၀
၁၀

၁၀၀၀၀၀၀

၁၀၀၀၀
၁၀၀၀၀၀၀၀
၁၀၀၀၀၀၀

၁၀၀၀၀

၁၀ ၁၀

-၁၀၀၀၀၀၀၀၀
၁၀၀၀၀၀၀၀
၁၀၀၀၀၀၀၀
၁၀၀၀၀၀၀၀
၁၀၀၀၀၀၀၀
၁၀၀၀

၁၀၀၀

-၁၀၀၀၀၀၀၀၀
၁၀၀၀၀၀၀

၁၀ ၁၀

-၁၀၀၀၀၀၀၀
၁၀၀၀၀၀၀၀

၁၀၀၀

-၁၀၀၀၀၀၀၀
၁၀

ಗ್ರಾ. ಪಂ.

-ಅಧ್ಯಕ್ಷರು

ಅಧ್ಯಕ್ಷರು

ಅಧ್ಯಕ್ಷರು

ಅಧ್ಯಕ್ಷರು

ಅಧ್ಯಕ್ಷರು

ಅಧ್ಯಕ್ಷರು

ಅಧ್ಯಕ್ಷರು

ಅಧ್ಯಕ್ಷರು

-ಅಧ್ಯಕ್ಷರು

ಅಧ್ಯಕ್ಷರು

ಅಧ್ಯಕ್ಷರು

ಅಧ್ಯಕ್ಷರು

ಅಧ್ಯಕ್ಷರು

ಅಧ್ಯಕ್ಷರು

ಅಧ್ಯಕ್ಷರು

ಅಧ್ಯಕ್ಷರು

ಅಧ್ಯಕ್ಷರು

ಗ್ರಾ. ಪಂ.

-ಅಧ್ಯಕ್ಷರು

ಅಧ್ಯಕ್ಷರು

ಅಧ್ಯಕ್ಷರು

-ಅಧ್ಯಕ್ಷರು

ಅಧ್ಯಕ್ಷರು

ಅಧ್ಯಕ್ಷರು

ಗ್ರಾ. ಪಂ.

-ಅಧ್ಯಕ್ಷರು

ಅಧ್ಯಕ್ಷರು

ಅಧ್ಯಕ್ಷರು

ಅಧ್ಯಕ್ಷರು

ಅಧ್ಯಕ್ಷರು

အိမ်

-တစ်ခု
အိမ်ထဲမှာ
အိမ်

အိမ်

အိမ်

-အိမ်
အိမ်ထဲမှာ
အိမ်

,အိမ်

,အိမ်

အိမ် အိမ်

-အိမ်ထဲမှာ
အိမ်ထဲမှာ
အိမ်ထဲမှာ
အိမ်
အိမ်ထဲမှာ
အိမ်ထဲမှာ
အိမ်

,အိမ်

အိမ်

,အိမ်

အိမ်

-အိမ်ထဲမှာ

အိမ် အိမ်

-အိမ်ထဲမှာ
အိမ်ထဲမှာ
အိမ်ထဲမှာ
အိမ်ထဲမှာ
အိမ်ထဲမှာ
အိမ်ထဲမှာ
အိမ်ထဲမှာ
အိမ်ထဲမှာ
အိမ်ထဲမှာ

,အိမ်

အိမ်

အိမ်

အိမ်

,အိမ်

အိမ်

-T မြေအောက်

အိမ်

-အိမ်အောက်

ကွက် အိမ်

-မြေအောက်

T ကွက် အိမ်အောက်

အိမ်အောက်

အိမ်အောက်

အိမ်အောက်

အိမ်

-မြေအောက်

အိမ်

ကွက် အိမ်

-အိမ်အောက်

အိမ်

အိမ်

-မြေအောက်

အိမ်

အိမ်အောက်

အိမ်အောက်

အိမ်

အိမ်

ကွက် အိမ်အောက်

,b

.g

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 23: Đại Sum phủ

Đất Giang

Đất Giang
Đất Giang
Đất Giang
Đất Giang

Đất Giang
Đất Giang

Đất Giang

Đất Giang
Đất Giang

Đất Giang
Đất Giang

Đất Giang
Đất Giang

Đất Giang
Đất Giang

Đất Giang
Đất Giang

Đất Giang
Đất Giang
Đất Giang

Đất Giang

T₀

h₀

h₀

á

-h₀

h₀

T₀

h₀

h₀

h₀

h₀

h₀

g

h₀

V₀

h₀

h₀

h₀

T₀

h₀

h₀

h₀

h₀

h₀

h₀

h₀

h₀

h₀

ស្រី
ន

ប្រាសាទ
ប្រាសាទ

ប្រាសាទ
ប្រាសាទ
ប្រាសាទ

ប្រាសាទ
ប្រាសាទ
ប្រាសាទ

ប្រាសាទ
ប្រាសាទ

ប្រាសាទ
ប្រាសាទ
ប្រាសាទ
ប្រាសាទ
ប្រាសាទ
ប្រាសាទ

ប្រាសាទ
ប្រាសាទ
ប្រាសាទ

ប្រាសាទ
ប្រាសាទ
ប្រាសាទ

ប្រាសាទ
ប្រាសាទ
ប្រាសាទ

ប្រាសាទ
ប្រាសាទ

, ប្រាសាទ

, ប្រាសាទ

អំណាចស្រុក
រដ្ឋ

ស្ថាប័នស្រុក
ស្ថា

ស្ថាប័នស្រុក

ស្ថាប័នស្រុក
ស្ថា

-T ស្ថាប័នស្រុក ,ស្ថា
ស្ថាប័នស្រុក
ស្ថាប័នស្រុក
ស្ថាប័នស្រុក

ស្ថាប័នស្រុក

ស្ថាប័ន

-ស្ថាប័នស្រុក

ស្ថាប័ន

-T ស្ថាប័នស្រុក
ស្ថាប័នស្រុក
ស្ថា

ស្ថាប័ន

-ស្ថាប័នស្រុក
ស្ថាប័នស្រុក
ស្ថា

ស្ថាប័ន

-T ស្ថាប័នស្រុក
ស្ថា

ស្រី

- ប្រើប្រាស់ប្រាស
រាងកាយ/ស្រី

ស្រី

- ប្រើ

ស្រី
ស្រី

, ស្រី

ស្រី
ប្រើប្រាស់ប្រាស
ស្រី
ស្រី
ស្រី
ស្រី
ស្រី

ស្រី

ស្រី
ស្រី
ស្រី

ស្រី
ស្រី

ស្រី
ស្រី
ស្រី

ស្រី

- ស្រី

ស្រី
ស្រី

-~~Chợ~~ ~~thị trường~~
gà

~~thị trường~~

~~thị trường~~

-T ~~thị trường~~

~~thị trường~~

-T ~~thị trường~~

~~thị trường~~

-~~Chợ~~ ~~thị trường~~

~~thị trường~~

-~~Chợ~~ ~~thị trường~~
~~thị trường~~
ó

~~thị trường~~

-~~Chợ~~ ~~thị trường~~
~~thị trường~~
~~thị trường~~
~~thị trường~~

~~thị trường~~

-V ~~thị trường~~
~~thị trường~~
~~thị trường~~
~~thị trường~~
thị trường

a

thị trường

អង្គជំនុំជម្រះ

- តុលាការ, តុលាការ

តុលាការ

តុលាការ

- តុលាការ

អង្គជំនុំជម្រះ

- អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

- អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

- អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

- អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

- អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

- អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

~~NO~~

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 24: Khéo đối xử

Đất Giang

- Núi Núi Núi Núi

Đất

Đất Núi Núi Núi

Đất Núi Núi Núi
Đất Núi Núi Núi
Đất

Đất

Đất Núi Núi Núi

Đất Núi Núi Núi

Đất Núi Núi Núi

Đất Núi Núi Núi

Đất Núi Núi Núi

Đất Núi Núi Núi

Đất Núi Núi Núi

Đất

Đất Núi Núi Núi

Đất

Đất Núi Núi Núi

Đất Núi Núi Núi

Đất

-N₁đ

đ₁đ₂đ₃đ₄đ₅
đ₆đ₇đ₈

-T đ₁đ₂đ₃đ₄đ₅đ₆

đ₇đ₈

-đ₁đ₂đ₃đ₄đ₅đ₆đ₇đ₈

đ₁đ₂đ₃đ₄đ₅đ₆đ₇đ₈
đ₁đ₂đ₃đ₄đ₅đ₆đ₇đ₈
đ₁đ₂đ₃đ₄đ₅đ₆đ₇đ₈
đ₁đ₂đ₃đ₄đ₅đ₆đ₇đ₈
đ₁

đ₁đ₂đ₃

-T đ₁đ₂đ₃đ₄đ₅đ₆đ₇đ₈
đ₁

đ₁đ₂đ₃đ₄đ₅đ₆đ₇đ₈

-đ₁đ₂đ₃đ₄đ₅đ₆đ₇đ₈
đ₁đ₂đ₃đ₄đ₅đ₆đ₇đ₈

đ₁đ₂đ₃đ₄đ₅đ₆đ₇đ₈

-đ₁đ₂đ₃đ₄đ₅đ₆đ₇đ₈
đ₁đ₂đ₃đ₄đ₅đ₆đ₇đ₈

đ₁đ₂đ₃đ₄đ₅đ₆đ₇đ₈

-đ₁đ₂đ₃đ₄đ₅đ₆đ₇đ₈

đ₁đ₂đ₃đ₄đ₅đ₆đ₇đ₈đ₉đ₁₀
đ₁

အိမ်

ပျက်စီးနေပါ
အိမ်

အိမ်

-T ပျက်စီးနေ
ပျက်စီးနေ
အိမ်

အိမ်

-အိမ်အိမ်

အိမ်

-အိမ်အိမ်
အိမ်အိမ်
အိမ်အိမ်
အိမ်

အိမ်

-အိမ်

အိမ်

-အိမ်

အိမ်

-အိမ်အိမ်
အိမ်

အိမ်

- ព្រះបាទសីហនុ
ព្រះបាទសីហនុ

ស្រី

- ព្រះបាទសីហនុ
ព្រះបាទសីហនុ

ស្រី

- ព្រះបាទសីហនុ

ព្រះបាទសីហនុ

ព្រះបាទសីហនុ
ព្រះបាទសីហនុ

ព្រះបាទសីហនុ
ព្រះបាទសីហនុ

ព្រះបាទសីហនុ

ស្រី

- ព្រះបាទសីហនុ
ព្រះបាទសីហនុ
ព្រះបាទសីហនុ

ព្រះបាទសីហនុ

ព្រះបាទសីហនុ
ព្រះបាទសីហនុ

ព្រះបាទសីហនុ
ព្រះបាទសីហនុ
ព្រះបាទសីហនុ
ព្រះបាទសីហនុ

၁၀၀၀၀၀၀

,၀၀

၁၀၀၀၀၀၀

၁၀၀၀၀

၁၀၀၀၀၀

၁၀၀၀၀၀၀

၀

၁၀၀၀၀၀၀

၁၀၀၀၀၀၀

၁၀၀၀၀၀၀

၁၀၀၀၀၀၀

၁၀၀၀

၁၀၀၀၀၀၀

၁၀၀၀၀၀၀

၁၀၀၀၀၀

,၀

၁၀၀၀

၁၀၀၀

,၀၀၀၀

၁၀၀၀၀

၁၀၀၀၀၀၀

၁၀၀၀၀၀၀

၀

၁၀၀၀၀၀

၁၀၀၀၀၀၀

၁၀၀၀၀

,၀

-၀

,၀၀၀

,၀၀

၁၀၀၀၀၀

၂၀၀၅ ခုနှစ်
သို့မဟုတ်

, ၁၈

အချက်

အချက်

-၂၀၀၅

၂၀၀၅

-၂၀၀၅

အချက်

-၂၀၀၅ ခုနှစ်

၂၀၀၅ ခုနှစ်

-၂၀၀၅ ခုနှစ်

၂၀၀၅ ခုနှစ်

၂၀၀၅ ခုနှစ်

၂၀၀၅ ခုနှစ်

၂၀၀၅ ခုနှစ်

၂၀၀၅ ခုနှစ်

၂၀၀၅ ခုနှစ်

-၂၀၀၅ ခုနှစ်

၂၀၀၅ ခုနှစ်

-၂၀၀၅ ခုနှစ်

၂၀၀၅ ခုနှစ်

၂၀၀၅ ခုနှစ်

၂၀၀၅ ခုနှစ်

- ផ្ទះបង្គោល

បង្គោល

បង្គោល

បង្គោល

បង្គោល

បង្គោល

បង្គោល

បង្គោល

បង្គោល

បង្គោល

បង្គោល

- ផ្ទះបង្គោល

បង្គោល

បង្គោល

- ផ្ទះបង្គោល

បង្គោល

បង្គោល

បង្គោល

បង្គោល

បង្គោល

បង្គោល

បង្គោល

បង្គោល

បង្គោល

បង្គោល

បង្គោល

បង្គោល

បង្គោល

បង្គោល

បង្គោល

បង្គោល

បង្គោល

បង្គោល

បង្គោល

បង្គោល

បង្គោល

បង្គោល

အိမ်

-အိမ်ယာ

ပျက်

-ပျက်စီးမှု

အိမ်

, လူ

ပျက်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

-အိမ်

ပျက်

-ပျက်စီးမှု

အိမ်

, ငါ

အိမ်

အိမ်

အိမ်

အိမ်

အိမ်

y,

အိမ်

. အိမ်

အိမ်

အိမ်

အိမ်

-အိမ်

အိမ်

အိမ်

အိမ်

ပျက်

-~~ស្រុកស្រែក~~
~~ស្រុកស្រែក~~
~~ស្រុកស្រែក~~
~~ស្រុកស្រែក~~
~~ស្រុកស្រែក~~

ស្រុក

-~~ស្រុកស្រែក~~

ស្រុក

-~~ស្រុកស្រែក~~
~~ស្រុកស្រែក~~
រត់

ឡ

y.

ស្រុក

-~~ស្រុកស្រែក~~
ស្រុក

,ស្រុក

ស្រុក

-~~ស្រុកស្រែក~~
~~ស្រុកស្រែក~~
~~ស្រុកស្រែក~~
ស្រុក

ស្រុក

-~~ស្រុកស្រែក~~
~~ស្រុកស្រែក~~
~~ស្រុកស្រែក~~

ស្រុក

-~~ស្រុកស្រែក~~
~~ស្រុកស្រែក~~

,ស្រុក

អង្គជំនុំជម្រះ
សាលាដំបូងរាជធានីភ្នំពេញ

សាលាដំបូង

-T ជ

សាលាដំបូង

-សាលាដំបូង

សាលាដំបូង

សាលាដំបូង

-សាលាដំបូង

សាលាដំបូង

សាលាដំបូង

សាលាដំបូង

សាលាដំបូង

សាលាដំបូង

សាលាដំបូង

សាលាដំបូង

សាលាដំបូង

-សាលាដំបូង

សាលាដំបូង

-T ជ

សាលាដំបូង

សាលាដំបូង

សាលាដំបូង

-សាលាដំបូង

សាលាដំបូង

မိမိ

မိမိ

-မိမိ

မိမိ

မိမိ

မိမိ

-မိမိ

မိမိ

မိမိ

-မိမိ

မိမိ

-မိမိ

မိမိ

-မိမိ

မိမိ

-မိမိ

မိမိ

-မိမိ

မိမိ

မိမိ

မိမိ

-မိမိ

សំបុត្រ

- ប្រើប្រាស់

ហាត់ប្រាណ

ប្រើប្រាស់

- ប្រើប្រាស់

ប្រើប្រាស់

សំបុត្រ

សំបុត្រ

សំបុត្រ

សំបុត្រ

សំបុត្រ

សំបុត្រ

សំបុត្រ

សំបុត្រ

សំបុត្រ

សំបុត្រ

សំបុត្រ

សំបុត្រ

សំបុត្រ

សំបុត្រ

សំបុត្រ

សំបុត្រ

សំបុត្រ

សំបុត្រ

សំបុត្រ

, គ

, គ

đầu tiên, chúng ta
đầu tiên, chúng ta

đầu tiên, chúng ta
đầu tiên, chúng ta

đầu tiên, chúng ta
đầu tiên, chúng ta
đầu tiên, chúng ta

i là

đầu tiên, chúng ta
đầu tiên, chúng ta
đầu tiên, chúng ta

đầu tiên, chúng ta
đầu tiên, chúng ta
đầu tiên, chúng ta

đầu tiên, chúng ta
đầu tiên, chúng ta
đầu tiên, chúng ta
đầu tiên, chúng ta

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 25: Bước đầu dọ dẫm

Đến đây
đến đây
đến đây

Đến đây
đến đây

Đến đây
đến đây

Đến đây
đến đây

Đến đây

Đến đây

Đến đây
đến đây
đến đây

Đến đây
đến đây

Đến đây
đến đây

Đến đây
đến đây
đến đây

ᨧᩢ᩠ᨦ

ᨧᩢ᩠ᨦᨧᩢ᩠ᨦ
ᨧᩢ᩠ᨦᨧᩢ᩠ᨦ

ᨧᩢ᩠ᨦᨧᩢ᩠ᨦ
ᨧᩢ᩠ᨦ

ᨧᩢ᩠ᨦᨧᩢ᩠ᨦ
ᨧᩢ᩠ᨦ

ᨧᩢ᩠ᨦ

ᨧᩢ᩠ᨦᨧᩢ᩠ᨦ
ᨧᩢ᩠ᨦᨧᩢ᩠ᨦ
ᨧᩢ᩠ᨦ

ᨧᩢ᩠ᨦᨧᩢ᩠ᨦ
ᨧᩢ᩠ᨦᨧᩢ᩠ᨦ
ᨧᩢ᩠ᨦᨧᩢ᩠ᨦ
ᨧᩢ᩠ᨦᨧᩢ᩠ᨦ

ᨧᩢ᩠ᨦᨧᩢ᩠ᨦ
ᨧᩢ᩠ᨦ

ᨧᩢ᩠ᨦᨧᩢ᩠ᨦ

ᨧᩢ᩠ᨦ

ᨧᩢ᩠ᨦᨧᩢ᩠ᨦ
ᨧᩢ᩠ᨦ

ᨧᩢ᩠ᨦ

ᨧᩢ᩠ᨦᨧᩢ᩠ᨦ
ᨧᩢ᩠ᨦᨧᩢ᩠ᨦ
ᨧᩢ᩠ᨦ

ᨧᩢ᩠ᨦ

សេចក្តីសម្រេច
ក្រសួង

, ៩

- ក្រសួង
ក្រសួង

ក្រសួង

ក្រសួង

- ក្រសួង
ក្រសួង
ក្រសួង
ក្រសួង
ក្រសួង

ក្រសួង

សេចក្តីសម្រេច
ក្រសួង

ក្រសួង
ក្រសួង
ក្រសួង

ក្រសួង

- ក្រសួង

ក្រសួង

ក្រសួង

- ក្រសួង
ក្រសួង

ក្រសួង

ក្រសួង

- ក្រសួង
ក្រសួង
ក្រសួង
ក្រសួង

ក្រសួង

សេចក្តីសង្ខេប

-សេចក្តីសង្ខេប

សេចក្តី

-T សេចក្តីសង្ខេប

សេចក្តី

សេចក្តីសង្ខេប

សេចក្តីសង្ខេប

សេចក្តីសង្ខេប

សេចក្តី

១

សេចក្តី

សេចក្តីសង្ខេប

សេចក្តីសង្ខេប

សេចក្តី

-សេចក្តី

សេចក្តី

សេចក្តីសង្ខេប

សេចក្តីសង្ខេប

សេចក្តី

-សេចក្តីសង្ខេប

សេចក្តីសង្ខេប

សេចក្តី

-សេចក្តី

សេចក្តីសង្ខេប

-T សេចក្តីសង្ខេប

សេចក្តីសង្ខេប

សេចក្តី

សេចក្តីថ្លែង

- ឈ្មោះ

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

- ស្រីស្រី

ស្រីស្រី

ស្រី

- ឈ្មោះ

ស្រីស្រីស្រី

- ឈ្មោះ

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រី

- ឈ្មោះ

ស្រីស្រី

ស្រី

- ឈ្មោះ

ស្រីស្រីស្រី

ស្រីស្រីស្រី

១

២

အောင်မြင်

-အောင်မြင်

မို့

အောင်

-အောင်မြင်

မို့

အောင်

-အောင်

အောင်

-အောင်

မို့

အောင်

-အောင်မြင်

မို့

အောင်

-အောင်မြင်

မို့

အောင်

-အောင်

အောင်

-အောင်မြင်

မို့

အောင်

-Ấp 1

बुद्धि

-6, 9, 10, 11, 12, 13, 14, 15, 16, 17, 18, 19, 20, 21, 22, 23, 24, 25, 26, 27, 28, 29, 30, 31, 32, 33, 34, 35, 36, 37, 38, 39, 40, 41, 42, 43, 44, 45, 46, 47, 48, 49, 50, 51, 52, 53, 54, 55, 56, 57, 58, 59, 60, 61, 62, 63, 64, 65, 66, 67, 68, 69, 70, 71, 72, 73, 74, 75, 76, 77, 78, 79, 80, 81, 82, 83, 84, 85, 86, 87, 88, 89, 90, 91, 92, 93, 94, 95, 96, 97, 98, 99, 100, 101, 102, 103, 104, 105, 106, 107, 108, 109, 110, 111, 112, 113, 114, 115, 116, 117, 118, 119, 120, 121, 122, 123, 124, 125, 126, 127, 128, 129, 130, 131, 132, 133, 134, 135, 136, 137, 138, 139, 140, 141, 142, 143, 144, 145, 146, 147, 148, 149, 150, 151, 152, 153, 154, 155, 156, 157, 158, 159, 160, 161, 162, 163, 164, 165, 166, 167, 168, 169, 170, 171, 172, 173, 174, 175, 176, 177, 178, 179, 180, 181, 182, 183, 184, 185, 186, 187, 188, 189, 190, 191, 192, 193, 194, 195, 196, 197, 198, 199, 200, 201, 202, 203, 204, 205, 206, 207, 208, 209, 210, 211, 212, 213, 214, 215, 216, 217, 218, 219, 220, 221, 222, 223, 224, 225, 226, 227, 228, 229, 230, 231, 232, 233, 234, 235, 236, 237, 238, 239, 240, 241, 242, 243, 244, 245, 246, 247, 248, 249, 250, 251, 252, 253, 254, 255, 256, 257, 258, 259, 260, 261, 262, 263, 264, 265, 266, 267, 268, 269, 270, 271, 272, 273, 274, 275, 276, 277, 278, 279, 280, 281, 282, 283, 284, 285, 286, 287, 288, 289, 290, 291, 292, 293, 294, 295, 296, 297, 298, 299, 300, 301, 302, 303, 304, 305, 306, 307, 308, 309, 310, 311, 312, 313, 314, 315, 316, 317, 318, 319, 320, 321, 322, 323, 324, 325, 326, 327, 328, 329, 330, 331, 332, 333, 334, 335, 336, 337, 338, 339, 340, 341, 342, 343, 344, 345, 346, 347, 348, 349, 350, 351, 352, 353, 354, 355, 356, 357, 358, 359, 360, 361, 362, 363, 364, 365, 366, 367, 368, 369, 370, 371, 372, 373, 374, 375, 376, 377, 378, 379, 380, 381, 382, 383, 384, 385, 386, 387, 388, 389, 390, 391, 392, 393, 394, 395, 396, 397, 398, 399, 400, 401, 402, 403, 404, 405, 406, 407, 408, 409, 410, 411, 412, 413, 414, 415, 416, 417, 418, 419, 420, 421, 422, 423, 424, 425, 426, 427, 428, 429, 430, 431, 432, 433, 434, 435, 436, 437, 438, 439, 440, 441, 442, 443, 444, 445, 446, 447, 448, 449, 450, 451, 452, 453, 454, 455, 456, 457, 458, 459, 460, 461, 462, 463, 464, 465, 466, 467, 468, 469, 470, 471, 472, 473, 474, 475, 476, 477, 478, 479, 480, 481, 482, 483, 484, 485, 486, 487, 488, 489, 490, 491, 492, 493, 494, 495, 496, 497, 498, 499, 500, 501, 502, 503, 504, 505, 506, 507, 508, 509, 510, 511, 512, 513, 514, 515, 516, 517, 518, 519, 520, 521, 522, 523, 524, 525, 526, 527, 528, 529, 530, 531, 532, 533, 534, 535, 536, 537, 538, 539, 540, 541, 542, 543, 544, 545, 546, 547, 548, 549, 550, 551, 552, 553, 554, 555, 556, 557, 558, 559, 560, 561, 562, 563, 564, 565, 566, 567, 568, 569, 570, 571, 572, 573, 574, 575, 576, 577, 578, 579, 580, 581, 582, 583, 584, 585, 586, 587, 588, 589, 590, 591, 592, 593, 594, 595, 596, 597, 598, 599, 600, 601, 602, 603, 604, 605, 606, 607, 608, 609, 610, 611, 612, 613, 614, 615, 616, 617, 618, 619, 620, 621, 622, 623, 624, 625, 626, 627, 628, 629, 630, 631, 632, 633, 634, 635, 636, 637, 638, 639, 640, 641, 642, 643, 644, 645, 646, 647, 648, 649, 650, 651, 652, 653, 654, 655, 656, 657, 658, 659, 660, 661, 662, 663, 664, 665, 666, 667, 668, 669, 670, 671, 672, 673, 674, 675, 676, 677, 678, 679, 680, 681, 682, 683, 684, 685, 686, 687, 688, 689, 690, 691, 692, 693, 694, 695, 696, 697, 698, 699, 700, 701, 702, 703, 704, 705, 706, 707, 708, 709, 710, 711, 712, 713, 714, 715, 716, 717, 718, 719, 720, 721, 722, 723, 724, 725, 726, 727, 728, 729, 730, 731, 732, 733, 734, 735, 736, 737, 738, 739, 740, 741, 742, 743, 744, 745, 746, 747, 748, 749, 750, 751, 752, 753, 754, 755, 756, 757, 758, 759, 760, 761, 762, 763, 764, 765, 766, 767, 768, 769, 770, 771, 772, 773, 774, 775, 776, 777, 778, 779, 780, 781, 782, 783, 784, 785, 786, 787, 788, 789, 790, 791, 792, 793, 794, 795, 796, 797, 798, 799, 800, 801, 802, 803, 804, 805, 806, 807, 808, 809, 810, 811, 812, 813, 814, 815, 816, 817, 818, 819, 820, 821, 822, 823, 824, 825, 826, 827, 828, 829, 830, 831, 832, 833, 834, 835, 836, 837, 838, 839, 840, 841, 842, 843, 844, 845

Hệ thống quản lý chất lượng

Yánpán

~~CONFIDENTIAL~~

မိမိတို့အတွက်

~~-T a g h a g h a~~

ငါ့အတွက်အားလုံး
အတွက်အားလုံး
အတွက်အားလုံး
အတွက်အားလုံး

ÁNH MANG ĐỎ

~~SECRET~~

~~SECRET~~

~~ĐIỀU 13. ĐIỀU 13. ĐIỀU 13. ĐIỀU 13.~~

အိတ်ဖုန်း

Hệ thống phân cấp

လမ်းပန်းဆက်သွယ်ရေး

hàng đầu tiên

အိမ်ထောင်ရေးနှင့်

~~ထိုအခါမှစ၍~~

[illegible]

အထွေထွေ

Q

အိမ်

-အိမ်

အိမ်

-အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

-အိမ်

အိမ်

-အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

, အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

, အိမ်

အိမ်

၂၀၁၆

၂၀၁၇

၂၀၁၈

၂၀၁၉

၂၀၂၀

၂၀၂၁

၂၀၂၂

၂၀၂၃

၂၀၂၄

၂၀၂၅

၂၀၂၆

၂၀၂၇

၂၀၂၈

၂၀၂၉

၂၀၃၀

၂၀၃၁

၂၀၃၂

၂၀၃၃

សេដ្ឋកិច្ច

-សេដ្ឋកិច្ចកសិកម្ម

ស្រូវ

ផ្លែឈើកសិកម្ម

-សេដ្ឋកិច្ចរ៉ែ

ស្រូវ

-សេដ្ឋកិច្ច

,សេដ្ឋកិច្ច

ស្រូវ

សេដ្ឋកិច្ចកសិកម្ម

,សេដ្ឋកិច្ច

ស្រូវ

ទ

ស្រូវ

សេដ្ឋកិច្ច

សេដ្ឋកិច្ចកសិកម្ម

សេដ្ឋកិច្ចកសិកម្ម

សេដ្ឋកិច្ចកសិកម្ម

ស្រូវ

សេដ្ឋកិច្ចកសិកម្ម

សេដ្ឋកិច្ច

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 26: Một gã si tình

Đã

Đã

Đã

Đã

, đã

Đã

- Đã

Đã

Đã

- Đã

Đã

- Đã

Đã

Đã

- Đã

Đã

Đã

Đã

Đã

- Đã

Đã

Đã

សំបុត្រ

សំបុត្រ

- បង្កើនប្រាក់
ស្រុក

បង្កើនប្រាក់
សំបុត្រ
ស្រុក

- សំបុត្រ

សំបុត្រ

- បង្កើនប្រាក់
សំបុត្រ
ស្រុក

សំបុត្រ

- បង្កើនប្រាក់
សំបុត្រ

សំបុត្រ

- បង្កើនប្រាក់
សំបុត្រ
សំបុត្រ
សំបុត្រ
សំបុត្រ
សំបុត្រ

សំបុត្រ

- បង្កើនប្រាក់
សំបុត្រ

អង្គការ
សហប្រតិបត្តិ
មិន

សហប្រតិបត្តិ
មិន

អង្គការ

សហប្រតិបត្តិ
T មិន , ប្រតិបត្តិ

អង្គការ
មិន

សហប្រតិបត្តិ
អង្គការ

T មិន

មិន

-T មិន
មិន

អង្គការ
មិន

សហប្រតិបត្តិ
មិន

មិន

, មិន

-មិន

អង្គការ

-អង្គការ
មិន

၀၁၅၀၀၀

-၀၁၅၀၀၀၀၀

၀၁၅၀၀၀၀၀၀
၀၁၅၀၀၀၀၀၀၀
၀၁၅၀၀၀၀၀၀၀
၀၁၅၀၀၀၀၀၀၀
၀၁၅၀၀၀၀၀၀၀

T၁၅၀

-၀၁၅၀၀၀၀၀၀၀၀

၀၁၅

၀၁၅

-T ၀၁၅၀၀၀၀၀၀

T၁၅၀၀၀၀၀၀

၀၁၅၀၀၀၀၀

-၀၁၅၀၀၀၀၀၀၀၀

၀၁၅၀၀၀၀၀၀၀
၀၁၅၀၀၀၀၀၀၀
၀၁၅၀၀၀၀၀၀၀
၀၁၅၀၀၀၀၀၀၀
၀၁၅၀၀၀၀၀၀၀
၀၁၅၀၀၀၀၀၀၀
၀၁၅၀၀၀၀၀၀၀
၀၁၅၀၀၀၀၀၀၀
၀၁၅၀၀၀၀၀၀၀
၀၁၅၀၀၀၀၀၀၀

,၀၁၅၀၀၀

,၀၁

၀၁၅၀၀

-၀၁၅၀၀

,၀၁၅၀၀

၀၁၅

၀၁၅၀၀၀၀၀၀၀
၀၁၅၀၀၀၀၀၀၀
၀၁၅၀၀၀၀၀၀၀

၅၅၀

-၅၅၀၀၀၀

၅

၅၅၀

-၅၅၀၀၀၀

၅၅၀

-၅၅၀၀၀၀

၅၅၀၀၀၀

၅၅၀၀၀၀

၅၅၀၀၀

၅၅၀၀၀၀

-၅၅၀၀၀၀၀

၅၅၀၀၀

၅၅၀

၅

,၅၅၀

-၅၅၀၀၀၀၀

၅၅၀၀၀၀

၅

၅၅၀

,၅၅၀

-၅၅၀၀၀၀၀

၅

၅၅၀၀၀၀

၅၅၀

၅၅၀၀၀၀

၅

,၅၅၀

-N₁ អ្នកប្រឹក្សា
ស្រាវជ្រាវ
គាត់

ប្រព្រឹត្តិការណ៍
ស្រាវជ្រាវ, ប្រព្រឹត្តិការណ៍

-O₁ អ្នកប្រឹក្សា
ស្រាវជ្រាវ

ប្រព្រឹត្តិការណ៍
គាត់

គាត់

-O₂ អ្នកប្រឹក្សា

ស្រាវជ្រាវ

-O₃ អ្នកប្រឹក្សា
ស្រាវជ្រាវ/ស្រាវជ្រាវ
ស្រាវជ្រាវ/ស្រាវជ្រាវ
ស្រាវជ្រាវ

ប្រព្រឹត្តិការណ៍
គាត់

-T អ្នកប្រឹក្សា
ប្រព្រឹត្តិការណ៍
ប្រព្រឹត្តិការណ៍
ប្រព្រឹត្តិការណ៍
ប្រព្រឹត្តិការណ៍, ប្រព្រឹត្តិការណ៍
ប្រព្រឹត្តិការណ៍, ប្រព្រឹត្តិការណ៍
ប្រព្រឹត្តិការណ៍
ប្រព្រឹត្តិការណ៍
ប្រព្រឹត្តិការណ៍

-~~Shayyān~~
Shayyān

,~~g~~

~~g~~

-~~Shayyān~~
Shayyān
g

g

Shayyān

T~~Shayyān~~
g

,~~g~~

-~~Shayyān~~
Shayyān
Shayyān

Shayyān

-~~Shayyān~~, T~~Shayyān~~
Shayyān

Shayyān

T~~Shayyān~~

-T~~Shayyān~~
Shayyān
Shayyān

,~~g~~

Shayyān

-V~~Shayyān~~
Shayyān

Shayyān

T~~Shayyān~~

Shayyān
g

,~~Shayyān~~

Shayyān

hàng

-T ỉm

hàng

hàng

hàng

hàng

hàng

hàng

-T ỉm

hàng

hàng

-T ỉm

hàng

-T ỉm

hàng

-T ỉm

hàng

hàng

-T ỉm

hàng

hàng

hàng

-T ỉm

hàng

၇၇၇၇

-၇၇၇၇

၇၇၇

-၇၇၇

၇၇

၇၇၇

၇၇၇၇၇၇

၇၇၇၇၇၇

၇၇၇၇၇၇

-၇၇

၇၇

၇၇၇၇၇၇

၇၇၇၇၇၇/

၇၇၇

၇၇၇၇၇၇

၇၇၇၇

၇၇၇၇၇၇

၇၇

၇၇၇

-၇၇

၇၇

၇၇၇၇၇၇

၇၇၇၇၇၇

၇၇၇

အိတ်အိတ်

ပုံ

-အိတ်

အိတ်

အိတ်

အိတ်

အိတ်

-အိတ်

အိတ်အိတ်

အိတ်

-အိတ်

အိတ်

အိတ်

အိတ်

-အိတ်အိတ်

အိတ်အိတ်

အိတ်အိတ်

အိတ်အိတ်

အိတ်အိတ်

-အိတ်

,အိတ်အိတ်

အိတ်အိတ်

အိတ်

-အိတ်အိတ်အိတ်

အိတ်

အိတ်အိတ်

-အိတ်အိတ်

အိတ်

Đã được
đăng

Tên của

-T của

Đã được
đăng
đăng

, của

, của

Đã

-T của

Đã

Đã

Đã được
đăng

-V của

Đã

Đã

, của

Đã được

Đã được

Đã

Đã được
đăng

Đã

.

Đã được

Đã được

-**ကုမ္ပဏီ**
ကုမ္ပဏီ

ကုမ္ပဏီ

-**ကုမ္ပဏီ**
ကုမ္ပဏီ
ကုမ္ပဏီ

ကုမ္ပဏီ
ကုမ္ပဏီ

-**ကုမ္ပဏီ**
ကုမ္ပဏီ

ကုမ္ပဏီ

-**ကုမ္ပဏီ**
ကုမ္ပဏီ
ကုမ္ပဏီ

၆

ကုမ္ပဏီ

-**ကုမ္ပဏီ**
ကုမ္ပဏီ

ကုမ္ပဏီ

ကုမ္ပဏီ

-**ကုမ္ပဏီ**
ကုမ္ပဏီ
ကုမ္ပဏီ
ကုမ္ပဏီ

ကုမ္ပဏီ
ကုမ္ပဏီ

ကုမ္ပဏီ
ကုမ္ပဏီ

၂၀၁၈-၂၀၁၉ ခုနှစ်
အထွေထွေ
အချက်အလက်

၂၀၁၈-၂၀၁၉ ခုနှစ်
အထွေထွေ
အချက်အလက်

၂၀၁၈-၂၀၁၉ ခုနှစ်
အထွေထွေ
အချက်အလက်

၂၀၁၈-၂၀၁၉ ခုနှစ်

၂၀၁၈-၂၀၁၉ ခုနှစ်

၂၀၁၈-၂၀၁၉ ခုနှစ်
အထွေထွေ
အချက်အလက်

၂၀၁၈-၂၀၁၉ ခုနှစ်

၂၀၁၈-၂၀၁၉ ခုနှစ်

-V ခုနှစ်

၂၀၁၈-၂၀၁၉ ခုနှစ်

၂၀၁၈-၂၀၁၉ ခုနှစ်
အထွေထွေ
အချက်အလက်

၂၀၁၈-၂၀၁၉ ခုနှစ်
အထွေထွေ
အချက်အလက်

-၂၀၁၈-၂၀၁၉ ခုနှစ်

၂၀၁၈-၂၀၁၉ ခုနှစ်

- ចំណុចទី១
ចំណុច

អំពីការ

ការ

ការ

- ចំណុចទី២
ចំណុចទី២
១

ការ

ការ/ , ១១

ការ
អំពីការ

ការ

- ចំណុចទី៣
ចំណុចទី៣
១១
អំពីការ

ការ

- ចំណុចទី៤
អំពីការ
អំពីការ

ការ

- ចំណុចទី៥
អំពីការ
១

အိမ်

-အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်ထောင်ရေး

-အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်

-အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်

အိမ်

-အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်

-အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်

အိမ်

-အိမ်

.T အိမ်

အိမ်

,အိမ်

,အိမ်

Đang chờ

Đang chờ

Đang chờ

Đang chờ

Đang chờ

Đang chờ

Đang chờ

Đang chờ

Đang chờ

Đang chờ

Đang chờ

Đang chờ

Đang chờ

Đang chờ

၁၇၀၁
၁၇၀၁
၁၇၀၁

၁၇၀၁
၁၇၀၁
၁၇၀၁

၁၇၀၁
၁၇၀၁

၁၇၀၁
၁၇၀၁

၁၇၀၁
၁၇၀၁
၁၇၀၁
၁၇၀၁

၁၇၀၁

၁၇၀၁
၁၇၀၁
၁၇၀၁

၁၇၀၁

၁၇၀၁

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 27: Mây giảng, sấm chớp

Mây

- Mây

, đất

đất

Mây

đất

đất

đất

đất

đất

Mây

- Mây

đất

đất

đất

đất

đất

đất

Mây

- Mây

đất

đất

đất

đất

đất

đất

đất

đất

đất

đất

[illegible]

ΕΥΡΗΚΗ

-BIBLIOGRAPHY

91

~~ĐỀ THI CHỌN~~

၀၁၂၃၄၅၆၇၈၉
 ၁၀၁၁၁၂၁၃၁၄
 ၁၅၁၆၁၇၁၈၁၉
 ၂၀၂၁၂၂၂၃၂၄

-Bogobyan

9.

~~SECRET~~

ထိုသို့ပြုလုပ်ရာတွင်
ဗုဒ္ဓဘာသာဝင်များ
အားလုံးတို့က
အားပေးကြသည်။

গুণিত

- 5/10/10

10/10/10
10/10/10

10/10/10

10/10/10

- 10/10/10

10/10/10
10/10/10
10/10/10
10/10/10
10/10/10
10/10/10

, 10/10/10

10/10/10

- 10/10/10

10/10/10
10/10/10
10/10/10
10/10/10
10/10/10
10/10/10
10/10/10
10/10/10
10/10/10
10/10/10

10/10/10

10/10/10

- 10/10/10

10/10/10

10/10/10

10/10/10

- 10/10/10

10/10/10

10/10/10

អំពីស្ថានភាព
បច្ចុប្បន្ន
របស់យើង

ស្រី

-អំពីស្ថានភាព
របស់យើង
បច្ចុប្បន្ន
របស់យើង
ស្រី

ស្រី

-T អំពីស្ថានភាព
របស់យើង
បច្ចុប្បន្ន
របស់យើង
ស្រី
អំពីស្ថានភាព
របស់យើង
បច្ចុប្បន្ន
របស់យើង
ស្រី

ស្រី

ស្រី

-ស្រី

ស្រី

-ស្រី
អំពីស្ថានភាព
របស់យើង
បច្ចុប្បន្ន
របស់យើង
ស្រី
អំពីស្ថានភាព
របស់យើង
បច្ចុប្បន្ន
របស់យើង
ស្រី

,ស្រី

ស្រី

ស្រី

Tổ chức

:

-

Chức năng

Chức năng

Chức năng

Chức năng

Chức năng

Chức năng

-

Chức năng

Chức năng

Chức năng

Chức năng

Chức năng

Chức năng

Chức năng

Chức năng

Chức năng

-

Chức năng

Chức năng

Chức năng

Chức năng

Chức năng

Chức năng

Chức năng

-

Chức năng

Chức năng

Chức năng

Chức năng

Chức năng

ស្រែកស្រែក
ស្រែកស្រែក

ស្រែក
ស្រែកស្រែក
ស្រែកស្រែក

ស្រែកស្រែក

ស្រែក

ស្រែកស្រែក
ស្រែកស្រែក

ស្រែក

ស្រែកស្រែក
ស្រែកស្រែក
ស្រែកស្រែក

ស្រែកស្រែក
ស្រែកស្រែក

-ស្រែក ស្រែក

ស្រែក

ស្រែកស្រែក
ស្រែកស្រែក
ស្រែក

ស្រែកស្រែក
ស្រែកស្រែក

ស្រែក

ស្រែកស្រែក
ស្រែក

đang ở

đang ở

đang ở

đang ở

đang ở

đang ở

đang ở

đang ở

đang ở

đang ở

đang ở

đang ở

đang ở

đang ở

đang ở

đang ở

đang ở

đang ở

đang ở

đang ở

đang ở

đang ở

đang ở

đang ở

đang ở

đang ở

đang ở

အိမ်ထောင်

အိမ်ထောင်

- အိမ်ထောင်

မိ

အိမ်

အိမ်

- အိမ်

မိ

အိမ်

အိမ်

အိမ်ထောင်

မိ

အိမ်

- အိမ်

အိမ်

အိမ်ထောင်

အိမ်ထောင်

အိမ်ထောင်

အိမ်ထောင်

အိမ်ထောင်

အိမ်ထောင်

အိမ်

အိမ်

- အိမ်

အိမ်

အိမ်ထောင်

အိမ်

အိမ်ထောင်

အိမ်

-T ឆ្នាំ , ឆ្នាំ
ឆ្នាំ
ឆ្នាំ

ឆ្នាំ

- ឆ្នាំ
ឆ្នាំ
ឆ្នាំ
ឆ្នាំ
ឆ្នាំ

ឆ្នាំ

- ឆ្នាំ

ឆ្នាំ

- ឆ្នាំ , T ឆ្នាំ
ឆ្នាំ

ឆ្នាំ

ឆ្នាំ

- ឆ្នាំ
ឆ្នាំ

ឆ្នាំ

- ឆ្នាំ

ឆ្នាំ

- ឆ្នាំ
T ឆ្នាំ ឆ្នាំ
ឆ្នាំ

ឆ្នាំ

-T ផ្ទៃក្រឡា
មុខក្រឡា

ទា ក្រឡា មុខ
g

មុខ

-មុខ

ផ្ទៃក្រឡា

-ក្រឡា

មុខ

-ក្រឡា

មុខ

-ក្រឡា

ផ្ទៃក្រឡា
មុខ

-ក្រឡា
មុខ

ad

មុខ

-ក្រឡា
T ផ្ទៃក្រឡា
មុខ
មុខ

ផ្ទៃក្រឡា
មុខ

đang muốn
hỏi bạn

-Tất

đang

đang

-đang

,b

đang

đang

-đang

đang

đang

,la

đang

y,đang

đang

đang

-đang

,đang

đang

,đang

đang

đang

-đang

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 28: Một cuộc thất tung

Đã

-T đã

, không

đang

đang

đang

đang

đ

đ

-Đ

Đ

-T đã

đang

đ

đ

đ

đ

-Đ

Đ

Đ

-T đã

.Đ

Đ

-T ၂၀၂၁

၂၀၂၁

-T ၂၀၂၁

၂၀၂၁

၂၀၂၁ ၂၀၂၁

၂၀၂၁ ၂၀၂၁

၂၀၂၁ ၂၀၂၁

၂၀၂၁ ၂၀၂၁

၂၀၂၁ ၂၀၂၁

၂၀၂၁ ၂၀၂၁

၂၀၂၁

၂၀၂၁

-T ၂၀၂၁

၂၀၂၁

-T ၂၀၂၁

၂၀၂၁

-T ၂၀၂၁

၂၀၂၁

-T ၂၀၂၁

၂၀၂၁ ၂၀၂၁

၂၀၂၁

၂၀၂၁

-T ၂၀၂၁

၂၀၂၁

-T ấấấấ

ấ

ấấấ

ấấấ

ấấ

ấấ

-ấấấấ

ấấấấ

ấấ ấấấấ

ấ

-ấấấ

ấấấ

ấ

ấ

-ấấ

ấ

ấ

-ấấ

ấ

ấ

-ấ

, ấ

ấ

ấ

-T ấ

ấ

ấ

ấ

- ၅၀၀၀၀၀၀
၀၀၀၀၀၀၀၀
၀၀၀၀၀၀၀၀
၀၀၀၀၀၀၀၀
၀၀၀၀၀၀၀၀
၀၀၀၀၀၀၀၀
၀၀၀၀၀၀၀၀
၀၀၀၀၀၀၀၀

, ၀၀၀၀၀

၀၀၀၀

- ၅၀၀၀၀၀၀
၀၀၀၀၀၀၀၀

, ၀၀၀၀

၀၀၀၀

- ၅၀၀၀၀

၀၀၀၀

- ၅၀၀
၀၀၀၀၀၀

၀၀၀၀၀၀

၀၀၀၀

- ၅၀၀၀၀၀၀၀
၀၀၀၀၀၀၀၀
၀၀၀၀၀၀၀၀

၀၀၀၀

၀၀၀၀

- ၅၀၀၀၀၀၀၀
၀၀၀၀၀၀၀၀
၀၀၀၀၀၀၀၀

ស្រុកក្រាំង
ច្រើន

ស្រុកក្រាំង
ស្រុក

ស្រុកក្រាំង
ស្រុកក្រាំង

ស្រុកក្រាំង
ស្រុក

ស្រុកក្រាំង

ស្រុកក្រាំង
ស្រុកក្រាំង
ស្រុក

, ឆ្នាំ
, ឆ្នាំ

ស្រុកក្រាំង
ស្រុក

ស្រុកក្រាំង
ស្រុកក្រាំង

, ឆ្នាំ

ស្រុកក្រាំង
ស្រុក

, ឆ្នាំ

ស្រុកក្រាំង

ស្រុកក្រាំង

ស្រុកក្រាំង
ស្រុក

ស្រុកក្រាំង

ស្រុកក្រាំង
ស្រុកក្រាំង

២

ស្រុកស្រែក
៦

១ ស្រុក

ស្រុកស្រែក

ស្រុកស្រែក

-ស្រុកស្រែក
ស្រុកស្រែក

ស្រុកស្រែក
៧

ស្រុក

-ស្រុក
ស្រុកស្រែក
ស្រុកស្រែក

ស្រុកស្រែក

ស្រុកស្រែក

-ស្រុកស្រែក
ស្រុកស្រែក
ស្រុកស្រែក
ស្រុកស្រែក
ស្រុកស្រែក
ស្រុកស្រែក
ស្រុកស្រែក
ស្រុកស្រែក
ស្រុកស្រែក

, ៦

ស្រុកស្រែក

ស្រុកស្រែក
ស្រុកស្រែក

ស្រីស្រីស្រី
ស្រី

ស្រី

-ស្រីស្រីស្រី

ស្រីស្រី

ស្រីស្រី

ស្រី

ស្រីស្រី

ស្រី , ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រី

ស្រីស្រីស្រី

ស្រី

ស្រីស្រីស្រី
ស្រីស្រី

ស្រីស្រី

-ស្រីស្រីស្រី

ស្រីស្រីស្រី

ab

ស្រីស្រី

,ស្រីស្រីស្រី

ស្រីស្រីស្រីស្រី

ស្រីស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រី

ស្រីស្រី

ស្រីស្រី

-ស្រីស្រីស្រីស្រី

ស្រីស្រី

,ស្រីស្រីស្រី

ស្រីស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រី

ស្រីស្រី

-ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រី

ស្រីស្រីស្រី
ស្រីស្រី/

ស្រីស្រីស្រី
ស្រីស្រីស្រី
ស្រីស្រីស្រី
ស្រីស្រីស្រី

ស្រីស្រី
ស្រីស្រី

, រៀន

ស្រីស្រីស្រី
ស្រីស្រីស្រី
ស្រីស្រីស្រី
ស្រី

ស្រីស្រី
ស្រី

, រៀន

ស្រីស្រី

រៀន

ស្រីស្រីស្រី

ស្រី ស្រីស្រី
ស្រី

ស្រីស្រីស្រី
ស្រី

ស្រី
ស្រី

, រៀន

ស្រី

-ស្រីស្រី
ស្រី

தா னை

-என

நினைப்பதை

:

-த நை

கை

-கை

தா னை
கை

-கை

கை
b

தா னை

-கை

கை

கை

-கை

தா னை

-கை

கை

-கை

தா னை

-~~အမှတ်~~ ,~~အမှတ်~~

~~အမှတ်~~

-~~အမှတ်~~

~~အမှတ်~~
~~အမှတ်~~

၇၁ ၈၀

-~~အမှတ်~~ ,~~အမှတ်~~

~~အမှတ်~~

-~~အမှတ်~~

~~အမှတ်~~

၇၁ ၈၀

-~~အမှတ်~~

~~အမှတ်~~

~~အမှတ်~~

-~~အမှတ်~~

၇၁ ၈၀

-~~အမှတ်~~

~~အမှတ်~~

-~~အမှတ်~~

၇၁ ၈၀

~~အမှတ်~~ ,~~အမှတ်~~

~~အမှတ်~~

~~အမှတ်~~

၇၁၁

-၇၁၁၁၁၁၁၁၁

၇၁၁၁၁၁၁၁၁
၇၁၁၁၁၁၁၁၁
၇၁၁၁၁

၇၁ ၇၁

-၇၁၁၁

၇၁၁၁

-၇၁၁၁၁၁၁၁
၇၁၁၁၁၁

၇၁၁၁

၇၁၁၁၁
၇၁၁၁၁၁၁
၇၁

၇၁၁

၇၁ ၇၁

-၇၁၁၁၁၁၁၁
၇၁၁၁

၇၁၁၁

-၇၁၁၁၁၁
၇၁၁၁၁၁၁
၇၁၁၁၁၁၁
၇၁၁၁၁

၇၁ ၇၁

-၇၁၁၁

1000

1000

1000

1000

1000

1000

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 29: Một lần sơ hở

Đến đây, tôi mới
thấy được
đúng là
đúng là

Đến đây, tôi mới
thấy được
đúng là
đúng là

Đến đây, tôi mới
thấy được

Đến đây, tôi mới
thấy được

Đến đây, tôi mới
thấy được

Đến đây, tôi mới
thấy được

Đến đây, tôi mới
thấy được

Đến đây, tôi mới
thấy được

Értesítők

CHHATTOPADHYAY

अनुसूचित जाति

Ánh sáng và điện

APPENDIX

ထွက်ခွင့်

အသံအသွယ်

תגובה

Jingji Huatong

វិស័យសេវា
ជើង

សេវាសេវា
សេវាសេវា
សេវាសេវា

សេវាសេវា
សេវាសេវា
សេវា

សេវាសេវា
សេវា

សេវា

សេវាសេវា
សេវាសេវា

,សេវា

សេវាសេវា

សេវា ,សេវាសេវា
សេវា

សេវាសេវា

សេវាសេវា
សេវាសេវា

សេវាសេវា
សេវាសេវា

សេវា ,សេវាសេវា
សេវាសេវា ,សេវា
សេវាសេវា
សេវាសេវា
សេវាសេវា
សេវា

ប្រាសាទ

-ស្រី

ប្រាសាទ

ស្រី

ប្រាសាទ

ស្រី
រ

ប្រាសាទ

៦

ប្រាសាទ

ស្រី

ប្រាសាទ

ប្រាសាទ

ប្រាសាទ

ប្រាសាទ

-ស្រី

ស្រី

-ស្រី

ប្រាសាទ

-ស្រី

,ស្រី

,ស្រី

ស្រី

ស្រី

-ស្រី

ស្រី

- ប្រជុំប្រជុំ
ស្រុកស្រុក
ស្រុកស្រុក

ស្រុកស្រុក
ស្រុកស្រុក
ស្រុកស្រុក
ស្រុក

ស្រុក

- ប្រជុំប្រជុំ
ស្រុកស្រុក
ស្រុកស្រុក
ស្រុកស្រុក
ស្រុកស្រុក

ស្រុកស្រុក

ស្រុក

- ប្រជុំប្រជុំ
ស្រុកស្រុក
ស្រុកស្រុក
ស្រុក

ស្រុក

- ប្រជុំ ប្រជុំ

ស្រុក

- ប្រជុំប្រជុំ

ស្រុកស្រុក

- ប្រជុំប្រជុំ
ស្រុកស្រុក

ស្រុក

ស្រុក

ស្រុកស្រែក
ស្រុកស្រែក

ស្រុកស្រែក

ស្រុកស្រែក

-ស្រែក

ស្រុកស្រែក
ស្រុកស្រែក, ស្រុកស្រែក
ស្រុកស្រែក

-ស្រែក
ស្រុកស្រែក

ស្រុកស្រែក

ស្រុកស្រែក

-ស្រែក

ស្រុកស្រែក

-T ស្រែក

ស្រុកស្រែក

-ស្រែក

ស្រុកស្រែក

ស្រុកស្រែក
ស្រុកស្រែក

ស្រុកស្រែក
T ស្រែក, ស្រុកស្រែក
ស្រុកស្រែក
ស្រុកស្រែក

အိတ်

၂၅

၂၅

-၂၅

၂၅

-၂၅

၂၅

-၂၅

၂၅

၂၅

-၂၅

၂၅

-၂၅

၂၅

၂၅

၂၅

-၂၅

၂၅

၂၅

၂၅

၂၅

-၂၅

၂၅

၂၅

၂၅

၂၅

၂၅

-T អំពី

ន/ ឡើយ

-នា ១ ឡើយ

ឡើយ

-នា ១ ឡើយ

ឡើយ

ឡើយ

ឡើយ

ឡើយ

ឡើយ

-ឡើយ

ឡើយ

ឡើយ

ឡើយ

ឡើយ

ឡើយ

ឡើយ

ឡើយ

ឡើយ

ឡើយ

-ឡើយ

ឡើយ

-ឡើយ

ឡើយ

ឡើយ

ឡើយ

ន/ ឡើយ

-T អំពី

ឡើយ

၆၆

-၆၆၆၆

၆၆၆

-၆၆၆၆၆၆

၆၆၆၆၆၆၆၆

၆၆၆၆၆၆၆၆

၆၆၆

၆/ ၆၆

-၆၆၆၆

၆၆၆

-၆၆၆၆၆၆၆၆

၆၆၆၆၆၆၆၆

၆၆၆၆၆၆၆၆

၆၆၆၆

၆/ ၆၆၆

-၆၆၆

,၆၆၆

၆၆

-၆၆၆

၆/ ၆၆

-၆၆၆၆၆၆၆

၆၆၆၆၆၆၆၆

၆၆၆၆၆၆၆၆

၆၆၆၆၆၆၆၆

၆၆၆၆၆၆၆၆

၆၆

ឈ្មោះ

- ឈ្មោះស្រី

០

៩/ ឆ្នាំ

- ឈ្មោះប្រុស

ឈ្មោះស្រី

ឈ្មោះប្រុស

ឈ្មោះ

- ឈ្មោះស្រី

៩/ ឆ្នាំ

- ឈ្មោះប្រុស

ឈ្មោះ

- ឈ្មោះស្រី

ឈ្មោះប្រុស

ឈ្មោះ

- ឈ្មោះ

៩/ ឆ្នាំ

- ឈ្មោះស្រី

៩/ ឆ្នាំ

- ឈ្មោះប្រុស

ឈ្មោះស្រី

ឈ្មោះប្រុស

ឈ្មោះ

- ឈ្មោះអ្នកប្រកាស
ឈ្មោះអ្នកប្រកាស
ឈ្មោះ

ន/ ឈ្មោះ

- ឈ្មោះអ្នកប្រកាស
ឈ្មោះអ្នកប្រកាស

ឈ្មោះ

- ឈ្មោះអ្នកប្រកាស
ឈ្មោះអ្នកប្រកាស
ឈ្មោះអ្នកប្រកាស
ឈ្មោះ

ន/ ឈ្មោះ

- ឈ្មោះអ្នកប្រកាស

ឈ្មោះ

- ឈ្មោះអ្នកប្រកាស, ឈ្មោះអ្នកប្រកាស
ឈ្មោះអ្នកប្រកាស
ឈ្មោះ

ន/ ឈ្មោះ

- ឈ្មោះអ្នកប្រកាស
ឈ្មោះអ្នកប្រកាស
ឈ្មោះ

ឈ្មោះ

- ឈ្មោះអ្នកប្រកាស

ន/ ឡូត

- ឡូត៍ប្រាំបី

ឡូត៍

- ឡូត៍ប្រាំបី

ប្រាំបីប្រាំបី

ប្រាំបីប្រាំបី/

ប្រាំបីប្រាំបី

ប្រាំ

ឡូត

- ឡូត៍

ន/ ឡូត

- ឡូត៍ប្រាំបី

ប្រាំបីប្រាំបី

ប្រាំបីប្រាំបី

ឡូត

- ឡូត៍ប្រាំបី

ប្រាំបីប្រាំបី

ប្រាំបីប្រាំបី

ប្រាំ

ន/ ឡូត

- ឡូត៍ប្រាំបី

ប្រាំបីប្រាំបី

ប្រាំបីប្រាំបី

ប្រាំបីប្រាំបី

ប្រាំបីប្រាំបី

ប្រាំ

ស្រាវ:

- ក្រុមប្រឹក្សា
ស្រាវស្រង់

និង

ក្រុមប្រឹក្សា
ស្រាវស្រង់

ស្រាវ

ន/ ស្រាវ

ស្រាវ

ក្រុមប្រឹក្សា

ស្រាវ

- ក្រុមប្រឹក្សា
ស្រាវស្រង់
ស្រាវស្រង់
ស្រាវស្រង់
ស្រាវស្រង់
ស្រាវ

ស្រាវ
ស្រាវ

ន/ ស្រាវ

, ស្រាវ

ស្រាវ

ស្រាវ

ក្រុមប្រឹក្សា
ស្រាវស្រង់
ស្រាវស្រង់
ស្រាវ

ក្រុមប្រឹក្សា
ន/

និង

ក្រុមប្រឹក្សា

S/ 2000/1164
hàng

THANH LỘ GÁC CHỦ

Đầu tiên Giang
tv-ebook.com

Chương 30: Gậy trúc nhuộm máu hồng

WANG
LEE

~~9/~~ ~~ayuhya~~

၈/ အင်္ဂုလိမာန်
ထွေခေါ်တွင်
အင်္ဂုလိမာန်

-EUPH

Đáp án

鹽

~~Phân tích~~
danh
gợi ý

গুরুদেব

গণনা

廣東省
 廣東省
 廣東省

8.

鹽

一、**Introduction**
 The purpose of this study is to investigate the effects of a new teaching method on student performance. The study was conducted over a period of six months, during which data was collected from a sample of 100 students. The results of the study are presented in the following sections.

,**Θ**

၂၂၂၂၂၂၂၂
၁၁၁၁၁၁

၂၂၂၂၂၂၂၂
၂၂၂၂၂၂၂၂
၂၂၂၂

၁၁၁

၁၁၁၁၁

-၂၂၂၂၂၂၂၂
၂၂၂၂၂၂၂၂
၂၂၂၂၂၂၂၂
၂၂၂၂၂၂၂၂
၂၂၂၂၂၂၂၂

၁၁

၁/ ၁၁၁၁

-၂၂၂၂၂

၁၁၁

-၂၂၂၂၂၂၂၂
၂၂၂၂၂၂၂၂
၂၂၂၂/

၁၁

၁၁၁၁

၂၂၂၂၂၂၂၂
၂၂၂၂၂၂

၁/ ၁၁၁၁၁၁

-၂၂၂၂၂၂၂၂
၂၂၂၂၂၂

၁၁၁၁

-၁၁

၁/ ၁၁၁

- អង្គការសហប្រជាជាតិ

ជា

សហគមន៍

- អង្គការសហប្រជាជាតិ

អង្គការសហប្រជាជាតិ

អង្គការសហប្រជាជាតិ

អង្គការសហប្រជាជាតិ

អង្គការសហប្រជាជាតិ

. អង្គការសហប្រជាជាតិ

ជា

ស/ អង្គការសហប្រជាជាតិ

- អង្គការសហប្រជាជាតិ

សហគមន៍/

អង្គការសហប្រជាជាតិ

អង្គការសហប្រជាជាតិ

អង្គការសហប្រជាជាតិ

អង្គការសហប្រជាជាតិ

សហគមន៍

សហគមន៍

សហគមន៍/

សហគមន៍

សហគមន៍

សហគមន៍

, អង្គការសហប្រជាជាតិ

- ស/ អង្គការសហប្រជាជាតិ

អង្គការសហប្រជាជាតិ

អង្គការសហប្រជាជាតិ

អង្គការសហប្រជាជាតិ

សហគមន៍/

អង្គការសហប្រជាជាតិ

- អង្គការសហប្រជាជាតិ

អង្គការសហប្រជាជាតិ

. អង្គការសហប្រជាជាតិ

អង្គការសហប្រជាជាតិ

អង្គការសហប្រជាជាតិ

អង្គជំនុំជម្រះ
ថ្មី

ស្តីពី

-ការស៊ើបអង្កេត
ស្វ័យប្រវត្តិ
លើកទី៣

៧/ ស្តីពី

ស្តីពី

ការស៊ើបអង្កេត
ស្វ័យប្រវត្តិ
៧/ ស្តីពី

ការស៊ើបអង្កេត

ស្តីពី

-ការស៊ើប

៧/ ស្តីពី

-ការស៊ើបអង្កេត
អង្គជំនុំជម្រះ
ថ្មី, ជំនុំជម្រះ

ស្តីពី

-ការស៊ើបអង្កេត
លើកទី៣
ទី៣

៧/ ស្តីពី

-ការស៊ើប

សំបុត្រ

- ប្រតិបត្តិការ

សំបុត្រ/ ឯកសារ
សំបុត្រ/ ឯកសារ
៩

សំបុត្រ

សំបុត្រ
ឯកសារ

. ឯកសារ

ប្រតិបត្តិការ

- ប្រតិបត្តិការ
ប្រតិបត្តិការ
សំបុត្រ

សំបុត្រ

- ប្រតិបត្តិការ
ប្រតិបត្តិការ
សំបុត្រ
សំបុត្រ
ប្រតិបត្តិការ
ប្រតិបត្តិការ
សំបុត្រ
សំបុត្រ

a

ប្រតិបត្តិការ

- ប្រតិបត្តិការ

ស/ សំបុត្រ

- ប្រតិបត្តិការ
សំបុត្រ
៩ .

y

အိမ်

-T အိမ်

အိမ်

-အိမ်

အိမ်

အိမ်/

၈/ အိမ်

အိမ်

အိမ်

အိမ်

အိမ်/အိမ်

အိမ်

-အိမ်/အိမ်

အိမ်

အိမ်

-အိမ်/အိမ်

အိမ်

အိမ်/အိမ်

,အိမ်

အိမ်

-အိမ်

,အိမ်

အိမ်/အိမ်

~~hàng~~ hàng

Y/

hàng

-hàng

, hàng

hàng

Y/

hàng

hàng

Y/

-hàng

Y/ hàng

-hàng

Y/

-hàng

Y/ hàng

-hàng

Y/

-hàng

hàng

-T hàng

Y/

-hàng

hàng

၆၀၆/

၆၀၆

-၆၀၆

၆၀/ ၆၀

-၆၀

၆၀၆/၆၀၆

-၆၀

၆၀/ ၆၀

-၆၀

, ၆၀၆

၆၀ ၆၀၆/၆၀၆

၆၀

၆၀၆

-၆

၆၀/ ၆၀

-၆၀၆

၆၀

-၆

၆၀/ ၆၀

-၆

၆၀

-၆, ၆၀

ឈ្មោះ

-ផ្ទះ

៩/ ឆ្នាំ

-ឆ្នាំ

ឆ្នាំ

-ឆ្នាំ

ឆ្នាំ

ឆ្នាំ

-ឆ្នាំ

ឆ្នាំ

ឆ្នាំ

-ឆ្នាំ

ឆ្នាំ

ឆ្នាំ

ឆ្នាំ

ឆ្នាំ

ឆ្នាំ

-ឆ្នាំ

ឆ្នាំ

ឆ្នាំ

-ឆ្នាំ

ឆ្នាំ

, ឆ្នាំ

- ၇၅၀၀၀၀/

၆၆

၇၅၀၀၀၀၀

၇၅၀၀၀၀၀

၇၅၀၀၀၀၀၀

၇၅၀၀၀၀၀၀

၇၅၀၀

၇

၇၅၀၀၀

၇၅၀၀၀၀၀

၇၅

၇၅

၇၅၀၀၀

၇၅၀၀၀၀၀၀

၇၅၀၀၀၀၀၀

၇၅

, ၇၅၀၀၀၀၀

၇၅၀၀၀၀၀၀

၇၅၀၀၀

၇၅၀၀

- ၇၅၀၀

, ၇၅၀

၇၅၀

- ၇၅၀၀

၇၅၀

- ၇၅၀၀

၇၅၀

- ၇၅၀၀

၇၅/ ၇၅၀၀၀

၇၅၀၀၀၀၀

၇၅၀၀၀

၇၅/ ၇၅၀၀

, ၇၅၀

၇၅၀၀၀

Đang nghiên cứu
đang học

အိတ်ဂျက်

1766/
1766/

ĐYNG BÀ

[illegible]

~~Nàng là một cô gái~~
~~đẹp và thông minh~~

~~ᠲᠠᠭᠤᠨ ᠤᠯᠤᠰ ᠤᠨ ᠤᠯᠤᠰ~~

செய்யுறவு

Goodbye

Đ/ Đang chờ
Đang chờ

HƯỚNG DẪN

अथवा

CHUYÊN ĐỀ

[illegible]

എല്ലാ

၆၆၆

~~Đang chờ cập nhật~~
Sách

សំនុំស្រោច
ដង

ស្រោច/ស្រោច
ដង

ស្រោច/ស្រោច
ស្រោច/ស្រោច
ស្រោច

ស្រោច/ស្រោច
ស្រោច/ស្រោច

ស្រោច/ស្រោច
ស្រោច

ស្រោច/ស្រោច
ស្រោច/ស្រោច

ស្រោច

ស្រោច

-ស្រោច

ស្រោច/ស្រោច
ដង

ដង

-T ស្រោច/ស្រោច
ស្រោច/ស្រោច
ស្រោច
ស្រោច/ស្រោច
ស្រោច

,ស្រោច

ស្រោច

-ស្រោច/ស្រោច
ស្រោច

ឆ្នាំ២០២០

-T ឆ្នាំ២០២០

ឆ្នាំ២០២០

-ឆ្នាំ២០២០

ឆ្នាំ២០២០
ឆ្នាំ២០២០
ឆ្នាំ២០២០
ឆ្នាំ២០២០
ឆ្នាំ២០២០

ឆ្នាំ២០២០

ឆ្នាំ២០២០

ឆ្នាំ២០២០

ឆ្នាំ២០២០

-ឆ្នាំ២០២០

ឆ្នាំ២០២០

-ឆ្នាំ២០២០

ឆ្នាំ២០២០

-ឆ្នាំ២០២០

T ឆ្នាំ២០២០
ឆ្នាំ២០២០
ឆ្នាំ២០២០
ឆ្នាំ២០២០
ឆ្នាំ២០២០
ឆ្នាំ២០២០
ឆ្នាំ២០២០

ឆ្នាំ២០២០

ឆ្នាំ២០២០

ឆ្នាំ២០២០

ឆ្នាំ២០២០

ឆ្នាំ២០២០

ឆ្នាំ២០២០
ឆ្នាំ២០២០
ឆ្នាំ២០២០

မိမိတို့အား
ပုံ

မိမိတို့

မိမိတို့

မိမိတို့

မိမိတို့
မိမိတို့

မိမိတို့

မိမိ

-V မိမိတို့

မိမိတို့

-မိမိတို့

မိမိတို့

မိမိ

-မိမိတို့

မိမိတို့

မိမိတို့

မိမိတို့

မိမိတို့

မိမိတို့

မိမိတို့

မိမိတို့

မိမိတို့

မိမိ

မိမိတို့

-T မိမိတို့

မိမိတို့

~~Việt Nam~~
~~Việt Nam~~
~~Việt Nam~~
~~Việt Nam~~
~~Việt Nam~~
~~Việt Nam~~

~~Việt Nam~~

~~Việt Nam~~

~~Việt Nam~~

~~Việt Nam~~

~~Việt Nam~~
~~Việt Nam~~

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 31: Đáy biển mò kim

Đất Giang
Đất Giang

Đất Giang

Đất Giang

Đất Giang
Đất Giang
Đất Giang
Đất Giang
Đất Giang

Đất Giang

Đất Giang

Đất Giang
Đất Giang
Đất Giang
Đất Giang
Đất Giang
Đất Giang

Đất Giang

Đất Giang

,a

Đất Giang

Đất Giang
Đất Giang
Đất Giang
Đất Giang

,Đất Giang

Đất Giang

Đất Giang

Đất Giang

Đất Giang

- ព្រះអង្គជ្រាប
ស្តីពីការងារ
ស្តីពីការងារ

ស្តីពី

- ការងារស្តីពី
ការងារស្តីពី
ការងារស្តីពី
ការងារស្តីពី
ការងារស្តីពី
ការងារស្តីពី

ស្តីពី

- ការងារស្តីពី
ការងារស្តីពី
ការងារស្តីពី
ការងារស្តីពី
ការងារស្តីពី
ការងារស្តីពី

, ការងារ

ការងារស្តីពី

ការងារស្តីពី
ការងារស្តីពី

ការងារ

- ការងារស្តីពី
ការងារស្តីពី

ការងារ

- ការងារស្តីពី
ការងារស្តីពី
ការងារស្តីពី

ស្រីស្រីស្រី
ស្រីស្រីស្រី
ស្រីស្រីស្រី
ស្រី

ស្រី

-ស្រីស្រី

ស្រី

-ស្រីស្រី

ស្រីស្រី

-ស្រីស្រី

ស្រីស្រី

ស្រី

ស្រី ស្រី

ស្រី

-ស្រីស្រី

ស្រី

ស្រីស្រី

ស្រីស្រីស្រី

ស្រីស្រី

ស្រី ,ស្រី

ស្រី

-ស្រីស្រី

ស្រី

ស្រី

ស្រី

- ၆၅၀၀၀၀၀
၆၅၀၀၀၀၀
၆၅၀၀၀၀၀
၆၅၀၀၀၀၀
၆၅

၆၅

- ၆၅၀
၆၅၀၀၀၀၀
၆၅၀၀၀၀၀
၆၅၀၀၀၀၀
၆၅

၆၅၀၀၀

၆၅၀

- ၆၅၀၀၀၀၀၀

၆၅၀

- ၆၅၀၀၀၀၀
၆၅၀၀၀၀၀
၆၅၀၀၀၀၀

၆၅၀

- ၆၅၀၀၀

၆၅ ၆၅

- ၆၅၀၀၀၀၀
၆၅၀
၆၅၀၀၀

၆၅၀၀၀

၆၅၀၀၀

၆၅၀၀၀၀၀
၆၅၀၀၀

၂၀၁၅ ခုနှစ်
ပုံ

၂၀၁၅ ခုနှစ်
ပုံ

၂၀၁၅ ခုနှစ်

၂၀၁၅ ခုနှစ်
၂၀၁၅ ခုနှစ်
၂၀၁၅ ခုနှစ်
၂၀၁၅ ခုနှစ်

၂၀၁၅ ခုနှစ်

၂၀၁၅ ခုနှစ်

၂၀၁၅ ခုနှစ်

၂၀၁၅ ခုနှစ်
၂၀၁၅ ခုနှစ်
၂၀၁၅ ခုနှစ်

၂၀၁၅ ခုနှစ်

၂၀၁၅ ခုနှစ်

၂၀၁၅ ခုနှစ် , ပုံ

၂၀၁၅ ခုနှစ်

၂၀၁၅ ခုနှစ်

၂၀၁၅ ခုနှစ်

၂၀၁၅ ခုနှစ်
၂၀၁၅ ခုနှစ်
၂၀၁၅ ခုနှစ်

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

- ក្រុមប្រឹក្សា
ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

- ក្រុមប្រឹក្សា
ក្រុមប្រឹក្សា

ក្រុមប្រឹក្សា
ក្រុមប្រឹក្សា
ក្រុមប្រឹក្សា
ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

- ក្រុមប្រឹក្សា
ក្រុមប្រឹក្សា
ក្រុមប្រឹក្សា
ក្រុមប្រឹក្សា
ក្រុមប្រឹក្សា
ក្រុមប្រឹក្សា
ក្រុមប្រឹក្សា
ក្រុមប្រឹក្សា
ក្រុមប្រឹក្សា
ក្រុមប្រឹក្សា

, ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

- ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

- ក្រុមប្រឹក្សា

အင်္ဂါ

-အင်္ဂါ

အင်္ဂါ

-အင်္ဂါ

အင်္ဂါ

အင်္ဂါ

အင်္ဂါ

အင်္ဂါ

အင်္ဂါ

အင်္ဂါ

အင်္ဂါ

အင်္ဂါ

အင်္ဂါ

အင်္ဂါ

အင်္ဂါ

အင်္ဂါ

အင်္ဂါ

အင်္ဂါ

အင်္ဂါ

-အင်္ဂါ

အင်္ဂါ

-အင်္ဂါ

အင်္ဂါ

အင်္ဂါ

အင်္ဂါ

-~~၅၅၅၅၅၅~~

၅၅ ၅၅

-~~၅၅၅၅၅၅၅~~

~~၅၅၅~~

~~၅၅၅~~

-~~၅၅~~

၅၅ ၅၅

-~~၅၅၅၅/~~

~~၅၅၅~~

~~၅၅၅~~

-~~၅၅၅၅၅၅၅~~

~~၅၅၅၅၅၅၅~~

~~၅၅၅၅၅၅၅~~

~~၅၅၅၅၅၅၅~~

~~၅၅၅၅၅၅၅~~

~~၅၅၅၅~~

၅၅ ၅၅

-~~၅၅၅၅၅၅~~

~~၅၅၅~~

-~~၅၅၅၅၅/~~

~~၅၅၅၅၅~~

~~၅၅၅၅၅၅၅~~

~~၅၅၅၅၅၅/~~

~~၅၅၅၅၅၅~~

~~၅၅၅၅၅၅၅~~

~~၅၅၅၅၅၅၅~~

~~၅၅~~

~~၅၅ ၅၅~~

~~၅၅~~

အမျိုးမျိုး
ပုံစံ

၅၁ အ

-၆၆/ အမျိုးမျိုး
အမျိုးမျိုး
အမျိုးမျိုး

အ

-၇၇/ အမျိုးမျိုး
အမျိုးမျိုး
အမျိုးမျိုး
အမျိုးမျိုး

၅၂

-၈၈/ အမျိုးမျိုး

၅၃ အ

-၉၉/ အမျိုးမျိုး
အမျိုးမျိုး
အမျိုးမျိုး

အ

-၁၀၀/ အမျိုးမျိုး
အမျိုးမျိုး

၅၄ အ

-၁၀၁/ အမျိုးမျိုး
အမျိုးမျိုး

အ

-တစ်ယောက်

အတိုင်းအတာ

အတိုင်းအတာ

အတိုင်းအတာ

အတိုင်း

အတိုင်း

,အတိုင်းအတာ

အတိုင်း

-အတိုင်းအတာ

အတိုင်းအတာ

အတိုင်းအတာ

အတိုင်းအတာ

အတိုင်းအတာ

အတိုင်းအတာ

အတိုင်း

အတိုင်း အတိုင်း

-အတိုင်းအတာ

အတိုင်း

-အတိုင်းအတာ

အတိုင်းအတာ

အ

အတိုင်း အတိုင်း

-အတိုင်းအတာ

အတိုင်းအတာ

အတိုင်း

-အတိုင်းအတာ

အတိုင်း

အတိုင်း အတိုင်း

-အတိုင်းအတာ

အိတ်

-အိတ်
အိတ်အိတ်
အိတ်အိတ်
အိတ်အိတ်
အိတ်အိတ်

အိတ်

အိတ်

-အိတ်

အိတ်

-အိတ်
အိတ်အိတ်
အိတ်အိတ်
အိတ်အိတ်
အိတ်အိတ်
အိတ်အိတ်

အိတ် အိတ်အိတ်
အိတ်/ ,အိတ်အိတ်
အိတ်အိတ်အိတ်
အိတ်

အိတ်

-အိတ်အိတ်
အိတ်အိတ်
အိတ်အိတ်
အိတ်

အိတ်

-အိတ်အိတ်
အိတ်

အိတ်

~~ĐIỀU 11. ĐIỀU CHỈNH~~
~~ĐIỀU 12. ĐIỀU CHỈNH~~

இது

၁။ အသံအလုံးစုံ
 ၂။ အသံအလုံးစုံ
 ၃။ အသံအလုံးစုံ
 ၄။ အသံအလုံးစုံ
 ၅။ အသံအလုံးစုံ
 ၆။ အသံအလုံးစုံ
 ၇။ အသံအလုံးစုံ
 ၈။ အသံအလုံးစုံ
 ၉။ အသံအလုံးစုံ
 ၁၀။ အသံအလုံးစုံ

गु ६०००

[illegible]

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 32: Tiếp tục thị oai

Đất

-Đất

Đất

Đất

Đất

-Đất

Đất

Đất

-Đất

Đất

Đất

-Đất

Đất

Đất

-Đất

Đất

Đất

Đất

Đất

Đất

-~~ស្រុកក្រវាញ~~
~~ក្រវាញ~~

ស្រុក

-~~ស្រុកក្រវាញ~~
~~ក្រវាញ~~
~~ក្រវាញ~~
~~ក្រវាញ~~
~~ក្រវាញ~~
~~ក្រវាញ~~

ក្រ ក្រ

-~~ស្រុកក្រវាញ~~
~~ក្រវាញ~~
~~ក្រវាញ~~
~~ក្រវាញ~~

ស្រុក

-~~ស្រុកក្រវាញ~~
~~ក្រវាញ~~

ស្រុកក្រវាញ

ស្រុក

-~~ស្រុកក្រវាញ~~
~~ក្រវាញ~~
~~ក្រវាញ~~

ស្រុកក្រវាញ

ស្រុកក្រវាញ

ស្រុក

ស្រុក

-~~ស្រុកក្រវាញ~~
~~ក្រវាញ~~
~~ក្រវាញ~~

Yungyungyung
Yungyung

Yungyungyung
Yungyungyung
Yungyungyung
Yungyungyung

Yungyungyung
Yungyungyung
Yungyungyung
Yungyungyung

Yungyungyung
Yungyungyung

Yungyungyung

Yungyungyung

Yungyungyung

Yungyungyung

Yungyungyung

Yungyungyung
Yungyungyung
Yungyungyung
Yungyungyung

Yungyungyung

Yungyungyung, Yungyungyung

Yungyungyung

Yungyungyung

Yungyungyung

-၀၀၀၀၀

၀၀၀

-၀၀၀၀၀၀/

၀၀၀

၀၀၀

၀၀၀၀

-၀၀

၀၀၀

-၀၀၀၀

၀၀၀၀

-၀

၀၀၀၀၀၀

-T ၀၀၀

၀၀၀

,၀၀၀

,၀၀၀၀

၀၀၀၀၀၀၀၀

၀၀၀၀၀

-၀၀၀၀၀၀

၀၀၀

,၀၀

၀၀၀

-၀၀၀၀၀/

၀၀၀၀၀

၀၀

၀၀၀၀

- ផ្សារបង្ក
ស្រែចម្ការ

, ផ្សារ

ស្រែ

- ផ្សារបង្ក
ផ្សារ

ផ្សារ

- ផ្សារបង្ក
ផ្សារ

ស្រែ

- ផ្សារបង្ក
ផ្សារ
ផ្សារ

ផ្សារ

- ផ្សារបង្ក
ផ្សារ
ផ្សារ
ផ្សារ
ផ្សារ
ផ្សារ

ស្រែ

- ផ្សារបង្ក
ផ្សារ

ផ្សារ

- ផ្សារបង្ក
ផ្សារ

អ្នក

~~ស្រីស្រីស្រី~~

៦

៤

~~ស្រីស្រីស្រី~~

ស្រី

~~ស្រី~~

អ្នក

~~ស្រី~~

ស្រី

~~ស្រី~~

អ្នក

~~ស្រីស្រីស្រី~~

~~ស្រីស្រីស្រី~~

ស្រី

ស្រី

~~ស្រីស្រីស្រី~~

៧

អ្នក

~~ស្រីស្រីស្រី~~

ស្រីស្រីស្រី

អ្នក

វិញ្ញាណក្ខណ៍
ច្បាប់វិញ្ញាណក្ខណ៍
វិញ្ញាណក្ខណ៍

វិញ្ញាណក្ខណ៍
វិញ្ញាណក្ខណ៍

វិញ្ញាណក្ខណ៍

វិញ្ញាណក្ខណ៍
វិញ្ញាណក្ខណ៍

វិញ្ញាណក្ខណ៍
វិញ្ញាណក្ខណ៍

វិញ្ញាណក្ខណ៍
វិញ្ញាណក្ខណ៍

វិញ្ញាណក្ខណ៍
វិញ្ញាណក្ខណ៍

វិញ្ញាណក្ខណ៍
វិញ្ញាណក្ខណ៍

វិញ្ញាណក្ខណ៍
វិញ្ញាណក្ខណ៍

វិញ្ញាណក្ខណ៍
វិញ្ញាណក្ខណ៍

វិញ្ញាណក្ខណ៍
វិញ្ញាណក្ខណ៍
វិញ្ញាណក្ខណ៍

វិញ្ញាណក្ខណ៍
វិញ្ញាណក្ខណ៍
វិញ្ញាណក្ខណ៍

Phân tích

g

Phân tích

Phân tích

g, phân tích

Phân tích

Phân tích

Phân tích

Phân tích

Phân tích

Phân tích

, phân tích

Phân tích

Phân tích

Phân tích

Phân tích

Phân tích

Phân tích

Phân tích

Phân tích

Phân tích

Phân tích

, phân tích

Phân tích

Phân tích

, phân tích

Phân tích

Phân tích

, phân tích

ឡើយ

យកសេចក្តីស្រឡាត់ស្រឡា
ប្រាប់បង

ឲ្យដឹងពីស្តេច
នា

ចំណុចស្តេច

ក្រសួងយុត្តិ
សាស្ត្រស្តេច
ស្តេចស្តេច

ស្តេចស្តេច

ស្តេចស្តេច

ស្តេចស្តេច
ស្តេចស្តេច

ស្តេច

ស្តេចស្តេច
ស្តេច

នា

ស្តេចស្តេច
ស្តេចស្តេច

ស្តេចស្តេច

ស្តេចស្តេច
ស្តេចស្តេច

ស្តេចស្តេច
ស្តេចស្តេច
ស្តេចស្តេច
នា

ស្រីប្រុសក្រសួង
ស្រីប្រុសក្រសួង
ប្រុសក្រសួង

ស្រីប្រុសក្រសួង
ប្រុសក្រសួង

ស្រីប្រុសក្រសួង
ស្រីប្រុសក្រសួង
ប្រុសក្រសួង

ស្រីប្រុសក្រសួង
ស្រីប្រុសក្រសួង
ប្រុសក្រសួង

ស្រីប្រុសក្រសួង
ប្រុសក្រសួង

ស្រីប្រុសក្រសួង
ស្រីប្រុសក្រសួង
ប្រុសក្រសួង

ស្រីប្រុសក្រសួង, ប្រុសក្រសួង
ស្រីប្រុសក្រសួង

ស្រីប្រុសក្រសួង
ស្រីប្រុសក្រសួង
ប្រុសក្រសួង

ស្រីប្រុសក្រសួង
ស្រីប្រុសក្រសួង
ប្រុសក្រសួង

ស្រីប្រុសក្រសួង
ស្រីប្រុសក្រសួង

တပည့်ကျောင်း
အကယ်၍

တပည့်ကျောင်း
ပေါ်

သို့မဟုတ်
သို့မဟုတ်
သို့မဟုတ်
သို့မဟုတ်
သို့မဟုတ်
သို့မဟုတ်

ပေါ်

တပည့်ကျောင်း
အကယ်၍
ပေါ်

တပည့်ကျောင်း
အကယ်၍
တပည့်ကျောင်း
တပည့်ကျောင်း
တပည့်ကျောင်း
တပည့်ကျောင်း

တပည့်ကျောင်း
ပေါ်

-တပည့်

တပည့်ကျောင်း
ပေါ်

-တပည့်

တပည့်ကျောင်း
ပေါ်

ឆ្នាំ២០១២

- ប្រតិបត្តិការ

ប្រតិបត្តិការ

ប្រតិបត្តិការ

ប្រតិបត្តិការ

- ប្រតិបត្តិការ

ប្រតិបត្តិការ

ប្រតិបត្តិការ

ប្រតិបត្តិការ

ប្រតិបត្តិការ

ប្រតិបត្តិការ

- ប្រតិបត្តិការ

ប្រតិបត្តិការ

ប្រតិបត្តិការ

ប្រតិបត្តិការ

- ប្រតិបត្តិការ

ប្រតិបត្តិការ

ប្រតិបត្តិការ

ប្រតិបត្តិការ

ប្រតិបត្តិការ

ប្រតិបត្តិការ

ប្រតិបត្តិការ

- ប្រតិបត្តិការ

Maññāna
pāṇi , pāṇi
pāṇi
pāṇi

-pāṇi
pāṇi
pāṇi . pāṇi
pāṇi

pāṇi

-pāṇi

pāṇi
pāṇi

pāṇi
pāṇi

pāṇi

pāṇi
pāṇi

pāṇi

pāṇi
pāṇi

Tāy , Tāy

pāṇi pāṇi

-pāṇi

pāṇi

-pāṇi

Tāy
pāṇi

đến

Như vậy là

g

Như vậy là

g

g, o, g

o

Như vậy là

Như vậy là

đến

Như vậy là

đ

đ

đ

đ

Như vậy là

đ

đ

đ

đ

đ

đ

đ

Như vậy là

Như vậy là

Như vậy là

Như vậy là

Như vậy là

đ

ស្រែចំណែក

ស្រែចំណែក

ក្រសួងកសិកម្ម

- ក្រសួងកសិកម្ម

ក្រសួងកសិកម្ម

ក្រសួង

ក្រសួងកសិកម្ម

ក្រសួងកសិកម្ម

ក្រសួង

ក្រសួងកសិកម្ម

ក្រសួងកសិកម្ម

ក្រសួងកសិកម្ម

ក្រសួង

ក្រសួងកសិកម្ម

ក្រសួងកសិកម្ម

ក្រសួង

ក្រសួងកសិកម្ម

ក្រសួង

ក្រសួងកសិកម្ម

ក្រសួង

ក្រសួងកសិកម្ម

ក្រសួង

ក្រសួងកសិកម្ម

ក្រសួងកសិកម្ម

ក្រសួងកសិកម្ម

ក្រសួង

Phân tích/

th

Đã, không
hàng ngàn

Tổng cộng
gần 1000
hệ

Ấn tượng
số lượng

Những
điều kiện
số lượng
à

Đang
phân tích

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 33: Con tim rung động

Tôi , anh
đang

đang

Đã/ anh
đang

đang/ anh
đang

đang

đang/ anh
đang

đang

-T đang
đang

đang , anh

-đang

đang

-đang/ anh
đang/ anh
đang/ anh

đang

đang

, đang

မိမိတို့အတွက်
မိမိတို့အတွက်
မိမိတို့အတွက်

မိမိ

-T မိမိတို့အတွက်

မိမိတို့အတွက်
မိမိတို့အတွက်
မိမိတို့အတွက်

မိမိ

-T မိမိ

မိမိ

, မိမိ

မိမိ

-T မိမိ

မိမိတို့အတွက်

မိမိတို့အတွက်

မိမိတို့အတွက်

မိမိ

မိမိ

, မိမိ

မိမိတို့အတွက်

မိမိ

မိမိတို့အတွက်

မိမိတို့အတွက်

မိမိတို့အတွက်

မိမိတို့အတွက်

မိမိတို့အတွက်

မိမိ

မိမိ

မိမိ

မိမိ

မိမိ

ក្នុងក្រុងបាងកក
និងក្រុងសៀមរាប

ក្នុងក្រុងសៀមរាប

ក្នុងក្រុងសៀមរាប

ក្នុងក្រុងសៀមរាប
និងក្រុងសៀមរាប

ក្នុងក្រុងសៀមរាប, ក្នុងក្រុងសៀមរាប
ក្នុងក្រុងសៀមរាប, ក្នុងក្រុងសៀមរាប

ក្នុងក្រុងសៀមរាប
ក្នុងក្រុងសៀមរាប

ក្នុងក្រុងសៀមរាប
ក្នុងក្រុងសៀមរាប

- ក្នុងក្រុងសៀមរាប
ក្នុងក្រុងសៀមរាប
ក្នុងក្រុងសៀមរាប

ក្នុងក្រុងសៀមរាប

- ក្នុងក្រុងសៀមរាប
ក្នុងក្រុងសៀមរាប

ក្នុងក្រុងសៀមរាប

- ក្នុងក្រុងសៀមរាប
ក្នុងក្រុងសៀមរាប

ក្នុងក្រុងសៀមរាប

- ក្នុងក្រុងសៀមរាប
ក្នុងក្រុងសៀមរាប
ក្នុងក្រុងសៀមរាប
ក្នុងក្រុងសៀមរាប

ស្រា

-ស្រាបៀបប្រា

ស្រាបៀបប្រា
ស្រាបៀបប្រា
ស្រាបៀបប្រា
ស្រាបៀបប្រា
ស្រាបៀបប្រា
ស្រាបៀបប្រា
ស្រាបៀបប្រា

ស្រា

ស្រា

ស្រា

ស្រា

ស្រា
ស្រា
ស្រា

ស្រា

-ស្រាបៀបប្រា

ស្រាបៀបប្រា
ស្រាបៀបប្រា
ស្រាបៀបប្រា
ស្រាបៀបប្រា
ស្រាបៀបប្រា
ស្រា

ស្រា

-ស្រា

ស្រា

ស្រា

ស្រា

-ស្រាបៀបប្រា

ស្រា

တပျာ်တပျာ်

ဗွဲ

-T ဗွဲ

အဗွဲ

ဗွဲ

ဗွဲ

-T ဗွဲ

ဗွဲ

ဗွဲ

ဗွဲ

ဗွဲ

-T ဗွဲ

တပျာ်တပျာ်

ဗွဲ

ဗွဲ

ဗွဲ

ဗွဲ

ဗွဲ

ဗွဲ

ဗွဲ

ဗွဲ

ဗွဲ

-ဗွဲ

ဗွဲ

ဗွဲ

T ဗွဲ

ဗွဲ

ဗွဲ

ဗွဲ

ဗွဲ

ဗွဲ

ဗွဲ

ဗွဲ

- ផ្កាបៃតង
ផ្កា

ផ្កា

- ផ្កាបៃតង
ផ្កា

ផ្កា

ផ្កាបៃតង
ផ្កា

ផ្កា

- T ផ្កាបៃតង
ផ្កា

ផ្កា

- ផ្កាបៃតង
ផ្កាបៃតង
ផ្កាបៃតង
ផ្កាបៃតង
ផ្កា

ផ្កា

, ៩

ផ្កា

- T ផ្កា

ផ្កា

- ផ្កាបៃតង
ផ្កាបៃតង
ផ្កាបៃតង
ផ្កាបៃតង
ផ្កាបៃតង

ហេតុអ្វីបានជា
ព្រះសាសនា

សាសនា

-T ធម្មសាសនា
សាសនា

ធម្ម

-ធម្មសាសនា
ធម្ម

សាសនា

-សាសនាសាសនា
ធម្ម, ធម្មសាសនា
ធម្មសាសនា

ធម្មសាសនា

-សាសនា

សាសនា

-សាសនាសាសនា
សាសនា

សាសនា

ធម្មសាសនា
សាសនា

-សាសនាសាសនា
ធម្ម, ធម្មសាសនា
ធម្មសាសនា
សាសនា

ស្រីស្រី

,ស្រី

ថ្ងៃ

-៧ ស្រី

ស្រី

-៧ ស្រី

ស្រី

ស្រី

-៧ ស្រី

ស្រី

ស្រី

ស្រី

-៧ ស្រី

ស្រី

ស្រី

-៧ ស្រី

ស្រី

ស្រី

-៧ ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

-៧

၂၀၁၁

-T နိုင်ငံတော်

၂၀၁၁
၂၀၁၁

၂၀၁၁

-၂၀၁၁ နိုင်ငံ

၂၀၁၁

-၂၀၁၁

၂၀၁၁

-၂၀၁၁

၂၀၁၁

, ၂၀၁၁

၂၀၁၁

၂၀၁၁

၂၀၁၁

၂၀၁၁

၂၀၁၁

၂၀၁၁

၂၀၁၁

၂၀၁၁

၂၀၁၁

-၂၀၁၁

၂၀၁၁

-V နိုင်ငံ

, ၂၀၁၁

၂၀၁၁

താ ഹൃദയം

കൈ

-കൈകൾ

കൈകൾ

താ , കൈകൾ

കൈകൾ

കൈ

-കൈകൾ

താ കൈ

-കൈകൾ

കൈകൾ

കൈകൾ

കൈ

-കൈ

താ കൈ

-കൈ

കൈ

-കൈകൾ

താ കൈ

-കൈകൾ

കൈ

കൈ

~~Đường~~
~~hàng~~

~~Đường~~
~~hàng~~

~~Đường~~

~~Đường~~

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 34: Gan sắt song dạ mềm

Ty, người
đầu tiên

đầu tiên

đầu tiên
đầu tiên

đầu tiên
đầu tiên
đầu tiên
đầu tiên

đầu tiên
đầu tiên

đầu tiên
đầu tiên

đầu tiên
đầu tiên

đầu tiên
đầu tiên

Ty, người

đầu tiên
đầu tiên

đầu tiên
đầu tiên

, 10

សង្ក

ស្រែ

ស្រែស្រែ
ស្រែស្រែស្រែ

ស្រែស្រែ
ស្រែ

,ស្រែ

ស្រែស្រែ
ស្រែស្រែ
ស្រែ

ស្រែស្រែ
ស្រែ

ស្រែស្រែ
ស្រែស្រែ
ស្រែ

ស្រែស្រែ
ស្រែស្រែ
ស្រែស្រែ
ស្រែស្រែ
ស្រែស្រែ

ស្រែស្រែ
ស្រែស្រែ
ស្រែ
ស្រែស្រែ

.ស្រែ

ស្រែស្រែ
ស្រែស្រែ

ស្រែស្រែ
ស្រែស្រែ

ចំណែកទី១

ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋាន
សេដ្ឋកិច្ច

ទំព័រ

ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋាន
សេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋាន
សេដ្ឋកិច្ច

អគ្គនាយកដ្ឋាន
សេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋាន
សេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

ទំព័រ

ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋាន
សេដ្ឋកិច្ច

អគ្គនាយកដ្ឋាន
សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

Đường đi bộ
đến trường

Đường

Đường đi bộ
đến trường

Đường đi bộ
đến trường

Đường đi bộ
đến trường

Đường

Đường

Đường đi bộ
đến trường

Đường đi bộ
đến trường

Đường đi bộ
đến trường

Đường đi bộ
đến trường

អង្គការសិទ្ធិ
មនុស្សកម្ពុជា
ខ

ក្រុមការងារ
ស្រាវជ្រាវ

ស្ថាប័ន

ស្ថាប័នស្រាវជ្រាវ
ស្ថាប័ន
ស្ថាប័ន

១

ស្ថាប័ន

ស្ថាប័នស្រាវជ្រាវ
ស្ថាប័នស្រាវជ្រាវ
ស្ថាប័នស្រាវជ្រាវ
ស្ថាប័ន

ស្ថាប័នស្រាវជ្រាវ
ស្ថាប័នស្រាវជ្រាវ
ស្ថាប័ន

ស្ថាប័នស្រាវជ្រាវ
ស្ថាប័នស្រាវជ្រាវ

ស្ថាប័នស្រាវជ្រាវ
ស្ថាប័នស្រាវជ្រាវ
ស្ថាប័ន

ស្ថាប័នស្រាវជ្រាវ
ស្ថាប័នស្រាវជ្រាវ

ស្ថាប័នស្រាវជ្រាវ

ស្ថាប័នស្រាវជ្រាវ
ស្ថាប័នស្រាវជ្រាវ

အိတ်အိတ်
အိတ်အိတ်

ဟိတ် , အိတ်အိတ်

အိတ် , အိတ်အိတ်
အိတ်အိတ်အိတ်
အိတ်အိတ်အိတ်
အိတ်အိတ်အိတ်

အိတ်အိတ်

အိတ်အိတ်

အိတ်အိတ်

အိတ် အိတ်အိတ်
အိတ်အိတ်အိတ်
အိတ်အိတ်

အိတ်အိတ်

အိတ်အိတ်

-အိတ်

အိတ်

-အိတ် အိတ် , အိတ် အိတ် အိတ်
အိတ်အိတ်

အိတ်အိတ်အိတ်
အိတ်အိတ်အိတ်
အိတ်

အိတ်

-အိတ်အိတ်

အိမ်

-T အိမ်အတွင်း
အိမ်အတွင်း
ထို

အိမ်

-အိမ်အတွင်း

အိမ်

-အိမ်အတွင်း
အိမ်အတွင်း
အိမ်အတွင်း
အိမ်အတွင်း
အိမ်အတွင်း
အိမ်အတွင်း

အိမ်

-အိမ်အတွင်း
အိမ်အတွင်း
အိမ်အတွင်း
အိမ်အတွင်း
အိမ်အတွင်း
အိမ်အတွင်း

အိမ်

-အိမ်အတွင်း

အိမ်

-အိမ်အတွင်း

အိမ်

-အိမ်အတွင်း
အိမ်အတွင်း
အိမ်အတွင်း
အိမ်အတွင်း
အိမ်အတွင်း

အိမ်

បង្កើនការងារ
សំណុំ

សំណុំ

- បង្កើន
សំណុំបង្កើន
សំណុំបង្កើន

សំណុំ

សំណុំ

សំណុំ

- សំណុំ

សំណុំបង្កើន

- បង្កើន
សំណុំបង្កើន

សំណុំ

- បង្កើន
សំណុំ

សំណុំ

សំណុំបង្កើន
សំណុំ

សំណុំបង្កើន
សំណុំបង្កើន
សំណុំ

សំណុំ

សំណុំបង្កើន
សំណុំ

အိမ်ထောင်ရေး
အိမ်ထောင်ရေး
အိမ်ထောင်ရေး
အိမ်

အိမ်ထောင်ရေး
အိမ်ထောင်ရေး

-အိမ်ထောင်ရေး

အိမ်ထောင်ရေး
အိမ်

အိမ်ထောင်ရေး
အိမ်ထောင်ရေး
အိမ်

အိမ်ထောင်ရေး
အိမ်

အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်ထောင်ရေး
အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်ထောင်ရေး
အိမ်

အိမ်ထောင်ရေး

အိမ်ထောင်ရေး
အိမ်

အိမ်ထောင်ရေး

,အိမ်

၇၅၅

၇၅၆

၇၅၇

၇၅၈

၇၅၉

၇၆၀

၇၆၁

၇၆၂

၇၆၃

၇၆၄

၇၆၅

၇၆၆

၇၆၇

၇၆၈

၇၆၉

၇၇၀

၇၇၁

၇၇၂

၇၇၃

၇၇၄

၇၇၅

၇၇၆

၇၇၇

၇၇၈

အိတ်

-အိတ်

အိတ်

-အိတ်

အိတ်
အိတ်

အိတ်

-အိတ်

အိတ်

-အိတ်

အိတ်

-အိတ်

အိတ်
အိတ်
အိတ်
အိတ်

အိတ်

-အိတ်

အိတ်

-အိတ်

အိတ်

-အိတ်

အိတ်

-အထွေထွေ
အထွေထွေ
အ

အထွေ

-အထွေ

အထွေ

-အ

အထွေ

-အထွေထွေ
အထွေ

အထွေ

-အထွေထွေ
အ

အထွေ

-အထွေထွေ
အထွေထွေ
အ

အထွေ

-အထွေ

အထွေ

-အထွေထွေ
အထွေထွေ

အထွေ

a

-T $\frac{1}{2} \frac{d}{dt} \left(\frac{1}{2} \frac{d}{dt} \right)$
 $\frac{1}{2} \frac{d}{dt}$, $\frac{1}{2} \frac{d}{dt}$

Yán

-Ende

গণপ্রজাতন্ত্রী বাংলাদেশ

-GRABBY

鹽白

-இந்த

गुह्य

ĐỀ THI

YANKEE

- ၁၅၀၀၀၀၀၀
 ၁၅၀၀၀၀၀၀
 ၁၅၀၀၀၀၀၀
 ၁၅၀၀၀၀၀၀

CHUYÊN ĐỀ

[illegible]

யு, த

• ۱۰۸ •

, yáo

đang được
đang được
đang được
đang được

đang được
đang được

đang

-đang được
đang

đang

-T đang được
đang được
Y, đang được
đang được

,đang

đang

-đang được
đang

đang

-đang được
đang được
đang được
đang được
đang được

đang

-đang được
đang được

၅၅၅၅၅၅၅၅
၅၅

၅၅၅၅

-၅၅၅၅၅၅၅၅

၅၅၅၅

-၅၅၅၅၅၅၅၅၅၅၅၅

၅၅၅၅၅

၅၅၅၅၅၅၅

၅၅၅၅၅၅၅၅

၅၅၅၅၅

၅၅၅၅၅

-၅၅၅၅၅

၅၅၅၅၅

၅၅၅၅၅၅၅၅၅၅၅၅

၅၅၅၅၅၅၅၅၅၅၅၅

၅၅၅၅

၅၅၅၅၅၅၅

-၅၅၅၅၅

၅၅၅၅

-၅၅၅၅၅၅၅၅

၅၅

၅၅၅၅၅၅၅၅၅

၅၅

၅၅၅၅၅၅၅၅၅၅၅၅

၅၅

,၅၅၅၅

ឆ្នាំទី១០
ឆ្នាំ

ឆ្នាំទី១០
ឆ្នាំ

ឆ្នាំទី១០
ឆ្នាំ

ឆ្នាំទី១០
ឆ្នាំ

ឆ្នាំទី១០
ឆ្នាំ

ឆ្នាំទី១០
ឆ្នាំ

ឆ្នាំទី១០

ឆ្នាំទី១០
ឆ្នាំទី១០
ឆ្នាំទី១០

ឆ្នាំទី១០
ឆ្នាំ

ឆ្នាំទី១០
ឆ្នាំទី១០
ឆ្នាំទី១០

ឆ្នាំទី១០
ឆ្នាំទី១០
ឆ្នាំ

ឆ្នាំទី១០

ឆ្នាំទី១០

ចំណុចទី៤
សំណើ

សំណើ
សំណើ

សំណើ

, ២០១៧

ចំណុចទី៥
សំណើ

សំណើ

- ចំណុចទី៦
សំណើ
សំណើ
សំណើ
សំណើ

, ២០១៧

សំណើ

សំណើ

- ចំណុចទី៧
សំណើ
សំណើ

សំណើ

សំណើ

- ចំណុចទី៨
សំណើ

សំណើ

- ចំណុចទី៩
សំណើ
សំណើ

សំណើ

សំណើ

សំណើ

- ឧបសគ្គ
ឧបសគ្គ
ឧបសគ្គ

ឧបសគ្គ

- ឧបសគ្គ
ឧបសគ្គ

ឧបសគ្គ

- ឧបសគ្គ
ឧបសគ្គ

ឧបសគ្គ

- ឧបសគ្គ

ឧបសគ្គ

- ឧបសគ្គ
ឧបសគ្គ
ឧបសគ្គ
ឧបសគ្គ
ឧបសគ្គ
ឧបសគ្គ
ឧបសគ្គ
ឧបសគ្គ

ឧបសគ្គ

- ឧបសគ្គ
ឧបសគ្គ

ឧបសគ្គ

- ឧបសគ្គ
ឧបសគ្គ

វ៉ាណាវ៉ាវ៉ា
៥

វ៉ាណាវ៉ា

-T វ៉ាណាវ៉ា

វ៉ាណាវ៉ា
៥

វ៉ា

-វ៉ាណាវ៉ា

វ៉ា

វ៉ាណាវ៉ា

វ៉ា

វ៉ាណាវ៉ា

វ៉ា

វ៉ា

វ៉ាណាវ៉ា

វ៉ាណាវ៉ា

វ៉ាណាវ៉ា

វ៉ាណាវ៉ា

វ៉ាណាវ៉ា

វ៉ាណាវ៉ា

វ៉ាណាវ៉ា

វ៉ា

វ៉ា

-វ៉ា

វ៉ា

វ៉ាណាវ៉ា

៥

វ៉ា

-វ៉ាណាវ៉ា

វ៉ាណាវ៉ា

T វ៉ា

အိန္ဒိယနိုင်ငံ

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 35: Sắc tự mê nhân

Đến

Mấy

Hết
đến

Đến

Hết
đến
đến
đến

Đến
đến

Mấy
đến

Tên

Tên

Hết
đến

Đến
đến

Hết

ព្រះបាទសីហនុ

ព្រះបាទសីហនុ
ព្រះបាទសីហនុ

ព្រះបាទសីហនុ
ព្រះបាទសីហនុ
៦

ព្រះបាទសីហនុ

ព្រះបាទសីហនុ , ព្រះបាទសីហនុ
៨

ព្រះបាទសីហនុ
៩

ព្រះបាទសីហនុ
ព្រះបាទសីហនុ
១០

ព្រះបាទសីហនុ
ព្រះបាទសីហនុ

១១

ព្រះបាទសីហនុ

ព្រះបាទសីហនុ
ព្រះបាទសីហនុ
១២

ព្រះបាទសីហនុ
ព្រះបាទសីហនុ
១៣ ព្រះបាទសីហនុ
១៤ ព្រះបាទសីហនុ

Tổ chức
địa phương
địa

Đoàn
địa

Đoàn
địa
địa

, địa

Đoàn
địa
địa
địa
địa

Đoàn
địa

địa

Đoàn
địa
địa
địa

Đoàn
địa

Đoàn
địa

Đoàn
địa

địa

Đoàn
địa

Đoàn

-~~ရွှေရဲ~~

~~ဝေ~~

-T ~~မုတ်တို~~

~~မိမိမိမိမိ~~

~~ဝါ~~

-~~ရွှေရဲ~~

~~ဝေ~~

-~~ရွှေရဲ~~

အရံ

~~မိမိမိမိမိ~~

~~မိမိမိမိမိ~~

~~မိမိ~~ ~~မိမိမိမိ~~

~~မိမိ~~

~~မိမိမိမိ~~

-~~ရွှေ~~

~~မိမိမိမိ~~

~~ရွှေ~~

~~မိမိမိမိ~~

~~မိမိမိမိမိ~~

~~မိမိမိမိမိ~~

~~မိမိမိမိ~~

~~ရွှေရဲ~~

~~မိမိ~~

-~~ရွှေရဲ~~

~~မိမိမိမိ~~

-~~ရွှေရဲ~~

~~မိမိမိမိ~~

~~မိမိ~~

မိမိ

မိမိ

~~မိမိမိမိ~~

~~မိမိမိမိ~~

မိမိ

၇၂ . ဖြစ်ပါသည်
၇၂၂၂၂၂၂၂၂၂

, ဖြစ်ပါသည်

၇၂၂

- ဖြစ်ပါသည်
၇၂၂၂

၇၂၂၂

- ဖြစ်ပါသည်
၇၂၂၂၂၂၂၂

၇၂၂၂၂၂၂၂
၇၂

- T ဖြစ်ပါသည်
၇၂၂၂၂၂၂၂၂
၇၂၂၂၂၂၂၂၂
၇၂၂၂၂၂၂၂၂
၇၂၂

၇၂

၇၂၂၂

- ဖြစ်ပါသည်
၇၂၂၂၂၂၂၂
၇၂၂၂၂၂၂၂
၇၂၂၂၂၂၂၂

၇၂၂၂

- T ဖြစ်ပါသည်
၇၂၂၂၂၂၂၂

၇၂၂

- ဖြစ်ပါသည်
၇၂၂၂၂၂၂၂
၇၂၂၂၂၂၂၂

၇၂၂၂

၇၂၂

អង្គប្រជុំ

-អង្គ

ក្រុម

-ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុម

អង្គ

-T ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា, ប្រឹក្សា

-T ក្រុមប្រឹក្សា

ក្រុមប្រឹក្សា ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

-T ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

, ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

-ក្រុមប្រឹក្សា

ក្រុមប្រឹក្សា/ក្រុមប្រឹក្សា

ក្រុម

-ក្រុមប្រឹក្សា, T ក្រុមប្រឹក្សា

ក្រុមប្រឹក្សា/ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុម

- 01/01/2020
01/01/2020
01/01/2020
01/01/2020
01/01/2020

, 01/01/2020
, 01/01/2020

01/01/2020

-T 01/01/2020

01/01/2020

-T 01/01/2020

T 01/01/2020

-T 01/01/2020
01/01/2020
01/01/2020
01/01/2020
01/01/2020
01/01/2020
01/01/2020
01/01/2020
01/01/2020
01/01/2020
01/01/2020

, 01/01/2020
, 01/01/2020

01/01/2020

, 01/01/2020

01/01/2020

-T 01/01/2020
01/01/2020

01/01/2020

-T 01/01/2020

၅၅

-၇၅၅၅၅၅

၅၅၅၅

-၇၅၅၅၅၅၅၅၅၅

၅၅၅၅၅၅၅၅

၅

၅၅၅

-၅၅၅

၅၅၅၅၅၅၅၅

၅၅၅၅၅၅၅၅

၅၅၅၅

၅၅၅

-၅၅၅၅၅၅၅

၅၅၅

-၅၅၅၅၅၅၅၅

၅

၅၅၅

-၅၅၅၅၅၅၅၅

၅

၅၅၅

၅၅၅၅၅၅

၅၅၅၅၅

၅၅၅၅၅၅၅၅

၅၅၅၅၅၅၅

၅၅၅

၅၅

a

၄

၆၈၈၈၈၈၈၈
၈၈၈၈၈၈

၈၈၈၈၈၈၈
၈၈၈၈၈၈၈၈
၈၈၈

၈၈၈၈၈၈၈၈
၈၈၈၈၈၈၈၈
၈၈

၈၈ ၈၈၈၈၈၈
၈၈၈၈၈၈၈၈
၈၈၈၈

၈၈၈၈၈၈၈၈
၈၈၈၈

၈၈၈၈

၈၈

-၈၈၈

၈၈၈

-၈၈၈၈

၈၈၈

-၈၈ ၈၈၈၈၈၈
၈၈

၈၈၈

-၈၈

अथ

-T hính

وَجِبْرِيلُ

-Pāṇini

咄

[illegible]

YINCA

-Đang chờ đợi
đến khi được gọi

میں

-T ~~Yên Bái~~ ^{Yên Bái}

誦

-T ẩ

ॐ

~~Việt Nam Cộng Hòa~~
quốc

𠂔

میں

- ព្រះបាទសីហនុ
រាជ្យ

ស្រី

- ព្រះបាទ

ស្រី

- ព្រះបាទសីហនុ
រាជ្យ

ស្រី

- ព្រះបាទសីហនុ
រាជ្យ
ស្រី

ស្រី

- ព្រះបាទសីហនុ
រាជ្យ

ស្រី

, ព្រះបាទសីហនុ

ព្រះបាទសីហនុ

ព្រះបាទសីហនុ

ព្រះបាទសីហនុ
រាជ្យ
ស្រី

ព្រះបាទសីហនុ
រាជ្យ

ស្វែងរក

ស្វែងរកស្វែងរក

ស្វែងរក

ស្វែងរកស្វែងរក

ស្វែងរក

ស្វែងរកស្វែងរក

ស្វែងរក

ស្វែងរកស្វែងរក

ស្វែងរក

ស្វែងរកស្វែងរក

ស្វែងរក

ស្វែងរក

ស្វែងរក

ស្វែងរក

ស្វែងរក

ស្វែងរក

ស្វែងរក

ស្វែងរក

ស្វែងរក

ស្វែងរក

ស្វែងរក

ស្វែងរក

ស្វែងរក

ស្វែងរក

ស្វែងរក

ស្វែងរក

ស្វែងរក

ស្វែងរក

- ផ្ទៃក្រឡា
ស្របគ្នា

, ប៉ុន្តែ

ឲ្យ

តែង

- អត្ថបទស្របគ្នា
ស្របគ្នា
ស្របគ្នា
ស្របគ្នា

បើ

- ប្រភេទ
ស្រប
ប្រភេទ
ស្រប

ស្រប

, ប៉ុន្តែ

តែង

-T ស្រប

បើ

- ផ្ទៃក្រឡា
ឲ្យ

តែង

- ប្រភេទ
ប្រភេទ

បើ

- ប្រភេទ

តែង

ထွက်ခွင့်

- ỨNG DỤNG

आमंत्र

-5-

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 36: Chỉ còn sớm muộn

Đến đây

-Tất nhiên
đều là sự thật
tôi

Đến

-Sự thật
đều là sự thật
đều

Đến đây

-Đều là sự thật
đều là sự thật
đều là sự thật
đều là sự thật
đều là sự thật
đều là sự thật
đều là sự thật

Đến đây
đến đây, đến đây

-Đều là sự thật
đều là sự thật
đều là sự thật
đều là sự thật
đều là sự thật

ស្រែ

-ស្រែកែដំណាំ

ក្រែង

-ក្រែងកែដំណាំ

ក្រែង

-ក្រែងកែ

ស្រែ

-ស្រែកែដំណាំ

ក្រែង

ក្រែង

-ក្រែងកែ

ស្រែ

-T ក្រែងកែដំណាំ

២ .T ក្រែងកែ

ក្រែង

-ក្រែងកែ

ស្រែ

-ក្រែងកែ

ក្រែង

-ក្រែងកែ

ស្រែ

-**Đ**

Đ

-**T** **Đ**

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

Đ

-**Đ**

Đ

-**Đ**

Đ

Đ

ក្រុម

សម្រាប់សិស្ស

ស្រី

ស្រី

- ក្រុមសិស្ស

សម្រាប់សិស្ស

ស្រី

ក្រុមសិស្ស

សម្រាប់សិស្ស

ស្រី

ស្រី

ក្រុម

ស្រី

- ក្រុមសិស្ស

សម្រាប់សិស្ស

ស្រី

ក្រុមសិស្ស

ស្រី

ក្រុមសិស្ស

សម្រាប់សិស្ស

ក្រុម

- ក្រុម

ស្រី

- ក្រុមសិស្ស

ក្រុម

ក្រុម

សម្រាប់សិស្ស

- អ្នកប្រកាស
ស្រីប្រកាស

ស្រី

- អ្នកប្រកាស
ប្រកាសប្រកាស
ប្រកាសប្រកាស
ប្រកាសប្រកាស
ស្រី
ប្រកាសប្រកាស
ប្រកាសប្រកាស
ប្រកាសប្រកាស

ស្រី

- អ្នកប្រកាស

ស្រី

- អ្នកប្រកាស
ស្រីប្រកាស

ស្រី

ស្រី

- អ្នកប្រកាស
ស្រី

, ស្រី

ស្រី

- អ្នក
ស្រី

ស្រី

ស្រី
ស្រី
ស្រី

ស្រី

ស្រី

ស្រី

- អង្គប្រជុំ
អង្គប្រជុំ
ទំ

ទំ

- ត ឡ

ស្រុក

ស្រុក

ស្រុក
ស្រុក

ស្រុក
ស្រុក

ស្រុក

ស្រុក

ស្រុក
ស្រុក
ស្រុក

ស្រុក

- ត
ស្រុក

ស្រុក

- ត
ស្រុក

ស្រុក

ស្រុក

ឧបត្ថម្ភការណ៍
ឧបត្ថម្ភការណ៍
ឧបត្ថម្ភការណ៍

ឧបត្ថម្ភការណ៍

ឧបត្ថម្ភការណ៍
ឧបត្ថម្ភការណ៍

ឧបត្ថម្ភការណ៍
ឧបត្ថម្ភការណ៍

ឧបត្ថម្ភការណ៍
ឧបត្ថម្ភការណ៍

ឧបត្ថម្ភការណ៍
ឧបត្ថម្ភការណ៍
ឧបត្ថម្ភការណ៍

ឧបត្ថម្ភការណ៍

ឧបត្ថម្ភការណ៍
ឧបត្ថម្ភការណ៍

ឧបត្ថម្ភការណ៍
ឧបត្ថម្ភការណ៍

ឧបត្ថម្ភការណ៍
ឧបត្ថម្ភការណ៍
ឧបត្ថម្ភការណ៍

ឧបត្ថម្ភការណ៍
ឧបត្ថម្ភការណ៍

ឧបត្ថម្ភការណ៍
ឧបត្ថម្ភការណ៍

ឧបត្ថម្ភការណ៍
ឧបត្ថម្ភការណ៍

၁၄၁၁

၁၄

၁၄၁၁

၁၄၁၁

၁၄၁၁

၁၄၁၁

၁၄၁၁

၁၄၁၁

၁၄၁၁

၁၄၁၁

၁၄

၁၄၁၁

၁၄၁၁

၁၄၁၁

၁၄၁၁

၁၄၁၁

၁၄၁၁

၁၄၁၁

၁၄၁၁

၁၄

၁၄၁၁

၁၄၁၁

၁၄

၁၄၁၁

၁၄

၁၄၁၁

၆၈

အောင်အောင်

ဝယ်

၆၉

အောင်

အောင်

-အောင်အောင်

အောင်အောင်

၇၀

အောင်

-အောင်အောင်

အောင်

၇၁

-အောင်အောင်

အောင်

အောင်

-အောင်အောင်

၇၂

အောင်

-အောင်အောင်

အောင်အောင်

အောင်အောင်

အောင်အောင်

အောင်အောင်

အောင်

အောင်

-အမှတ်(၁)ရပ်ကွက်

၈၈

၅၇ အမှတ်

-T အမှတ်(၁)ရပ်ကွက်

အမှတ်(၁)ရပ်ကွက်

အမှတ်(၁)ရပ်ကွက်

အမှတ်(၁)ရပ်ကွက်

အမှတ်(၁)ရပ်ကွက်

အမှတ်(၁)ရပ်ကွက်

အမှတ်(၁)ရပ်ကွက်

အမှတ်(၁)ရပ်ကွက်

,အမှတ်

အမှတ်(၁)ရပ်ကွက်

အမှတ်(၁)ရပ်ကွက်

အမှတ်(၁)ရပ်ကွက်

,၅၆

အမှတ်(၁)ရပ်ကွက်

အမှတ်(၁)ရပ်ကွက်

-T အမှတ်(၁)ရပ်ကွက်

အမှတ်(၁)ရပ်ကွက်

အမှတ်(၁)ရပ်ကွက်

အမှတ်(၁)ရပ်ကွက်

အမှတ်(၁)ရပ်ကွက်

အမှတ်(၁)ရပ်ကွက်

အမှတ်(၁)ရပ်ကွက်

အမှတ်(၁)ရပ်ကွက်

အမှတ်(၁)ရပ်ကွက်

အမှတ်(၁)ရပ်ကွက်

အမှတ်(၁)ရပ်ကွက်

-အမှတ်(၁)ရပ်ကွက်

အမှတ်(၁)ရပ်ကွက်

အမှတ်(၁)ရပ်ကွက်

အမှတ်(၁)ရပ်ကွက်

၅၇ မိ

-၇ မိမိမိမိ

မိမိ

-မိမိမိမိမိမိ

မိမိမိမိမိ

မိမိမိမိမိမိ

မိမိမိမိမိ

မိမိ

မိမိမိမိ

မိမိမိမိ

မိမိ

မိ

မိမိမိမိ

မိမိ

မိမိမိမိမိ

မိမိမိမိ

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 37: Chơi trò ly gián

Đến đây, tôi đã
đến đây

Đến đây, tôi đã
đến đây, tôi đã
đến đây, tôi đã
đến đây, tôi đã
đến đây, tôi đã

Đến đây, tôi đã
đến đây, tôi đã

Đến đây, tôi đã
đến đây, tôi đã

Đến đây, tôi đã

Đến đây, tôi đã
đến đây, tôi đã
đến đây, tôi đã
đến đây, tôi đã
đến đây, tôi đã

Đến đây, tôi đã
đến đây, tôi đã

Đến đây, tôi đã
đến đây, tôi đã

đến

đến

ကွယ်လွန်
သွေးသွေး

ရေကန်
ငါ့ရေကန်
ငါ့ရေကန်
ငါ့

ကွယ်လွန်
ငါ့ရေကန်
ငါ့

ငါ့ရေကန်

ငါ့ရေကန်
a

ငါ့ရေကန်
ငါ့ရေကန်

ငါ့ရေကန်

ငါ့ရေကန်
ငါ့ရေကန်
ငါ့ရေကန်

ငါ့ရေကန်
ငါ့ရေကန်

ငါ့ရေကန်
ငါ့

ငါ့ရေကန်

-ငါ့ရေကန်
ငါ့ရေကန်

ស្រុកស្រែក
ស្រុក

ស្រុកស្រែក
ស្រុក

-ស្រុកស្រែក
ស្រុកស្រែក
ស្រុកស្រែក
ស្រុកស្រែក

ស្រុកស្រែក

-T ស្រុកស្រែក
ស្រុកស្រែក
ស្រុកស្រែក
ស្រុកស្រែក
ស្រុក

,ស្រុក

ស្រុក

ស្រុក

-ស្រុកស្រែក
ស្រុក

ស្រុកស្រែក
ស្រុកស្រែក

-ស្រុកស្រែក
ស្រុកស្រែក
ស្រុកស្រែក
ស្រុកស្រែក
ស្រុកស្រែក
ស្រុកស្រែក
ស្រុកស្រែក
ស្រុកស្រែក

,ស្រុក

,ស្រុក

,ស្រុក

ស្រុកស្រែក

- ផ្សារក្របី
ផ្សារក្របី
ផ្សារក្របី

ផ្សារ

ផ្សារ

- ផ្សារក្របី

ផ្សារក្របី

- ផ្សារក្របី

ផ្សារក្របី

ផ្សារក្របី

- ផ្សារក្របី
ផ្សារក្របី
ផ្សារក្របី
ផ្សារក្របី
ផ្សារក្របី
ផ្សារក្របី

ផ្សារ

ផ្សារ

, ផ្សារ

ផ្សារ

- ផ្សារក្របី
ផ្សារក្របី
ផ្សារក្របី
ផ្សារក្របី
ផ្សារក្របី
ផ្សារក្របី
ផ្សារក្របី

ផ្សារ

ផ្សារក្របី

~~ស្ថាប័ន~~

ស្ថាប័ន

, ៩៦

ស្ថាប័ន

៨

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

, ៩៦

ស្ថាប័ន

, ៩៦

ស្ថាប័ន

~~ស្ថាប័ន~~

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

, ៩៦

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

Typhoid

Salmonella

is

Salmonella

acute

Salmonella

Salmonella

Salmonella

Salmonella

Salmonella

is

Salmonella

acute

Salmonella

:

-T acute

Salmonella

-T acute

Salmonella

Salmonella

, Salmonella

-T acute Salmonella

Salmonella

Salmonella

ឆ្នាំ ២០២០
ខែ

សំណើ

- ក្រុមហ៊ុន
ក្រុមហ៊ុន
ក្រុមហ៊ុន
ក្រុមហ៊ុន

ក្រុមហ៊ុន
ក្រុមហ៊ុន

- ក្រុមហ៊ុន
ក្រុមហ៊ុន
ក្រុមហ៊ុន
ក្រុមហ៊ុន

ក្រុមហ៊ុន
ក្រុមហ៊ុន

- ក្រុមហ៊ុន
ក្រុមហ៊ុន
ក្រុមហ៊ុន

ក្រុមហ៊ុន
ក្រុមហ៊ុន

- ក្រុមហ៊ុន
ក្រុមហ៊ុន

ក្រុមហ៊ុន

ក្រុមហ៊ុន

- ក្រុមហ៊ុន
ក្រុមហ៊ុន

h

,

សង្កេតឃើញ
បង្កើនការងារ
សង្កេតឃើញ
បង្កើនការងារ

សង្កេតឃើញ
បង្កើនការងារ

បង្កើន

សង្កេតឃើញ
បង្កើនការងារ
បង្កើនការងារ

បង្កើន

-បង្កើនការងារ
បង្កើនការងារ, បង្កើនការងារ
បង្កើនការងារ
បង្កើនការងារ
បង្កើនការងារ

សង្កេតឃើញ
បង្កើនការងារ

-បង្កើនការងារ
បង្កើនការងារ, បង្កើនការងារ
បង្កើនការងារ
បង្កើនការងារ
បង្កើនការងារ

សង្កេតឃើញ

-បង្កើនការងារ
បង្កើនការងារ
បង្កើនការងារ
បង្កើនការងារ

ស្រែកស្រែក
ស្រែកស្រែក
ស្រែកស្រែក
ស្រែកស្រែក
ស្រែកស្រែក
ស្រែកស្រែក
ស្រែកស្រែក
ស្រែកស្រែក
ស្រែកស្រែក
ស្រែក

ស្រែក

ស្រែកស្រែក
ស្រែក

ស្រែក

ស្រែក

-ស្រែក

ស្រែកស្រែក

ស្រែកស្រែក

ស្រែក ស្រែក
ស្រែក

ស្រែក

ស្រែក

ស្រែកស្រែក

ស្រែកស្រែក
ស្រែកស្រែក

ស្រីស្រីស្រី
ស្រីស្រី

ស្រីស្រី
ស្រីស្រី

ស្រីស្រីស្រី
ស្រីស្រី

ស្រីស្រី

ស្រីស្រីស្រី
ស្រីស្រី

ស្រីស្រីស្រី
ស្រីស្រី

ស្រីស្រី

ស្រីស្រីស្រី
ស្រីស្រី

ស្រី

ស្រីស្រី
ស្រីស្រី

ស្រីស្រី

ស្រីស្រី
ស្រីស្រី

ស្រី

ស្រីស្រី ស្រី ស្រី
ស្រីស្រី
ស្រីស្រី

ស្រីស្រី

ស្រី

ស្រី

ស្រីស្រី

အိတ်ကွတ်

-ကွတ်

အိတ်

အိတ်ကွတ်

အိတ်ကွတ်

အိတ်

အိတ်ကွတ်

,အိတ်ကွတ်

Tāt အိတ်

-T အိတ်ကွတ်

အိတ်ကွတ်

အိတ်ကွတ်

အိတ်ကွတ်

အိတ်ကွတ်

အိတ်ကွတ်

အိတ်ကွတ်

အိတ်ကွတ်

အိတ်ကွတ်

အိတ်ကွတ်

အိတ်ကွတ်

အိတ်

အိတ်

,အိတ်

အိတ်

,အိတ်

အိတ်

အိတ်ကွတ်

-T အိတ်

Tāt အိတ်

,အိတ်

-အိတ်ကွတ်

အိတ်ကွတ်

အိတ်ကွတ်

အိတ်ကွတ်

အိတ်

-~~၇၅၆၆~~

~~၇၅၆၇~~
၆၆

၆၇ ၆၈

~~၇၅၆၈~~
~~၇၅၆၉~~

~~၇၅၇၀~~

~~၇၅၇၁~~
~~၇၅၇၂~~

,~~၇၅၇၃~~

~~၇၅၇၄~~
~~၇၅၇၅~~
~~၇၅၇၆~~
~~၇၅၇၇~~

၇၈ ၇၉

~~၇၅၇၈~~
~~၇၅၇၉~~

~~၇၅၈၀~~

~~၇၅၈၁~~
~~၇၅၈၂~~
~~၇၅၈၃~~
~~၇၅၈၄~~

~~၇၅၈၅~~
~~၇၅၈၆~~

~~၇၅၈၇~~
~~၇၅၈၈~~

,~~၇၅၈၉~~

~~၇၅၈၉~~

၁၀၀၀၀၀၀၀
၁၀၀၀၀၀၀၀

၁၀၀၀၀၀၀၀

၁၀၀၀၀၀၀၀
၁၀၀၀၀၀၀၀

၁၀၀၀၀၀၀၀
၁၀၀၀၀၀၀၀

၁၀၀၀၀၀၀၀
၁၀၀၀၀၀၀၀
၁၀၀၀၀၀၀၀

၁၀၀၀၀၀၀၀

၁၀၀၀၀၀၀၀
၁၀၀၀၀၀၀၀
၁

၁၀၀၀၀၀၀၀, ၁၀၀၀၀၀၀၀

-၁၀၀၀၀

၁၀၀၀၀၀၀၀

-V ၁၀၀၀၀

၁၀၀၀၀၀၀၀

-၁၀၀၀၀၀၀၀၀
၁၀၀၀၀၀၀၀, ၁၀၀၀၀၀၀၀
၁၀၀၀၀၀၀

၁၀၀၀၀

-၁၀၀၀၀၀၀

ကွာ မွဲ

-ကွာမိမိကွာမိမိ

ကွာမိမိကွာမိမိ

ကွာမိမိ

ကွာမိမိ

ကွာမိမိ

ကွာ မွဲကွာမိမိ

ကွာမိမိ

-ကွာမိမိကွာမိမိ

ကွာမိမိ

ကွာမိမိကွာမိမိ

ကွာမိမိကွာမိမိ

ကွာ မွဲကွာမိမိ

ကွာမိမိကွာမိမိ

ကွာမိမိကွာမိမိ

ကွာမိမိ

ကွာမိမိ

-ကွာ

ကွာ

ကွာ

-ကွာမိမိကွာမိမိ

ကွာမိမိကွာမိမိ

ကွာမိမိကွာမိမိ

ကွာမိမိကွာမိမိ

ကွာမိမိကွာမိမိ

ကွာ

ကွာ မွဲ

-ကွာမိမိ

ကွာမိမိ

ကွာမိမိ

အိမ်

-V အိမ်

အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်
အိမ်

အိမ်ထောင်

အိမ်ထောင်

-အိမ်ထောင်

အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်
အိမ်

အိမ်ထောင်

အိမ် အိမ်

အိမ်

-အိမ်ထောင်

အိမ်ထောင်
အိမ်ထောင်
အိမ်ထောင်
အိမ်
အိမ်

အိမ်ထောင်

အိမ် အိမ်

အိမ်

-အိမ်ထောင်

အိမ်

-အိမ်ထောင်

အိမ် အိမ်

-အိမ်

အိမ်

-အိမ်ထောင်ရေး

ကွဲ ဆက်

-အိမ်ထောင်ရေး

အိမ်

-အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်ထောင်ရေး

ကွဲ ဆက်

-အိမ် ,အိမ်

အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်

-အိမ်

,အိမ်ထောင်ရေး

အိမ်ထောင်ရေး

အိမ်

THANH LONG GIÁO CHỦ

Thật Giang
iv-ebook.com

Chương 38: Long tranh hổ đấu

Đến

-Oà, thật là

Ừ Ờ

-Ồ, thật là

, Ờ

Ồ, thật là

Ồ, thật là

Ồ, thật là

Ồ

Ồ, thật là

Ồ, thật là

Ồ, thật là

Ồ, thật là

Ồ, thật là

Ồ

Ồ

Ồ

-Ồ, thật là

Ồ, thật là

Ồ

Ồ, thật là

Ồ, thật là

Ồ, thật là

Ồ, thật là

Ồ, thật là

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ
កម្ពុជា
សាលាដំបូង
សាលាដំបូង
សាលាដំបូង

សាលា

សាលា

សាលាដំបូង

សាលា

សាលាដំបូង
សាលាដំបូង

,សាលា

សាលាដំបូង
សាលាដំបូង
សាលាដំបូង

សាលាដំបូង
សាលាដំបូង
សាលាដំបូង

សាលាដំបូង
សាលាដំបូង

សាលាដំបូង
សាលាដំបូង
សាលាដំបូង

សាលាដំបូង
សាលាដំបូង/សាលាដំបូង
សាលាដំបូង

សាលាដំបូង
សាលាដំបូង

à

ស្រុកស្រីសោយ
ស្រុកស្រីសោយ

ស្រុកស្រីសោយ
ស្រុកស្រីសោយ

ស្រុកស្រីសោយ
ស្រុកស្រីសោយ

ស្រុកស្រីសោយ

ស្រុកស្រីសោយ
ស្រុកស្រីសោយ

ស្រុកស្រីសោយ
ស្រុកស្រីសោយ
ស្រុកស្រីសោយ

ស្រុកស្រីសោយ
ស្រុកស្រីសោយ
ស្រុកស្រីសោយ

ស្រុកស្រីសោយ

ស្រុកស្រីសោយ
ស្រុកស្រីសោយ
ស្រុកស្រីសោយ

ស្រុកស្រីសោយ
ស្រុកស្រីសោយ

ស្រុកស្រីសោយ

ស្រុកស្រីសោយ
ស្រុកស្រីសោយ
ស្រុកស្រីសោយ

ស្រុកស្រីសោយ

Đi lại
đi lại

Đi lại
đi lại

Đi lại
đi lại

Đi lại

Đi lại
đi lại

Đi lại
đi lại

Đi lại

Đi lại

Đi lại

Đi lại
đi lại
đi lại

Đi lại

Đi lại
đi lại

Đi lại
đi lại

Đi lại
đi lại

၆၂၆၆၆၆၆၆
၆၂၆၆၆၆၆၆

၆၂၆၆၆၆၆၆
၆၂၆၆၆၆၆၆
၆၂၆၆၆

၆၂၆၆၆၆၆၆
၆၂၆၆၆၆၆၆
၆၂၆၆

၆၂၆၆၆၆၆၆
၆၂၆၆၆၆၆၆

၆၂၆၆၆၆၆၆
၆၂၆၆၆၆၆၆
၆၂၆၆

၆၂၆၆၆၆၆၆
၆၂၆၆၆၆၆၆

၆၂၆၆၆

၆၂၆၆၆

၆၂၆၆၆၆၆၆
၆၂၆၆၆၆၆၆

၆၂၆၆၆၆၆၆
၆၂၆၆၆၆၆၆

၆၂၆၆၆

၆၂၆၆၆၆၆၆
၆၂၆၆၆၆၆၆
၆၂၆၆၆၆၆၆

၆၂၆၆၆

ប្រាសាទ
ប

ប្រាសាទ

ប្រាសាទ
ប

ប្រាសាទ

ប្រាសាទ
ប

ប្រាសាទ
ប

ប្រាសាទ
ប

, ២

ប្រាសាទ
ប

, ប្រាសាទ

ប្រាសាទ
ប

ប្រាសាទ
ប

, ៥

ប្រាសាទ
ប

ស្ថាប័នស្ថាប័ន
ឲ្យ

ស្ថាប័នស្ថាប័ន

ស្ថាប័នស្ថាប័ន
ស្ថាប័នស្ថាប័ន

ស្ថាប័នស្ថាប័ន
ស្ថាប័នស្ថាប័ន
ស្ថាប័នស្ថាប័ន

ស្ថាប័នស្ថាប័ន

ស្ថាប័នស្ថាប័ន
ស្ថាប័នស្ថាប័ន

ស្ថាប័នស្ថាប័ន
ឲ្យ

ស្ថាប័នស្ថាប័ន

ស្ថាប័នស្ថាប័ន
ស្ថាប័នស្ថាប័ន

ស្ថាប័នស្ថាប័ន
ស្ថាប័នស្ថាប័ន

ស្ថាប័នស្ថាប័ន
ស្ថាប័នស្ថាប័ន
ស្ថាប័នស្ថាប័ន

ស្ថាប័នស្ថាប័ន

ស្ថាប័នស្ថាប័ន

ស្ថាប័នស្ថាប័ន
ស្ថាប័នស្ថាប័ន
ស្ថាប័នស្ថាប័ន

ស្ថាប័នស្ថាប័ន

អង្គការ

សម្រាប់

ថ្ងៃ

សម្រាប់

សម្រាប់

សម្រាប់

សម្រាប់

សម្រាប់

សម្រាប់

សម្រាប់

សម្រាប់

សម្រាប់

សម្រាប់

សម្រាប់

សម្រាប់

សម្រាប់

សម្រាប់

សម្រាប់

សម្រាប់

សម្រាប់

សម្រាប់

សម្រាប់

សម្រាប់

សម្រាប់

សម្រាប់

សម្រាប់

အိပ်စက်နေ
အိပ်စက်နေ
ပုံ

အိပ်စက်နေ
ပုံ

အိပ်စက်နေ
အိပ်စက်နေ
ပုံ

အိပ်စက်နေ
ပုံ

အိပ်စက်နေ
အိပ်စက်နေ
ပုံ

အိပ်စက်နေ
အိပ်စက်နေ
ပုံ

အိပ်စက်နေ
အိပ်စက်နေ
ပုံ

အိပ်စက်နေ

ပုံ

အိပ်စက်နေ

အိပ်စက်နေ

အိပ်စက်နေ

အိပ်စက်နေ
အိပ်စက်နေ
ပုံ

, အိပ်စက်နေ

တစ်ခု

-တစ်ခု

တစ်ခု

-တစ်ခု

တစ်ခု

-T တစ်ခု

တစ်ခု

တစ်ခု

-T တစ်ခု

တစ်ခု

တစ်ခု

တစ်ခု

-T တစ်ခု

တစ်ခု

တစ်ခု

-တစ်ခု

တစ်ခု

တစ်ခု

-တစ်ခု

တစ်ခု

တစ်ခု

တစ်ခု

တစ်ခု

တစ်ခု

တစ်ခု

တစ်ခု

,T တစ်ခု

တစ်ခု

အိမ်ထောင်

-T ဝယ်ယူခြင်း

အိမ်ထောင်

-အိမ်ထောင်

အိမ်ထောင်

အိမ်ထောင်

အိမ်ထောင်

အိမ်ထောင်

အိမ်ထောင်

အိမ်ထောင်

-အိမ်

အိမ်

-အိမ်ထောင်

အိမ်ထောင်

အိမ်ထောင်

-အိမ်ထောင်

အိမ်ထောင်

-အိမ်ထောင်

အိမ်ထောင်

အိမ်ထောင်

အိမ်ထောင်

အိမ်ထောင်

အိမ်ထောင်

အိမ်ထောင်

အိမ်ထောင်

- ត្រូវប្រើប្រាស់
ប្រភេទប្រភេទ
ស្រទាប់ប្រភេទ
ត្រូវប្រើប្រាស់
ស្រទាប់

ស្រទាប់

- ត្រូវប្រើប្រាស់
ស្រទាប់ប្រភេទ

ស្រទាប់

- ត្រូវប្រើប្រាស់
ស្រទាប់ប្រភេទ
ស្រទាប់ប្រភេទ
ស្រទាប់ប្រភេទ

ស្រ

ស្រ

- ស្រ

ស្រ

- ត្រូវប្រើប្រាស់
ស្រទាប់ប្រភេទ
ស្រទាប់ប្រភេទ

ស្រ

- ត្រូវប្រើប្រាស់
ស្រទាប់ប្រភេទ
ស្រទាប់ប្រភេទ
ស្រទាប់ប្រភេទ
ស្រ
ស្រទាប់ប្រភេទ

ស្រទាប់ប្រភេទ
ស្រទាប់ប្រភេទ

ស្រ

ស្រទាប់ប្រភេទ

trở nên thân thiện
đến , không
đang

đang

đang

đang

- đang
đang
đang

.T đang

đang
đang ,đ

- đang
đang
đang

đang

đang

đang
đang
đang

đang

đang

đang
đang

T đang
đang

đang

đang

၅၅၆

၁၈၈၈

၁၈၈၈

၁၈၈၈

,၆

၁၈၈၈

၁၈၈၈

၁၈၈၈

၁၈၈၈

၁၈၈၈

၁၈၈၈

၁၈၈၈

၁၈၈၈

၁၈၈၈

၁၈၈၈

,၆

၁၈၈၈

၁၈၈၈

-T ၁၈၈၈

၁၈၈၈

,

၁၈၈၈

-T ၁၈၈၈

၁၈၈၈

၁၈၈၈

၁၈၈၈

၁၈၈၈

၁၈၈၈

၁၈၈၈

၁၈၈၈

-T អ្នកបង្កើន
បំណង
អំណាចស្រាវជ្រាវ

,ក្នុងរូប

ស្រី

-T អ្នកបង្កើន
បំណង

ស្រី

-T អ្នកបង្កើន
បំណងស្រាវជ្រាវ
អំណាច

,០៧ ឆ្នាំ

ស្រី

-T អ្នកបង្កើន

ស្រី

-T អ្នកបង្កើន

ស្រី

-T អ្នកបង្កើន

ស្រី

-T អ្នកបង្កើន
បំណង

ស្រី

-T អ្នកបង្កើន
បំណងស្រាវជ្រាវ

T ឆ្នាំ អំណាចស្រាវជ្រាវ
បាន

၅။

မိသားစု
မိသားစု
မိသားစု
မိသားစု
m

မိသားစု

မိသားစု

-မိသားစု
မိသားစု
မိသားစု
မိသားစု

မိသားစု

-မိသားစု

မိသားစု

-T မိသားစု
မိသားစု

မိသားစု

-မိသားစု
မိသားစု

မိသားစု

-မိသားစု
မိသားစု
မိသားစု
မိသားစု
မိသားစု
မိသားစု
မိသားစု
မိသားစု

အမျိုးသမီးတို့
တို့၏အားကိုး
အားကိုးအားကိုး
အားကိုးအားကိုး
အားကိုးအားကိုး
အားကိုးအားကိုး

အားကိုး

အားကိုးအားကိုး

အားကိုး

အားကိုး

အားကိုး

အားကိုး

အားကိုးအားကိုး
အားကိုးအားကိုး

အားကိုးအားကိုး
အားကိုးအားကိုး
အားကိုးအားကိုး
အားကိုးအားကိုး
အားကိုးအားကိုး

အားကိုး

အားကိုး

အားကိုးအားကိုး
အားကိုးအားကိုး

အားကိုး

အားကိုးအားကိုး
အားကိုးအားကိုး

အားကိုး

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 39: Anh hùng lộ diện

Đến đây, anh hùng lộ diện
Đến đây, anh hùng lộ diện
Đến đây, anh hùng lộ diện
Đến đây, anh hùng lộ diện
Đến đây, anh hùng lộ diện

Đến đây, anh hùng lộ diện
Đến đây, anh hùng lộ diện

Đến đây, anh hùng lộ diện
Đến đây, anh hùng lộ diện

Đến đây, anh hùng lộ diện

Đến đây, anh hùng lộ diện
Đến đây, anh hùng lộ diện

Đến đây, anh hùng lộ diện
Đến đây, anh hùng lộ diện

Đến đây, anh hùng lộ diện
Đến đây, anh hùng lộ diện

Đến đây, anh hùng lộ diện
Đến đây, anh hùng lộ diện

Đến đây, anh hùng lộ diện
Đến đây, anh hùng lộ diện
Đến đây, anh hùng lộ diện

ចង្កៀងក្របី
ចង្កៀងក្របី

ចង្កៀងក្របី
ចង្កៀងក្របី
ចង្កៀងក្របី
ចង្កៀងក្របី

ចង្កៀងក្របី ចង្កៀងក្របី
ចង្កៀងក្របី ចង្កៀងក្របី y.

ចង្កៀងក្របី
ចង្កៀងក្របី

ចង្កៀងក្របី
ចង្កៀងក្របី
ចង្កៀងក្របី

ចង្កៀងក្របី
ចង្កៀងក្របី
ចង្កៀងក្របី

ចង្កៀងក្របី
ចង្កៀងក្របី

ចង្កៀងក្របី

ចង្កៀងក្របី
ចង្កៀងក្របី

ចង្កៀងក្របី

ចង្កៀងក្របី
ចង្កៀងក្របី ចង្កៀងក្របី
ចង្កៀងក្របី
ចង្កៀងក្របី

ស្រុក

, ប្រទេស

- ប្រទេស

ស្រុក

ស្រុក

ស្រុក

, ប្រទេស

, ៩

ស្រុក

ស្រុក

ស្រុក

ស្រុក

ស្រុក

ស្រុក

ស្រុក

ស្រុក

- ប្រទេស

ស្រុក

ស្រុក

- ប្រទេស

ស្រុក

ស្រុក . ប្រទេស

ស្រុក

ស្រុក

ស្រុក

ស្រុក

ស្រុក

ស្រុក

ប្រទេស

ស្រុក

ស្រុក

ស្រុក

ស្រុក

အိပ်မက်

-T အိပ်မက်
အိပ်မက်
အိပ်မက်

အိပ်မက်

အိပ်မက်

-T အိပ်မက်
အိပ်မက်
အိပ်မက်

,အိပ်မက်

အိပ်မက်
အိပ်မက်

အိပ်မက်
အိပ်မက်

-T အိပ်မက်
အိပ်မက်
အိပ်မက်

၅

အိပ်မက်

အိပ်မက်
အိပ်မက်

အိပ်မက်

,အိပ်မက်

-T အိပ်မက်
အိပ်မက်
အိပ်မက်
အိပ်မက်

အိပ်မက်

-T အိပ်မက်

အိပ်မက်

- 2000000

1000000

1000000000

1000000

- 1000000

1000000000

- 1000000000

1000000000

- 1000000

1000000000

1000000000

1000000000

1000000

1000000000

1000000000

1000000000

1000000000

1000000000

1000000000

1000000

1000000

1000000

- 1000000

1000000000

1000000

1000000000

1000000

1000000

1000000

1000000

1000000

1000000

Chuyên

Thị trấn

Số 10/10

Số 10/10

10/10

Thị trấn

Thị trấn

Thị trấn

Thị trấn

Thị trấn

Thị trấn

Thị trấn

Thị trấn

Thị trấn

Thị trấn

Thị trấn

Thị trấn

Thị trấn

Thị trấn

Thị trấn

Thị trấn

Thị trấn

Thị trấn

Thị trấn

Thị trấn

အိတ်

-အိတ်ဖျတ်

အိတ်ဖျတ်

အိတ်ဖျတ်
အိတ်ဖျတ်

အိတ်ဖျတ်
အိတ်ဖျတ်
အိတ်ဖျတ်

အိတ်ဖျတ်

အိတ်ဖျတ်

အိတ်ဖျတ်

-အိတ်

အိတ်ဖျတ်
အိတ်ဖျတ်

အိတ် အိတ်

အိတ်ဖျတ်

အိတ်ဖျတ်

အိတ်

-အိတ်ဖျတ်
အိတ်ဖျတ်
အိတ်ဖျတ်
အိတ်ဖျတ်
အိတ်

အိတ်

សំណុំ

- ឡើង

សំណុំ

- ឡើង

សំណុំ
សំណុំ
សំណុំ
សំណុំ

សំណុំ

- ឡើង

សំណុំ
សំណុំ
សំណុំ

សំណុំ

- ឡើង

សំណុំ
សំណុំ
សំណុំ
សំណុំ

សំណុំ

ដ

- ឡើង

សំណុំ
សំណុំ
សំណុំ
សំណុំ
សំណុំ
សំណុំ
សំណុំ
សំណុំ
សំណុំ
សំណុំ
សំណុំ
សំណុំ
សំណុំ
សំណុំ
សំណុំ

, ត

-~~တရား~~

~~လမ်း~~

-~~ပဲ~~

~~ခဲ~~

-~~တရား~~

~~သေ~~

~~လမ်း~~

-~~ခဲ~~

~~ခဲ~~

-~~တရား~~

~~တရား~~

~~ခဲ~~

~~တရား~~

~~တရား~~

-~~တရား~~

~~တရား~~

~~ခဲ~~

~~တရား~~

-~~တရား~~

~~ခဲ~~

-~~တရား~~

~~ခဲ~~

~~ယဲ~~

~~ခဲ~~

-ဇာတ်
ဥရု
ဇာတ်
ဇာတ်
ဇာတ်

ဇာတ်
ဇာတ်
ဇာတ်

ဇာတ်
ဇာတ်

ဇာတ်

-ဇာတ်

ဇာတ်

-ဇာတ်

,ဇာတ်

ဇာတ်

-ဇာတ်
ဇာတ်

ဇာတ်

-ဇာတ်
ဇာတ်
ဇာတ်
ဇာတ်
ဇာတ်
ဇာတ်
ဇာတ်

ဇာတ်

-ဇာတ်

ဇာတ်

-ဇာတ်

ဇာတ်

-ဇာတ်
ဇာတ်
ဇာတ်
ဇာတ်

đang nói chuyện
với người

đang

-T đang nói chuyện

đang nói chuyện, đang nói chuyện

đang nói chuyện
đang nói chuyện
đang nói chuyện
đang nói chuyện
đang nói chuyện

đang nói chuyện/ đang nói chuyện, đang nói chuyện

đang nói chuyện

đang nói chuyện
đang

T đang nói chuyện, đang nói chuyện

đang nói chuyện
đang

đang nói chuyện
đang

-T đang nói chuyện

đang nói chuyện
đang

-đang nói chuyện

đang nói chuyện
đang

၆၆

-၆၆

၆၆

-၆၆

၆၆, ၆၆

-၆၆

၆၆

-၆၆

၆၆

-၆၆

၆၆

-၆၆ y

၆၆

၆၆

၆၆

၆၆

၆၆

၆၆

-၆၆

၆၆

၆၆

၆၆

Đang chờ
Ly, chờ
Đang chờ
Đ

, đang

T
Đ

Đang chờ
Đ

-T

Đ

-Đ

T
Đ

Đ

-Đ
Đ
Đ

Đ

-Đ

Đ
Đ

Đ
Đ

Đ

សំនុំសំបុត្រ
សំបុត្រ

ក្រដាសសៀវភៅ
ក្រដាស

សំបុត្រសៀវភៅ
ក្រដាស

សំបុត្រសៀវភៅ
សំបុត្រសៀវភៅ

សំបុត្រសៀវភៅ
សំបុត្រសៀវភៅ
១

សំបុត្រសៀវភៅ
សំបុត្រសៀវភៅ

សំបុត្រសៀវភៅ
២

សំបុត្រសៀវភៅ
សំបុត្រសៀវភៅ

សំបុត្រសៀវភៅ

សំបុត្រសៀវភៅ
សំបុត្រសៀវភៅ
សំបុត្រសៀវភៅ

, ២

សំបុត្រសៀវភៅ
សំបុត្រសៀវភៅ
សំបុត្រសៀវភៅ

, សំបុត្រសៀវភៅ

សំបុត្រសៀវភៅ
សំបុត្រសៀវភៅ

Áp dụng
đồng

Áp dụng

Áp dụng
đồng

Tổng
đồng

Nhà

Nhà
đồng

Nhà
đồng

Nhà
đồng

Nhà
đồng

Tổng
đồng

Nhà
đồng

Nhà
đồng

Nhà

Nhà
đồng

អំពីសេចក្តីសង្ខេប
របស់គេ

អំពីសេចក្តីសង្ខេប
របស់គេ

អំពីសេចក្តីសង្ខេប

គេ , អំពីសេចក្តីសង្ខេប

អំពីសេចក្តីសង្ខេប

អំពីសេចក្តីសង្ខេប
អំពីសេចក្តីសង្ខេប

អំពីសេចក្តីសង្ខេប
គេ , អំពីសេចក្តីសង្ខេប , គេ
អំពីសេចក្តីសង្ខេប

អំពីសេចក្តីសង្ខេប

អំពីសេចក្តីសង្ខេប
អំពីសេចក្តីសង្ខេប

អំពីសេចក្តីសង្ខេប
អំពីសេចក្តីសង្ខេប

អំពីសេចក្តីសង្ខេប
អំពីសេចក្តីសង្ខេប
អំពីសេចក្តីសង្ខេប

អំពីសេចក្តីសង្ខេប

អំពីសេចក្តីសង្ខេប
អំពីសេចក្តីសង្ខេប

អំពីសេចក្តីសង្ខេប

- ၆၄၂၆၆၆၆၆
၆၆၆၆၆၆၆၆

,တ

၆၆၆၆၆၆၆၆

၆၆၆၆

- ၆၆၆၆၆၆၆၆
၆၆

၆၆၆၆

- ၆၆၆၆၆၆

၆၆၆၆

- ၆၆၆၆၆၆၆၆, ၆၆၆၆၆၆၆၆
၆၆၆၆၆၆၆၆
၆၆၆၆၆၆

၆၆၆၆

- ၆၆၆၆, ၆၆၆၆
၆၆၆၆၆၆

၆၆၆၆, ၆၆

- ၆၆၆၆, ၆၆၆၆

၆၆၆၆၆၆၆

၆၆၆၆၆၆၆၆
၆၆၆၆၆၆၆၆
၆၆

၆၆၆၆၆၆

đang
đang

đang

đang
đang

đang
đang

y,đang

đang

đang

đang

đang

đang
đang

đang

đang

đang
đang

đang
đang
đang
đang
đang

đang

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 40: Thương tâm nhân

Việt

Ánh sáng
của ánh sáng

Ánh sáng
của ánh sáng

Ngôi nhà
của ánh sáng
của ánh sáng

Ngôi nhà
của ánh sáng

Ánh sáng

Ánh sáng

Ánh sáng

Ánh sáng

Ngôi nhà
của ánh sáng
của ánh sáng
của ánh sáng
của ánh sáng

Ánh sáng

ចំណុច

, លំដាប់

ក្នុងក្របខណ្ឌ

ក្នុងក្របខណ្ឌ

ក្នុងក្របខណ្ឌ

ក្នុងក្របខណ្ឌ

ក្នុងក្របខណ្ឌ

9

ក្នុងក្របខណ្ឌ

ក្នុងក្របខណ្ឌ

- ក្នុងក្របខណ្ឌ

ក្នុងក្របខណ្ឌ

ក្នុងក្របខណ្ឌ

, ក្នុងក្របខណ្ឌ

ក្នុងក្របខណ្ឌ

ក្នុងក្របខណ្ឌ

- ក្នុងក្របខណ្ឌ

ក្នុងក្របខណ្ឌ

ក្នុងក្របខណ្ឌ

ក្នុងក្របខណ្ឌ

- ក្នុងក្របខណ្ឌ

ក្នុងក្របខណ្ឌ

, ក្នុងក្របខណ្ឌ

ក្នុងក្របខណ្ឌ

ក្នុងក្របខណ្ឌ

ក្នុងក្របខណ្ឌ

ក្នុងក្របខណ្ឌ

ក្នុងក្របខណ្ឌ

ក្នុងក្របខណ្ឌ

ក្នុងក្របខណ្ឌ

ក្នុងក្របខណ្ឌ

- អង្គការសហប្រតិបត្តិការ
អន្តរជាតិ
នៃ ប្រជាជាតិ
ពិភពលោក
សហរដ្ឋអាមេរិក

, ក

សហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក

- អង្គការ

សហរដ្ឋ

- អង្គការសហប្រតិបត្តិការ
អន្តរជាតិ
នៃ ប្រជាជាតិ
ពិភពលោក

សហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក

- អង្គការសហប្រតិបត្តិការ
អន្តរជាតិ
នៃ ប្រជាជាតិ
ពិភពលោក

សហរដ្ឋ

- អង្គការ

សហរដ្ឋ

- អង្គការ
សហរដ្ឋ
សហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក

, អង្គការ
សហរដ្ឋ

, អង្គការ

សហរដ្ឋអាមេរិក

សហរដ្ឋ

- អង្គការ

ស្នង

-ស្នងស្នង
ស្នងស្នង

ស្នងស្នង

-ស្នងស្នង

ស្នង

-ស្នងស្នង
ស្នងស្នង

ស្នង

-ស្នងស្នង
ស្នងស្នង

ស្នង

-ស្នងស្នង
ស្នងស្នង
ស្នង

,ស្នង

ស្នង

-ស្នង
ស្នងស្នង
ស្នងស្នង
ស្នងស្នង
ស្នងស្នង
ស្នងស្នង
ស្នងស្នង
ស្នងស្នង
ស្នងស្នង

,ស្នង

ស្នង

- ၁၀၀၀၀၀၀၀၀
၀၀၀၀၀၀၀၀၀၀၀
၀၀၀၀၀၀၀၀၀

၀၀၀၀

- ၀၀၀၀၀၀၀၀၀
၀၀၀၀၀၀၀၀၀
၀၀

၀၀၀

- ၀၀၀၀

၀၀၀၀

- ၀၀၀၀၀၀၀
၀၀၀၀၀

၀၀၀၀၀၀၀၀
၀၀

၀၀၀

- ၀၀, ၀၀၀၀၀

၀၀၀

- ၀၀၀၀၀၀၀၀
၀၀၀၀၀၀၀
၀၀၀၀၀၀

၀၀၀

- ၀၀၀၀

၀၀၀

- ព្រះបាទសីហនុ
ព្រះបាទសីហនុ
សីហនុ

សីហនុ

- ព្រះបាទសីហនុ
ព្រះបាទសីហនុ

, ព្រះបាទសីហនុ

ព្រះបាទសីហនុ

- ព្រះបាទសីហនុ
ព្រះបាទសីហនុ

, ព្រះបាទសីហនុ

សីហនុ

- ព្រះបាទសីហនុ
ព្រះបាទសីហនុ
ព្រះបាទសីហនុ
ព្រះបាទសីហនុ
ព្រះបាទសីហនុ

ព្រះបាទសីហនុ

សីហនុ

- ព្រះបាទសីហនុ

សីហនុ

- ព្រះបាទសីហនុ

សីហនុ

, ព្រះបាទសីហនុ

- ព្រះបាទសីហនុ
ព្រះបាទសីហនុ
ព្រះបាទសីហនុ
ព្រះបាទសីហនុ

សីហនុ

-ស្រីស្រីស្រី

ស្រី

-ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រី ,ស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រី

ស្រី

-ស្រី

ស្រី

ស្រី

-ស្រី

,ស្រីស្រី

ស្រីស្រីស្រី

ស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រីស្រីស្រី

ស្រី

ស្រីស្រស់
ស្រីស្រស់
ស្រីស្រស់

ស្រីស្រស់
ស្រីស្រស់

ស្រីស្រស់
ស្រី

ស្រី
ស្រីស្រស់
ស្រីស្រស់
ស្រី

ស្រី

ស្រីស្រស់
ស្រី

ស្រីស្រស់
ស្រី

ស្រីស្រស់
ស្រី

ស្រីស្រស់
ស្រីស្រស់
ស្រីស្រស់
ស្រីស្រស់
ស្រីស្រស់
ស្រីស្រស់
ស្រីស្រស់

ស្រីស្រស់
ស្រីស្រស់

ស្រីស្រស់
ស្រីស្រស់

សំណង់

សំណង់/សំណង់
សំណង់

សំណង់

សំណង់/សំណង់
សំណង់/សំណង់
សំណង់
សំណង់/សំណង់
សំណង់

សំណង់

សំណង់/សំណង់
សំណង់

សំណង់/សំណង់
សំណង់/សំណង់
សំណង់

សំណង់/សំណង់
សំណង់/សំណង់
សំណង់

សំណង់/សំណង់

សំណង់

សំណង់/សំណង់
សំណង់/សំណង់
សំណង់/សំណង់
សំណង់/សំណង់
សំណង់

សំណង់/សំណង់
សំណង់

၅၀၀၀၀၀

၆၀၀၀၀၀
၇၀၀၀၀၀

၈၀၀၀

၉၀၀၀ , ၁၀၀၀၀၀
၁၀၀၀၀၀၀၀
၁၀၀၀၀၀၀၀
၀

၁၀၀၀ , ၁၀၀၀၀၀
၁၀၀၀၀၀၀

၀

၁၀၀၀၀၀၀
၁၀၀၀

၁၀၀၀

၁၀၀၀၀

၁၀၀၀၀

၁၀၀၀၀၀၀
၁၀၀၀၀၀၀
၁၀၀၀၀၀၀

၀

၁၀၀၀၀၀၀
၀

၁၀၀၀

-၁၀၀၀ , ၁၀၀၀၀

၁၀၀၀

-၁၀၀၀၀၀၀
၁၀၀၀၀၀၀

သုတေသန
ဇယား

နံပါတ်

-အမျိုးအမည်

အမျိုးအမည်

-T ဖွဲ့စည်းပုံ

နံပါတ်

-အမျိုးအမည်

အမျိုးအမည်, နံပါတ်

၇၃

အမျိုးအမည်

နံပါတ်

-အမျိုးအမည်

အမျိုးအမည်

-အမျိုးအမည်

အမျိုးအမည်

နံပါတ်

-အမျိုးအမည်

အမျိုးအမည်

-အမျိုးအမည်

အမျိုးအမည်
အမျိုးအမည်

, အမျိုးအမည်

အိမ်ထောင်

အိမ်ထောင်

အိမ်

အိမ်

အိမ်

အိမ်ထောင်

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 41: Những cái bất ngờ

Tổng cộng
vẫn không
thể tránh
được

Trong quá
trình
học tập
và nghiên cứu

Chúng ta
cần phải
hiểu rõ
bản chất

của

những

điều

Trong quá
trình
học tập
và nghiên cứu
chúng ta cần
phải hiểu rõ
bản chất

của

,gửi

-~~វិញ្ញាណ~~
~~វិញ្ញាណ~~

,~~សេចក្តី~~

~~ស្នា~~

-~~ស្នាម្បងស្នាម~~
~~ស្នាម្បងស្នាម~~
~~ស្នាម្បងស្នាម~~
~~ស្នាម្បងស្នាម~~

~~ស្នាម~~

-~~ស្នាម្បងស្នាម~~
~~ស្នាម្បងស្នាម~~

~~ស្នាម្បង~~

~~ស្នាម្បងស្នាម~~
~~ស្នាម្បងស្នាម~~

~~ស្នាម្បងស្នាម~~
~~ស្នាម្បងស្នាម~~
~~ស្នាម្បងស្នាម~~

,~~ស្នាម~~

~~ស្នាម~~

~~ស្នាម~~

-~~ស្នាម្បងស្នាម~~

~~ស្នាម~~

-~~ស្នាម~~
~~ស្នាម្បងស្នាម~~

,~~ស្នាម~~

~~ស្នាម្បង~~

~~ស្នាម្បង~~

សំបុត្រ
សំបុត្រ

សំបុត្រ

-សំបុត្រ
សំបុត្រ

,សំបុត្រ

សំបុត្រ

-សំបុត្រ
សំបុត្រ
សំបុត្រ
សំបុត្រ
សំបុត្រ

សំបុត្រ

-សំបុត្រ

,សំបុត្រ

សំបុត្រ

សំបុត្រ

-សំបុត្រ

សំបុត្រ

-សំបុត្រ
សំបុត្រ
សំបុត្រ
សំបុត្រ
សំបុត្រ
សំបុត្រ
សំបុត្រ
សំបុត្រ
សំបុត្រ
សំបុត្រ

,សំបុត្រ

សំបុត្រ

សង្ខេបប្រែប្រួល
Y, ប្រែប្រួល

T, ប្រែប្រួល
ម

-សង្ខេបប្រែប្រួល

សង្ខេប

-សង្ខេបប្រែប្រួល
សង្ខេបប្រែប្រួល
សង្ខេបប្រែប្រួល
សង្ខេប

សង្ខេប

-សង្ខេបប្រែប្រួល
ប្រែ

សង្ខេប

-សង្ខេប

សង្ខេបប្រែប្រួល
សង្ខេបប្រែប្រួល

-សង្ខេប

សង្ខេប

-សង្ខេបប្រែប្រួល
សង្ខេប

សង្ខេប

-សង្ខេប

အသွင်

အသွင်အသွင်
အသွင်အသွင်

အသွင်အသွင်
အသွင်အသွင်

အသွင်အသွင်
အသွင်အသွင်

အသွင်

အသွင်

အသွင်

အသွင်အသွင်
အသွင်အသွင်
အသွင်အသွင်

အသွင်အသွင်
အသွင်အသွင်
အသွင်အသွင်

အသွင်အသွင်

အသွင်အသွင်
အသွင်အသွင်
အသွင်အသွင်
အသွင်အသွင်

အသွင်အသွင်
အသွင်အသွင်

၅

အသွင်အသွင်
အသွင်အသွင်

အသွင်အသွင်
အသွင်အသွင်

ស្រីស្រស់ស្រាយ
ស្រីស្រស់ស្រាយ

ស្រីស្រស់ស្រាយ
ស្រីស្រស់ស្រាយ
ស្រីស្រស់ស្រាយ
ស្រី

ស្រីស្រស់ស្រាយ
ស្រី

ស្រី

ស្រីស្រស់ស្រាយ
ស្រីស្រស់ស្រាយ
ស្រីស្រស់ស្រាយ
ស្រីស្រស់ស្រាយ
ស្រីស្រស់ស្រាយ
ស្រី

ស្រីស្រស់ស្រាយ

ស្រីស្រស់ស្រាយ
ស្រី

ស្រីស្រស់ស្រាយ
ស្រី

ស្រី

ស្រីស្រស់ស្រាយ
ស្រី

ស្រី

ស្រី
ស្រី

ស្រីស្រស់ស្រាយ

ស្រីស្រស់ស្រាយ

ស្រី

ស្រីប្រុស
ស្រីប្រុស

ស្រីប្រុស
ស្រីប្រុស

ស្រីប្រុស

ស្រីប្រុស
ស្រីប្រុស

ស្រីប្រុស
ស្រីប្រុស
ស្រីប្រុស

ស្រីប្រុស

ស្រីប្រុស
ស្រី

ស្រី

ស្រីប្រុស
ស្រីប្រុស

ស្រី

ស្រីប្រុស
ស្រីប្រុស

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 42: Một cuộc âm mưu

Đến đây, tôi
đến đây, tôi
đến

Tôi đến đây
đến đây

đến đây, đến đây, đến đây

đến đây, đến đây
đến đây

đến đây, đến đây
đến đây

đến đây

đến đây

đến đây, đến đây

đến đây

đến đây, đến đây
đến đây

đến đây

- ផ្កា/ ផ្កា
ផ្កា

ផ្កា

- ផ្កា , ផ្កា
ផ្កា
ផ្កា

ផ្កា

- ផ្កា

ផ្កា

- ផ្កា
ផ្កា
ផ្កា

ផ្កា

- ផ្កា
ផ្កា
ផ្កា

ផ្កា

- ផ្កា
ផ្កា , ផ្កា

ផ្កា

- ផ្កា

ផ្កា

- ផ្កា
ផ្កា
ផ្កា

ដំបូងបំផុត
ដំបូងបំផុត
ដំបូងបំផុត

ដំបូង

ដំបូងបំផុត

ដំបូងបំផុត

ដំបូងបំផុត

ដំបូង

ដំបូងបំផុត
ដំបូងបំផុត
ដំបូង

ដំបូងបំផុត
ដំបូងបំផុត

ដំបូង

ដំបូងបំផុត
ដំបូងបំផុត

ដំបូងបំផុត
ដំបូងបំផុត

ដំបូងបំផុត
ដំបូងបំផុត

ដំបូងបំផុត

ដំបូងបំផុត

ដំបូងបំផុត
ដំបូងបំផុត
ដំបូង

ដំបូងបំផុត

- ឆ្នាំរោងចក្រ
ឆ្នាំរោងចក្រ
ឆ្នាំរោងចក្រ
ឆ្នាំរោងចក្រ

ឆ្នាំរោងចក្រ

- ឆ្នាំរោងចក្រ
ឆ្នាំរោងចក្រ

ឆ្នាំរោងចក្រ

- ឆ្នាំរោងចក្រ
ឆ្នាំរោងចក្រ

ឆ្នាំរោងចក្រ

ឆ្នាំរោងចក្រ

ឆ្នាំរោងចក្រ
ឆ្នាំរោងចក្រ

- ឆ្នាំរោងចក្រ
ឆ្នាំរោងចក្រ
ឆ្នាំរោងចក្រ
ឆ្នាំរោងចក្រ
ឆ្នាំរោងចក្រ
ឆ្នាំរោងចក្រ

ឆ្នាំរោងចក្រ

ឆ្នាំរោងចក្រ

- ឆ្នាំរោងចក្រ

ឆ្នាំរោងចក្រ

- ឆ្នាំរោងចក្រ
ឆ្នាំរោងចក្រ
ឆ្នាំរោងចក្រ

អ្នកប្រឹក្សា

- អ្នកប្រឹក្សា
អ្នកប្រឹក្សា

ក្រុមប្រឹក្សា
អ្នកប្រឹក្សា

, ក្រុម

- អ្នកប្រឹក្សា
អ្នកប្រឹក្សា
អ្នកប្រឹក្សា

អ្នកប្រឹក្សា

អ្នកប្រឹក្សា
អ្នកប្រឹក្សា

អ្នកប្រឹក្សា

អ្នកប្រឹក្សា
អ្នកប្រឹក្សា
អ្នកប្រឹក្សា

. ក្រុម

អ្នកប្រឹក្សា

អ្នកប្រឹក្សា
អ្នកប្រឹក្សា

- អ្នកប្រឹក្សា
អ្នកប្រឹក្សា

អ្នកប្រឹក្សា

អ្នកប្រឹក្សា

- អ្នកប្រឹក្សា
អ្នកប្រឹក្សា

អ្នកប្រឹក្សា

- ចូលរួមក្នុង
សកម្មភាពសង្គម
ផ្សេងៗ

, ៩

ស្រី

- ទូរស័ព្ទ
ទូរស័ព្ទ

ស្រី

ស្រី

- ចូលរួម

ស្រី

- ចូលរួមក្នុង
សកម្មភាព

ស្រី

- T ៨T ៨T ៨T

ស្រី
ស្រី

- ចូលរួម
សកម្មភាពសង្គម
ផ្សេងៗ
សកម្មភាពសង្គម
ផ្សេងៗ
សកម្មភាពសង្គម
ផ្សេងៗ

, ៨

ស្រី

៩

- ចូលរួមក្នុង
សកម្មភាពសង្គម
ផ្សេងៗ

អ្នក

-អ្នក

៩

អ្នក

អ្នក

អ្នក

អ្នក

អ្នក

៩

អ្នក

អ្នក

អ្នក

អ្នក

អ្នក

អ្នក

អ្នក

អ្នក

អ្នក

៩

អ្នក

អ្នក

អ្នក

អ្នក

-អ្នក

អ្នក

សំណុំរឿង
ព្រហ្មទណ្ឌ
៩២២

សំណុំរឿង
៧

សំណុំរឿង
៩២២

សំណុំរឿង
សំណុំរឿង
សំណុំរឿង
សំណុំរឿង

សំណុំរឿង
សំណុំរឿង

,http

សំណុំរឿង
សំណុំរឿង

សំណុំរឿង

សំណុំរឿង
សំណុំរឿង
៩២

សំណុំរឿង
សំណុំរឿង
សំណុំរឿង

សំណុំរឿង

សំណុំរឿង

សំណុំរឿង
សំណុំរឿង

អង្គជំនុំជម្រះ
សាលាដំបូង
កម្ពុជា

- លោកស្រី ហ៊ុន
ស៊ីវណា
ស្រី

ស្រី

ស្រី

អង្គជំនុំជម្រះ
កម្ពុជា

- លោកស្រី ហ៊ុន

ស៊ីវណា

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

ស្រី

- លោកស្រី ហ៊ុន

ស៊ីវណា

ស្រី

ស្រី

ស្រី

- លោកស្រី ហ៊ុន

ស្រី

ស្រី

Từ

-

Từ

Từ

Từ

,

Từ

Từ

Từ

Từ

Từ

Từ

Từ

Từ

Từ

Từ

Từ

Từ

Từ

Từ

Từ

Từ

Từ

Từ

Từ

Từ

Từ

Phụ kiện máy
sản phẩm máy
cần

Thiết bị máy
máy máy
máy
máy máy
máy

, máy

máy

máy

- máy

máy

- máy

máy

T máy

- máy

máy

máy

máy

máy

- máy

máy

máy

máy

máy

- máy

máy

T máy

khẩu

- khẩu

khẩu

khẩu

khẩu

-T khẩu

khẩu

-khẩu

khẩu

khẩu

khẩu

khẩu

, khẩu

- khẩu ,T khẩu

khẩu

, khẩu

khẩu

T khẩu

-khẩu

khẩu

-khẩu

, khẩu

T khẩu

-khẩu

khẩu

khẩu

khẩu

khẩu

-T khẩu

Tang.

-ସ୍ତ୍ରୀ

ÉGYHÁZ

॥ अथ ॥

-Tháp

LUYỆN TẬP

[illegible]

Tuyên

— ԳՆԱՆՈՒԹՅՈՒՆ —

b

𐌲𐌿𐌸𐌰𐌹𐌳𐌰

~~SECRET~~

ẢNH HƯỞNG

Tupia

-Yáa'qáa

Abstract

~~Yoooooooooooo~~

**STRENGTHENING THE
ECONOMIC FOUNDATION**

Thy

，

~~CONFIDENTIAL~~

အိုဂျီပတ်

बौद्ध

မိမိတို့

-ဝါ

မိမိ

မိမိတို့

မိမိတို့

မိမိတို့
မိမိတို့
မိမိတို့

မိမိ

မိမိ

-မိမိ

,မိမိ

မိမိ

မိမိ

မိမိ

,မိမိ

မိမိ

-မိမိ

မိမိ

မိမိ
မိမိ
မိမိ

မိမိ

-T မိမိ

မိမိ

မိမိ

မိမိ

-မိမိ

မိမိ

မိမိ

-မိမိ

ស្រី

ប្រាសាទ

ស្រី

-ស្រី

ប្រាសាទ

ប្រាសាទ

ស្រី

ប្រាសាទ

ប្រាសាទ

ប្រាសាទ

ស្រី

ស្រី

-ស្រី

ស្រី

,ស្រី

ប្រាសាទ

ប្រាសាទ

ប្រាសាទ

ប្រាសាទ

ប្រាសាទ

ប្រាសាទ

-ស្រី

ស្រី

ស្រី

ស្រី

ប្រាសាទ

ប្រាសាទ

ស្រី

សំណុំរឿង

លេខសំណុំរឿង

០០០

ខ្មែរ
លើកលែងតែ
ឡើយ

នា ឡើយ

សំណុំរឿង

សំណុំរឿង

សំណុំរឿង
លើកលែងតែ

សំណុំរឿង

សំណុំរឿង
លើកលែងតែ

សំណុំរឿង

សំណុំរឿង
លើកលែងតែ

សំណុំរឿង

សំណុំរឿង
លើកលែងតែ
គឺ

សំណុំរឿង
លើកលែងតែ

សំណុំរឿង
លើកលែងតែ

អង្គការសហប្រតិបត្តិការ
អន្តរជាតិ
ន

ក្រសួងសេដ្ឋកិច្ច

-ស្ថាប័ន

ក្រសួងសេដ្ឋកិច្ច
ស្ថាប័ន

ក្រសួងសេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច
ក្រសួង

ក្រសួងសេដ្ឋកិច្ច
ក្រសួង

ក្រសួង

ក្រសួង

-ក្រសួង
ក្រសួងសេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ច
ក្រសួង

ក្រសួង

ក្រសួង

-ក្រសួងសេដ្ឋកិច្ច

ក្រសួង

-ក្រសួង
ក្រសួងសេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ច
ក្រសួង

ក្រសួងសេដ្ឋកិច្ច

Tên

-T Tên họ

Đ

H

-T Tên họ

Đ

Đ

Đ

Tên

-T Tên họ

Đ

Đ

H

-T Tên

, Đ

Đ

Đ

-T Tên

, Đ

Đ

Tên

-T Tên

Đ

Đ

T Tên

Đ

Đ

H

- ក្រសួង
ក្រសួងកសិកម្ម
រុក្ខាប្រមាញ់
និងនេសាទ
ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

- ក្រសួង
ក្រសួង

ក្រសួង

- ក្រសួង
ក្រសួង
ក្រសួង
ក្រសួង

ក្រសួង

- ក្រសួង

ក្រសួង

- ក្រសួង
ក្រសួង
ក្រសួង
ក្រសួង
ក្រសួង

ក្រសួង

- ក្រសួង
ក្រសួង
ក្រសួង

ក្រសួង

-Đã
lưu lại trong
tâm trí của
bà

Tên

-Nhiệm vụ
của người
đi ăn uống

hết

-Đang uống
rượu, ăn

hết

-Đang uống
rượu

Tên

-hết

hết

-Nhiệm vụ
của người

Tên

-hết

Vấn

-Nhiệm vụ
của người

Đang nói

Đang nói

Đang nói

Đang nói

Đang nói

Đang nói

Đang nói

Đang nói

Đang nói

Đang nói

Đang nói

Đang nói

Đang nói

Đang nói

Đang nói

Đang nói

Đang nói

Đang nói

Đang nói

Đang nói

Đang nói

Đang nói

Đang nói

Đang nói

Đang nói

Đang nói

Đang nói

Đang nói

សំនុំ

-សំនុំ

សំ

សំនុំ

សំនុំ

សំនុំ

សំនុំ

សំនុំ

,b

សំនុំ

សំនុំ

សំនុំ

សំនុំ

សំនុំ

សំនុំ

សំនុំ

សំនុំ

សំនុំ

សំនុំ

សំនុំ

-សំនុំ

សំនុំ

សំនុំ

សំនុំ

សំនុំ

សំនុំ

សំនុំ

- ត្រូវប្រើប្រាស់
តា

ត្រូវ

- ត្រូវប្រើប្រាស់
ប្រើប្រាស់

ត្រូវ

ត្រូវប្រើប្រាស់
ត្រូវប្រើប្រាស់
ត្រូវប្រើប្រាស់

ត្រូវ

ត្រូវប្រើប្រាស់

- ត្រូវប្រើប្រាស់
ត្រូវប្រើប្រាស់

ត្រូវប្រើប្រាស់
ត្រូវប្រើប្រាស់

- ត្រូវប្រើប្រាស់

ត្រូវ

ត្រូវប្រើប្រាស់

- ត្រូវប្រើប្រាស់

ត្រូវប្រើប្រាស់

ត្រូវប្រើប្រាស់

ត្រូវប្រើប្រាស់

ត្រូវប្រើប្រាស់
ត្រូវប្រើប្រាស់
ត្រូវប្រើប្រាស់
ត្រូវប្រើប្រាស់

, ត្រូវប្រើប្រាស់

ត្រូវ

ត្រូវប្រើប្រាស់

ក្រសួង
កសិកម្ម រុក្ខាប្រមាញ់
និង តាមនេម

ក្រសួង

ក្រសួងកសិកម្ម
រុក្ខាប្រមាញ់
និង តាមនេម

ក្រសួងកសិកម្ម
រុក្ខាប្រមាញ់
និង តាមនេម

, ក្រសួង

ក្រសួងកសិកម្ម
រុក្ខាប្រមាញ់
និង តាមនេម

ក្រសួងកសិកម្ម
រុក្ខាប្រមាញ់
និង តាមនេម

ក្រសួង

ក្រសួងកសិកម្ម
រុក្ខាប្រមាញ់
និង តាមនេម

ក្រសួងកសិកម្ម
រុក្ខាប្រមាញ់
និង តាមនេម

ក្រសួងកសិកម្ម
រុក្ខាប្រមាញ់
និង តាមនេម

ក្រសួងកសិកម្ម
រុក្ខាប្រមាញ់
និង តាមនេម

ក្រសួង

ក្រសួងកសិកម្ម
រុក្ខាប្រមាញ់
និង តាមនេម

Việt Nam
Việt Nam

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 43: Mắt mờ kiểm sáng

Đến đây, tôi
Rất là buồn
hết

à

-O-O

hết

-O-O

hết

hết

Tất

-N-O

hết

-N-O

hết

, hết

Tất

-N-O

hết

-T hết

hết

-O-O

, hết

Tara

-Tara

...

...
...
...
...

...

...

-Tara

...

-Tara

...

...

Tara

-Tara

...

...
...
...
...
...
...

...

...

...

-Tara

...
...
...
...

...

Tara

-Tara

...
...
...

ខ្ញុំគឺ

-ប្រសិនបើ
ខ្ញុំមិនមែនជា
មនុស្សម្នាក់

នោះ

-ប្រសិនបើ

គឺ

T ប្រសិនបើ
គឺ

, ឬ

គឺ

-ប្រសិនបើ
ប្រសិនបើ
គឺ

T ប្រសិនបើ

-ប្រសិនបើ

គឺ

-ប្រសិនបើ
ប្រសិនបើ
គឺ
ប្រសិនបើ
ប្រសិនបើ
ប្រសិនបើ

, ឬ

y

T ប្រសិនបើ

ប្រសិនបើ
គឺ

đang bắt đầu
hàng ngày
yếu dần và
sợ hãi

đang bắt đầu
hàng ngày
yếu dần
và sợ hãi

, 67

, 67

đang
hàng ngày

, 67

, 67

đang bắt đầu
g

đang bắt đầu
hàng ngày
yếu dần
và sợ hãi

đang bắt đầu
hàng ngày

đang bắt đầu

đang bắt đầu
đang bắt đầu

đang bắt đầu
đang bắt đầu

đang bắt đầu
đang bắt đầu

đang bắt đầu
a

Đang

Đang chờ

Đang

Đang chờ

Đang chờ

Đang chờ

Đang

Đang chờ

Đang chờ

Đang chờ

Đang chờ

Đang

Đang chờ

Đang chờ

Đang chờ

Đang chờ

Đang chờ

Đang chờ

Đang chờ

Đang chờ

Đang chờ

Đang chờ

Đang chờ

Đang

Đang chờ

Đang

đi
đi

đi

đi

đi
đi

đi
đi
đi

đi
đi
đi
đi

,đi

đi
đi

đi
đi

đi

đi

đi
đi

đi

đi
đi
đi

đi

-đi
đi
đi

ស្រី

, ឈ្មោះ

- ឈ្មោះស្រី

ស្រី ឈ្មោះ

ស្រី ឈ្មោះ

ស្រី ឈ្មោះ

ស្រី ឈ្មោះ

ស្រី ឈ្មោះ

ប្រុស

ឈ្មោះស្រី

ឈ្មោះ

ស្រី

ស្រី

ស្រី

- ឈ្មោះស្រី

ស្រី ឈ្មោះ

ឈ្មោះស្រី

ស្រី ឈ្មោះ

- ឈ្មោះស្រី

ស្រី ឈ្មោះ

ស្រី ឈ្មោះ

ស្រី ឈ្មោះ

ស្រី ឈ្មោះ

ប្រុស

- ឈ្មោះស្រី

ស្រី ឈ្មោះ

ស្រី ឈ្មោះ

-~~အိတ်~~အိတ်

~~အိတ်~~အိတ်

~~အိတ်~~အိတ်

~~အိတ်~~အိတ်

~~အိတ်~~အိတ်, ~~အိတ်~~အိတ်

~~အိတ်~~အိတ်

~~အိတ်~~

-~~အိတ်~~

~~အိတ်~~အိတ်

~~အိတ်~~

-~~အိတ်~~အိတ်

~~အိတ်~~အိတ်

~~အိတ်~~အိတ်

~~အိတ်~~အိတ်

~~အိတ်~~

~~အိတ်~~

-~~အိတ်~~အိတ်

~~အိတ်~~အိတ်

~~အိတ်~~အိတ်

~~အိတ်~~

-~~အိတ်~~အိတ်

~~အိတ်~~အိတ်

~~အိတ်~~အိတ်

-~~အိတ်~~အိတ်

~~အိတ်~~

~~အိတ်~~အိတ်

~~အိတ်~~အိတ်

, ~~အိတ်~~

, ~~အိတ်~~

, ~~အိတ်~~

Tư tưởng

Tư tưởng, ý thức
đang thay đổi
đang

Tư tưởng

Thức

Đang thay đổi
đang

- Tư tưởng
đang thay đổi
đang

Đang thay đổi
đang

Thức

- Tư tưởng
đang

Đang thay đổi

- Tư tưởng
đang thay đổi
đang

Thức

- Tư tưởng

Thức

မူလက

တရားရုံး
သို့မဟုတ်
သို့မဟုတ်
ဧ

အိမ်

မူလက
မူလက

-မူလက
မူလက

မူလက

-မူလက , မူလက

မူလက

-မူလက
မူလက
မူလက

မူလက

-မူလက
မူလက
မူလက
မူလက

မူလက

, မူလက

တရားရုံး

-မူလက
မူလက
မူလက

မူလက

- ប្រាសាទបាគី
ប្រាសាទបាគី
ប្រាសាទបាគី

ប្រាសាទបាគី

ប្រាសាទបាគី

- ប្រាសាទបាគី

ប្រាសាទបាគី

- ប្រាសាទបាគី

ប្រាសាទបាគី

- ប្រាសាទបាគី
ប្រាសាទបាគី

ប្រាសាទបាគី

- ប្រាសាទបាគី
ប្រាសាទបាគី
ប្រាសាទបាគី

ប្រាសាទបាគី

- ប្រាសាទបាគី
ប្រាសាទបាគី
ប្រាសាទបាគី

ប្រាសាទបាគី

- ប្រាសាទបាគី
ប្រាសាទបាគី

ប្រាសាទបាគី

-Nga, Hanoi

Hanoi

-Oai

Hanoi

-Hanoi

Hanoi

Hanoi

-Oai

Hanoi

-Oai

Hanoi

-Lai, Hanoi

Taiwan

Taiwan

Taiwan

, Hanoi

Hanoi

-N

Hanoi

-Hanoi

Taiwan

Taiwan

ẽ

hàng
đường

, đường

hàng
đường

hàng

hàng
đường

hàng

T hàng

hàng
đường

đường

hàng
đường

hàng
đường

hàng

T hàng
đường

hàng
đường

, đường

hàng

hàng
đường

, đường

hàng

-T hàng

အိမ်

-အိမ်

အိမ်

-အိမ်

အိမ်

အိမ်

-အိမ်

အိမ်

-အိမ်

အိမ်

အိမ်

-အိမ်

အိမ်

အိမ်

-အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

အိမ်

Đã được chấp
đ

Đã được

Đã được
Đã được

, đã

Đ

Đã được

Đã được
Đã được, và

Đ

Đã được
Đã được, đã

Đã được
Đã được

Đã được
Đã được, đã

Đã được

Đã được
Đ

Đ

Đã được

Đã được

Đã được

~~Environnement~~

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 44: Tam yêu tác quái

Đến

- Ông

Đến

Đến

Đến

Đến

- Ông

Đến

.Đến

Đến

-T đến

Đến

Đến

Đến

Đến

,Đến

Đến

-T đến

Đến

- Ông

Đến

Đến

-~~Đường~~
~~đường~~

~~đường~~

~~đường~~
~~đường~~
~~đường~~

~~đường~~
~~đường~~
~~đường~~

~~đường~~

~~đường~~

~~đường~~

-~~đường~~, ~~đường~~
~~đường~~

~~đường~~

-~~đường~~
~~đường~~

~~đường~~

-~~đường~~
~~đường~~
~~đường~~
~~đường~~

~~đường~~, ~~đường~~

~~đường~~

~~đường~~
~~đường~~
~~đường~~

Yáahg

ahgáat

ah

-áahgá

.háahgá

gáahgáahgá

áahgáahgá

,T áahgá

Tahgá

-Máahgáahgá

ahgáahgá

ahgáahgá

-háahgá

háahgáahgáahgá

háahgáahgá

háahgáahgáahgá

ó

Yáahgáahgáahgá

háahgá

Yáahgáahgá

háahgáahgáahgá

háahgáahgáahgá

Táahgáahgáahgá

háahgáahgá

háahgáahgáahgá

háahgáahgáahgá

អង្គការសហប្រជាជាតិ
បាន

អង្គការសហប្រជាជាតិ
បាន

ស្តីពី អង្គការសហប្រជាជាតិ

អង្គការសហប្រជាជាតិ
បានប្រកាសពីការស្នើសុំ
ស្តីពី

អង្គការសហប្រជាជាតិ
បាន

អង្គការសហប្រជាជាតិ
បាន

អង្គការសហប្រជាជាតិ អង្គការសហប្រជាជាតិ

អង្គការសហប្រជាជាតិ អង្គការសហប្រជាជាតិ
បាន

អង្គការសហប្រជាជាតិ
បាន

អង្គការសហប្រជាជាតិ

អង្គការសហប្រជាជាតិ

អង្គការសហប្រជាជាតិ

អង្គការសហប្រជាជាតិ

- អង្គការសហប្រជាជាតិ
អង្គការសហប្រជាជាតិ
អង្គការសហប្រជាជាតិ
អង្គការសហប្រជាជាតិ

អង្គជំនុំជម្រះ

- ក្រុម

ចំណាត់ការដ្ឋាន
អង្គជំនុំជម្រះ
ក្រសួង

អង្គជំនុំជម្រះ

អង្គ

- អង្គ

នាយកដ្ឋាន

ក្រសួង

ក្រសួង

ក្រសួង

គណៈ

ក្រសួង

ក្រសួង

នាយក

ក្រសួង

ក្រសួង
ក្រសួង
ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

អំណាចអស់
ប្រើប្រាស់ស្រី
ដើម្បី

ប្រើប្រាស់ស្រី

អំណាចអស់
ប្រើប្រាស់ស្រី
ដើម្បី

, ឯ

អំណាចអស់

ស្រី

ប្រើប្រាស់ស្រី
ប្រើប្រាស់ស្រី
ស្រី

អំណាចអស់
ប្រើប្រាស់ស្រី

អំណាចអស់
ប្រើប្រាស់ស្រី

អំណាចអស់
ប្រើប្រាស់ស្រី

, ឯ

អំណាចអស់

អំណាចអស់
ប្រើប្រាស់ស្រី

, ឯ

អំណាចអស់
ប្រើប្រាស់ស្រី
ប្រើប្រាស់ស្រី
ប្រើប្រាស់ស្រី

၅၀၀၀၀၀၀၀
၅၀၀၀၀၀၀၀
၀၀၀

၅၀၀၀၀၀၀၀၀
၀၀

၅၀၀၀၀၀၀၀
၀၀

၅၀၀၀၀၀
၀၀

၅၀၀၀၀၀

၅၀၀၀၀၀၀၀၀
၀၀၀၀၀၀၀၀
၀၀၀၀၀

၅၀၀၀၀၀၀၀၀
၀၀

၅၀၀၀၀၀၀၀

၅၀၀၀၀၀၀၀
၀၀၀၀၀၀
၀၀၀၀၀၀

၅၀၀၀၀၀၀
၀၀၀၀၀၀၀
၀၀၀၀

၅၀၀၀၀၀၀၀
၀၀၀၀၀၀၀
၀၀၀၀၀၀၀
၀၀

၅၀၀၀၀၀
၀၀

၀၀

ဝိဇ္ဇာ

-တ နာမရတ
ဗျာဓိဗျာဓိ
ဗျာဓိ

ဗျာဓိ

ဗျာဓိ

-ဗျာဓိဗျာဓိ

တဗျာဓိ

-ဗျာဓိဗျာဓိ
ဗျာဓိ

ဗျာဓိ

-ဗျာဓိဗျာဓိ
ဗျာဓိ

ဗျာဓိဗျာဓိ
ဗျာဓိ

ဗျာဓိဗျာဓိ
ဗျာဓိ

ဗျာဓိဗျာဓိ

ဗျာဓိ

ဗျာဓိ

ဗျာဓိ

ဗျာဓိဗျာဓိ
ဗျာဓိဗျာဓိ
ဗျာဓိဗျာဓိ
ဗျာဓိ

T
đ
đ
đ
đ
đ

đ
đ

đ
đ
đ
đ
đ

đ
đ
đ
đ

đ
đ

đ
đ
đ

T
đ
đ
đ

đ
đ
đ

đ
đ

đ

[illegible][illegible]

၆၉၃

[illegible]

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့

Getkoppén

gǎo / gǎo

ĐỀ KIỂM TRA

楊子華
 子華

গণনা

Tổng biên tập viên
Nguyễn Xuân

မြန်မာ့အလင်း

Tế độ

Yǎn yǎn yǎn yǎn

Tổ chức hành
tấn

hàng hóa
tấn

hàng hóa

hàng hóa

- hàng hóa
hàng hóa
hàng hóa
hàng hóa
hàng hóa

hàng hóa
hàng hóa
hàng hóa
hàng hóa
hàng hóa
hàng hóa

hàng hóa

-T hàng hóa
T hàng hóa
hàng hóa
hàng hóa
hàng hóa
hàng hóa
hàng hóa
hàng hóa
hàng hóa
hàng hóa
hàng hóa
hàng hóa
hàng hóa
hàng hóa

hàng hóa

hàng hóa

, hàng hóa

, hàng hóa

.T hàng hóa

ក្រុម

- ក្រុមប្រឹក្សា

នៃ ក្រុមប្រឹក្សា

ក្រុម

, ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

, ក្រុម

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុម

- ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

, ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុម

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុម

ក្រុម

ក្រុម

- ក្រុមប្រឹក្សា

ក្រុម

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុម

ក្រុម

- ក្រុមប្រឹក្សា

, ក្រុម

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ក្រុមប្រឹក្សា

ស្រ្តី

- អ្នកស្រឡាត់ស្រឡា

ស្រ្តីស្រឡាត់ស្រឡា

ស្រ្តី

ស្រ្តី

- អ្នកស្រឡាត់ស្រឡា

ស្រ្តីស្រឡាត់ស្រឡា

ស្រ្តីស្រឡាត់ស្រឡា

ស្រ្តីស្រឡាត់ស្រឡា

ស្រ្តីស្រឡាត់ស្រឡា

ស្រ្តី

- អ្នកស្រឡាត់ស្រឡា

ស្រ្តីស្រឡាត់ស្រឡា

ស្រ្តី

ស្រ្តី

- អ្នកស្រឡាត់ស្រឡា

ស្រ្តីស្រឡាត់ស្រឡា

ស្រ្តីស្រឡាត់ស្រឡា

ស្រ្តី

- អ្នកស្រឡាត់ស្រឡា

ស្រ្តីស្រឡាត់ស្រឡា

ស្រ្តីស្រឡាត់ស្រឡា

ស្រ្តី

- អ្នកស្រឡាត់ស្រឡា

ស្រ្តីស្រឡាត់ស្រឡា

ស្រ្តីស្រឡាត់ស្រឡា

ប្រជុំប្រជុំ
ប្រជុំប្រជុំ

ប្រជុំ

ប្រជុំប្រជុំ
ប្រជុំ

ប្រជុំប្រជុំ
ប្រជុំ

ប្រជុំប្រជុំ

ប្រជុំប្រជុំ
ប្រជុំ

, ប្រជុំ

៩

ប្រជុំប្រជុំ

ប្រជុំ
ប្រជុំ

, ប្រជុំ

ប្រជុំ

ប្រជុំ
ប្រជុំ

ប្រជុំ

- ប្រជុំ

ប្រជុំ

- ប្រជុំ
ប្រជុំ
ប្រជុំ
ប្រជុំ
ប្រជុំ

, ប្រជុំ
ប្រជុំ

ប្រជុំ

ប្រជុំ

- វត្តបាត
វត្តបាត

វត្តបាត

វត្តបាត

- វត្តបាត
វត្ត

វត្តបាត

វត្ត

- វត្តបាត
វត្តបាត
វត្ត

វត្ត

- វត្តបាត
វត្ត

វត្ត

- វត្តបាត
វត្តបាត
វត្តបាត
វត្ត

វត្តបាត

វត្តបាត

វត្ត

- វត្តបាត

វត្ត

- វត្តបាត

វត្តបាត
វត្ត

Đ. Phan
Đ. Phan
Đ. Phan

Đ. Phan

Đ. Phan
Đ. Phan
Đ. Phan

Đ. Phan

Đ. Phan, Đ. Phan
Đ. Phan

Đ. Phan

Đ. Phan

Đ. Phan

Đ. Phan
Đ. Phan

Đ. Phan
Đ. Phan

Đ. Phan, Đ. Phan
Đ. Phan

Đ. Phan

Đ. Phan

Đ. Phan
Đ. Phan

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 45: Lão Yêu tốt bụng

Đến

-T đến đây, tặc tử
đang ở đây
đang ở đây
đang ở đây
đang ở đây

Nhà

đang

đang ở đây
đang ở đây
đang ở đây

đang ở đây
đang ở đây

đang ở đây
đang ở đây

đang ở đây

đang ở đây
đang ở đây
đang ở đây
đang ở đây
đang ở đây

Ma, 500000000
aang, 100000000

Ma, 500000000
aang, 100000000

,9

Ma, 500000000
aang, 100000000

Ty, 1000000

Ty, 1000000
aang, 1000000

Ty, 1000000
aang, 1000000

Ty, 1000000
aang, 1000000
aang, 1000000

Ty, 1000000

Ty, 1000000

Ty, 1000000

Ty, 1000000

-A

Ty, 1000000

Ty, 1000000

-Ty, 1000000

Ty, 1000000

ស្លាប់

-ស្លាប់

ប្រើប្រាស់

ស្លាប់
ស្លាប់
ស្លាប់
ស្លាប់
ស្លាប់
ស្លាប់
ស្លាប់
ស្លាប់

ស្លាប់

-ស្លាប់

ស្លាប់

-ស្លាប់

ស្លាប់

-ស្លាប់

ស្លាប់

ស្លាប់

-ស្លាប់

ស្លាប់

-ស្លាប់

ស្លាប់

-ស្លាប់

ស្លាប់

ស្លាប់

- ផ្សារក្រុង
ក្រុង

ក្រុង

- ផ្សារក្រុង
ក្រុង

ក្រុង

- ផ្សារក្រុង
ក្រុង
ក្រុង

ក្រុង

- ផ្សារក្រុង
ក្រុង
ក្រុង

ក្រុង

- ផ្សារក្រុង
ក្រុង

ក្រុង

- ផ្សារក្រុង

ក្រុង

- ផ្សារក្រុង

ក្រុង

- ផ្សារក្រុង
ក្រុង
ក្រុង

ព្រះបាទសីហនុ
សីហនុ

សីហនុ

សីហនុ

-សីហនុ
សីហនុ
សីហនុ

សីហនុ

-សីហនុ
សីហនុ
សីហនុ
សីហនុ

,សីហនុ

សីហនុ

-សីហនុ
សីហនុ

សីហនុ

-សីហនុ
សីហនុ

សីហនុ
សីហនុ
សីហនុ
សីហនុ

,សីហនុ

សីហនុ
សីហនុ

សីហនុ

- បាត់ , បាត់បង់ , បាត់បង់
បាត់បង់ , បាត់បង់
បាត់

បាត់បង់ , បាត់

- បាត់បង់បាត់
បាត់

បាត់

- បាត់បង់បាត់
បាត់បង់បាត់
បាត់

បាត់

- បាត់បង់បាត់
បាត់បង់បាត់
បាត់បង់បាត់
បាត់បង់បាត់
បាត់បង់បាត់
បាត់បង់បាត់
បាត់បង់បាត់
បាត់បង់បាត់
បាត់បង់បាត់
បាត់បង់បាត់

បាត់បង់

- បាត់បង់បាត់
បាត់បង់បាត់
បាត់បង់បាត់
បាត់បង់បាត់
បាត់បង់បាត់
បាត់បង់បាត់
បាត់បង់បាត់
បាត់បង់បាត់
បាត់បង់បាត់
បាត់បង់បាត់

បាត់

- បាត់បង់បាត់

အိမ်

-V အိမ်ထဲသို့

အိမ်ထဲသို့

အိမ်ထဲသို့

အိမ်ထဲသို့

အိမ်ထဲ

အိမ်

-အိမ်ထဲသို့

အိမ်

-အိမ်ထဲ

အိမ်ထဲ

အိမ်

-T အိမ်

, အိမ်

အိမ်

-အိမ်

အိမ်ထဲသို့

အိမ်

အိမ်

-T အိမ်ထဲသို့

အိမ်ထဲသို့

အိမ်ထဲသို့

အိမ်

-T အိမ်ထဲသို့

အိမ်ထဲသို့

အိမ်ထဲသို့

ស្ថាប័នស្ថាប័ន
ស្ថាប័នស្ថាប័ន
ស្ថាប័នស្ថាប័ន
ស្ថាប័នស្ថាប័ន

ស្ថាប័ន

-ស្ថាប័នស្ថាប័ន
ស្ថាប័ន

ស្ថាប័ន

-ស្ថាប័ន ស្ថាប័នស្ថាប័ន

ស្ថាប័ន

-T ស្ថាប័នស្ថាប័ន
ស្ថាប័នស្ថាប័ន

ស្ថាប័ន

-T ស្ថាប័នស្ថាប័ន
ស្ថាប័នស្ថាប័ន
ស្ថាប័នស្ថាប័ន
T ស្ថាប័នស្ថាប័ន

ស្ថាប័ន

-ស្ថាប័នស្ថាប័ន
ស្ថាប័នស្ថាប័ន
ស្ថាប័នស្ថាប័ន
ស្ថាប័ន ស្ថាប័នស្ថាប័ន
ស្ថាប័ន

ស្ថាប័នស្ថាប័ន

-ស្ថាប័នស្ថាប័ន
ស្ថាប័ន

အား

- ဝါး

, ဝါး

ဝါး
ဝါး
ဝါး

ဝါး

- ဝါး

ဝါး

- ဝါး

, ဝါး

ဝါး

ဝါး

ဝါး

, ဝါး

ဝါး

ဝါး

ဝါး

ဝါး

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 46: Trên đường thoát hiểm

Tên này

a

Quản

Tên này

Tên này

Tên này

Tên này

Tên này

Tên này

Tên này

Tên này

Tên này

Tên này

Tên này

Tên này

Tên này

-~~វិញ~~

~~ហើយ~~
~~ហើយ~~

~~ឆ្មារ~~

-~~ហើយ~~

~~ឆ្មារ~~

-~~ហើយ~~

~~ឆ្មារ~~

~~ហើយ~~
~~ហើយ~~
~~ហើយ~~
~~ហើយ~~

~~ឆ្មារ~~

~~ហើយ~~
~~ហើយ~~
~~ឆ្មារ~~

~~ឆ្មារ~~

~~ហើយ~~

~~ឆ្មារ~~

~~ហើយ~~
~~ហើយ~~

~~ហើយ~~ , ~~ហើយ~~
~~ហើយ~~

အိမ်ထောင်

အိမ်ထောင်ရေး

ပုံစံ

-အိမ်ထောင်

အိမ်ထောင်ရေး

၈

အိမ်ထောင်

,ထိ

-အိမ်ထောင်

အိမ်ထောင်ရေး

-အိမ်ထောင်

၈

အိမ်ထောင်ရေး

၈

အိမ်ထောင်ရေး

၈

အိမ်ထောင်

-အိမ်ထောင်

အိမ်ထောင်

,၈

အိမ်ထောင်

အိမ်ထောင်ရေး

-အိမ်ထောင်

အိမ်ထောင်

-အိမ်ထောင်

အိမ်ထောင်

-**សំណុំរូបសំណាក**

សំណុំរូបសំណាក

សំណុំរូបសំណាក

សំណុំរូបសំណាក

-**សំណុំរូបសំណាក**

សំណុំរូបសំណាក

សំណុំរូបសំណាក

-**សំណុំរូបសំណាក**

សំណុំរូបសំណាក

សំណុំរូបសំណាក

-**សំណុំរូបសំណាក**

សំណុំរូបសំណាក

-**សំណុំរូបសំណាក**

សំណុំរូបសំណាក

សំណុំរូបសំណាក

-**សំណុំរូបសំណាក**

សំណុំរូបសំណាក

-**សំណុំរូបសំណាក**

សំណុំរូបសំណាក

-**សំណុំរូបសំណាក**

សំណុំរូបសំណាក

សំណុំរូបសំណាក

ស្រុកស្រែចម្ការ
ស្រុក

ស្រុកស្រែចម្ការ
ស្រុកស្រែចម្ការ
ស្រុក

ស្រុកស្រែចម្ការ

ស្រុកស្រែចម្ការ

ស្រុកស្រែចម្ការ
ស្រុកស្រែចម្ការ

ស្រុកស្រែចម្ការ

ស្រុកស្រែចម្ការ

,ស្រុកស្រែចម្ការ

ស្រុកស្រែចម្ការ

-ស្រុកស្រែចម្ការ

ស្រុកស្រែចម្ការ

-ស្រុកស្រែចម្ការ

ស្រុកស្រែចម្ការ

ស្រុកស្រែចម្ការ
ស្រុកស្រែចម្ការ

ស្រុកស្រែចម្ការ
ស្រុកស្រែចម្ការ
ស្រុកស្រែចម្ការ

ស្រុកស្រែចម្ការ

ឡើយ
ឡើយ

ឡើយ
ឡើយ
ឡើយ

ឡើយ

ឡើយ
ឡើយ

ឡើយ
ឡើយ

ឡើយ
ឡើយ
ឡើយ
ឡើយ
ឡើយ

ឡើយ
ឡើយ

ឡើយ

ឡើយ
ឡើយ

ឡើយ

ឡើយ
ឡើយ

ឡើយ

ឡើយ
ឡើយ
ឡើយ
ឡើយ

ព្រះបាទសីហនុ
នៃព្រះរាជាណាចក្រកម្ពុជា
រាជ

សម្តេច

លោកអគ្គនាយក
នៃក្រសួង

កសិកម្ម រុក្ខាប្រមាញ់
និងនេសាទ

ស្រុកស្រែចម្ការ

សម្តេចនាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា
ទី

ស្រុកស្រែចម្ការ
ទី

សម្តេចនាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា
ស្រុកស្រែចម្ការ

ព្រះបាទសីហនុ , លោកអគ្គនាយក អរ
សេចក្តី

សម្តេច

លោកអគ្គនាយក
នៃក្រសួង

កសិកម្ម រុក្ខាប្រមាញ់
និងនេសាទ

សម្តេចនាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា
រាជ

សម្តេច
នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចនាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា
អរ

អង្គ

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

ស្ថាប័ន

Tên

-~~姓~~

姓

Nhân

姓

Nhân

姓

Nhân

姓

Nhân

Nhân

-~~姓~~

姓

-~~姓~~

姓

Nhân

姓

Nhân

姓

Nhân

Nhân

姓

Nhân

Nhân

姓

,~~姓~~

,~~姓~~

ព្រះអង្គចាត់
តាំង

ស្រីស្រី
ស្រី

ស្រីស្រី

ស្រី

ស្រីស្រី
ស្រីស្រី

ស្រីស្រី
ស្រី

ស្រី

ស្រីស្រី
ស្រី

ស្រីស្រី
ស្រីស្រី

ស្រី

ស្រីស្រី
ស្រី

ស្រីស្រី
ស្រីស្រី
ស្រីស្រី
ស្រី

ស្រីស្រី
ស្រី

ស្រី

ស្ទឹង

ស្ទឹង

-ស្ទឹង

ស្ទឹង

, ១៩

-ស្ទឹង

ស្ទឹង

ស្ទឹង

ស្ទឹង

ស្ទឹង

ស្ទឹង

ស្ទឹង

ស្ទឹង

ស្ទឹង

ស្ទឹង

ស្ទឹង

ស្ទឹង

, ២០១២

ស្ទឹង

-ស្ទឹង

ស្ទឹង

ស្ទឹង

ស្ទឹង

ស្ទឹង

ស្ទឹង

, ២០១២

អង្គជំនុំជម្រះវិសាមញ្ញ
ក្នុងតុលាការ
ខ្មែរ ក្រហម

T ០០១
សំណុំរឿង

, យ៉ាងណាក៏ដោយ

ក្រសួង
សេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ក្រសួងយុត្តិធម៌

ក្រសួងយុត្តិធម៌
ក្រសួងយុត្តិធម៌

- ក្រសួងយុត្តិធម៌

ក្រសួងយុត្តិធម៌

- ក្រសួងយុត្តិធម៌
ក្រសួងយុត្តិធម៌
ក្រសួងយុត្តិធម៌

ក្រសួង

- ក្រសួងយុត្តិធម៌
ក្រសួងយុត្តិធម៌

ក្រសួង

- ក្រសួងយុត្តិធម៌
ក្រសួងយុត្តិធម៌
ក្រសួងយុត្តិធម៌

ក្រសួង

- T ក្រសួងយុត្តិធម៌
ក្រសួងយុត្តិធម៌
ក្រសួងយុត្តិធម៌

ក្រសួង

- ၅၀၀၀၀၀
၁၀၀၀၀၀

၁၀၀၀

- ၁၀၀၀၀၀၀
၁၀၀၀၀၀၀

၁၀၀၀၀

- ၁၀၀၀၀၀၀၀
၁၀၀၀၀၀

၁၀၀၀

- ၁၀၀၀၀၀၀၀
၁၀၀၀၀၀၀၀
၁၀၀၀၀

၁၀၀၀၀၀၀၀
၁၀၀၀၀၀

၁၀၀၀၀

၁၀၀၀၀၀၀၀
၁၀၀၀၀၀၀၀

၁၀၀၀၀၀၀၀၀
၁၀၀၀၀၀၀

၁၀၀၀၀၀၀၀၀
၁၀၀၀၀၀၀

၁၀၀၀၀၀၀၀

၁၀၀၀၀၀၀၀
၁၀၀၀၀၀၀
၁၀၀၀၀

, ၁၀၀၀၀၀

អង្គជំនុំជម្រះ

សាលាដំបូង

អង្គជំនុំជម្រះ

ក្រសួង

អង្គជំនុំជម្រះ

ក្រសួង

- ក្រសួង

អង្គ

- ក្រសួង

ស្តី

ក្រសួង

ក្រសួង

ស្តី

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

- ក្រសួង

ក្រសួង

ក្រសួង

៨

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

, ៧

ក្រសួង

ក្រសួង

អង្គបោះឆ្នោត
យុវជន
ស្រី

ស្រី

ស្រី

ស្រី
ស្រី
ស្រី

ស្រី

ស្រី

ស្រី

ស្រី
ស្រី

ស្រី, ស្រី

ស្រី
ស្រី

ស្រី
ស្រី

ស្រី, ស្រី

ស្រី

ស្រី

ស្រី

- អត្ថបទដែល
បានរៀន

ស្នេហា

- រូបភាពដែល
បានរៀន
រូបភាពដែល
បានរៀន
រូបភាពដែល

THANH LONG GIÁO CHỦ

Đất Giang
iv-ebook.com

Chương 47: Một điểm thiên lương

Đến

- Này

Đến

- Này

Đến

Đến

Đến

, Đến

Đến

- Này

Đến

Đến

Đến

- Này

Đến

Đến

Đến

Đến

Đến

- Này

Đến

Đến

khách

- khách hàng

đ

khách hàng

khách

Tên

- khách hàng

kh

kh

-T khách

Tên khách

-kh

kh

-kh khách

kh khách

kh

kh khách

Tên

-kh

kh

-kh

kh

kh

.kh

.kh

Từ đó

- (Đi) ra ngoài

đi

hàng xóm

- (Đi) ra

đi ra

đi ra

Từ đó

đi ra

đi ra

đi ra

đi ra

đi ra

đi ra

- (Đi) ra

đi ra

- (Đi) ra

đi ra

đi ra

đi

- (Đi) ra

đi ra

, (Đi) ra

, (Đi) ra

đi ra

đi ra

đi ra

đi ra

đi ra

ដំណើរការក្នុង
ស្ថាប័ន

ស្ទង់

- ដំណើរការក្នុង
ស្ថាប័នក្នុង
ស្ថាប័នក្នុង
ស្ថាប័ន

ស្ទង់

- ដំណើរការក្នុង
ស្ថាប័ន

ស្ទង់

- ដំណើរការក្នុង
ស្ថាប័ន

ស្ទង់

- ដំណើរការក្នុង
ស្ថាប័នក្នុង
ស្ថាប័នក្នុង
ស្ថាប័នក្នុង
ស្ថាប័ន

ស្ទង់

- ដំណើរការក្នុង
ស្ថាប័ន

ស្ទង់

- ដំណើរការក្នុង
ស្ថាប័ន

អ្នក

- អ្នកប្រកាស

ស្រីប្រកាស

អ្នកប្រកាស

ស្រីប្រកាស

ស្រីប្រកាស

ហា អ្នកប្រកាស

អ្នកប្រកាស

អ្នកប្រកាស

អ្នក

- អ្នកប្រកាស

អ្នកប្រកាស

អ្នក

អ្នក

- អ្នក

អ្នក

អ្នក

អ្នក

អ្នកប្រកាស

អ្នក

អ្នក

អ្នក

- អ្នកប្រកាស

អ្នកប្រកាស

អ្នក

- អ្នកប្រកាស

អង្គ

- ឆ្នាំ

ឆ្នាំ

- ឆ្នាំ

, ឆ្នាំ

ឆ្នាំ

ឆ្នាំ

- ឆ្នាំ

ឆ្នាំ

ឆ្នាំ

ឆ្នាំ

ឆ្នាំ

ឆ្នាំ

- ឆ្នាំ

ឆ្នាំ

ឆ្នាំ

, ឆ្នាំ

ឆ្នាំ

, ឆ្នាំ

ឆ្នាំ

ឆ្នាំ

- ឆ្នាំ

ឆ្នាំ

- ឆ្នាំ

ឆ្នាំ

ឆ្នាំ

- ឆ្នាំ

ឆ្នាំ

ឆ្នាំ

ឆ្នាំ

ကွဲ

-T သွ

ကွဲ

က

-T ကွဲ

T ကွဲ

-ဝဲ

ကွဲ

ကွဲ

-ဝဲ

ကွဲ

ကွဲ

ကွဲ

ကွဲ

ကွဲ

ကွဲ

ကွဲ

ကွဲ

ကွဲ

T ကွဲ

-ကွဲ

ကွဲ

ကွဲ

-ကွဲ

ကွဲ

Từ

-

đ

h

ó

-

đ

h

-

h

h

h

-

h

h

đ

h

-

h

h

-

đ

Yên Định
Đông Sơn

Đông Sơn

Đông Sơn

Huân

Tên

-Đông Sơn
Đông Sơn
Đông Sơn

,Đông Sơn

Đông Sơn
Đông Sơn

Đông Sơn

-Đông Sơn

Đông Sơn

Đông Sơn

Đông Sơn

Đông Sơn

Đông Sơn
Đông Sơn

-Đông Sơn
Đông Sơn
Đông Sơn
Đông Sơn
Đông Sơn

ស្រី

-ស្រីប្រុស

ស្រីប្រុស

ស្រីប្រុស

ស្រីប្រុស

-ស្រីប្រុស

ស្រីប្រុស

ស្រីប្រុស

ស្រីប្រុស

ស្រីប្រុស

ស្រីប្រុស

ស្រីប្រុស

-ស្រីប្រុស

ស្រី

ស្រីប្រុស

ស្រីប្រុស

ស្រី

ស្រីប្រុស

ស្រីប្រុស

ស្រីប្រុស

-ស្រីប្រុស

ស្រីប្រុស

ស្រីប្រុស

မင်းသိင်္ခမင်း
မင်းသိင်္ခမင်း
မင်းသိင်္ခမင်း
မင်းသိင်္ခမင်း

গণপ্রজাতন্ত্রী বাংলাদেশ
রাষ্ট্রপতি

監

萬國公報

$\tilde{g}_t$ $\tilde{g}_L$ y_{obs}

鹽

-lagi, kung kayang

Tel. 091 441 11 99

鹽

-ਉੱਘੇ

T_{eff} y_{eff}

-Hàng đầu

Yán'ǎn

~~INDEX~~ y

Tây yế

-Bùgānàibǎo
sònguānhuìbào

Đang chờ
Đang chờ
Đang chờ

Đang chờ

-Đang chờ
Đang chờ

Đang chờ y

-Đang chờ
Đang chờ
Đang chờ

Đang chờ

-Đang chờ

Đang chờ y

-Đang chờ
Đang chờ
Đang chờ
Đang chờ
Đang chờ

Đang chờ

-Đang chờ

Đang chờ y

-Đang chờ
Đang chờ

Đang chờ

၀၀၀၀၀၀၀၀၀၀၀၀

၀၀၀၀၀၀၀၀၀၀၀၀

၀၀၀

,၀၀၀၀၀၀၀၀

၀၀၀၀၀၀၀

၀၀၀၀၀၀၀

၀၀၀၀၀၀၀၀၀၀

၀၀၀၀၀၀၀၀

၀၀

၀၀

၀၀၀၀၀၀၀

၀၀

၀၀

၀၀

၀၀

၀,၀၀၀

၀၀၀၀၀၀၀၀၀၀

၀၀၀၀

၀၀၀၀၀၀၀၀၀၀

၀၀၀၀၀

၀

၀၀၀

၀၀

၀၀၀၀၀

,၀၀၀၀၀

၀၀၀၀၀၀၀၀၀၀

၀၀၀၀၀၀၀၀၀၀

၀၀၀၀၀၀၀၀၀၀

၀၀၀၀၀၀၀၀၀၀

၀၀၀၀

၀၀

၀၀၀၀၀၀၀၀၀

၀၀၀၀၀၀၀၀၀